



# AMK អេស អិម ខេ

## របាយការណ៍ប្រចាំឆ្នាំ ២០២០



សេវាហិរញ្ញវត្ថុនៅជិតលោកអ្នកបំផុត

**តារាង  
មាតិកា**

|  |    |
|--|----|
| ប្រវត្តិ អេ អឹម ខេ                         | ១២ |
| របាយការណ៍ប្រធានក្រុមប្រឹក្សាភិបាល          | ១៤ |
| របាយការណ៍ប្រធាននាយកប្រតិបត្តិ              | ១៦ |
| អភិបាលកិច្ចគ្រឹះស្ថាន                      | ១៩ |
| រចនាសម្ព័ន្ធគ្រឹះស្ថាន                     | ២០ |
| ក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការ        | ២២ |
| គណៈកម្មាធិការកម្រិតក្រុមប្រឹក្សាភិបាល      | ២៥ |
| គណៈកម្មាធិការប្រតិបត្តិ                    | ៣០ |
| គណៈគ្រប់គ្រង                               | ៣៥ |
| គណៈកម្មាធិការកម្រិតគណៈគ្រប់គ្រង            | ៤០ |
| អតិថិជន អេ អឹម ខេ                          | ៤១ |
| ករណីសិក្សា - អតិថិជនសន្សំ អេ អឹម ខេ        | ៤២ |
| ករណីសិក្សា - អតិថិជនកម្ចី អេ អឹម ខេ        | ៤៣ |
| ការគ្រប់គ្រងការងារសង្គម                    | ៤៥ |
| របកគំហើញសំខាន់ៗ ក្នុងការអនុវត្តការងារសង្គម | ៤៨ |
| ផលិតផល និងសេវាកម្ម                         | ៥១ |
| ទិដ្ឋភាពទូទៅនៃការប្រកួតប្រជែងនៅកម្ពុជា     | ៥៨ |
| ការគ្រប់គ្រងហានិភ័យ                        | ៦០ |
| របាយការណ៍ហិរញ្ញវត្ថុ                       | ៦៣ |
| របាយការណ៍របស់ក្រុមប្រឹក្សាភិបាល            | ៦៤ |
| របាយការណ៍របស់សវនករឯករាជ្យ                  | ៦៧ |
| របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ               | ៦៩ |
| របាយការណ៍ចំណូលលម្អិត                       | ៧០ |
| របាយការណ៍បម្រែបម្រួលមូលធន                  | ៧១ |
| របាយការណ៍លំហូរសាច់ប្រាក់                   | ៧២ |
| កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ         | ៧៤ |

**សេចក្តី**

**សង្ខេបសំខាន់ៗ**

- |                                     |  |  |
|-------------------------------------|--|--|
| <b>04</b> ទស្សនវិស័យ<br>និងបេសកកម្ម | <b>05</b> ពានរង្វាន់<br>និងការទទួលស្គាល់ | <b>06</b> ក្រុមអនុវត្តន៍ របស់ អេ អឹម ខេ<br>នៅក្នុងកិច្ចការពារអតិថិជន |
| <b>07</b> វិវឌ្ឍន៍សំខាន់ៗ           | <b>08</b> វិសាលភាព<br>ប្រតិបត្តិការ      | <b>09</b> សមិទ្ធផលសំខាន់ៗ<br>រយៈពេល ៥ឆ្នាំ                           |





# ពានរង្វាន់ និងការទទួលស្គាល់



គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ត្រូវបានទទួលស្គាល់ជា “គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឆ្នើមនៅកម្ពុជា” ពីកម្មវិធី Global Business Awards 2019។ អេ អឹម ខេ នៅតែបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីសម្រេចនូវគោលដៅក្នុងការផ្តល់ជូន “គ្រប់គម្រោងការសេវាហិរញ្ញវត្ថុ ត្រូវផ្តល់ជូននៅកន្លែងតែមួយ” ដល់អតិថិជនដែលមានចំណូលទាប ជាពិសេសអ្នកដែលរស់នៅក្នុងតំបន់ជនបទដាច់ស្រយាល។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានទទួលវិញ្ញាបនបត្រជាស្ថាប័នដ៏សំខាន់ “The Leader Milestone” ដែលធ្វើឲ្យដំណាច់ជាពលរដ្ឋក្រីក្រមានភាពប្រសើរឡើងនិងជាស្ថាប័នដំបូងនៅក្នុងប្រទេសកម្ពុជាដែល សម្រេចបាននូវភាពជោគជ័យនេះដែលផ្តល់ដោយ Truelift។ អេ អឹម ខេ បានចូលរួមជាមួយគ្រឹះស្ថានហិរញ្ញវត្ថុអន្តរជាតិចំនួន៦ទៀតជា Truelift Leaders ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។ វិញ្ញាបនបត្រដែលទទួលបានពី Truelift គឺបានបង្ហាញពីការប្រជាចិត្តរបស់ អេ អឹម ខេ ដើម្បីធ្វើឲ្យប្រសើរឡើងដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្រីក្រទូទាំងប្រទេស។

២០១៩



អេ អឹម ខេ ទទួលបានពានរង្វាន់ បង្កើតឡើងដោយអង្គការ UNCDF ក្នុងកម្មវិធីផ្តល់សេវាហិរញ្ញប្បទានរួមក្នុងទម្រង់ជាស្ថាប័នមីក្រូហិរញ្ញវត្ថុ ដែលបង្ហាញពីគំរូអាជីវកម្មថ្មី និងប្រកបដោយភាពច្នៃប្រឌិត ក្នុងការលើកកម្ពស់ការប្រើប្រាស់សេវាផ្ទេរប្រាក់ឈានមុខនៅប្រទេសកម្ពុជា មីយ៉ាន់ម៉ាសាធារណៈប្រជាមានិតឡាវ និងស្លូវឡាវ ផ្អែកលើការវិនិយោគរបស់គម្រោង UNCDF ក្រោមជំនួយគាំទ្រពីប្រទេសអូស្ត្រាលី។

២០១៧



## ទស្សនវិស័យ

“ ទស្សនវិស័យយើង:ពេលវេលារបស់ អេ អឹម ខេ គឺដើម្បីសង្គមកម្ពុជា ដែលប្រជាពលរដ្ឋទាំងឡាយមានឱកាសគ្រប់គ្រាន់ និងស្មើភាពគ្នាក្នុងសកម្មភាពសេដ្ឋកិច្ច និងសង្គមដើម្បីធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ពួកគេ ហើយអាចជួយជាវិភាគទានដ៏មានប្រយោជន៍ចំពោះការអភិវឌ្ឍប្រទេសជាតិ ”



## បេសកកម្ម

“ ជួយដល់ប្រជាពលរដ្ឋក្រីក្រភាគច្រើនក្នុងគោលបំណងជួយធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ពួកគេតាមរយៈការផ្តល់សេវាមីក្រូហិរញ្ញវត្ថុសមស្រប និងបិតថេរ ”



គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលអនុវត្តន៍យ៉ាងពេញលេញ ទៅតាមគោលការណ៍ការពារអតិថិជនទាំង៧ ចំណុច។ គោលការណ៍នេះអាចជួយអតិថិជនឲ្យជៀសផុតពីបំណុលវែងកាលពី SMART CAMPAIGN។



គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលបានប្រើប្រាស់ប្រាក់រៀលច្រើនជាងគេពីធនាគារជាតិ នៃកម្ពុជា (NBC) និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC)។



អេ អឹម ខេ បានជាប់ចំណាត់ថ្នាក់វគ្គសម្រាប់ចុងក្រោយ ក្នុងកម្មវិធីប្រកួតប្រជែងផ្នែកហិរញ្ញវត្ថុក្រោមប្រធានបទ “ ពង្រីកវិសាលភាពធានារ៉ាប់រងសុខភាពដល់អតិថិជនដែលបានប្រើប្រាស់សេវាប្រាក់កម្ចី អេ អឹម ខេ ពី “The Wall Street Journal” - សារព័ត៌មានលំដាប់អន្តរជាតិរបស់សហរដ្ឋអាមេរិក។

២០១៦

# គោលការណ៍ណែនាំ និងក្រមអនុវត្តរបស់

## អេ អិម ខេ ក្នុងកិច្ចការពារអតិថិជន

### គោលការណ៍ណែនាំ

- អេ អិម ខេ នឹងផ្តល់សេវាមីក្រូហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋក្រៅក្រុងប្រទេសកម្ពុជា ដែលមានវិន័យហិរញ្ញវត្ថុខ្ពស់នៅគ្រប់កម្រិត
- អេ អិម ខេ ប្តេជ្ញាបើកទូលាយ និងធ្វើឱ្យមានតម្លាភាពគ្រប់ផ្នែកទាំងអស់នៃការគ្រប់គ្រង និងប្រតិបត្តិការ
- អេ អិម ខេ ប្តេជ្ញាអភិវឌ្ឍន៍សេវាកម្ម និងប្រកាន់ខ្ជាប់នូវអត្ថប្រយោជន៍ និងស្តង់ដារដើម្បីធានាឱ្យបានការបម្រើសង្គម ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដោយរួមទាំងការការពារអតិថិជន
- អេ អិម ខេ គឺជាគ្រឹះស្ថានរៀនសូត្រដែលមានការផ្លាស់ប្តូរ និងការចែករំលែកព័ត៌មានដ៏សមស្រប ដើម្បីរួមចំណែកដល់ការអភិវឌ្ឍបុគ្គលិក ការបណ្តុះបណ្តាល ព្រមទាំងចូលរួមចំណែកក្នុងការកែលម្អគោលការណ៍ និងប្រព័ន្ធ

### ក្រមអនុវត្តរបស់ អេ អិម ខេ នៅក្នុងកិច្ចការពារអតិថិជន

#### ការរួមបញ្ចូល៖

យើងនឹងផ្តល់ផលិតផល និងសេវាកម្មរបស់ អេ អិម ខេ ដល់ប្រជាពលរដ្ឋ ក្រីក្រ និងប្រជាពលរដ្ឋ ដែលគេមិនសូវយកចិត្តទុកដាក់ឱ្យបានច្រើនបំផុត

#### ការជៀសវាងពីបំណុលវិណ្ណក៖

យើងនឹងផ្តល់កម្ចីដល់អតិថិជនទៅតាមលទ្ធភាព នៃការបង់សងក្រឡប់របស់ អតិថិជន និងស្វែងរកមធ្យោបាយ ដើម្បីជៀសវាងបំណុលវិណ្ណកតាមដែល អាចធ្វើទៅបាន

#### ការកំណត់តម្លៃដែលមានតម្លាភាព៖

យើងនឹងផ្តល់ព័ត៌មានទៅឱ្យអតិថិជនពីគោលការណ៍ តម្លៃ និងកាតព្វកិច្ច ព្រមទាំងធានាឱ្យមានតម្លាភាពក្នុងការកំណត់តម្លៃផលិតផល និងប្រតិបត្តិការ

#### ក្រមសីលធម៌បុគ្គលិក៖

យើងនឹងធានាឱ្យមានឥរិយាបថប្រកបដោយក្រមសីលធម៌ខ្ពស់ និងការគោរពចំពោះអតិថិជនពីសំណាក់បុគ្គលិកគ្រប់ជាន់ថ្នាក់

#### សេរីភាពនៃការជ្រើសរើសផលិតផល និងសេវាកម្ម៖

យើងនឹងសម្របសម្រួលព្រមទាំងលើកកម្ពស់ សេរីភាពក្នុងការជ្រើសរើសរបស់អតិថិជនទាំងអស់

#### ការអនុវត្តសម្របសម្រួលការទារបំណុល៖

ការទារបំណុលនឹងប្រព្រឹត្តទៅដោយសមស្រប និងភាព សហការដោយពុំមានការរំលោភបំពាន ឬការគំរាមកំហែងឡើយ

#### យន្តការឆ្លើយតបចំពោះមតិយោបល់៖

យើងនឹងផ្តល់យន្តការសមស្រប និងងាយស្រួលដល់អតិថិជន ដើម្បីផ្តល់ មតិយោបល់ និងដំណោះស្រាយ

#### ព័ត៌មានឯកជនភាពរបស់អតិថិជន៖


ព័ត៌មានឯកជនភាពរបស់អតិថិជននឹងតែងតែត្រូវបាន គោរពជានិច្ចកាល លើកលែងតែមានតម្រូវការផ្នែកច្បាប់

ក្រមអនុវត្តទាំងនេះត្រូវបានបញ្ចូលនៅក្នុងគោលនយោបាយ និងនីតិវិធីប្រតិបត្តិការរបស់ អេ អិម ខេ និងត្រូវបានត្រួតពិនិត្យតាមរយៈសវនកម្មផ្ទៃក្នុង និងមុខងារគ្រប់គ្រងកិច្ចការងារសង្គម។

# វិវឌ្ឍន៍ សំខាន់ៗ

| បរិយាយ   | 2005         | 2010         | 2015          | 2020          |
|--|--------------|--------------|---------------|---------------|
| ចំនួនការិយាល័យ   | 5            | 22           | 146           | 149           |
| ចំនួនភូមិ  | 912          | 8,032        | 12,394        | 13,009        |
| ចំនួនភូមិប្រតិបត្តិការសរុបទូទាំងប្រទេស                   | 7%           | 57%          | 88%           | 91%           |
| ចំនួនបុគ្គលិកសរុប  | 108          | 844          | 2,126         | 3,176         |
| ចំនួនគណនីអតិថិជនសរុប                                     | 73,946       | 251,636      | 481,890       | 962,335       |
| ចំនួនគណនីប្រាក់កម្ចីសរុប                                 | 73,073       | 250,930      | 335,837       | 386,640       |
| សមតុល្យប្រាក់កម្ចីសរុប (ដុល្លារអាមេរិក)                  | \$10,174,859 | \$31,715,578 | \$128,318,669 | \$366,121,299 |
| ចំនួនគណនីសន្សំសកម្មសរុប                                  | 0            | 4,578        | 163,856       | 1,451,813     |
| សមតុល្យប្រាក់សន្សំសរុប (ដុល្លារអាមេរិក)                  | \$0          | \$1,929,691  | \$64,660,634  | \$209,680,482 |
| ចំនួនម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs) | 0            | 0            | 54            | 57            |
| ចំនួនធានារ៉ាប់រងខ្នាតតូចសកម្ម                            | 0            | 0            | 127,057       | 277,363       |
| ប្រាក់ចំណេញសុទ្ធ (ក្រោយបង់ពន្ធ ដុល្លារអាមេរិក)           | \$13,980     | \$935,239    | \$5,016,174   | \$7,732,229   |
| អនុបាតគ្រប់គ្រាន់ផ្ទាល់លើប្រតិបត្តិការ (OSS)             | 103.4%       | 113.1%       | 119.6%        | 114.1%        |
| ប្រាក់ចំណេញសុទ្ធ ធៀបមធ្យមភាគទ្រព្យសកម្ម (RoA)            | 0.5%         | 2.3%         | 3.7%          | 1.9%          |
| ប្រាក់ចំណេញសុទ្ធ ធៀបមធ្យមភាគមូលធន (RoE)                  | 0.6%         | 7.6%         | 19.2%         | 10.5%         |
| ទិន្នផលលើប្រាក់កម្ចី                                     | 36.0%        | 35.3%        | 33.9%         | 20.8%         |
| អនុបាតថ្លៃដើមប្រតិបត្តិការ                               | 36.9%        | 21.5%        | 19.5%         | 10.7%         |
| អនុបាតថ្លៃដើមប្រាក់បំណុលជាមធ្យម                          | 12.6%        | 10.6%        | 9.4%          | 6.1%          |
| អនុបាតបំណុលធៀបមូលធន                                      | 0.3          | 2.1          | 4.3           | 4.6           |
| ប្រាក់កម្ចីមានហានិភ័យ ៣០ថ្ងៃ                             | 0.05%        | 1.57%        | 0.41%         | 1.24%         |
| អនុបាតប្រាក់កម្ចីលុបចេញពីបញ្ជី                           | 0.95%        | 1.14%        | 0.42%         | 0.39%         |
| ភាគរយនៃកម្ចីក្រោម ៥០០ដុល្លារអាមេរិក                      | 99.0%        | 98.5%        | 88.1%         | 12.4%         |
| មធ្យមប្រាក់កម្ចី ក្នុងអតិថិជនម្នាក់ (ដុល្លារអាមេរិក)     | \$139.24     | \$126.39     | \$382.09      | \$914.26      |
| មធ្យមប្រាក់សន្សំ ក្នុងមូលគណនីសន្សំ (ដុល្លារអាមេរិក)      | N/A          | \$421.51     | \$394.62      | \$140.28      |
| ភាគរយនៃអតិថិជនកម្ចីជាស្ត្រី                              | 86.0%        | 86.0%        | 82.1%         | 80.5%         |
| ភាគរយនៃអតិថិជនកម្ចីដែលនៅជនបទ                             | 90.0%        | 92.0%        | 92.5%         | 95.4%         |
| អត្រាចាកចេញរបស់អតិថិជនកម្ចី                              | 15%          | 23%          | 24%           | 19.2%         |

# អេ អិម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេលើចំនួនអតិថិជន






១៣,០០៩  
វិសាលភាពប្រតិបត្តិការ  
ក្នុងភូមិចំនួន ៩១%  
នៃចំនួនភូមិសរុបទូទាំងប្រទេស

**១០០% នៃចំនួនស្រុក  
សរុបទូទាំងប្រទេស**



# សមិទ្ធិផលសំខាន់ៗ រយៈពេល ៥ឆ្នាំ



# សមិទ្ធផលសំខាន់ៗ

## រយៈពេល ៥ឆ្នាំ

| បរិយាយ   | 2016          | 2017          | 2018          | 2019          | 2020          |
|--|---------------|---------------|---------------|---------------|---------------|
| <b>I- សមិទ្ធផលសំខាន់ៗ ផ្នែកប្រតិបត្តិការ</b>             |               |               |               |               |               |
| ចំនួនសាខាខេត្ត   | 33            | 34            | 34            | 34            | 34            |
| ចំនួនសាខាស្រុក   | 118           | 116           | 115           | 115           | 115           |
| ចំនួនភូមិ  | 12,513        | 12,560        | 12,614        | 12,675        | 13,009        |
| • ចំនួនភូមិប្រតិបត្តិការសរុបទូទាំងប្រទេស                 | 89%           | 89%           | 89%           | 90%           | 91%           |
| ចំនួនបុគ្គលិកសរុប  | 2,349         | 2,494         | 2,811         | 3,091         | 3,176         |
| • មន្ត្រីគណនេយ្យប្រតិបត្តិការសរុប                        | 39%           | 38%           | 35%           | 41%           | 39%           |
| ចំនួនអតិថិជនសកម្មសរុប                                    | 616,271       | 683,354       | 765,058       | 912,113       | 962,335       |
| ចំនួនគណនីប្រាក់កម្ចីអតិថិជនសរុប                          | 345,126       | 344,754       | 359,681       | 398,465       | 386,640       |
| • គណនីកម្ចីជាក្រុម                                       | 79%           | 76%           | 78%           | 74%           | 73%           |
| • គណនីកម្ចីឯកត្តជន                                       | 21%           | 24%           | 22%           | 26%           | 27%           |
| សមតុល្យប្រាក់កម្ចី (ដុល្លារអាមេរិក)                      | \$151,146,698 | \$207,585,376 | \$250,509,882 | \$321,044,954 | \$366,121,299 |
| • កម្ចីជាក្រុម   | 62%           | 60%           | 52%           | 51%           | 47%           |
| • កម្ចីឯកត្តជន   | 38%           | 40%           | 48%           | 49%           | 53%           |
| ចំនួនគណនីកម្ចីសកម្មប្រើប្រាស់ប្រព័ន្ធគណនេយ្យ             | 372           | 360           | 359           | 323           | 310           |
| សមតុល្យប្រាក់កម្ចី                                       |               |               |               |               |               |
| ធៀបមធ្យមភាគមន្ត្រីគណនេយ្យ (ដុល្លារអាមេរិក)               | \$161,008     | \$214,131     | \$248,204     | \$265,290     | \$252,732     |
| ចំនួនអតិថិជនសន្សំ និងជាអតិថិជនកម្ចី                      | 28,633        | 236,871       | 388,149       | 380,872       | 309,946       |
| ចំនួនអតិថិជនសន្សំសកម្ម                                   | 271,077       | 575,471       | 793,526       | 1,359,755     | 1,451,813     |
| សមតុល្យប្រាក់សន្សំសរុប (ដុល្លារអាមេរិក)                  | \$87,789,295  | \$120,863,548 | \$162,381,565 | \$182,840,456 | \$209,680,482 |
| ចំនួនម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATM / CDM) | 58            | 61            | 61            | 56            | 57            |
| ចំនួនធានារ៉ាប់រងខ្នាតតូចសកម្ម                            | 182,309       | 284,957       | 285,646       | 328,968       | 274,010       |

## II- សមិទ្ធផលសំខាន់ៗ ផ្នែកហិរញ្ញវត្ថុ

|   |             |             |             |             |             |
|---|-------------|-------------|-------------|-------------|-------------|
| ប្រាក់ចំណេញសុទ្ធ                                |             |             |             |             |             |
| (ក្រោយបង់ពន្ធ ដុល្លារអាមេរិក)                   | \$6,632,341 | \$5,277,866 | \$7,347,355 | \$7,300,903 | \$7,732,229 |
| អនុបាតភាពគ្រប់គ្រាន់ផ្ទាល់លើប្រតិបត្តិការ (OSS) | 119.4%      | 114.8%      | 118.0%      | 116.5%      | 114.1%      |
| ប្រាក់ចំណេញសុទ្ធ ធៀបមធ្យមភាគមូលធន (RoA)         | 3.6%        | 2.3%        | 2.5%        | 2.0%        | 1.9%        |
| ប្រាក់ចំណេញសុទ្ធក្នុងមធ្យមភាគមូលធន (RoE)        | 20.9%       | 13.9%       | 16.7%       | 12.5%       | 10.5%       |
| ទិន្នផលលើប្រាក់កម្ចី                            | 33.8%       | 29.2%       | 22.8%       | 20.6%       | 20.8%       |
| អនុបាតថ្លៃដើមប្រតិបត្តិការ                      | 18.4%       | 16.4%       | 13.9%       | 11.3%       | 10.7%       |
| អនុបាតថ្លៃដើមប្រាក់បំណុលជាមធ្យម                 | 9.5%        | 7.8%        | 6.9%        | 6.5%        | 6.1%        |
| អនុបាតបំណុលធៀបមូលធន                             | 4.8         | 4.5         | 5.2         | 4.5         | 4.6         |
| ប្រាក់កម្ចីមានហានិភ័យ ៣០ថ្ងៃ                    | 1.24%       | 1.48%       | 1.09%       | 0.86%       | 1.24%       |
| អនុបាតប្រាក់កម្ចីលុបចេញពីបញ្ជី                  | 0.57%       | 0.94%       | 1.14%       | 0.56%       | 0.39%       |

| បរិយាយ  | 2016     | 2017     | 2018     | 2019     | 2020     |
|---|----------|----------|----------|----------|----------|
| <b>III- សមិទ្ធផលសំខាន់ៗ ផ្នែកសង្គម</b>                              |          |          |          |          |          |
| <b>សមិទ្ធផលសំខាន់ៗ ផ្នែកប្រាក់កម្ចី</b>                             |          |          |          |          |          |
| ទំហំប្រាក់កម្ចីជាមធ្យម ធៀបនឹងប្រាក់ចំណូលថ្នាក់ជាតិ (កម្ចីបានបញ្ចេញ) | 54.6%    | 74.7%    | 91.7%    | 84.1%    | 87.7%    |
| ភាគរយនៃប្រាក់កម្ចី <=៥០០ដុល្លារអាមេរិក                              | 84.6%    | 36.9%    | 21.5%    | 17.6%    | 12.4%    |
| មធ្យមប្រាក់កម្ចី ក្នុងអតិថិជនម្នាក់ (ដុល្លារអាមេរិក)                | \$437.95 | \$601.24 | \$703.15 | \$820.24 | \$914.26 |
| • អតិថិជនកម្ចីជាក្រុម   | \$344    | \$470    | \$518    | \$571    | \$625    |
| • អតិថិជនកម្ចីឯកត្តជន   | \$774    | \$1,005  | \$1,377  | \$1,514  | \$1,912  |
| មធ្យមប្រាក់កម្ចីបានបញ្ចេញ (ដុល្លារអាមេរិក)                          | \$552    | \$755    | \$926    | \$1,206  | \$1,258  |
| • អតិថិជនកម្ចីជាក្រុម   | \$418    | \$570    | \$662    | \$798    | \$809    |
| • អតិថិជនកម្ចីឯកត្តជន   | \$1,046  | \$1,342  | \$1,926  | \$2,211  | \$2,759  |
| <b>សមិទ្ធផលសំខាន់ៗ ផ្នែកប្រាក់សន្សំ</b>                             |          |          |          |          |          |
| មធ្យមសមតុល្យប្រាក់សន្សំធៀបនឹងប្រាក់ចំណូលថ្នាក់ជាតិ                  | 32.0%    | 20.3%    | 19.8%    | 9.2%     | 9.8%     |
| ភាគរយនៃចំនួនអតិថិជនសន្សំ  |          |          |          |          |          |
| មានសមតុល្យ <=៣០០ដុល្លារអាមេរិក                                      | 94.0%    | 96.7%    | 97.4%    | 98.4%    | 98.4%    |
| មធ្យមប្រាក់សន្សំ ក្នុងមួយគណនីសន្សំ (ដុល្លារអាមេរិក)                 | \$323.85 | \$205.28 | \$200.10 | \$131.55 | \$140.28 |
| <b>សមិទ្ធផលសំខាន់ៗ ផ្នែកផ្ទេរប្រាក់</b>                             |          |          |          |          |          |
| ចំនួនប្រតិបត្តិការផ្ទេរប្រាក់រហូតដល់ ៣០០ដុល្លារអាមេរិក              | 736,217  | 713,085  | 525,254  | 391,903  | 586,603  |
| មធ្យមសមតុល្យផ្ទេរប្រាក់   |          |          |          |          |          |
| ធៀបនឹងប្រាក់ចំណូលថ្នាក់ជាតិ   | 27.8%    | 28.8%    | 30.5%    | 20.7%    | 15.0%    |
| <b>សមិទ្ធផលសំខាន់ៗ ផ្នែកសង្គមផ្សេងៗទៀត</b>                          |          |          |          |          |          |
| ភាគរយនៃអតិថិជនកម្ចីជាស្ត្រី   | 81.5%    | 81.5%    | 81.3%    | 81.0%    | 80.5%    |
| ភាគរយនៃអតិថិជនកម្ចីដែលនៅជនបទ  | 96.7%    | 96.7%    | 93.1%    | 95.0%    | 95.4%    |
| អត្រាចាកចេញរបស់អតិថិជនកម្ចី   | 22.6%    | 26.1%    | 21.6%    | 16.7%    | 19.2%    |

### ការពង្រីកវិសាលភាព៖ អតិថិជនថ្មី (<១ឆ្នាំ)

|   |        |        |        |        |
|---|--------|--------|--------|--------|
| • ភាគរយចំនួនអតិថិជនថ្មីក្រោមខ្សែបន្ទាត់នៃភាពក្រីក្រធៀបនឹងលទ្ធភាព (PPI@150%) | 36%    | 37%    | 44%    | 46%    |
| • ភាគរយចំនួនអតិថិជនថ្មីដែលក្រីក្រធៀបនឹងអត្តសញ្ញាណកម្មគ្រួសារក្រីក្រ         | 29%    | 23%    | 22%    | 36%    |
| • ចំនួនអតិថិជនថ្មីដែលក្រីក្រធៀបនឹងអត្តសញ្ញាណកម្មគ្រួសារក្រីក្រ              | 29,988 | 20,031 | 14,354 | 27,548 |





## របាយការណ៍ ប្រធានក្រុមប្រឹក្សាភិបាល

ឆ្នាំ២០២០ ដែលបានកន្លងផុតទៅគឺជាឆ្នាំដែលពិភពលោកជួបផលលំបាកដោយសារការរីករាលដាលនៃជំងឺ កូវីដ១៩ ដែលបានធ្វើឲ្យបញ្ហាប្រឈមនានាជាច្រើនកើតឡើងចំពោះ ប្រទេសជាតិ អាជីវកម្ម គ្រួសារ និងបុគ្គលផងដែរទូទាំងពិភពលោក។ ការគ្រប់គ្រងយ៉ាងសកម្មរបស់រដ្ឋាភិបាលកម្ពុជា ការរីករាលដាលជំងឺកូវីដ១៩ ជាលទ្ធផលធ្វើឲ្យចំនួនអ្នកឆ្លងក្នុងប្រទេសមានចំនួនតិចតួច តែទោះបីយ៉ាងណាក៏មានផលប៉ះពាល់ខ្លះលើសេដ្ឋកិច្ចជាផងដែរ។ តាមការព្យាករណ៍របស់ធនាគារធនាគារពិភពលោកបានឲ្យដឹងថាផលិតផលក្នុងស្រុកសរុបរបស់កម្ពុជាអាចនឹងធ្លាក់ចុះមកត្រឹមតែ២% ប៉ុណ្ណោះក្នុងឆ្នាំ២០២០នេះ។ សម្រាប់ការព្យាករណ៍ក្នុងឆ្នាំ២០២១វិញគឺផលិតផលក្នុងស្រុកសរុបរបស់កម្ពុជាអាចនឹងកើនរហូតដល់៤% ឯណោះ។

នៅក្នុងសម័យកូវីដ១៩ នេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានចាប់ផ្តើមសម្របខ្លួនសំរាប់នៅក្នុងបរិបទកន្លងបែបថ្មីមួយទៀត។ សមតុល្យកម្ចីប្រហែលជា១៣% ត្រូវបានកែសម្រួលជូនដល់អតិថិជនដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ដើម្បីឱ្យពួកគេទទួលបានឱកាសអភិវឌ្ឍគ្រួសារឡើងវិញ។ អតិថិជន អេ អឹម ខេ ដែលនៅក្នុងវិស័យបដិសណ្ឋារកិច្ចបានរងផលប៉ះពាល់ខ្លាំងជាងគេដោយសារតែពួកគេបានច្រើនពីផ្នែកលើការងាររាងចក្រ។ អតិថិជន អេ អឹម ខេ ភាគច្រើនជាសិក្សា ប៉ុន្តែកម្ចីរបស់យើងត្រូវបានបង់សងទាន់ពេលវេលា។

ទោះបីមានបញ្ហាប្រឈមដែលមិនអាចព្យាករណ៍ទុកមុនដោយសារជំងឺកូវីដ១៩។ ក្នុងឆ្នាំ ២០២០ នេះ អេ អឹម ខេ បានធ្វើការងារច្រើនជាមួយនឹងភាពអត់ធ្មត់ និងការគ្រប់គ្រងនូវភាពតានតឹងប្រកបដោយសមត្ថភាពខ្ពស់បំផុត។ ក្នុងកាលៈទេសៈដ៏លំបាកនេះធ្វើឲ្យ អេ អឹម ខេ កាន់តែរឹងមាំលើប្រតិបត្តិការរបស់ខ្លួនក៏ដូចជាសមិទ្ធផលហិរញ្ញវត្ថុជាទីតាំងបំផុតរបស់ខ្លួនផងដែរ។ ផលិតផលប្រាក់កម្ចីរបស់យើងបានកើនឡើង១៥% អតិថិជនប្រាក់សន្សំកើនឡើង១៧% ចំណែកប្រាក់ចំណេញនៅតែមានស្ថិរភាពជាមួយ និងប្រាក់ចំណេញសុទ្ធផ្សេងផ្សេងមកពីមុនលើស

ពី ១០.៥០%។ ផលិតផលផ្សេងទៀតក៏មានការកើនឡើងផងដែរក្នុងឆ្នាំនេះ ដែលនេះបានបង្ហាញពីតម្រូវការ និងស្ថិរភាពក្នុងប្រតិបត្តិការ អេ អឹម ខេ។ ចំនួនអ្នកដាក់ប្រាក់សន្សំបានកើនឡើង ៥០.០០០គណនី ចំណែកប្រាក់កម្ចីបានកាត់បន្ថយបន្តិចម្តងៗ ចំនួន១០.០០០ នាក់ ដែលនេះបង្ហាញពីការធ្លាក់ចុះនៃសេដ្ឋកិច្ចក្នុងវិស័យនេះផងដែរ។

នៅក្នុងខ្សែអាជីវកម្ម ផលិតផលផ្សេងទៀត អេ អឹម ខេ ក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរដូចជា ផលិតផលភតិសន្យា (សេវាបង់រំលស់) និងផលិតផលធានារ៉ាប់រងខ្នាតតូច និងទំហំប្រតិបត្តិដែលដំណើរការដោយភ្នាក់ងារ អេ អឹម ខេ។ កម្មវិធីធានាគារចល័ត អេ អឹម ខេ នេះកំពុងទទួលបានការចាប់អារម្មណ៍ពីអតិថិជនដែលមានអតិថិជនប្រើប្រាស់ជាង ៥០.០០០ នាក់ កម្មវិធីនេះផងដែរក៏ត្រូវបានធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់ទៀតផងដែរដើម្បីទទួលបានការគាំទ្រពីសំណាក់អតិថិជន អេ អឹម ខេ។

ទន្ទឹមនឹងនេះ អេ អឹម ខេ ក៏បានបង្កើតគំនិតផ្តួចផ្តើមក្នុងការបង្កើតកម្មវិធីទូរស័ព្ទដៃទន្លេសាប ដែលជាកម្មវិធីទិញទំនិញដែលផ្តល់ជូននៅព័ត៌មានជាច្រើនទាក់ទងនឹងកសិកម្ម ជាងនេះទៅទៀតកម្មវិធីនេះមានការគាំទ្រ និងចុះឈ្មោះប្រើប្រាស់ដល់ទៅ ២៥.០០០នាក់ និងមានអ្នកលក់ជាង ៥០០នាក់កំពុងតែលក់នៅលើទីផ្សារអនឡាញនេះផងដែរ។ សញ្ញានេះបានបង្ហាញថា កម្មវិធីនេះបានបង្ហាញពីភាពរីកចម្រើនហើយយើងនឹងបន្តអនុវត្តបន្ថែមទៀតនាឆ្នាំក្រោយទៀត។

ក្រៅពីភាពរីកចម្រើននៅមូលដ្ឋានគ្រឹះ នាក្នុងឆ្នាំនេះក៏មានរឿងមួយទៀតដែលគួរឲ្យចាប់អារម្មណ៍ផងដែរ គឺជាការចាកចេញរបស់ម្ចាស់ភាគហ៊ុនចាស់គឺ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអាហ្វេរ៉ា។ Agora គឺជាភាគទុនិកដ៏សំខាន់របស់ អេ អឹម ខេ ក្នុងអំឡុងឆ្នាំ២០១០ ដល់ ២០១៨ ហើយជាភាគទុនិកដែលមានហ៊ុនតិចជាងគេក្នុង អេ អឹម ខេ។ យោងតាមផែនការដែលបានព្រមព្រៀងគ្នាកាលពីដំណាក់កាលមុន Agora នឹងត្រូវផ្ទេរភាគហ៊ុនរបស់ខ្លួនទាំងស្រុងឲ្យទៅធនាគារសៀងហៃ ខម័រមេសសល ប៊ែង ក្នុងឆ្នាំ២០២០នេះ។ ក្នុងនាមខ្ញុំជាក្រុមប្រឹក្សាភិបាល អេ អឹម ខេ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ម្ចាស់ភាគហ៊ុនកន្លងមកដែលបានគាំទ្រក៏ដូចជាការប្តេជ្ញាចិត្តខ្ពស់ដើម្បីជួយឲ្យ អេ អឹម ខេ សម្រេចផែនការអាជីវកម្មរបស់ខ្លួនអស់រយៈពេលជាង ១១សប្តាហ៍មកហើយ។

ស្របពេលនេះដែរ ខ្ញុំបាទក៏សុំស្វាគមន៍មកកាន់ប្រធានក្រុមប្រឹក្សាភិបាលថ្មី អេ អឹម ខេ គឺលោក John Yung ( លិខិតផ្លូវការពីធនាគារជាតិនិងចេញនាប័បៗ )។ លោក Jonh គាត់បានក្លាយជាក្រុមប្រឹក្សាភិបាល អេ អឹម ខេ អស់រយៈពេល ២ឆ្នាំកន្លងមកហើយជាមួយនឹងមុខតំណែងផ្លូវការមួយនេះ ហើយក្រោមការគ្រប់គ្រងរបស់គាត់ខ្ញុំមើលឃើញថា អេ អឹម ខេ មានភាពរីកចម្រើន និងមានគំនិតច្នៃប្រឌិតថ្មីៗ លើអាជីវកម្មដែលមានសព្វថ្ងៃនេះ។ ខ្ញុំក៏សុំបញ្ជាក់ផងដែរថាខ្ញុំនឹងបញ្ចប់អាជីវកម្មរបស់ខ្ញុំក្នុងនាម

ជាប្រធានក្រុមប្រឹក្សាភិបាល អេ អឹម ខេ ដែលខ្ញុំបានចាប់ផ្តើមតាំងពីឆ្នាំ២០០៣ និងបន្តការងារក្នុងមុខតំណែងផ្សេងៗ ចំណែកមិត្តភាពរវាងខ្ញុំ និង អេ អឹម ខេ ពិតជាមានភាពចាក់ស្រែច្រៀមណាស់ដូចជាគ្រួសារខ្ញុំផ្ទាល់តែម្តង។

ជាចុងក្រោយ ខ្ញុំសូមថ្លែងអំណរគុណដល់ម្ចាស់ភាគហ៊ុន អេ អឹម ខេ ទាំងអស់ ក៏ដូចជា អតិថិជន បុគ្គលិក ភ្នាក់ងារគ្រង ក្រុមប្រឹក្សាភិបាល និងម្ចាស់ភាគហ៊ុនទាំងអស់ ដែលបានបន្តខិតខំប្រឹងប្រែងដើម្បីជួយឲ្យ អេ អឹម ខេ សម្រេចបាននូវផែនការអាជីវកម្មហិរញ្ញវត្ថុរបស់ខ្លួន ទោះបីជាឆ្នាំ២០២០ជាឆ្នាំដែលលំបាកបំផុតក្នុងប្រវត្តិសាស្ត្រផងដែរ។ ទោះបីយ៉ាងណាក៏ដោយខ្ញុំនៅតែមែនជំនឿចិត្តយ៉ាងមុតមាំថា អេ អឹម ខេ នៅតែរីកចម្រើនលូតលាត់ទៅមុខជានិច្ច។

លោក Tanmay Chetan  
ប្រធានក្រុមប្រឹក្សាភិបាល





ការកើនឡើង ១០,៥% និង ១,៩%។ អនុបាតថ្លៃដើមប្រតិបត្តិការប្រសើរជាងមុន ៦% ដោយចុះចុះមកត្រឹមតែ ១០,៧% សម្រាប់ឆ្នាំ ២០២០។ ថ្លៃដើមប្រតិបត្តិការរៀបចំនិងប្រាក់ចំណូលក៏មានភាពប្រសើរឡើង ២,៨% ដោយចុះចុះត្រឹមតែ ៤៧% ប៉ុណ្ណោះសម្រាប់ឆ្នាំ ២០២០ ។

សេដ្ឋកិច្ចទាំងមូលត្រូវបានគេរំពឹងថានឹងមានភាពប្រសើរឡើងនៅឆ្នាំ ២០២១។ យោងតាមធនាគារពិភពលោក GDP របស់កម្ពុជាត្រូវបានព្យាករណ៍ថានឹងកើនឡើង ៤% ក្នុងឆ្នាំ ២០២១ ជាមួយនឹងកំណើនភាគច្រើនមកពីឧស្សាហកម្ម។ តែទោះបីជាយ៉ាងណាការព្យាករណ៍ត្រូវបានធ្វើឡើងដោយមានភាពមិនប្រាកដប្រជាច្រើន ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩ នៅទូទាំងពិភពលោក។ ចំពោះអេ អឹម ខេ យើងសង្ឃឹមថា អាជីវកម្មរបស់យើងនឹងមានការកើនឡើងសម្រាប់ឆ្នាំ២០២១ ព្រោះយើងបានកាំងចិត្តចំពោះការតតាំង និងមានបទពិសោធន៍សម្រាប់ប្រឈមនឹងជំងឺកូវីដ១៩។ និយាយជាមួយ អេ អឹម ខេ នឹងបន្តផ្តោតលើចំណុចដូចខាងក្រោម៖

១. ធ្វើឲ្យប្រសើរឡើងនូវគុណភាព និងសេវាកម្មដល់អតិថិជន និងប្រើប្រាស់ឧបករណ៍ផ្តល់ពិន្ទុឥណទានរបស់ខ្លួនដើម្បីកែលម្អដំណើរការអនុម័តឥណទាន
២. បន្តធ្វើឱ្យមានភាពសម្បូរបែបផ្នែកផលប៉ុក ជាពិសេសផលប៉ុកលើសេវាសង្វាក់ផលិតកម្មកសិកម្ម
៣. ពង្រឹង និងបង្កើតផលិតផលឌីជីថលថ្មីបន្ថែមទៀត ដែលអាចឲ្យអតិថិជនគ្រប់គ្រង និងធ្វើប្រតិបត្តិការបានយ៉ាងងាយស្រួល។
៤. ពង្រីកប្រព័ន្ធអេកូឡូស៊ីភ្ជាប់អ្នកពាក់ព័ន្ធ និងអតិថិជន
៥. បន្តធ្វើសមាហរណកម្មបន្ថែមទៀតជាមួយប្រព័ន្ធធនាគារជាតិនៃកម្ពុជាដើម្បីលើកកម្ពស់សមត្ថភាពសម្រាប់ប្រតិបត្តិកាត្រូវស្ថាប័ន
៦. ធ្វើឌីជីថលឲ្យកាន់តែស៊ីជម្រៅនិងផ្តោតលើដំណើរការប្រតិបត្តិការរបស់ខ្លួន
៧. ធ្វើសមាហរណកម្មជាមួយដៃគូយុទ្ធសាស្ត្រតាមរយៈកម្មវិធីធនាគារ និងប្រព័ន្ធ API sandbox

យើងក៏សូមថ្លែងអំណរគុណដល់ម្ចាស់ភាគហ៊ុនរបស់យើងគឺ ធនាគារសៀងហៃ ខែមែសល និងសេរីង (អេស៊ីអេសប៊ី) ចំពោះការប្តេជ្ញាចិត្តរបស់ពួកគេចំពោះប្រទេសកម្ពុជា និងគាំទ្រដល់ អេ អឹម ខេ ក្នុងឆ្នាំ២០២០ ដែលជាឆ្នាំដ៏លំបាក។ យើងក៏សូមថ្លែងអំណរគុណចំពោះម្ចាស់ភាគហ៊ុនរបស់យើងគឺ Agora NV សម្រាប់ការគាំទ្រ និងការណែនាំរបស់ពួកគេក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។

ក្នុងនាមជាគណៈគ្រប់គ្រង និងបុគ្គលិក អេ អឹម ខេ ខ្ញុំសូមថ្លែងអំណរគុណដល់ម្ចាស់ភាគហ៊ុន ប្រធានក្រុមប្រឹក្សាភិបាល និង

សមាជិកគណៈកម្មាធិការទាំងអស់ដែលបានដឹកនាំ គាំទ្រ និងណែនាំពេញមួយឆ្នាំ។ ខ្ញុំក៏សូមថ្លែងអំណរគុណដល់សហសេរីកទាំងអស់ ទាំងផ្នែកគ្រប់គ្រង និងបុគ្គលិកជាពិសេសបុគ្គលិកជមុខរបស់យើងចំពោះការខិតខំប្រឹងប្រែង ឧស្សាហកម្មយាម និងការប្តេជ្ញាចិត្តក្នុងការផ្តល់សេវាកម្មល្អបំផុតដល់អតិថិជនរបស់យើង។ ជាចុងក្រោយខ្ញុំសូមថ្លែងអំណរគុណចំពោះអ្នកពាក់ព័ន្ធទាំងអស់ជាពិសេសធនាគារជាតិនៃកម្ពុជាដែលបានបន្តគាំទ្រដល់ អេ អឹម ខេ និងក្នុងការកសាងវិស័យហិរញ្ញវត្ថុរួម។

លោក គា ប្ញរណា  
ប្រធាននាយកប្រតិបត្តិ

# អភិបាលកិច្ច

## គ្រឹះស្ថាន

ម្ចាស់ភាគហ៊ុន Agora N.V. បានបញ្ចប់ការងាររបស់ខ្លួនពី អេ អឹម ខេ តាមផែនការរបស់ខ្លួន ហើយក៏បានប្រគល់តួនាទីនេះឲ្យទៅម្ចាស់ភាគហ៊ុនធនាគារសៀងហៃ និងខមមេសសលបើកាន់បន្តិញម្តង នៅក្នុងឆ្នាំ២០២០ នេះ។




ម្ចាស់ភាគហ៊ុន អេ អឹម ខេ បានតែងតាំងក្រុមប្រឹក្សាភិបាល ដែលមានភារកិច្ចទទួលខុសត្រូវលើអភិបាលកិច្ចទាំងស្រុង និងការណែនាំជាយុទ្ធសាស្ត្រសម្រាប់គ្រឹះស្ថាន។ សមាជិកក្រុមប្រឹក្សាភិបាលមានចំនួន ប្រាំបួនរូប (រួមទាំងប្រធាននាយកប្រតិបត្តិ) មានជំនាញទូលំទូលាយនៅលើវិស័យហិរញ្ញវត្ថុ ការគ្រប់គ្រងហានិភ័យ រចនាភិបាល សវនកម្ម ច្បាប់ និងការអភិវឌ្ឍ ព្រមទាំងមាន បទពិសោធន៍ជាច្រើនទៀតលើវិស័យមីក្រូហិរញ្ញវត្ថុ ធនាគារពាណិជ្ជ និងការវិនិយោគលើវិស័យធនាគារ។

ក្រុមប្រឹក្សាភិបាលចាត់តាំងប្រធាននាយកប្រតិបត្តិមួយរូប (CEO) ដែលធ្វើការជាមួយគណៈកម្មាធិការប្រតិបត្តិ។ គណៈកម្មាធិការនេះមានតួនាទីត្រួតពិនិត្យមើលគណៈគ្រប់គ្រងបន្ទាប់ ដោយគណៈគ្រប់គ្រងបន្ទាប់មាននាយក/ នាយិកាប្រតិបត្តិនាយកដ្ឋានជាច្រើន និងប្រធាននាយកប្រតិបត្តិផ្សេងទៀតហៅថា (C-Suit)។

### ក្រុមប្រឹក្សាភិបាលមានគណៈកម្មាធិការអចិន្ត្រៃយ៍ រួមមាន៖



គណៈកម្មការប្តូរអនុវត្តមុខងារអភិបាលកិច្ចសាជីវកម្មជាទូទៅ។ គណៈកម្មាធិការការងារសង្គម ផ្តល់ប្រឹក្សាដល់ក្រុមប្រឹក្សាភិបាល ពីការប្រព្រឹត្តទៅរបស់ អេ អឹម ខេ ក្នុងលក្ខខណ្ឌឲ្យបានទៅដល់អ្នកក្រីក្រ ផលិតផលសមស្របតាមតម្រូវការ ការការពារអតិថិជន និងការទទួលខុសត្រូវសង្គមទាំងមូល។



— អ្នកគ្រប់គ្រងផ្ទាល់  
 - - - អ្នកគ្រប់គ្រងមិនផ្ទាល់



# ក្រុមប្រឹក្សាភិបាល

## និងគណៈកម្មាធិការ



**លោក TANMAY CHETAN**  
ប្រធានក្រុមប្រឹក្សាភិបាល, ប្រធាន  
គណៈកម្មាធិការវាយតម្លៃការតែងតាំង  
និងអភិបាលកិច្ច និងជាសមាជិក  
គណៈកម្មាធិការការងារសង្គម

លោក Tanmay ជាសហស្ថាបនិកនៃក្រុមហ៊ុន  
Agora Group ជាកន្លែងដែលគាត់គ្រប់គ្រង  
ការវិនិយោគទុនភាគហ៊ុនរបស់ ក្រុមហ៊ុននៅក្នុង  
ទ្វីបអាស៊ី និងអាហ្វ្រិក។ លោក Tanmay មាន  
បទពិសោធន៍ជាច្រើនរួមមាន ការផ្តល់ចំណាត់  
ថ្នាក់ឥណទាន មីក្រូហិរញ្ញវត្ថុ ការប្រឹក្សា  
យោបល់ និងប្រតិបត្តិការ រួមទាំងនៅគ្រឹះស្ថាន  
មីក្រូហិរញ្ញវត្ថុ អេស អិម ខេ ដែលលោកជាប្រធាន  
នាយកប្រតិបត្តិ ពីឆ្នាំ ២០០៣ ដល់ ២០០៧។  
លោកបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែក  
គ្រប់គ្រងពាណិជ្ជកម្មពី IFM ប្រទេសឥណ្ឌា  
និងអនុបណ្ឌិតផ្នែករដ្ឋបាលសាធារណៈពី  
សាកលវិទ្យាល័យ Harvard Kennedy ។



**លោក JOHN CON-SING YUNG**  
ប្រធានក្រុមប្រឹក្សាភិបាល,  
សមាជិកគណៈកម្មាធិការ AFC  
សមាជិកគណៈកម្មាធិការ RNCG  
និងជាសមាជិកគណៈកម្មាធិការ SPC

បច្ចុប្បន្ន លោក John Con-Sing Yung ជាក្រុម  
ប្រឹក្សាភិបាលអគ្គនាយករងប្រតិបត្តិជាន់ខ្ពស់  
និងជាប្រធាននាយកប្រតិបត្តិតំបន់អាស៊ី នៃ  
ធនាគារ អេស ស៊ី អេស ប៊ី ដែលទទួលបានបន្ទុក  
ផ្នែកបច្ចេកវិទ្យាព័ត៌មាន ហានិភ័យ ច្បាប់  
ប្រតិបត្តិការ ការពង្រីក ប្រតិបត្តិការក្រៅប្រទេស  
ពាណិជ្ជកម្មនៅចំនួនដ៏គោកនិងធនាគារសាជីវកម្ម  
សៀងហៃចំនួនបី។ គាត់បានកាន់មុខតំណែង  
នៅក្នុងបុត្រសម្ព័ន្ធរបស់ធនាគារ អេស ស៊ី អេស  
ប៊ី និងក្រុមហ៊ុនផ្សេងៗទៀត។ លោក John  
បានចាប់ផ្តើមអាជីពការងាររបស់គាត់នៅក្នុង  
ធនាគារ Chase Manhattan នៅទីក្រុង  
ហុងកុងក្នុងមុខតំណែងជាអ្នកបាត់ការផ្នែក  
គ្រប់គ្រង ហើយបានបញ្ចប់វិញក្នុងបីមុខតំណែង  
ជាអ្នកគ្រប់គ្រងក្នុងនាយកដ្ឋានគ្រប់គ្រង  
ហានិភ័យឥណទាន។ បន្ទាប់មកគាត់ក៏បាន  
ចំណាយពេលវេលារបស់គាត់ដើម្បីចាប់ផ្តើម  
ដំណើរការក្រុមហ៊ុន Shenzhen Concord  
ដែលជាក្រុមហ៊ុនវិនិយោគរួមគ្នារវាងក្រុមហ៊ុន  
ហិរញ្ញវត្ថុកាណាដាខាងកើតនិងរដ្ឋាភិបាលក្រុង  
Shenzhen។ ជាច្រើនឆ្នាំក្រោយមក  
លោក John បានផ្តោតលើការកសាងអាជីវកម្ម  
បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍នៅក្នុង  
តំបន់អាស៊ីប៉ាស៊ីហ្វិកមុនពេលចូលបម្រើការងារ  
ជាមួយធនាគារអេស ស៊ី អេស ប៊ី។  
លោក John បានបញ្ចប់ថ្នាក់បរិញ្ញាបត្រ និង  
ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងអាជីវកម្ម នៅ  
សាកលវិទ្យាល័យ Chicago  
ពីសហរដ្ឋអាមេរិក។



**លោក គា បូណ**  
ក្រុមប្រឹក្សាភិបាល  
និងជាប្រធាននាយកប្រតិបត្តិ

លោក បូណ ត្រូវបានតែងតាំងជាប្រធាន  
នាយកប្រតិបត្តិ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ  
អេស អិម ខេ ក្នុងឆ្នាំ ២០១២។ លោកបានចូល  
បម្រើការងារនៅ អេស អិម ខេ អស់រយៈពេលជាង  
១៥ ឆ្នាំមកហើយ។ ចាប់តាំងពីឆ្នាំ២០០៤ មក  
លោកបានកាន់តំណែងថ្នាក់ដឹកនាំជាច្រើន  
ដើម្បីចូលរួមអភិវឌ្ឍគ្រឹះស្ថានដូចជា ប្រធានផ្នែក  
ហិរញ្ញវត្ថុ នាយក ប្រតិបត្តិហិរញ្ញវត្ថុ (CFO)  
អនុប្រធាន នាយកប្រតិបត្តិ។ មុនពេលដែល  
លោកចូលរួមជាមួយ អេស អិម ខេ លោកបាន  
ធ្វើការឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយផ្សេងទៀត  
ក្នុងតួនាទីជានាយកហិរញ្ញវត្ថុអស់រយៈពេល  
ជាង ៤ឆ្នាំ។ លោក បូណ បានកាន់តំណែង  
ជាប្រធាននាយកក្នុងស្ថាប័នផ្សេងទៀតដូចជា  
សមាគមធនាគារកម្ពុជា សមាគមគ្រឹះស្ថាន  
មីក្រូហិរញ្ញវត្ថុកម្ពុជា និងការិយាល័យ  
ឥណទានកម្ពុជា (CBC) ។ លោក បូណបាន  
បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រហិរញ្ញវត្ថុ និង  
គណនេយ្យ។ លោកទទួលបានសញ្ញាបត្រ ជា  
គណនេយ្យអាជីព ACCA (Association of  
Chartered Certified Accountants) ជា  
ផ្លូវការ និង បានចូលជាសមាជិកគណនេយ្យ  
អាជីព ACCA ក្នុងឆ្នាំ២០០៨។



**លោក ទិច ច័ន្ទវិបុល**  
ក្រុមប្រឹក្សាភិបាល និងជា  
សមាជិកគណៈកម្មាធិការវាយតម្លៃការ  
តែងតាំង និងអភិបាលកិច្ច

លោកបណ្ឌិត ទិច ច័ន្ទវិបុល ជាស្ថាបនិក  
និងជាដៃគូគ្រប់គ្រងជាន់ខ្ពស់របស់ក្រុមហ៊ុន  
Tip & Partner បាននាំមកនូវបទពិសោធន៍  
ច្បាប់រយៈពេល ២០ ឆ្នាំដល់ក្រុមប្រឹក្សាភិបាល  
អេស អិម ខេ ។ គាត់គឺជាមេធាវីដែលមាន  
អាជ្ញាប័ណ្ណ ហើយជាសមាជិកគណៈមេធាវី  
កម្ពុជា។ លោកបណ្ឌិត ទិច បាននាំឱ្យមានទាំង  
ប្រតិបត្តិការខ្នាតតូច និងខ្នាតធំដែលពាក់ព័ន្ធ  
នឹងអតិថិជនជា ឯកត្តជន និងក្រុមហ៊ុនខណៈ  
ពេលដែលគាត់គ្រប់គ្រង និងត្រួតពិនិត្យលើ  
ការអនុវត្តច្បាប់ និងបញ្ហាច្បាប់ពាក់ព័ន្ធនានា។

ពីមុនលោកបណ្ឌិត ទិច បានធ្វើការទាំងផ្នែក  
សាធារណៈ និងឯកជនក្នុងនាមជាអ្នកពិគ្រោះ  
យោបល់និងជាមីក្រូហិរញ្ញវត្ថុសម្រាប់  
សហគ្រាសឯកជនស្ថាប័នរដ្ឋាភិបាលភ្នាក់ងារ  
អន្តរជាតិនានារួមទាំង គណៈកម្មាធិការ  
អន្តរជាតិសម្រាប់កាកបាទក្រហម ធនាគារ  
ពិភពលោក និងអង្គការសហប្រជាជាតិ។

លោកទទួលបានសញ្ញាបត្របណ្ឌិត  
ពីសាកលវិទ្យាល័យ California Coast  
University សញ្ញាបត្រអនុបណ្ឌិតពីវិទ្យាល័យ  
Massachusetts ទីក្រុង Lowell និងបរិញ្ញាបត្រ  
ពីសាកលវិទ្យាល័យ Maine Presque Isle  
និងវិញ្ញាបនបត្របណ្ឌិតបណ្ឌាលច្បាប់ជាច្រើន  
រួមមាន បណ្ឌិតសភានីតិអន្តរជាតិនៃទីក្រុង  
ឡាអេ និងកិច្ចសហប្រតិបត្តិការតុលាការ  
របស់ JICA និងអង្គការសហប្រជាជាតិ។



**លោកស្រី ហេង សិតា**  
ក្រុមប្រឹក្សាភិបាល,  
ប្រធានគណៈកម្មាធិការ AFC និង  
ជាសមាជិកគណៈកម្មាធិការ BRC

លោកស្រី សិតា ជាគណនេយ្យអាជីព  
ហើយក៏ជាសមាជិកនៃវិទ្យាស្ថានគណនេយ្យ  
សាធារណៈ និងសវនកម្មជា (KICPAA)  
និងជាសមាជិកនៃសមាគមគណនេយ្យ  
អាជីព (ACCA) នៃចក្រភពអង់គ្លេសហើយ  
បានទទួលស្គាល់ជាសវនករផ្ទៃក្នុងអាជីព  
ពីសហរដ្ឋអាមេរិក។ លោកស្រីបានបញ្ចប់  
ការសិក្សាបរិញ្ញាបត្រផ្នែកគណនេយ្យ។  
លោកស្រីមានបទពិសោធន៍ជាង១៩ឆ្នាំ ក្នុង  
ការគ្រប់គ្រងសវនកម្ម និងហិរញ្ញវត្ថុ។ លោកស្រី  
គឺជាអ្នកគ្រប់គ្រងផ្ទៃក្នុងនៃ Fii & Associates  
ដែលទទួលខុសត្រូវចំពោះប្រតិបត្តិការទូទៅ  
របស់ក្រុមហ៊ុន ដើរតួជាដៃគូចុះហត្ថលេខា  
និងធានានូវគុណភាពខ្ពស់នៃសេវាកម្មដែល  
ផ្តល់ដោយវិជ្ជាជីវៈ។ សិតាត្រូវបានបោះឆ្នោត  
ជ្រើសរើស ធ្វើជាអនុប្រធាន និងជាប្រធាននៃ  
KICPAA ពីឆ្នាំ ២០១២-២០១៥ និង  
២០១៥-២០២០ រៀងគ្នា។ ពីមុន សិតាធ្លាប់  
ជាអ្នកឯកទេសគ្រប់គ្រងហិរញ្ញវត្ថុជាមួយ  
ធនាគារពិភពលោកអស់រយៈពេល៥ឆ្នាំ និងជា  
ប្រធានសវនករនៅក្នុងក្រុមហ៊ុនសវនកម្មមួយ  
ក្នុងចំណោមក្រុមហ៊ុនធំៗទាំង៤ អស់រយៈពេល  
៦ឆ្នាំ លើការងារសវនកម្ម និងសេវាប្រឹក្សា  
យោបល់ក្នុងប្រទេសកម្ពុជា និងម៉ាឡេស៊ី។



**លោក RU-HUNG WEI**  
ក្រុមប្រឹក្សាភិបាល  
និងជាប្រធានគណៈកម្មាធិការ B.ALCO  
និងជាសមាជិកគណៈកម្មាធិការ BRC

បច្ចុប្បន្នលោក Ru-Hung Wei កំពុងបម្រើ  
ការក្នុងមុខតំណែងជា អនុប្រធានប្រតិបត្តិ  
ជាន់ខ្ពស់ អ្នកគ្រប់គ្រងប្រចាំតំបន់នៅធនាគារ  
សៀងហៃ ខ្យមសេសល & សេរីងហៅកាត់ថា  
អេស ស៊ី អេស ប៊ី ។ គាត់ទទួលបានបន្ទុកកាន់  
សាខាជាច្រើនរួមមាន សិង្ហបុរី វៀតណាម និង  
ហុងកុង។ គាត់បានបម្រើការងារជាមួយ  
ធនាគារសៀងហៃ ខ្យមសេសល & សេរីង  
ជាង២៩ឆ្នាំមកហើយជាមួយមុខតំណែង  
ជាច្រើនដូចជា ការនាំចូល ការនាំចេញ  
ការប្តូររូបិយប័ណ្ណប្រទេស និងការវិភាគ  
ឥណទាន។ លោក Wei បានបញ្ចប់ថ្នាក់  
បរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ពី  
សាកលវិទ្យាល័យ Soochow និងថ្នាក់  
អនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្មនៅ  
សាកលវិទ្យាល័យ New Haven។



**លោកស្រី Fang-Hui Hsieh**  
ក្រុមប្រឹក្សាភិបាល និងជាសមាជិក  
គណៈកម្មាធិការ BRC និង B.ALCO

លោកស្រី Fang-Hui Hsieh ត្រូវបាន  
ទទួលបន្ទុកសំខាន់ក្នុងការគ្រប់គ្រងបំណុល  
កិច្ចការច្បាប់ និងការអនុលោមភាព និង  
ទទួលខុសត្រូវផងដែរចំពោះ AML/CFT តាំងពី  
ឆ្នាំ ២០១៥។ អស់រយៈពេលមួយទសវត្សរ៍  
កន្លងមកនេះលោកស្រីបានចូលរួមយ៉ាងសកម្ម  
នៅក្នុងកិច្ចការរបស់សមាគមធនាគារកនៃ  
សាធារណរដ្ឋចិន (BAROC) និងសមាគម  
Trust នៃសាធារណរដ្ឋចិន (TAROC) ។  
បច្ចុប្បន្នលោកស្រីជាប្រធានគណៈកម្មាធិការ  
បទបញ្ជា និងគណៈកម្មាធិការផ្នែកវិន័យនៃ  
TAROC និងជាសមាជិកនៃបទបញ្ជាហិរញ្ញវត្ថុ  
និងគណៈកម្មាធិការវិន័យនៃគណៈមេធាវី។



**លោក WEI-KUO YEN**  
ក្រុមប្រឹក្សាភិបាលប្រធានគណៈកម្មាធិការ  
BRC សមាជិកគណៈកម្មាធិការ AFC និង  
ជាសមាជិកគណៈកម្មាធិការ B.ALCO

លោក WEI-KUO YEN បានបញ្ចប់ថ្នាក់  
បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យ  
កាត់តូលីក Fu Jen នៅឆ្នាំ១៩៨៤ បន្ទាប់មក  
គាត់បានបន្តថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក  
វិទ្យាសាស្ត្រពាណិជ្ជកម្មនៅសាកលវិទ្យាល័យ  
Wisconsin-Madison ទឹកដីសហរដ្ឋអាមេរិក  
បន្ទាប់ពីគាត់បានចូលរួមក្នុងវិស័យធនាគារបាន  
រយៈពេល ពីរ បី ឆ្នាំដំបូង។ លោក WEI-KUO YEN  
បានចាប់ផ្តើមធ្វើការជាមួយធនាគារ អេស ស៊ី  
អេស ប៊ី អស់រយៈពេលជាង៣០ឆ្នាំហើយ  
ជាមួយនឹងតំណែងថ្នាក់គ្រប់គ្រងជាច្រើន  
ដូចជា នាយកប្រតិបត្តិផ្នែកធនាគារដែល  
ទទួលបន្ទុកផ្នែកមូលនិធិ និងពាណិជ្ជកម្ម និង  
នាយកប្រតិបត្តិផ្នែកអចលនវត្ថុ។ ក្រោយមក  
គាត់ត្រូវបានផ្ទេរទៅដឹកនាំនាយកដ្ឋាន Trust  
និងមើលការខុសត្រូវលើមុខជំនួញនៅក្នុង  
ធនាគារសៀងហៃ ខមមេសល & សេរីង ហៅ  
កាត់ថា អេស ស៊ី អេស ប៊ី ។ ក្នុងនាមជា  
អនុប្រធានប្រតិបត្តិ និង ជាប្រធាននាយកដ្ឋាន  
Trust ទទួលបន្ទុកត្រួតពិនិត្យរាល់អាជីវកម្ម  
របស់ធនាគារសៀងហៃ ខមមេសល & សេរីង។  
បន្ទាប់មកទៀតគាត់ត្រូវបានផ្ទេរទៅ  
នាយកដ្ឋានផែនការយុទ្ធសាស្ត្ររបស់ HQ  
ដោយយកចិត្តទុកដាក់លើបញ្ហាផែនការយុទ្ធ  
សាស្ត្រក៏ដូចជាការមើលការខុសត្រូវក្រុមហ៊ុន  
បុត្រសម្ព័ន្ធនៅក្រៅប្រទេស។ បច្ចុប្បន្ននេះ  
លោកកំពុងបម្រើការជាអនុប្រធានប្រតិបត្តិនៃ  
ធនាគារសៀងហៃ ខមមេសល & សេរីង មាន  
ការិយាល័យកណ្តាលនៅតៃប៉ិ កោះតៃវ៉ាន់  
ទទួលបន្ទុកគ្រប់គ្រងហានិភ័យ និងត្រួតពិនិត្យ  
ប្រតិបត្តិការទាំងអស់នៅទូទាំងប្រទេស។ គាត់  
មានបទពិសោធន៍ក្នុងវិស័យធនាគាររយៈពេល  
ជាង ៣០ ឆ្នាំ ។



**លោកស្រី BLANDINE CLAUDIA  
MARIE PONS**  
ក្រុមប្រឹក្សាភិបាល និងជា  
ប្រធានគណៈកម្មាធិការការងារសង្គម

លោកស្រី Dina ជានាយកប្រចាំតំបន់អាស៊ី  
បូព៌ារបស់គ្រឹះស្ថាន Incofin និងជាអ្នកគ្រប់គ្រង  
ផ្នែកការងារសង្គមដែលមានមូលដ្ឋាននៅ  
រាជធានីភ្នំពេញប្រទេសកម្ពុជា។ លោកស្រី  
ក៏បានឈរឈ្មោះនៅក្នុងក្រុមប្រឹក្សាភិបាលនៃ  
ក្រុមការងារអនុវត្តការងារសង្គម (SPTF) និងជា  
សហប្រធានក្រុមការងារអន្តរជាតិសង្គម។  
លោកស្រី Dina បានផលបត្រទំហំ ៨០ លាន  
ដុល្លារដែលបានផ្តល់សេវាហិរញ្ញវត្ថុជាងច្រើន  
នៅទូទាំងតំបន់អាស៊ីបូព៌ា។ មុនពេលបម្រើ  
ការងារជាមួយគ្រឹះស្ថាន Incofin  
លោកស្រី Dina បានរស់នៅហ្វីលីពីន  
ជាកន្លែងដែលលោកស្រីធ្វើការជាអ្នកវិភាគ  
ជាន់ខ្ពស់សម្រាប់ភ្នាក់ងារផ្តល់ចំណាត់ថ្នាក់  
មីក្រូហិរញ្ញវត្ថុរបស់ Planet Rating ។  
លោកស្រី Dina ធ្លាប់រស់នៅក្នុងប្រទេសចិន  
ដែលនៅទីនោះគាត់ជាសមាជិកនៃក្រុមការងារ  
រៀបចំបង្កើត MicroCred Nanchong នៅ  
ខេត្តស៊ីឃូន។លោកស្រីក៏បានដឹកនាំគម្រោង  
កសាងសមត្ថភាពផងដែរ។

# គណៈកម្មាធិការ ក្រុមប្រឹក្សាភិបាល

## BRC គណៈកម្មាធិការហានិភ័យ

ក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ  
អេ អឹម ខេ បានជឿជាក់យ៉ាងមុតមាំលើការគ្រប់គ្រងហានិភ័យ នេះ  
ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ជោគជ័យលើអាជីវកម្ម  
ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ។ ទស្សនៈរបស់  
យើងគឺធានាឱ្យបានថាហានិភ័យទាំងឡាយដែលយើងទទួលយក  
កំពុងជួយឱ្យគ្រឹះស្ថានសម្រេចបានផែនការយុទ្ធសាស្ត្រអាជីវកម្ម  
និងគោលដៅរួមរបស់យើង ខណៈពេលកម្រិតហានិភ័យស្ថិតក្រោម  
ការគ្រប់គ្រងនិងសមស្រប។ ទំនួល ខុសត្រូវខ្ពស់បំផុតសម្រាប់  
ការកំណត់ហានិភ័យ និងការគ្រប់គ្រងហានិភ័យប្រកបដោយប្រសិទ្ធិ  
ភាព គឺអាស្រ័យទាំង ស្រុងលើក្រុមប្រឹក្សាភិបាល។

ក្នុងតួនាទីដែលផ្តល់ជូនដោយប្រធានក្រុមប្រឹក្សាភិបាល  
គណៈកម្មាធិការហានិភ័យត្រូវទទួលខុសត្រូវរាល់ការត្រួតពិនិត្យ  
ឡើងវិញពីហានិភ័យសហគ្រាសទាំងមូលដោយមិនកំណត់ដែល  
រួមមាន ប្រតិបត្តិការអាជីវកម្ម និងយុទ្ធសាស្ត្រ ការផ្តោតសំខាន់លើ  
គុណភាពផលបត្រឥណទាន ការធ្វើផែនការលើដើមទុន សន្ទសនី  
ភាព និងការផ្តល់មូលនិធិ បច្ចេកវិទ្យា ការធ្វើប្រតិបត្តិការ ហានិភ័យ  
លើកេរ្តិ៍ឈ្មោះស្ថាប័ន និងអនុលោមភាពតាមច្បាប់ស្តីពីការប្រឆាំង  
ការសម្អាតប្រាក់ និងហិរញ្ញប្បទាន អេសស៊ី អេស ប៊ី (AML/CFT) ។  
គណៈកម្មាធិការហានិភ័យ បានត្រួតពិនិត្យហានិភ័យ អេ អឹម ខេ  
និងផ្តល់ជាអនុសាសន៍ទាំងនេះទៅកាន់ក្រុមប្រឹក្សាភិបាល។ ទំនួល  
ខុសត្រូវនេះរួមបញ្ចូលទាំងការត្រួតពិនិត្យភាពត្រឹមត្រូវ និងមាន  
ប្រសិទ្ធភាពបំផុតនៃប្រព័ន្ធគ្រប់គ្រងហានិភ័យរបស់ អេ អឹម ខេ  
ទាំងមូលដោយពិចារណាលើផលប៉ះពាល់នៃការផ្លាស់ប្តូរបទបញ្ញត្តិ  
និងកំណើនអាជីវកម្ម អេ អឹម ខេ ក្នុងទីផ្សារដែលកំពុងមានភាព  
ប្រកួតប្រជែងនេះ។

នៅក្នុងឆ្នាំ ២០២០ នេះ គណៈកម្មាធិការហានិភ័យបានជួបប្រជុំ  
ចំនួន ៦លើក ដើម្បីចាត់វិធានការសំខាន់ៗក្នុងការបង្កើនលើ  
ការគ្រប់គ្រងហានិភ័យឱ្យកាន់តែប្រសើរឡើងនៅក្នុងគ្រឹះស្ថាន។  
សមិទ្ធផលសំខាន់ៗ ដែលគណៈកម្មាធិការហានិភ័យ សម្រេច  
បានក្នុងឆ្នាំ ២០២០ មានដូចជា៖

ត្រួតពិនិត្យលើផលិតផល/សកម្មភាព ធ្វើរបាយការណ៍ និង  
គោលនយោបាយ នីតិវិធី សម្រេចបានខាងក្រោម៖

- របាយការណ៍ប្រចាំឆ្នាំស្តីពីការរៀបចំ និងប្រសិទ្ធភាពនៃសវនកម្ម  
ផ្ទៃក្នុងសម្រាប់ឆ្នាំ ២០១៩
- ការធ្វើវិសោធនកម្មលើគោលនយោបាយស្តីពីប្រតិបត្តិការរបស់  
ភាគីពាក់ព័ន្ធ

- ការធ្វើវិសោធនកម្មគោលនយោបាយហានិភ័យឥណទាន
- ការធ្វើវិសោធនកម្មគោលនយោបាយហានិភ័យប្រតិបត្តិការ
- ការធ្វើវិសោធនកម្មលើគោលនយោបាយគ្រប់ខ័ណ្ឌគ្រប់គ្រង  
ហានិភ័យ
- ការធ្វើវិសោធនកម្មលើគោលនយោបាយកម្ចីបុគ្គលិក
- ការធ្វើវិសោធនកម្មលើកម្ចីទិញផ្ទះសមរម្យ
- គោលនយោបាយគណនេយសម្រាប់ IFRS Adoption
- គោលនយោបាយគ្រប់គ្រងសុវត្ថិភាព
- គោលនយោបាយចំណាយលើហិរញ្ញវត្ថុ និងរដ្ឋបាល
- ការធ្វើវិសោធនកម្មគោលនយោបាយ SWIFT
- ការធ្វើវិសោធនកម្មសហចរិកា Scheme
- ភាពជាដៃគូធានារ៉ាប់រងអាយុជីវិតសម្រាប់ឥណទាន និង  
ធានារ៉ាប់រងអាយុជីវិតសម្រាប់ទំហំប្រាក់កម្ចី  
ជាង ៥ពាន់ដុល្លារ
- ការលើកកម្ពស់ កម្ចី អឹម អេស អឹម អឹ / អេស អឹម អឹ
- គំរូហិរញ្ញប្បទានខ្សែសង្វាក់ផលិតកម្ម
- គោលនយោបាយសេវាកម្មអតិថិជន
- ភាពជាដៃគូជាមួយ Lightnet សេវាវិញ្ញាបនបត្រប្រទេស  
នៅប្រទេសថៃ
- ការធ្វើវិសោធនកម្មលើគោលនយោបាយ AML និង CFT
- គោលនយោបាយការរៀបចំឯកសារ
- ការធ្វើវិសោធនកម្មលើគោលនយោបាយប្រាក់សន្សំ
- ការធ្វើវិសោធនកម្មលើគោលនយោបាយកម្ចីវិញ្ញាបនបត្រ
- ការធ្វើវិសោធនកម្មលើគោលនយោបាយគ្រប់គ្រងភាគ
- ការធ្វើវិសោធនកម្មគោលនយោបាយគ្រប់គ្រងពាណិជ្ជករ
- ការធ្វើវិសោធនកម្មលើគោលនយោបាយសេវាផ្ទេរប្រាក់ក្នុង  
ប្រទេស
- ការធ្វើវិសោធនកម្មលើគោលនយោបាយ Syndicate Loan
- ការជ្រើសរើសដៃគូធានារ៉ាប់រងសម្រាប់ផលិតផលថ្មី
- ការលើកកម្ពស់ប្រាក់កម្ចី និងធនាគារ Selfie

ត្រួតពិនិត្យ និងអនុម័តគោលនយោបាយ និងច្បាប់ជាច្រើនដូច  
ខាងក្រោម៖

- ការធ្វើវិសោធនកម្មលើធម្មនុញ្ញ គណៈកម្មាធិការ (ITC)
- ការធ្វើវិសោធនកម្មលើធម្មនុញ្ញ គណៈកម្មាធិការហានិភ័យ  
(BRC)

## B.ALCO គណៈកម្មាធិការ ទ្រព្យសកម្ម និងបំណុល

គណៈកម្មាធិការទ្រព្យសកម្ម និងបំណុលផ្តល់ការប្រឹក្សាពី  
យុទ្ធសាស្ត្រទាក់ទងនឹងការគ្រប់គ្រងតារាងតុល្យការរបស់ក្រុមហ៊ុន



នៅក្នុងឆ្នាំ២០១៩នេះ គណៈកម្មាធិការផ្តល់តម្លៃការ ការតែងតាំង និងអភិបាលកិច្ច បានជួបគ្នា និងធ្វើកិច្ចប្រជុំចំនួនបីលើកដើម្បីផ្តល់ ជាអនុសាសន៍ទៅកាន់ក្រុមប្រឹក្សាភិបាលលើលទ្ធផលមួយចំនួនដូច ខាងក្រោម៖

- ធ្វើការណាត់ជួបជាមួយនាយកក្រុមប្រឹក្សាភិបាលថ្មី និងធ្វើការ តែងតាំងឡើងវិញនាយកក្រុមប្រឹក្សាភិបាលដែលមានស្រាប់
- ត្រួតពិនិត្យឡើងវិញ និងផ្តល់អនុសាសន៍អំពីការកែប្រែ ប្រាក់បៀវត្សបុគ្គលិក និងថ្នាក់គ្រប់គ្រង អេ អឹម ខេ
- ត្រួតពិនិត្យ និងផ្តល់អនុសាសន៍លើគោលនយោបាយប្រាក់ លើកទឹកចិត្ត និងអត្ថប្រយោជន៍ផ្សេងៗទៀត
- ត្រួតពិនិត្យ និងផ្តល់អនុសាសន៍អំពីការកែប្រែគោលនយោបាយ ធនធានមនុស្ស
- ត្រួតពិនិត្យ និងផ្តល់អនុសាសន៍សម្រាប់ការកែប្រែនូវ រចនាសម្ព័ន្ធថ្មី អេ អឹម ខេ

**SPC គណៈកម្មាធិការការងារសង្គម**

នៅកម្រិតក្រុមប្រឹក្សាភិបាល គណៈកម្មាធិការការងារសង្គមជួយ ក្រុមប្រឹក្សាភិបាលដើម្បីធានាឲ្យមានការធ្វើយុទ្ធសាស្ត្រ អេ អឹម ខេ ឲ្យស្របជាមួយនឹងបេសកកម្មសង្គមរបស់ខ្លួន។ គណៈកម្មាធិការ ក៏ផ្តល់យោបល់លើភាពអាចជឿជាក់បាននៃក្របខ័ណ្ឌវិភាគ និង រាយការណ៍ដែលត្រូវបានប្រើដើម្បីវាស់ស្ទង់ការអនុវត្តការងារ សង្គម។ គណៈកម្មាធិការវាយតម្លៃពីផលប៉ះពាល់នៃយុទ្ធសាស្ត្រ អាជីវកម្មរបស់ អេ អឹម ខេ ដើម្បីសម្រេចបាននូវបេសកកម្មសង្គម របស់ខ្លួន។ កិច្ចការសំខាន់របស់នាយកដ្ឋានស្រាវជ្រាវគឺដើម្បីជួយ គណៈកម្មាធិការការងារសង្គម ប្រមូល និងវិភាគទិន្នន័យ ដល់ អតិថិជនគ្រប់កម្រិត (រាប់បញ្ចូលទាំងភាពក្រីក្រ ភាពពេញចិត្ត ហេតុផលចាកចេញ ការប្រើប្រាស់ផលិតផល អាកប្បកិរិយានៃអ្នក ប្រើសេវាហិរញ្ញវត្ថុ សមាមាត្រអ្នករស់នៅតាមជនបទ ការយល់ដឹង អំពីផលិតផល មតិយោបល់លើឥរិយាបថរបស់បុគ្គលិក។ ល។) ដើម្បីជំនួយយុទ្ធសាស្ត្រអាជីវកម្មរបស់ អេ អឹម ខេ។ នាយកដ្ឋាន ស្រាវជ្រាវ បានធ្វើការជាមួយនាយកដ្ឋានផ្សេងៗទៀតនៅ អេ អឹម ខេ ដើម្បីធានាឱ្យបានស្តង់ដារ និងការគ្រប់គ្រងការងារសង្គមដែលមាន ប្រសិទ្ធភាពខ្ពស់។ ទិន្នន័យដែលទទួលបានពីនាយកដ្ឋានស្រាវជ្រាវ ត្រូវបានវាយតម្លៃជាមួយរាល់ឆ្នាំតាមរយៈ "របាយការណ៍ក្របខ័ណ្ឌ ការងារសង្គម" ដែលមានបួនចំណុចគឺ៖ ការផ្សព្វផ្សាយផលិតផល លក្ខខណៈពិសេសផលិតផល តម្លាភាព និងការការពារអតិថិជន ព្រមទាំងទំនួលខុសត្រូវរបស់បុគ្គលិក។ របាយការណ៍នេះត្រូវបាន បង្ហាញជាមួយរាល់ឆ្នាំដោយគណៈកម្មាធិការការងារសង្គមដល់ ក្រុមប្រឹក្សាភិបាលដើម្បីផ្តល់នូវទស្សនៈមួយប្រកបដោយតុល្យភាព នៃការអនុវត្តការងារ អេ អឹម ខេ ដើម្បីអភិបាលកិច្ចធ្វើការសម្រេចចិត្ត បានត្រឹមត្រូវទាំងផ្នែកសង្គម និងហិរញ្ញវត្ថុ។ គណៈកម្មាធិការការងារ សង្គម (SPC) មានការប្រជុំយ៉ាងហោចណាស់ពីរដងក្នុងមួយឆ្នាំ ដើម្បីពិនិត្យមើលរបាយការណ៍ក្របខ័ណ្ឌការងារសង្គម។



# គណៈកម្មាធិការ

## ប្រតិបត្តិ



**លោក គា បូណា**  
ប្រធាននាយកប្រតិបត្តិ

លោក បូណា ត្រូវបានតែងតាំងជាប្រធាននាយកប្រតិបត្តិ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ក្នុងឆ្នាំ ២០១២ ។ លោកបានចូលបម្រើការនៅ អេ អឹម ខេ អស់រយៈពេលជាង ១៥ ឆ្នាំមកហើយ។ ចាប់តាំងពីឆ្នាំ ២០០៤ មក លោកបានកាន់តំណែងថ្នាក់ដឹកនាំជាច្រើនដើម្បីចូលរួមអភិវឌ្ឍគ្រឹះស្ថានដូចជា ប្រធានផ្នែកហិរញ្ញវត្ថុ នាយកប្រតិបត្តិហិរញ្ញវត្ថុ (CFO) អនុប្រធាននាយកប្រតិបត្តិ។ មុនពេលដែលលោកចូលរួមជាមួយ អេ អឹម ខេ លោកបានធ្វើការឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយផ្សេងទៀតក្នុងតួនាទីជាប្រធាននាយកក្នុងស្ថាប័នផ្សេងទៀតដូចជា សមាគមធនាគារកម្ពុជា សមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា និងការិយាល័យឥណទានកម្ពុជា (CBC) ។

លោក បូណា បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រហិរញ្ញវត្ថុ និងគណនេយ្យ។ លោកទទួលបានសញ្ញាបត្រ ជាគណនេយ្យអាជីព ACCA (Association of Chartered Certified Accountants) ជាផ្លូវការ និងបានចូលជាសមាជិកគណនេយ្យអាជីព ACCA ក្នុងឆ្នាំ២០០៨។



**លោក ហូត សុខា**  
ប្រធាននាយកប្រតិបត្តិអាជីវកម្ម

លោក សុខា បានចូលបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ជាប្រធាននាយកប្រតិបត្តិអាជីវកម្មក្នុងឆ្នាំ ២០១២។ លោកមានបទពិសោធន៍ជាង ២០ឆ្នាំ ផ្នែកពាណិជ្ជកម្ម អន្តរជាតិ វិស័យមីក្រូហិរញ្ញវត្ថុ និងធនាគារ។ មុននឹងចូលរួមជាមួយ អេ អឹម ខេ លោកសុខា ធ្លាប់បម្រើការងារនៅក្រុមហ៊ុនសិងហ្គី (MAYA Group) គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត និងធនាគារ CIMB ជាប្រធានផ្នែកលក់ នាយកប្រតិបត្តិផ្នែកទំនាក់ទំនងទីផ្សារ និងជាប្រតិបត្តិផ្នែកអភិវឌ្ឍផលិតផលផងដែរ។ លោកសុខា ធ្លាប់បម្រើការងារជាអ្នកប្រឹក្សាយោបល់លើគម្រោងអភិវឌ្ឍន៍ផលិតផលមីក្រូហិរញ្ញវត្ថុ និងការប្រមូលប្រាក់សន្សំ នៅក្នុងតំបន់ជនបទនៃប្រទេសកម្ពុជានៅធនាគារអភិវឌ្ឍន៍អាស៊ីនិងគម្រោងមីក្រូហិរញ្ញវត្ថុ ដែលគ្រប់គ្រងដោយអង្គការ GRET/CEDAC ផងដែរ។

លោក សុខា បញ្ចប់ថ្នាក់បរិញ្ញាបត្រគ្រប់គ្រង និងទីផ្សារ ពីសាកលវិទ្យាល័យ MVU ក្នុងឆ្នាំ១៩៩៧ និងអនុបណ្ឌិតពីសាកលវិទ្យាល័យ Charles Sturt របស់ប្រទេសអូស្ត្រាលី ក្នុងឆ្នាំ២០០៤។ លោកបានសិក្សាថ្នាក់ក្រោយឧត្តមសិក្សា ពីកម្មវិធីអភិវឌ្ឍន៍ហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យ NAROPA សហរដ្ឋអាមេរិកផងដែរ។



**លោក សួន ពិសី**  
ប្រធាននាយកប្រតិបត្តិអាជីវកម្ម

លោក ពិសី បានចូលបម្រើការងារនៅ អេ អឹម ខេ ក្នុងឆ្នាំ២០០៩ ក្នុងតួនាទីជាប្រធានភូមិភាគ និងត្រូវបានតែងតាំងជាប្រតិបត្តិឥណទាននៅឆ្នាំ២០១២។ នៅឆ្នាំ ២០១៧ លោកត្រូវបានដំឡើងតំណែងជា ប្រធាននាយកប្រតិបត្តិអាជីវកម្ម ដែលលោកទទួលបានបន្តគ្រប់គ្រងប្រតិបត្តិការអាជីវកម្មលក់រាយ ដូចជាអាជីវកម្មឥណទាន ប្រាក់សន្សំ ផ្ទេរប្រាក់ និងធានារ៉ាប់រងខ្នាតតូច។

លោក ពិសី មានបទពិសោធន៍ជាង ១៥ ឆ្នាំក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ជាមួយនិងជំនាញច្បាស់លាស់ផ្នែកប្រតិបត្តិការអាជីវកម្ម សវនកម្ម អភិវឌ្ឍន៍ផលិតផល និងគ្រប់គ្រងសាខា។ លោកបានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីមីក្រូហិរញ្ញវត្ថុជាច្រើនទាំងក្នុងប្រទេស និងក្រៅប្រទេស។

លោក ពិសី ទទួលបានបរិញ្ញាបត្រ និងអនុបណ្ឌិតផ្នែកគ្រប់គ្រងអាជីវកម្ម ពីសាកលវិទ្យាល័យមួយនៅក្នុងទីក្រុងកំពូល។



**លោក សុខ កុសល**  
ប្រធាននាយកប្រតិបត្តិព័ត៌មានវិទ្យា

លោក កុសល បានចូលបម្រើការងារនៅ អេ អឹម ខេ នៅខែមេសា ឆ្នាំ២០១៥ ជាប្រធាននាយកប្រតិបត្តិព័ត៌មានវិទ្យា។ គាត់មានបទពិសោធន៍ជាង១៥ឆ្នាំ លើវិស័យព័ត៌មានវិទ្យា ដោយកាន់តំណែងពី មន្ត្រីគាំទ្រផ្នែកបច្ចេកវិទ្យាព័ត៌មានរហូតក្លាយជាអ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកបច្ចេកវិទ្យាព័ត៌មាននៅក្រុមហ៊ុនពហុជាតិជាច្រើន។ ក្នុងដំណើរដ៏វែងឆ្ងាយដែលពេញទៅដោយការប្រកួតប្រជែង និងការផ្លាស់ប្តូរ លោកបានសម្របខ្លួនទៅនឹងស្ថានភាពទាំងនោះប្រកបដោយភាពជោគជ័យ។

លោក កុសល បានទទួលសញ្ញាបត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងបច្ចេកវិទ្យាព័ត៌មានពី INNOTECH-CBAM។



**លោក LUCAS R MORO**  
ប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុ

Lucas បានចូលបម្រើការងារនៅ អេ អឹម ខេ ជាប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុក្នុងឆ្នាំ ២០២០។ លោកមានបទពិសោធន៍ជាង ១៥ឆ្នាំ ផ្នែកគណេយ្យ នៅក្រុមហ៊ុនលក់រាយ រាងចក្រ ផលិតកម្ម ក្រុមហ៊ុនផ្តល់សេវាកម្មផ្សេងៗ អង្គការ និងអង្គការក្រៅរដ្ឋាភិបាល។ Lucas បានកាន់តួនាទីហិរញ្ញវត្ថុជាន់ខ្ពស់ទាំងនៅក្នុងប្រទេសអូស្ត្រាលីនិងប្រទេសកម្ពុជារួមទាំងជាប្រធានផ្នែករាយការណ៍ក្រុមនៅក្រុមហ៊ុនចុះបញ្ជី ASX នៅអូស្ត្រាលី និងជាប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុ នៅក្រុមហ៊ុនផលិតអន្តរជាតិមួយនៅកម្ពុជា។ Lucas បានក្លាយជាសមាជិកនៃគណនេយ្យករជំនាញអូស្ត្រាលី និងនូវវិសេឡង់ (CA) ចាប់តាំងពីឆ្នាំ ២០១១ និងបានបញ្ចប់បរិញ្ញាបត្រផ្នែកពាណិជ្ជកម្មពីសាកលវិទ្យាល័យបច្ចេកវិទ្យានៃដេឃ្វីនឡែន។



**អ្នកស្រី ពាំង ពិសាខ**  
នាយិកាប្រតិបត្តិធនធានមនុស្ស

អ្នកស្រី ពិសាខ ត្រូវបានតែងតាំងជានាយិកាប្រតិបត្តិធនធានមនុស្សនៅឆ្នាំ ២០១៣។ អ្នកស្រីបានចូលបម្រើការងារនៅ អេ អឹម ខេ ជាប្រធានផ្នែកបណ្តុះបណ្តាលនៅឆ្នាំ២០១១ និងត្រូវបានតែងតាំងជានាយិកាប្រតិបត្តិបណ្តុះបណ្តាលក្នុងឆ្នាំ២០១២។ អ្នកស្រី ពិសាខ មានបទពិសោធន៍ជាង២០ឆ្នាំនៅក្នុងវិស័យផ្សេងៗគ្នាជាច្រើនរួមមានក្រុមហ៊ុនឯកជន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អង្គការជាតិ និងអន្តរជាតិ ក្នុងតួនាទីជាអ្នកបណ្តុះបណ្តាល និងគ្រប់គ្រងធនធានមនុស្ស។ បច្ចុប្បន្ននេះ អ្នកស្រី ពិសាខត្រូវបានជ្រើសរើសជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមបុគ្គលិក អេ អឹម ខេ (AMK-SA) និងជាប្រធានក្រុមធនធានមនុស្សរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាផងដែរ។

អ្នកស្រី ពិសាខ ទទួលបានបរិញ្ញាបត្រផ្នែកទីផ្សារ និងអនុបណ្ឌិតផ្នែកគ្រប់គ្រងពីសាកលវិទ្យាល័យជាតិគ្រប់គ្រង។





**លោក រតនា**  
នាយកប្រតិបត្តិគ្រប់គ្រងបណ្តាញ  
និង ប្រតិបត្តិការ

មុនពេលទទួលបានតួនាទីនាយកប្រតិបត្តិ  
គ្រប់គ្រងបណ្តាញ និងប្រតិបត្តិការ លោក រតនា  
បានបម្រើការងារនៅ អេ អឹម ខេ ជាប្រធានផ្នែក  
គ្រប់គ្រងធនាគារចល័ត នៅឆ្នាំ២០១០។ លោក  
មានបទពិសោធន៍ជាមួយក្រុមហ៊ុនជាច្រើន  
នៅក្នុងឧស្សាហកម្ម MNO និង FMCG។

លោក រតនា បានទទួលសញ្ញាបត្រអនុបណ្ឌិត  
ផ្នែកពាណិជ្ជកម្មអន្តរជាតិនៅសាលា  
ពាណិជ្ជកម្ម IAE-Lyon នៃសាកលវិទ្យាល័យ  
Jean Moulin Lyon III នៃប្រទេសបារាំង។



**អ្នកស្រី ពុម្ព សុភី**  
នាយិកាប្រតិបត្តិអភិវឌ្ឍន៍ផលិតផល

អ្នកស្រី សុភី មានបទពិសោធន៍ជាង ១០ឆ្នាំ  
នៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ដោយផ្តោត  
សំខាន់លើការងារស្រាវជ្រាវ ទីផ្សារ និងអភិវឌ្ឍ  
ផលិតផល។ អ្នកស្រីបានកាន់មុខតំណែងជា  
នាយិកាប្រតិបត្តិស្រាវជ្រាវពីឆ្នាំ ២០១២ ដល់  
២០១៦ ដើម្បីធានាឲ្យបានការស្រាវជ្រាវផ្នែក  
សង្គម និងទីផ្សារប្រកបដោយគុណភាពខ្ពស់  
ក្នុងការចូលរួមអនុវត្តផែនការយុទ្ធសាស្ត្រ  
រយៈពេលខ្លី និងវែងរបស់ អេ អឹម ខេ។

អ្នកស្រីត្រូវបានតែងតាំងជានាយិកាប្រតិបត្តិ  
អភិវឌ្ឍន៍ផលិតផលសន្សំ និងធនាគារចល័ត  
នៅពាក់កណ្តាល ឆ្នាំ២០១៦។ ក្នុងតួនាទីថ្មីនេះ  
អ្នកស្រីផ្តោតសំខាន់លើការងារគ្រប់គ្រងរួមក្នុង  
ការអភិវឌ្ឍផលិតផល និងធ្វើឲ្យ អេ អឹម ខេ  
ទទួលបានមុខមាត់ថ្មីលេចធ្លោនៅក្នុងទីផ្សារ  
មីក្រូហិរញ្ញវត្ថុនៅប្រទេសកម្ពុជា ដើម្បីបំពេញ  
តម្រូវការរបស់អតិថិជន។

អ្នកស្រី សុភី បានទទួលបរិញ្ញាបត្រផ្នែក  
វិទ្យាសាស្ត្រកសិកម្ម ពីសាកលវិទ្យាល័យភូមិន្ទ  
កសិកម្ម និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រង  
អភិវឌ្ឍន៍ផលិតផលពីសាកលវិទ្យាល័យ  
KHON KEN ប្រទេសថៃ។



**អ្នកស្រី ចន្ទា**  
នាយិកាប្រតិបត្តិរតនាភិបាល

អ្នកស្រី ចន្ទា មានបទពិសោធន៍ជាង១០ឆ្នាំ  
នៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងការត្រួតពិនិត្យ  
បង្កាន់គតិយុត្តិជាច្រើនឆ្នាំ។ គាត់បានកាន់មុខ  
តំណែងផ្សេងៗជាច្រើននៅ អេ អឹម ខេ។ អ្នកស្រី  
បានចូលបម្រើការងារដំបូងនៅ អេ អឹម ខេ  
ក្នុងឆ្នាំ២០០៥ នៅនាយដ្ឋានសេវាផ្ទៃក្នុង។  
បន្ទាប់មកលោកស្រីបានប្តូរទៅនាយកដ្ឋាន  
រតនាភិបាល ដែលការងារចម្បងរបស់លោកស្រី  
នៅទីនោះ គឺការត្រួតពិនិត្យទៅលើសកម្មភាព  
ប្រមូលទុន និងគ្រប់គ្រងការផ្គត់ផ្គង់រូបិយវត្ថុរបស់  
អេ អឹម ខេ។

មុនចូលបម្រើការងារនៅ អេ អឹម ខេ អ្នកស្រីធ្លាប់  
ធ្វើការងារនៅធនាគារជាតិនៃកម្ពុជាក្នុង  
នាយកដ្ឋានត្រួតពិនិត្យ រយៈពេល ៣ឆ្នាំ។  
អ្នកស្រី ចន្ទា ទទួលបានបរិញ្ញាបត្រ  
គណនេយ្យ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង។



**លោក ហៀក ថាវុធ**  
នាយកប្រតិបត្តិសេវាផ្ទៃក្នុង

លោក ថាវុធ បានចូលបម្រើការងារនៅ  
អេ អឹម ខេ ជាមន្ត្រីសេវាផ្ទៃក្នុង  
នៅឆ្នាំ ២០០៦ និងត្រូវបានតែងតាំងជាប្រធាន  
ក្រុមសេវាផ្ទៃក្នុង នៅឆ្នាំ២០០៨។ បន្ទាប់មក  
លោកត្រូវបានតែងតាំងជា នាយកប្រតិបត្តិ  
សេវាផ្ទៃក្នុង នៅឆ្នាំ២០១២។

លោក ថាវុធ ទទួលបានបរិញ្ញាបត្រផ្នែក  
ហិរញ្ញវត្ថុ និងគណនេយ្យ ពីសាកលវិទ្យាល័យ  
ជាតិគ្រប់គ្រង និងអនុបណ្ឌិតផ្នែកគណនេយ្យពី  
វិទ្យាស្ថានវ៉ាន់ដាគណនេយ្យ។



**លោក អ៊ុក កុសល**  
នាយកប្រតិបត្តិច្បាប់ និងប្រតិបត្តិការ

លោកកុសល បានចាប់ផ្តើមការងារជាមួយ  
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ជានាយក  
ប្រតិបត្តិច្បាប់ និងប្រតិបត្តិការ នៅខែមេសា  
ឆ្នាំ២០១៤។ មុននឹងចូលបម្រើការងារជាមួយ  
អេ អឹម ខេ លោក កុសល ធ្លាប់មាន  
បទពិសោធន៍ច្រើនជាង៨ឆ្នាំ ក្នុងតួនាទីការងារ  
ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធនាគារ  
ឯកទេស និងធនាគារពាណិជ្ជ។

តាមរយៈការបំពេញការងារជាមន្ត្រីផ្នែកច្បាប់  
ជាន់ខ្ពស់ លេខាធិការក្រុមហ៊ុន ប្រធានផ្នែក  
ច្បាប់ និងប្រតិបត្តិការ លោក កុសល ទទួល  
បានបទពិសោធន៍ និងមានជំនាញវិជ្ជាជីវៈ  
ទាក់ទងនឹងការចាត់ចែងកិច្ចការផ្លូវច្បាប់របស់  
ក្រុមហ៊ុន កិច្ចការលេខាធិការក្រុមហ៊ុន និង  
កិច្ចការពាក់ព័ន្ធនឹងផ្នែកអនុលោមភាព។

លោក កុសល បានបញ្ចប់ការសិក្សា  
ថ្នាក់អនុបណ្ឌិតច្បាប់ពាណិជ្ជកម្មអន្តរជាតិពី  
Transnational Laws and Business  
University បរិញ្ញាបត្រនីតិសាស្ត្រពី  
សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង  
វិទ្យាសាស្ត្រសេដ្ឋកិច្ច និងបរិញ្ញាបត្រ  
អក្សរសាស្ត្រអង់គ្លេសពី  
សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ។



**លោក ប៉ែន រុណ្ណដារ៉ុន**  
នាយកប្រតិបត្តិគ្រប់គ្រងហានិភ័យ

លោក រុណ្ណ ដារ៉ុន បានចូលបម្រើការងារនៅ  
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ នៅ  
ខែសីហា ឆ្នាំ២០១៤ ជានាយកប្រតិបត្តិ  
គ្រប់គ្រងហានិភ័យ។ បន្ទាប់ពីបានបំពេញ  
ការងារជាច្រើនក្នុងវិស័យហិរញ្ញវត្ថុ លោកបាន  
នាំយកមកជាមួយនូវបទពិសោធន៍ និងចំណេះ  
ជំនាញក្នុងការវិភាគ និងអនុម័តឥណទាន  
ការរៀបចំធនាសម្ព័ន្ធតំណទាន ការកំណត់ពិន្ទុ  
ហានិភ័យឥណទាន ការគ្រប់គ្រងផលប៉ុន្តែ  
ឥណទាន និងការគ្រប់គ្រងហានិភ័យ  
ឥណទាន។ មុនពេលចូលរួមជាមួយ  
អេ អឹម ខេ លោកធ្លាប់បម្រើការងារជាច្រើន  
មុខដំណែង រួមទាំងថ្នាក់គ្រប់គ្រងជាន់ខ្ពស់  
នៅបណ្តាធនាគារពាណិជ្ជ និងស្ថាប័ន  
មីក្រូហិរញ្ញវត្ថុនានាក្នុងប្រទេសកម្ពុជា។

លោក រុណ្ណដារ៉ុន បានបញ្ចប់ការសិក្សា  
ថ្នាក់អនុបណ្ឌិតផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្ម  
អន្តរជាតិពីសាកលវិទ្យាល័យ  
Oxford Brookes នៅចក្រភពអង់គ្លេស និង  
បរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្មពី  
សាកលវិទ្យាល័យកម្ពុជា។



**គណៈក្រុមគ្រប់គ្រង**



**អ្នកស្រី ហ៊ីង អ៊ីនី**  
នាយិកាប្រតិបត្តិហិរញ្ញវត្ថុ

អ្នកស្រី អ៊ីនី បានចូលបម្រើការងារនៅ អេ អឹម ខេ ជាមន្ត្រីរដ្ឋបាល និងគណនេយ្យ នៅឆ្នាំ ២០០៣ ជាពេលដែល អេ អឹម ខេបាន បង្កើតឡើង។ អ្នកស្រីត្រូវបានតែងតាំងជា ប្រធានផ្នែកគណនេយ្យនៅឆ្នាំ ២០០៨ និងបន្ទាប់មកបានក្លាយជានាយិកាប្រតិបត្តិ ហិរញ្ញវត្ថុនៅ ឆ្នាំ២០១០។ ពីមុនអ្នកស្រីជា គណនេយ្យក្រុមហ៊ុនឯកជនមួយ។ ជាមួយបទពិសោធន៍ និងសមត្ថភាព អ្នកស្រី បាន ជួយ អេ អឹម ខេ ក្នុងការគ្រប់គ្រង នាយកដ្ឋានហិរញ្ញវត្ថុយ៉ាងមានប្រសិទ្ធភាព ដោយធានាព័ត៌មានគណនេយ្យប្រកបដោយ គុណភាព ស្របតាមតម្រូវការរបស់ អេ អឹម ខេ។

អ្នកស្រី អ៊ីនីបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែក ធនាគារ និងហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និង សញ្ញាបត្របច្ចេកទេសគណនេយ្យករ ហៅកាត់ ថា ACCA ពីចក្រភពអង់គ្លេសក្នុងឆ្នាំ២០១៥ និងជាសមាជិករបស់ KICPAA ផងដែរនៅក្នុង ឆ្នាំ២០១៧។



**លោក ចន្រ្ទាបុត្ត ចន្រ្ទាបុត្ត**  
នាយកប្រតិបត្តិគ្រប់គ្រង ប្រព័ន្ធព័ត៌មានវិទ្យា

លោក ចន្រ្ទាបុត្ត បានចូលបម្រើការងារនៅ អេ អឹម ខេ ក្នុងឆ្នាំ ២០០៤ ជាមន្ត្រីបច្ចេកវិទ្យា ព័ត៌មាន ដែលធ្វើការស្រាវជ្រាវអភិវឌ្ឍកម្មវិធី កុំព្យូទ័រ។ លោកត្រូវបានតែងតាំងជាវិស្វករ បច្ចេកវិទ្យាជាន់ខ្ពស់ឆ្នាំ ២០០៧ និងក្លាយជា ប្រធានផ្នែកអភិវឌ្ឍន៍ប្រព័ន្ធព័ត៌មាន នៅ ឆ្នាំ២០០៨។ ក្នុងឆ្នាំ២០១១ លោកត្រូវបាន តែងតាំងជានាយកប្រតិបត្តិប្រព័ន្ធគ្រប់គ្រង ព័ត៌មានវិទ្យា។

លោក ចន្រ្ទាបុត្ត ទទួលបានបរិញ្ញាបត្រផ្នែក ប្រព័ន្ធគ្រប់គ្រងព័ត៌មានវិទ្យា បរិញ្ញាបត្រ ភាសាអង់គ្លេស និងអនុបណ្ឌិតផ្នែកបច្ចេកវិទ្យា ព័ត៌មាន ពីសាកលវិទ្យាល័យ Sikkim Manipal ប្រទេសឥណ្ឌា។



**អ្នកស្រី ចរិយា ចរិយា**  
នាយិកាប្រតិបត្តិមណ្ឌលព័ត៌មាន

អ្នកស្រី ចរិយា បានចូលបម្រើការងារនៅ អេ អឹម ខេ ក្នុងឆ្នាំ២០១១ ជាអ្នកសម្របសម្រួល ប្រតិបត្តិការធនាគារចល័ត។ អ្នកស្រីត្រូវបាន តែងតាំងជាប្រធានមណ្ឌលព័ត៌មានក្នុង ឆ្នាំ២០១៣ និងនាយិកាប្រតិបត្តិមណ្ឌល ព័ត៌មាន ក្នុងឆ្នាំ២០១៥។ មុនពេលចូលបម្រើ ការងារនៅ អេ អឹម ខេ អ្នកស្រីធ្លាប់បំពេញ តួនាទី ជាប្រធានផ្នែកជំនួយការបច្ចេកវិទ្យា ព័ត៌មាន នៅរោងចក្រកាត់ដេរមួយជាង ៧ឆ្នាំ។

អ្នកស្រី ចរិយា បានទទួលសញ្ញាបត្រមធ្យមផ្នែក គណនេយ្យ ពីវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ បរិញ្ញាបត្រវិទ្យាសាស្ត្រកុំព្យូទ័រ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និង អនុបណ្ឌិតផ្នែកបច្ចេកវិទ្យាព័ត៌មានពី សាកលវិទ្យាល័យនិរតុនកម្ពុជា។



**លោក អង លាភហេង**  
នាយកប្រតិបត្តិការទ្រព្យធននានាស្នូល

លោក លាភហេង បានចូលបម្រើការងារនៅ អេ អឹម ខេ នៅឆ្នាំ២០១១ ជាអ្នកវិភាគប្រព័ន្ធ អាជីវកម្មជាន់ខ្ពស់។ លោកមានបទពិសោធន៍ ជាង១០ឆ្នាំក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។ មុនពេល បម្រើការងារនៅ អេ អឹម ខេ លោកបានកាន់តួនាទី ផ្សេងៗគ្នា នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដូចជា បេឡាធិការ គ្រូបង្គោល និងប្រធានផ្នែក បណ្តុះបណ្តាល។ លោកបានចូលរួមវគ្គ បណ្តុះបណ្តាលជាច្រើន ដែលទាក់ទង មីក្រូហិរញ្ញវត្ថុ។ លោកត្រូវបានតែងតាំងជា នាយកប្រតិបត្តិការទ្រព្យធននានាស្នូល ក្នុងឆ្នាំ២០១៥។

លោក លាភហេង ទទួលបានសញ្ញាបត្រចំនួន ពីរ គឺបរិញ្ញាបត្រ និងអនុបណ្ឌិតផ្នែកហិរញ្ញវត្ថុ និងធនាគារ ពីសាកលវិទ្យាល័យហ្វ្រៃហ្វាយ។



**លោក ជាង វណ្ណា**  
នាយកប្រតិបត្តិបណ្តុះបណ្តាល

លោក វណ្ណា បានចូលបម្រើការងារនៅ អេ អឹម ខេ នៅឆ្នាំ២០១៣ ជាប្រធានផ្នែក បណ្តុះបណ្តាល។ លោកមានបទពិសោធន៍ជាង ១៦ឆ្នាំ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។ មុនពេលចូល បម្រើការងារនៅ អេ អឹម ខេ លោកបានកាន់កាប់ តួនាទីផ្សេងៗគ្នាជាច្រើន នៅគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុផ្សេងទៀតដូចជា មន្ត្រីឥណទាន មន្ត្រីធានារ៉ាប់រងគុណភាព ប្រធានសាខាខេត្ត គ្រូបណ្តុះបណ្តាល និងប្រធានផ្នែកអភិវឌ្ឍន៍ និងបណ្តុះបណ្តាល។ លោកបានចូលរួមវគ្គ បណ្តុះបណ្តាលជាច្រើនទាក់ទងនឹងវិស័យ មីក្រូហិរញ្ញវត្ថុទាំងក្នុង និងក្រៅប្រទេស។ លោកត្រូវបានតែងតាំងនាយកប្រតិបត្តិ បណ្តុះបណ្តាលក្នុងឆ្នាំ២០១៥។

លោក វណ្ណា បានទទួលបរិញ្ញាបត្រ ផ្នែកអភិវឌ្ឍ សេដ្ឋកិច្ច និងអនុបណ្ឌិតផ្នែកគ្រប់គ្រងទូទៅ ពីសាកលវិទ្យាល័យភូមិន្ទ នីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច។



**លោក រាម កេរ្តិ៍ឆ្មារ**  
នាយកប្រតិបត្តិហេដ្ឋារចនាសម្ព័ន្ធ ព័ត៌មានវិទ្យា

លោក រាម បានចូលបម្រើការងារនៅ អេ អឹម ខេ ក្នុងតួនាទីនាយកប្រតិបត្តិហេដ្ឋារចនាសម្ព័ន្ធ ព័ត៌មានវិទ្យា ក្នុងឆ្នាំ២០១៧។ មុនពេលបម្រើ ការងារនៅ អេ អឹម ខេ លោករាម បានបម្រើការ ក្នុងមុខតំណែងជាច្រើននៅក្នុងវិស័យ ធនាគារ ទូរគមនាគមន៍ ប្រព័ន្ធសមាហរណកម្ម និង ប្រព័ន្ធផ្សព្វផ្សាយ ដូចជា វិស្វករពាណិជ្ជកម្ម ឆ្លាតវ័យ វិស្វករគាំទ្រកម្មវិធីពាណិជ្ជកម្ម វិស្វករ ជាន់ខ្ពស់គ្រប់គ្រងម៉ាស៊ីនមេ វិស្វករជាន់ខ្ពស់ គ្រប់គ្រងបណ្តាញអនុប្រធានផ្នែកបច្ចេកវិទ្យា ព័ត៌មាន អ្នកគ្រប់គ្រងបណ្តាញ និងម៉ាស៊ីនមេ អ្នកគ្រប់គ្រងគម្រោងបច្ចេកវិទ្យាព័ត៌មាន។ វិទ្យាមានបទពិសោធន៍ជាង ១០ឆ្នាំ ជាមួយ ក្រុមហ៊ុនជាតិ និងអន្តរជាតិ។ គាត់បានចូលរួម វគ្គបណ្តុះបណ្តាលជាច្រើនទាក់ទងនឹង ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មានទាំងក្នុង និងក្រៅប្រទេស។

លោក រាម ទទួលបានបរិញ្ញាបត្រគ្រប់គ្រង ប្រព័ន្ធព័ត៌មានវិទ្យាពីវិទ្យាស្ថាន SETEC។



**លោក ឡុង ចំណាន**  
នាយកប្រតិបត្តិអាជីវកម្មឥណទាន

លោក ចំណាន បានចូលរួមជាមួយ អេ អឹម ខេ ក្នុងឆ្នាំ ២០០៦ ជាមន្ត្រីឥណទាន ហើយមួយឆ្នាំ ក្រោយមកគាត់ត្រូវបានតែងតាំងជាប្រធាន តំបន់។ ដោយសារភាពជោគជ័យលើអាជីព ការងារ និងការអភិវឌ្ឍខ្លួនជាបន្តបន្ទាប់ចំណាន ត្រូវបានតែងតាំងជាប្រធានសាខា ក្នុង ឆ្នាំ២០០៩ និងប្រធានភូមិភាគក្នុងឆ្នាំ២០១៤។ តាមរយៈភាពជោគជ័យរបស់លោក គាត់ត្រូវ បានតែងតាំងនាយកប្រតិបត្តិឥណទាន ក្នុងឆ្នាំ២០១៦ និងតែងតាំងនាយកប្រតិបត្តិ អាជីវកម្មឥណទានក្នុងឆ្នាំ២០១៨។

លោក ចំណាន ទទួលបានបរិញ្ញាបត្រផ្នែក អភិវឌ្ឍន៍ជនបទ ពីសាលាជាតិកសិកម្ម ព្រៃកសិកម្ម និងអនុបណ្ឌិតផ្នែក ធនាគារ និង ហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង។



**លោក ទុំ ច័ន្ទដេត**  
នាយកប្រតិបត្តិសាជីវកម្ម

លោក ច័ន្ទដេត បានចូលរួមជាមួយ អេ អឹម ខេ ក្នុងឆ្នាំ ២០១៦ ជានាយកប្រតិបត្តិឥណទាន ទទួលបានបទពិសោធន៍ ជាមួយ មធ្យម។ លោកច័ន្ទដេត មានបទពិសោធន៍លើ វិស័យហិរញ្ញវត្ថុជាង ១០ ឆ្នាំ ជាមួយគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ដោយឆ្លងកាត់តួនាទីជាច្រើន ដូចជា មន្ត្រីឥណទាន ប្រធានសាខា ប្រធានសាខា និងប្រធានត្រួតពិនិត្យឥណទាន និងដោយសារភាពជោគជ័យលើអាជីពការងារ ជាបន្តបន្ទាប់ នៅដើមឆ្នាំ២០១៨នេះ លោកត្រូវ បានតែងតាំងជា នាយកប្រតិបត្តិសាជីវកម្ម។

លោក ច័ន្ទដេត បានបញ្ចប់ការសិក្សាថ្នាក់ បរិញ្ញាបត្រផ្នែកធនាគារ និងអនុបណ្ឌិតផ្នែក ធនាគារ និងហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យ វៀលប្រាយ នៅទីក្រុងភ្នំពេញ។



**លោក ប្រាំ សុខមី**  
នាយកប្រតិបត្តិអាជីវកម្មកម្មវិធីសន្យា ហិរញ្ញវត្ថុ

លោក សុខមី បានចូលបម្រើការងារនៅ អេ អឹម ខេ នៅក្នុងខែមិថុនា ឆ្នាំ ២០១៨ ជានាយកប្រតិបត្តិ អាជីវកម្មកម្មវិធីសន្យាហិរញ្ញវត្ថុ។ មុនពេលចូលរួម ជាមួយ អេ អឹម ខេ សុខមីមានតួនាទីជាច្រើន នៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ដូចជា៖ នាយក ប្រតិបត្តិអាជីវកម្ម ដោយទទួលខុសត្រូវផ្នែក អភិវឌ្ឍន៍ផលិតផល ទីផ្សារ និងផ្នែកលក់។ លោក សុខមី ជាអតីតបុគ្គលិក អេ អឹម ខេ ក្នុងតំណែងជាមន្ត្រីស្រាវជ្រាវនិងអភិវឌ្ឍ ផលិតផលកម្រិតខ្ពស់ឆ្នាំ២០១២ ដល់ ២០១៥។ លើសពីនេះទៅទៀត គាត់ក៏មានបទពិសោធន៍ ជាមន្ត្រីស្រាវជ្រាវផ្នែកទីផ្សារ និងប្រធានផ្នែក ស្រាវជ្រាវទីផ្សារផងដែរ។

លោក សុខមី បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែក ធនាគារនិងហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យមេគង្គ កម្ពុជា និងបរិញ្ញាបត្រផ្នែកអប់រំអក្សរសាស្ត្រ អង់គ្លេសពីវិទ្យាស្ថានភាសាបរទេសនៃ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។



**លោក ស្វាយ សុផា**  
នាយកប្រតិបត្តិធានារ៉ាប់រងខ្នាតតូច

លោក សុផា បានចូលបម្រើការងារនៅ អេ អឹម ខេ ក្នុងតួនាទីជា នាយកប្រតិបត្តិ ធានារ៉ាប់រងខ្នាតតូច នៅខែមេសា ឆ្នាំ២០២០។ មុនពេលចូលបម្រើការងារនៅ អេ អឹម ខេ លោកសុផា មានបទពិសោធន៍១៩ឆ្នាំនៅក្នុង វិស័យផ្សេងៗ ដូចជា អង្គការមិនមែនរដ្ឋាភិបាល ប្រតិបត្តិការឥណទានជនបទ/មីក្រូហិរញ្ញវត្ថុ និង ធានារ៉ាប់រងអាយុជីវិត ដែលលោកបាន បម្រើការងារក្នុងមុខតំណែងជាច្រើនរួមមាន អ្នកសម្របសម្រួលកម្មវិធី អ្នកដឹកនាំក្រុមការងារ គម្រោង នាយកនាយកដ្ឋានបណ្តុះបណ្តាល និងនាយកប្រតិបត្តិ។ លោក សុផា ទទួល បានបរិញ្ញាបត្រផ្នែកអក្សរសាស្ត្រខ្មែរពីសាកល វិទ្យាល័យភូមិន្ទភ្នំពេញ និងបរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងគម្រោង និងអភិវឌ្ឍជនបទ។



**ប៊ុន ច័ន្ទកិរីឌ្ឋន៍**  
នាយកប្រតិបត្តិសាជីវកម្ម

លោក ច័ន្ទកិរីឌ្ឋន៍ បានចូលបម្រើការងារ នៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ នៅខែ មេសា ឆ្នាំ ២០២០ ជានាយកប្រតិបត្តិសាជីវកម្ម។ មុន ពេលបម្រើការងារនៅ អេ អឹម ខេ លោកមាន បទពិសោធន៍ជាង១០ឆ្នាំក្នុងវិស័យសាជីវកម្ម ធនាគារ ជាពិសេសក្នុងការវិភាគឥណទាន សាជីវកម្ម ការរៀបចំរចនាសម្ព័ន្ធឥណទាន ទំនាក់ទំនងអតិថិជន ឥណទាន Syndication ហិរញ្ញប្បទានពាណិជ្ជកម្ម និង សង្វាក់ផលិតកម្ម និង ប្រតិបត្តិការឥណទាន។

លោក បានបញ្ចប់ការសិក្សា ថ្នាក់បរិញ្ញាបត្រ ជាន់ខ្ពស់ ផ្នែកសហគ្រិនភាព និង ការគ្រប់គ្រង ដោយផ្លូវប្រឌិត ពីសាកលវិទ្យាល័យ Lumière Lyon 2 និង Lille 1 ប្រទេសបារាំង និង បរិញ្ញាបត្រផ្នែកច្បាប់ពីសាកលវិទ្យាល័យ បញ្ញាសាស្ត្រកម្ពុជា។



**លោក នាយ សុខជា**  
នាយកប្រតិបត្តិគ្រប់គ្រងសាខា

លោក សុខជា បានចូលបម្រើការងារជាមួយ អេ អឹម ខេ ក្នុងតួនាទីជានាយកប្រតិបត្តិក្នុង ប្រតិបត្តិការក្នុងខែ មីថុនា ២០២០។ ក្នុងឆ្នាំ២០២១ លោកត្រូវបានតែងតាំងជា នាយកប្រតិបត្តិគ្រប់គ្រងសាខា។

មុនពេលចូលបម្រើការងារនៅ អេ អឹម ខេ លោក សុខជា មានបទពិសោធន៍យូរឆ្នាំក្នុង វិស័យមីក្រូហិរញ្ញវត្ថុ និង ធនាគារ គឺ ៧ឆ្នាំនៅ ប្រទេសកម្ពុជា និង ៥ឆ្នាំនៅប្រទេសមីយ៉ាន់ម៉ា ។ បទពិសោធន៍របស់លោកមានដូចជា៖ ប្រតិបត្តិការ ការអភិវឌ្ឍផលិតផល ការគ្រប់គ្រងសាខា ការគ្រប់គ្រងគម្រោង និង ការបង្កើតយុទ្ធសាស្ត្រ។

សុខជា បានបញ្ចប់ការសិក្សានៅ សាកលវិទ្យាល័យវេទមហាបូស៊ី បរិញ្ញាបត្រផ្នែកគណនេយ្យ។



**លោក មេង មេង**  
នាយកប្រតិបត្តិប្រាក់សន្សំ និងសេវាកម្ម

លោក មេង បានចូលបម្រើការងារនៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ នៅ ឆ្នាំ២០២០ ជានាយកប្រតិបត្តិប្រាក់សន្សំ និង សេវាកម្ម។ មេង មានបទពិសោធន៍ជាង២០ ជាមួយក្រុមហ៊ុនឯកជន និងគ្រឹះស្ថាន ហិរញ្ញវត្ថុ។ លោកបានចំណាយពេលជាង ១៧ឆ្នាំ នៅក្នុងវិស័យហិរញ្ញវត្ថុ និងឧស្សាហកម្ម បច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលមានមុខតំណែង ជាច្រើនដូចជា៖ ផ្នែកសេវាកម្ម ផ្នែកលក់ និង ផ្នែកឥណទាន។ មុនចូលបម្រើការងារនៅ អេ អឹម ខេ លោក មេង ជានាយកប្រតិបត្តិ ពាណិជ្ជកម្មនៅស្ថាប័នឧស្សាហកម្មបច្ចេកវិទ្យា ហិរញ្ញវត្ថុ។

លោក មេង បានបញ្ចប់ការសិក្សា ថ្នាក់អនុបណ្ឌិត និងបរិញ្ញាបត្រផ្នែកគណនេយ្យ និងគ្រប់គ្រងពីសាកលវិទ្យាល័យកម្ពុជា។







ក្របខ័ណ្ឌនៃការគ្រប់គ្រងការងារសង្គមត្រូវបានរាយការណ៍ទៅក្រុមប្រឹក្សាភិបាលដោយប្រធានគណៈកម្មាធិការពិសេសរបស់ខ្លួន និងធ្វើការកត់ត្រាក្នុងអំឡុងពេលកិច្ចប្រជុំគណៈកម្មាធិការនេះ ត្រូវបានយកមកអនុវត្តផងដែរ។

| អេ អិម ខេ - របាយការណ៍ ក្របខ័ណ្ឌការងារគណៈកម្មាធិការសង្គម |   |  |  |  |   |
|---|---|--|--|--|---|
| រយៈពេលនៃការវាយតម្លៃ៖<br>០១ មករា ដល់<br>៣១ ធ្នូ ២០២០     | ការត្រួតពិនិត្យជាប្រចាំ   |  |  |  |   |
| ព័ត៌មានបង្ហាញជូនគិតត្រឹម៖<br>ខែ មីនា ឆ្នាំ ២០២១         | វិសាលភាព<br>នៃប្រតិបត្តិការ   | ភាពសមស្រប<br>នៃផលិតផល  | តម្លាភាព និង<br>កិច្ចការពារ<br>អតិថិជន   | ការទទួលខុសត្រូវ<br>ចំពោះបុគ្គលិក   | ការផ្លាស់ប្តូរ  |
| ប្រភពនៃព័ត៌មាន  | <ul style="list-style-type: none"> <li>- អតិថិជនក្រីក្រយកកម្ចីជាគ្រូប និង កម្ចីងកត្តជន</li> <li>- គោលការណ៍វាស់វែងភាពក្រីក្រគឺផ្អែកលើប័ណ្ណក្រីក្រឆ្នាំ ២០២០ នេះដោយហេតុថា ការវាស់វែងភាពក្រដោយប្រើប្រាស់ PPI គឺមិនទាន់បានធ្វើបច្ចុប្បន្នភាពរួចរាល់ តើរឹងថាអាចនឹងរួចរាល់នៅឆ្នាំ ២០២១</li> </ul> | <ul style="list-style-type: none"> <li>- កម្រិតនៃការរក្សាអតិថិជន</li> <li>- អត្រាអតិថិជនសន្សំអសកម្ម</li> <li>- អត្រាអតិថិជនយកកម្ចីច្រើនស្ថាប័ន</li> <li>- អត្រាអតិថិជនចាកចេញឬត្រូវបានបដិសេធកម្ចី</li> <li>- ការវាស់វែងលើគុណភាពសេវាកម្ម ២០២១</li> <li>- ការយល់ដឹងពីកេរ្តិ៍ឈ្មោះរបស់គ្រឹះស្ថាន ២០២១</li> </ul> | <ul style="list-style-type: none"> <li>- អត្រាអតិថិជនយកកម្ចីច្រើនស្ថាប័ន</li> <li>- ការប្រើប្រាស់កម្ចី</li> <li>- ការយល់ដឹងរបស់អតិថិជនអំពីផលិតផលកម្ចី</li> <li>- ការយល់ដឹងរបស់អតិថិជនអំពីផលិតផលធានារ៉ាប់រងខ្នាតតូច</li> <li>- ការយល់ដឹងរបស់អតិថិជនអំពីផលិតផលសន្សំ</li> <li>- ការតិចទានកែលម្អពីសំណាក់អតិថិជន</li> </ul> | <ul style="list-style-type: none"> <li>- របាយការណ៍ស្តីពីការលាយបំបែកបុគ្គលិក ២០២០</li> <li>- របាយការណ៍ស្តីពីភាពពេញចិត្តរបស់បុគ្គលិក ២០២០</li> </ul>   | <ul style="list-style-type: none"> <li>- របាយការណ៍សិក្សាអំពីការផ្លាស់ប្តូររបស់អតិថិជនជាងរាល់៥ ឆ្នាំម្តង។</li> </ul> |
| សូចនាករ   | <ul style="list-style-type: none"> <li>- ប័ណ្ណក្រីក្រ</li> <li>- សន្ទស្សន៍ប្រូបាបនៃភាពក្រីក្រ (PPI)</li> </ul>  | <ul style="list-style-type: none"> <li>- ផលធៀបនៃអតិថិជនយកកម្ចីច្រើនស្ថាប័ន</li> <li>- ការប្រើប្រាស់របស់អតិថិជនទៅលើគោលបំណងផ្សេងៗ</li> <li>- កម្រិតនៃការយល់ដឹងរបស់អតិថិជនលើផលិតផល និងសេវាកម្ម</li> <li>- ចំនួននៃការតិចទានកែលម្អពីសំណាក់អតិថិជន</li> </ul>  | <ul style="list-style-type: none"> <li>- ចំនួនបុគ្គលិកដែលបានលាយបំបែក និងមូលហេតុនៃការលាយបំបែកបុគ្គលិក ព្រមទាំងការពន្យល់នានា</li> <li>- ការឱ្យពិន្ទុទៅលើភាពពេញចិត្តតាមភេទ មុខតំណែង និងសាខា</li> <li>- មូលហេតុដែលបុគ្គលិកចង់ចាកចេញពី អេ អិម ខេ</li> </ul>   | <ul style="list-style-type: none"> <li>- ពិន្ទុលើកំរិតជីវភាពរបស់អតិថិជន</li> <li>- កំរិតនៃការផ្លាស់ប្តូរលើរបបអាហារហូបចុក។</li> <li>- កំរិតនៃការផ្លាស់ប្តូរលើសូចនាករសង្គមផ្សេងទៀត</li> <li>- ការប្រើប្រាស់វិធីសាស្ត្រស្រាវជ្រាវ និង វិភាគបែបវិជ្ជាសាស្ត្រ។</li> </ul> |   |

| ឆ្នាំនៃការវាយតម្លៃ៖ ២០២០<br>ការវាយតម្លៃការងារសង្គម -<br>របាយការណ៍សង្ខេប | វិសាលភាព<br>នៃប្រតិបត្តិការ | ភាពសមស្រប<br>នៃផលិតផល | តម្លាភាព និង<br>កិច្ចការពារអតិថិជន | ការទទួលខុសត្រូវ<br>ចំពោះបុគ្គលិក | ការផ្លាស់ប្តូរ |
|---|-----------------------------|-----------------------|------------------------------------|----------------------------------|----------------|
|---|-----------------------------|-----------------------|------------------------------------|----------------------------------|----------------|

|  |  |  |  |  |  |  |
|--|--|--|--|--|--|--|
| វិធីសាស្ត្រ ដំណើរការ របាយការណ៍ ឬប្រភពព័ត៌មាន | តើលោកអ្នកពេញចិត្តជាមួយនឹងភាពត្រឹមត្រូវនៃវិធីសាស្ត្រ និងដំណើរការដែលបានអនុវត្តដែរឬទេ?    |  |  |  |  |  |
|  | តើលទ្ធផលដែលបានបង្ហាញជូននេះ សមស្របជាមួយនឹងបេសកកម្មដែរឬអត់?                              |  |  |  |  |  |
|  | យោងទៅលើលទ្ធផលនេះតើលោកអ្នកមានបានមើលឃើញទុកជាមុននូវបញ្ហាដែលអាចកើតមានឡើងនៅថ្ងៃអនាគតដែរឬទេ? |  |  |  |  |  |
|  | តើទិន្នន័យ ឬព័ត៌មាននេះមានភាពខ្លះចំណុះដែរឬទេ?   |  |  |  |  |  |

បញ្ហាលើរបាយការណ៍

បញ្ហាលើរបាយការណ៍

ផ្សេងៗទៀត

ផ្សេងៗ: .....

របាយការណ៍ក្របខ័ណ្ឌការងារគណៈកម្មាធិការសង្គមនេះ គឺជាចំណែកសំខាន់បំផុតសំរាប់កិច្ចប្រជុំគណៈកម្មាធិការសង្គម។

ហត្ថលេខា:



# របកគំហើញសំខាន់ៗ

## ក្នុងការអនុវត្តការងារសង្គម

ដើម្បីឱ្យប្រាកដថាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ដើរស្របទៅនឹងបេសកកម្មផ្នែកសង្គមរបស់ខ្លួន អេ អឹម ខេ បានធ្វើការស្ទង់មតិ និងប្រើប្រាស់ទិន្នន័យដែលខ្លួនមានស្រាប់នៅក្នុងប្រព័ន្ធគ្រប់គ្រងព័ត៌មានរបស់ខ្លួន ដើម្បីធ្វើការវិភាគពេញមួយឆ្នាំដើម្បីតាមដានសុចនាករសំខាន់ៗនៃដំណើរការការងារសង្គមរបស់ខ្លួន។ លទ្ធផលដែលបានមកពីការសិក្សាស្រាវជ្រាវ និង ការវិភាគទិន្នន័យត្រូវបានចែងក្នុងដាក់ចូលក្នុងរបាយការណ៍ការងារសង្គម ដែលពិនិត្យ និង ពិភាក្សាដោយគណៈកម្មាធិការការងារសង្គម។ របាយការណ៍ទាំងនេះត្រូវបានពិភាក្សាដោយគណៈកម្មាធិការការងារសង្គម (SPC) និង ធ្វើការបង្ហាញទៅកាន់ក្រុមប្រឹក្សាភិបាលវិភាគដោយឈរលើមូលដ្ឋាន ចំណុចសំខាន់ៗទាំងបួនរួមមាន វិសាលភាពប្រតិបត្តិការ ភាពសមស្របនៃផលិតផល គុណភាពនិងកិច្ចការពារអតិថិជន និងការទទួលខុសត្រូវចំពោះបុគ្គលិក។ លទ្ធផលនៃចំណុចគោលនិមួយៗ ត្រូវបានវាយតម្លៃដោយប្រើប្រាស់ពណ៌នៃភ្លើងចរាចរណ៍ដែលមាន ក្រហម លឿង និង បៃតង ដែលពណ៌ក្រហមតម្រូវឱ្យធ្វើសកម្មភាពកែប្រែជាបន្ទាន់ ពណ៌លឿង តម្រូវឱ្យមានការចាត់វិធានការបន្ថែមដោយប្រុងប្រយ័ត្ន និងពណ៌បៃតងមិនតម្រូវឱ្យមានការធ្វើសកម្មភាពបន្ទាន់បន្ថែមនោះទេ។

### វិសាលភាពប្រតិបត្តិការ

ការវិភាគនេះគឺធ្វើឡើងដោយនាយកដ្ឋានស្រាវជ្រាវដើម្បីធ្វើការវាស់វែងពីកម្រិតភាពក្រីក្ររបស់អតិថិជន និង ជួយឱ្យ អេ អឹម ខេ បានយល់កាន់តែច្បាស់អំពីអតិថិជនរបស់ខ្លួន។ វាក៏បានផ្តល់ជាអំណះអំណាងដើម្បីបញ្ជាក់ថា អេ អឹម ខេ ពិតជាបានអនុវត្តរបេសកម្មសង្គមរបស់ខ្លួនបានល្អដែរ ឬ ទេ។ អេ អឹម ខេ បានប្រើប្រាស់វិធីសាស្ត្របឋមពីដើម្បីវាស់កម្រិតភាពក្រីក្ររបស់អតិថិជន ហើយ វិធីសាស្ត្រទាំង ពីរនោះមានដូចខាងក្រោម៖


- ១. ប័ណ្ណក្រីក្រ<sup>១</sup>** (កម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ) ជាកម្មវិធីមួយដែលបង្កើតដោយក្រសួងផែនការ។ អេ អឹម ខេ បានប្រើប្រាស់ប័ណ្ណក្រីក្រនេះដើម្បីកំណត់សំគាល់លើអតិថិជនក្រីក្ររបស់ខ្លួននៅស្ទើរគ្រប់តំបន់ទូទាំងប្រទេសកម្ពុជា។
- ២. សន្ទស្សន៍ប្រូបាបនៃភាពក្រីក្រ (PPI)<sup>២</sup>** ជាវិធីសាស្ត្រមួយដែលត្រូវបានប្រើប្រាស់សម្រាប់ចាប់យកនូវប្រូបាបនៃភាពក្រីក្ររបស់ អតិថិជន។ វាជួយឱ្យយើងដឹងថាអតិថិជនបែបណាដែលប្រហាក់ប្រហែលជា ក្រីក្រ។

មុនឆ្នាំ ២០២០ អេ អឹម ខេ បានប្រើប្រាស់វិធីសាស្ត្រស្ទង់មតិដើម្បីប្រមូលទិន្នន័យយកមកធ្វើការវាស់វែងពីកម្រិតភាពក្រីក្រនៃអតិថិជនកម្មវិធីរបស់ខ្លួន។ ដោយឡែក ក្នុងឆ្នាំ ២០២០ មិនបានធ្វើការប្រមូលទិន្នន័យនោះទេ ដោយសារការរឹតត្បិតក្នុងការចុះប្រមូលទិន្នន័យក្នុងមូលដ្ឋានដែលបណ្តាលមកពីវិស្វកូវីដ-១៩ និង ដោយសារ PPI គឺស្ថិតនៅក្នុងដំណើរការនៃការធ្វើបច្ចុប្បន្នភាព។ ទោះជាយ៉ាងណាក្តីក្នុងរយៈពេល ៨ឆ្នាំ កន្លងមកនេះ អេ អឹម ខេ បានបន្តអនុវត្ត យ៉ាងខ្ជាប់ខ្ជួននូវរបេសកម្មសង្គមរបស់ខ្លួន ពោលគឺ ២២% ទៅ ៣៦% នៃអតិថិជនរបស់ខ្លួនគឺមកពីគ្រួសារក្រីក្រនេះបើងយោគតាមការប្រើប្រាស់ប័ណ្ណក្រីក្រសុចនាករ ហើយបើផ្អែកលើ PPI Gov't@150 វិញនោះ អតិថិជនរបស់ អេ អឹម ខេប្រមាណជា ៣៦% ទៅ ៤៦% គឺប្រហែលជាគ្រួសារក្រីក្រ។

<sup>១</sup> កម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ បានបង្កើតឡើងក្នុងឆ្នាំ២០០៦ ដោយក្រសួងផែនការ ដែលនេះជាផ្នែកមួយនៃការបន្តខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីកាត់បន្ថយភាពក្រីក្រ និងជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមទូទាំងប្រទេស។ កម្មវិធីនេះផ្តល់ជូនជាប្រចាំទៅកាន់ភ្នាក់ងារក្នុងរដ្ឋាភិបាល និងក្រៅរដ្ឋាភិបាលជាច្រើននៃការវិវត្តនៃព័ត៌មានលើគ្រួសារក្រីក្រ ដើម្បីជួយពួកគាត់ផ្តល់សេវាកម្មចំពោះគ្រួសារក្រីក្រ និងគ្រួសារដែលងាយរងគ្រោះបំផុត។ គោលបំណងសំខាន់នៃកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ គឺកាត់បន្ថយភាពស្ទុះនៃការប្រឹងប្រែង និងធនធានដោយស្ថាប័នផ្សេងៗ និងអង្គការនានាក្នុងការកំណត់ក្រុមគោលដៅ សម្រាប់ការធ្វើអន្តរាគមន៍លើការកាត់បន្ថយភាពក្រីក្រ និងធានាឱ្យបានថាជំនួយនេះនឹងផ្តល់ជូនដល់គ្រួសារដែលត្រូវការបំផុត។ [HTTP://WWW.IDPOOR.GOV.KH](http://www.idpoor.gov.kh)

<sup>២</sup> សន្ទស្សន៍ប្រូបាបនៃភាពក្រីក្រ (PPI<sup>២</sup>) គឺជាវិធីសាស្ត្រក្នុងការវាស់វែងភាពក្រីក្រសម្រាប់អង្គការ និងអាជីវកម្ម ជាមួយរបេសកម្មប្រើដល់ប្រជាពលរដ្ឋក្រីក្រ។ សន្ទស្សន៍ប្រូបាបនៃភាពក្រីក្រគឺជាស្ថិតិ តែមានភាពងាយស្រួលក្នុងការប្រើប្រាស់ ដោយផ្តល់ចម្លើយទៅនឹងសំណួរទាំង១០ អំពីសិរយាបទនៅក្នុងគ្រួសារ ហើយទ្រព្យសម្បត្តិរបស់ម្ចាស់កម្មសិទ្ធិគ្រួសារនៃដាក់ពិន្ទុដើម្បីគណនាលទ្ធភាពដែលអាចនឹងក្រីក្រ ដែលគ្រួសារនោះរស់នៅក្រោម ឬលើបន្តិចបន្តួចនៃបន្ទាត់ភាពក្រីក្រ។ [HTTPS://WWW.POVERTYINDEX.ORG/ABOUT-US](https://www.povertyindex.org/about-us)


## បម្រែបម្រួលនៃការគ្របដណ្តប់អតិថិជនក្រុមក្រីក្រ (២០១២ - ២០១៩)



- លទ្ធផលពីការស្ទង់មតិ៖ ចំនួនអតិថិជនថ្មី ដែលមានប័ណ្ណក្រីក្រ (ប័ណ្ណក្រីក្រ១ និងប័ណ្ណក្រីក្រ២)
- លទ្ធផលពីការស្ទង់មតិ៖ ចំនួនអតិថិជនថ្មីដែលប្រហែលជាមកពីគ្រួសារក្រីក្រ - PPI Government definition @ 150%
- លទ្ធផលពីការស្ទង់មតិ៖ ចំនួនអតិថិជនថ្មីដែលប្រហែលជាមកពីគ្រួសារក្រីក្រ - PPI World Bank definition @ 150%

បញ្ជាក់: ទិន្នន័យសម្រាប់ឆ្នាំ ២០២០ មិនទាន់ដំណើរការនៅក្នុងការគណនារបស់ PPI ទេ ជាការពិតណាស់ដោយសារតែបច្ចុប្បន្ននេះ PPI កំពុងតែស្ថិតនៅក្នុងដំណាក់កាលធ្វើបច្ចុប្បន្នភាព

## ចំនួនគ្រួសារក្រីក្រដែលអតិថិជនរបស់ អេ អឹម ខេ នៅជនបទ និង ទីប្រជុំជន (២០១៨ - ២០១៩)



បញ្ជាក់: ទិន្នន័យសម្រាប់ឆ្នាំ ២០២០ មិនទាន់ដំណើរការនៅក្នុងការគណនារបស់ PPI ទេ ជាការពិតណាស់ដោយសារតែបច្ចុប្បន្ននេះ PPI កំពុងតែស្ថិតនៅក្នុងដំណាក់កាលធ្វើបច្ចុប្បន្នភាព

## ភាពសមស្របនៃផលិតផល

ដោយសារតម្រូវការរបស់អតិថិជនក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៅក្នុងទីផ្សារ អេ អឹម ខេ បានខិតខំយ៉ាងខ្លាំង ដើម្បីបង្កើតផលិតផល/សេវាកម្មថ្មីៗដែលអាចឆ្លើយតបទៅនឹងតម្រូវការ និង ចំណូលចិត្តរបស់អតិថិជន។ មុនឆ្នាំ ២០២០ នាយកដ្ឋានស្រាវជ្រាវ និង នាយកដ្ឋានទំនាក់ទំនង អតិថិជនរបស់ អេ អឹម ខេ បានធ្វើការសិក្សាជាប្រចាំអំពីភាពពេញចិត្តរបស់អតិថិជនមកលើផលិតផល និងសេវាកម្ម របស់ អេ អឹម ខេ ក៏ដូចជាធ្វើការសិក្សាតាមដានអំពីមូលហេតុដែលនាំឱ្យអតិថិជនឈប់ប្រើ អេ អឹម ខេ។ ដោយឡែកនៅក្នុងឆ្នាំ ២០២០ អេ អឹម ខេ បានពន្យារពេលក្នុងការស្តង់ដារទាំងនេះ ដោយសារវិធីសាស្ត្រទាំងនោះកំពុងស្ថិតក្នុងការកែលម្អ និង ធ្វើបច្ចុប្បន្នភាព។

ការសិក្សាទាំងនេះគឺដើម្បីជួយដល់ថ្នាក់គ្រប់គ្រងក្នុងការរិះរកយុទ្ធសាស្ត្រធ្វើយ៉ាងណាឱ្យ អេ អឹម ខេ នៅតែជាជម្រើសដ៏ល្អសម្រាប់អតិថិជន គោលដៅ និង នៅតែអាចប្រកួតប្រជែងនៅលើទីផ្សារបានគ្រប់ពេលវេលា។ ទោះបីជាពិដានការប្រាក់អាចជាកត្តាមួយដែលរារាំងស្ថាប័នផ្សេង មួយចំនួនមិនអាចផ្តល់កម្ចីទំហំតូចទៅដល់គ្រួសារក្រីក្រនៅជនបទបានក៏ដោយ អេ អឹម ខេ នៅតែបន្តចក្ខុវិស័យ និង បេសកកម្មរបស់ខ្លួនក្នុងការ ផ្តល់នូវផលិតផលសមស្របទៅដល់អតិថិជនគ្រប់ស្រទាប់នៅក្នុងប្រទេសកម្ពុជា។ អេ អឹម ខេ ធ្វើដូច្នោះដើម្បីឱ្យប្រាក់ដាច់គ្រប់គ្នា ជាពិសេស គ្រួសារក្រីក្រមានលទ្ធភាពទទួលបាននូវហិរញ្ញវត្ថុសម្រាប់បំពេញតម្រូវការរបស់ពួកគេ ។

## តម្លាភាព និង កិច្ចការពារអតិថិជន

ចុងឆ្នាំ ២០១៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានទទួលប័ណ្ណសរសើរស្តីពីកិច្ចការពារអតិថិជន ពីស្ថាពរខេមពេញ (Smart Campaign) ដែលប័ណ្ណសរសើរនេះបង្ហាញពីការខិតខំប្រឹងប្រែងរបស់បុគ្គលិកគ្រប់ជាន់ថ្នាក់។ ក្នុងឆ្នាំ ២០១៨ អេ អឹម ខេ ក៏ទទួលបានការទទួលស្គាល់ពី ការអនុវត្តលើគោលការណ៍ពារអតិថិជនយ៉ាងពេញលេញពីសវនករឯករាជ្យផងដែរ។ អេ អឹមខេ អនុវត្តគោលការណ៍នេះក្នុងគោលបំណងការពារ អតិថិជនក៏ដូចជាបម្រើពួកគាត់ប្រកបដោយតម្លាភាព និងភាពទទួលខុសត្រូវ។ នាយកដ្ឋានស្រាវជ្រាវបានធ្វើការតាមដាន និងសិក្សាស្រាវជ្រាវលើ គម្រោងផ្សេងៗ ដើម្បីធានាឱ្យបានថាអតិថិជន អេ អឹម ខេ គ្រប់រូបទទួលបានការបម្រើសេវាកម្មដូចៗគ្នា និងស្មើភាពគ្នា។

អេ អឹម ខេ បានធ្វើការសិក្សាលើអតិថិជនដែលមានកម្ចីច្រើនស្ថាប័ន ដោយប្រើវិធីសាស្ត្រនៃការប្រមូលព័ត៌មានបែបបរិមាណនិង បែបគុណភាព ដើម្បីស្វែងយល់ពីអាកប្បកិរិយារបស់អតិថិជនក្នុងការប្រើប្រាស់កម្ចីរបស់ពួកគេដែលអនុញ្ញាតឱ្យថ្នាក់គ្រប់គ្រងអាចដាក់ចេញយុទ្ធសាស្ត្រក្នុង ការបញ្ជ្រាញអតិថិជនពីការធ្លាក់ចូលក្នុងស្ថានភាពកម្ចីវណ្ណក។ ក្រៅពីនេះ ការវាស់ស្ទង់មតិលើអតិថិជនដែលត្រូវបានបដិសេធកម្ចីក៏បាន ឆ្លុះបញ្ចាំងផងដែរថា អេ អឹម ខេ មានការប្តេជ្ញាចិត្ត និងប្រឹងប្រែងយ៉ាងខ្លាំងក្នុងការវិភាគលើលទ្ធភាពបង់សងត្រលប់របស់អតិថិជន ដើម្បីធ្វើឱ្យ ប្រាក់ដាច់គ្រប់គ្នានិងមិនធ្លាក់ចូលក្នុងស្ថានភាពបំណុលវណ្ណកឡើយ។ លើសពីនេះទៀត ការសិក្សាពីការយល់ដឹងរបស់ អតិថិជនសន្សំ អតិថិជន កម្ចី និង អតិថិជនដែលបានប្រើប្រាស់សេវាធានារ៉ាប់រងខ្នាតតូច ត្រូវបានប្រើប្រាស់ដើម្បី ថ្លឹងថ្លែងអំពីកម្រិតយល់ដឹងរបស់ពួកគេទៅលើសេវាកម្មដែល គេកំពុងប្រើប្រាស់ ហើយលទ្ធផលនេះដែលបានជួយដល់ឱ្យគណៈគ្រប់គ្រងបានយល់ដឹងនូវអ្វីដែល អេ អឹម ខេ គួរតែធ្វើបន្ថែមដើម្បីធ្វើយ៉ាងណាឱ្យ អតិថិជនយល់ច្បាស់អំពីផលផលដែលពួកគាត់កំពុងប្រើប្រាស់ ។ អេ អឹម ខេ ក៏បានបង្កើតឱ្យមានផងដែរនូវយន្តការទទួលព័ត៌មានត្រឡប់តាម រយៈប្រអប់សំបុត្រផ្តល់មតិយោបល់ និងប្រព័ន្ធទូរស័ព្ទមិនគិតតម្លៃសេវាសម្រាប់អតិថិជនធ្វើការទូរស័ព្ទមកកាន់ អេ អឹម ខេ។

## ទំនួលខុសត្រូវចំពោះបុគ្គលិក

ការជ្រើសរើស និងថែរក្សាឱ្យបាននូវបុគ្គលិកល្អដើម្បីបម្រើការងារក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ពិតជាមានសារៈសំខាន់ណាស់ ហើយនេះ ជាការងារអាទិភាព ព្រោះបុគ្គលិកគឺជាទ្រព្យដ៏សំខាន់បំផុតសម្រាប់ អេ អឹម ខេ។ នៅដើមឆ្នាំ ២០២១ អេ អឹម ខេ ទទួលបានពានរង្វាន់ និយោជក ឆ្លើម ប្រចាំប្រទេសកម្ពុជាដែលទទួលស្គាល់អំពីការវិនិយោគ និងការយកចិត្តទុកដាក់ចំពោះបុគ្គលិក។ អេ អឹម ខេ ចាត់ទុកការពេញចិត្តរបស់ បុគ្គលិកលើបរិយាកាសការងារ គោលនយោបាយធនធានមនុស្ស ការផ្តល់អត្ថប្រយោជន៍ផ្សេងៗ ការអភិវឌ្ឍអាជីពរបស់បុគ្គលិក និង មូលហេតុដែលអាចនាំឱ្យបុគ្គលិកលាយបំពី អេ អឹម ខេ ថាជារឿងសំខាន់បំផុតដែលត្រូវតាមដាន និង កែលម្អជាប្រចាំ។ នាយកដ្ឋានធនធាន មនុស្ស រួមជាមួយនាយកដ្ឋានស្រាវជ្រាវ បានសហការគ្នាយ៉ាងជិតស្និទ្ធលើការសិក្សាអំពីវិធីសាស្ត្រធ្វើយ៉ាងណាឱ្យបុគ្គលិកមានការពេញចិត្តខ្ពស់ ចំពោះ អេ អឹម ខេ។ ដូច្នោះហើយបានជា របាយការណ៍នៃការចាកចេញរបស់បុគ្គលិក និង របាយការណ៍ស្តីពីការការពេញចិត្តរបស់បុគ្គលិក ត្រូវ បានធ្វើឡើងជាប្រចាំជាងរាល់ឆ្នាំ។ តួយ៉ាង នៅឆ្នាំ ២០២០ បានបង្ហាញឱ្យឃើញថាពិន្ទុជាមធ្យមនៃការពេញចិត្តរបស់បុគ្គលិកមកលើ អេ អឹម ខេ គឺ ៤ លើពិន្ទុសរុប ៥ ហើយតួលេខនេះដែរវាប្រហាក់ប្រហែល ទៅនឹងកម្រិតពិន្ទុកាលពីឆ្នាំមុនៗ។ នេះបញ្ជាក់ថាបុគ្គលិក ជាទូទៅគឺមានភាពពេញចិត្តខ្លាំងចំពេញ អេ អឹម ខេ។

## ផលិតផល

### និង សេវាកម្ម

បច្ចុប្បន្ននេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ផ្តល់ជូនផលិតផល និងសេវាហិរញ្ញវត្ថុសម្រាប់ប្រមូលមាន៖ កម្ចីជាក្រុម និងកម្ចីឯកត្តជន សេវាប្រាក់សន្សំ សេវាផ្ទេរប្រាក់ សេវាធានារ៉ាប់រងខ្នាតតូច សេវាទូទាត់ និងសេវាធានារ៉ាប់រងលើត ព្រមទាំងសេវាហិរញ្ញវត្ថុផ្សេងៗទៀត។

## ក. ផលិតផលកម្ចីជាក្រុម

ផលិតផលកម្ចីជាក្រុម ឬកម្ចីធានារក្សា គឺជាប្រភេទផលិតផល ដែលប្រើប្រាស់វិធីសាស្ត្រក្នុងការផ្តល់កម្ចីដែលមានការធានាជាក្រុម។ វិធីសាស្ត្រ នេះគឺផ្តល់អាទិភាពឱ្យអតិថិជនក្នុងការជ្រើសរើសក្រុមដោយខ្លួនឯង ដោយមានការធានារួមមួយដែលមានសមាជិកចាប់ពី ២ ទៅ ៦នាក់ ហើយ បង្កើតបានជាធានារក្សា ដែលមានចំនួន ២០ក្រុម ឬមានសមាជិកក្រុមរហូតដល់ ១០០នាក់។ ប្រធានធានារក្សា (VBP) ត្រូវបានបោះឆ្នោត ជ្រើសរើសដោយសមាជិកក្រុម ដើម្បីធ្វើជាអ្នកតំណាងឱ្យធានារក្សា។ អតិថិជនមានសិទ្ធិសម្រេចដោយខ្លួនឯងក្នុងការជ្រើសរើសផលិតផល ណាមួយដែលល្អបំផុតសម្រាប់ពួកគេ អាស្រ័យលើលំហូរប្រាក់ចំណូលរបស់ពួកគេ។

| ការបរិយាយ                 | កម្ចីសងដើមចុងវគ្គ-ធានារក្សា  | កម្ចីសងរំលស់-ធានារក្សា                    | កម្ចីសងបណ្តាក់-ធានារក្សា                  |
|---------------------------|--|---|---|
| អតិថិជនគោលដៅ              | សមាជិកក្រុមដែលមានលំហូរ សាច់ប្រាក់តាមរដូវកាល  | សមាជិកក្រុមដែល មានលំហូរ សាច់ប្រាក់ទៀងទាត់ | សមាជិកក្រុមដែលបាន បញ្ចប់វគ្គទីមួយ ឬ ១២ ខែ |
| ប្រភេទប័ណ្ណ               | រៀល និង បាត  | រៀល និង បាត                               | រៀល និង បាត                               |
| ទំហំកម្ចីអតិបរមា          | ៤.០០០.០០០ រៀល ឬ រូបិយប័ណ្ណសមមូល  |   |   |
| រយៈពេលអតិបរមា             | ១២ ខែ  | ១៨ ខែ                                     | ២៤ ខែ                                     |
| អត្រាការប្រាក់ (ប្រចាំខែ) | ១,៥០%  |   |   |
|                           | <b>បញ្ជាក់:</b> ថ្លៃសេវាដំណើរការឯកសារកម្ចី និងរដ្ឋបាល ត្រូវបានអនុវត្តទៅតាមលក្ខខណ្ឌផលិតផលនីមួយៗ |   |   |
| របៀបនៃការទូទាត់សង         | • បង់ប្រាក់ដើមនៅចុងវគ្គ និងការប្រាក់ប្រចាំខែ   | • បង់ការប្រាក់ និង ប្រាក់ដើមរៀងរាល់ខែ     | • បង់ការប្រាក់ជារៀងរាល់ខែ                 |

- ការដកប្រាក់មានភាពបត់បែន និងដកបានច្រើនដង ហើយ ការប្រាក់គិតទៅតាមចំនួនប្រាក់ ដែលបានដកក្នុងអំឡុងពេល កិច្ចសន្យា
- មិនមានការពិន័យប្រសិនបើ អតិថិជនមិនប្រើប្រាស់កម្ចី

## ខ. ផលិតផលកម្ចីងកត្តជន

ផលិតផលកម្ចីងកត្តជន បង្កើតឡើងដើម្បីផ្តល់ជូនទាំងអតិថិជនថ្មី និងអតិថិជនចាស់ ដែលមានបំណងបង្កើនដើមទុន ឬពង្រីកអាជីវកម្មរបស់ពួកគេ។ អតិថិជនអាចយកកម្ចីងកត្តជននេះយកទៅប្រកបអាជីវកម្ម ឬយកទៅប្រើប្រាស់ក្នុងគោលបំណងផ្ទាល់ខ្លួនក៏បាន អាស្រ័យលើតម្រូវការនៃផែនការអាជីវកម្មអតិថិជន និងលំហូរសាច់ប្រាក់របស់គាត់។ អតិថិជនអាចជ្រើសរើសផលិតផលមួយក្នុងចំណោមផលិតផលជាច្រើនខាងក្រោម៖

### កម្ចីទូទៅ និងកម្ចីសង្ហោះបន្ទាន់

| ការបរិយាយ                        | កម្ចីទូទៅ  | កម្ចីសង្ហោះបន្ទាន់  |
|----------------------------------|--|---|
| <b>អតិថិជនគោលដៅ</b>              | សម្រាប់អតិថិជនកត្តជនដែលត្រូវការដើមទុនសម្រាប់សកម្មភាពអាជីវកម្មផ្សេងៗ  | អតិថិជនឯកត្តជន ឬអតិថិជនជាក្រុម ដែលមានប្រវត្តិល្អហើយនៅជាមួយ អេ អឹម ខេ ក្នុងរយៈពេល៦ខែ។ អតិថិជននឹងទទួលបានកម្ចីក្នុងរយៈពេល៤ខែក្នុងពេលធ្វើការនៃការស្នើសុំ។ |
| <b>ប្រភេទរូបិយប័ណ្ណ</b>          | រៀល បាត និងដុល្លារ   | ខ្មែរ និង បាត   |
| <b>ទំហំកម្ចីអតិបរមា</b>          | ៥.០០០ ដុល្លារ  | ៤០០.០០០ រៀល ឬ រូបិយប័ណ្ណសមមូល   |
| <b>រយៈពេលអតិបរមា</b>             | រហូតដល់ ៣៦ខែ   | ១០ខែ  |
| <b>អត្រាការប្រាក់ (ប្រចាំខែ)</b> | ១,៥%   | គ្មាន   |
|                                  | <b>បញ្ជាក់៖</b> ថ្លៃសេវាដំណើរការឯកសារកម្ចី និងរដ្ឋបាល ត្រូវបានអនុវត្តទៅតាមលក្ខខណ្ឌផលិតផលនីមួយៗ   |   |
| <b>របៀបនៃការទូទាត់សង</b>         | ១- បង់ប្រាក់ដើមតាមដំណាក់កាល និងការប្រាក់ប្រចាំខែ<br>២- បង់រំលស់ថេរប្រចាំខែ (ប្រាក់ដើម និងការប្រាក់ថេរ)<br>៣- បង់ប្រាក់ដើមថេរ និងការប្រាក់ប្រចាំខែ<br>៤- បង់ប្រាក់ដើមនៅចុងវគ្គ និងការប្រាក់ប្រចាំខែ<br>៥- បង់ការប្រាក់ជាផ្សេងរាល់ខែ | បង់ប្រាក់ដើមនៅចុងវគ្គ និងការប្រាក់ប្រចាំខែ  |

### កម្ចីកែលម្អគេហដ្ឋាន

| ការបរិយាយ                     | កម្ចីកែលម្អគេហដ្ឋាន  |
|-------------------------------|--|
| <b>អតិថិជនគោលដៅ</b>           | សម្រាប់អតិថិជនត្រូវការលុយជួសជុលផ្ទះ ឬក៏ធ្វើផ្ទះថ្មី  |
| <b>ប្រភេទរូបិយប័ណ្ណ</b>       | រៀល និងដុល្លារ   |
| <b>ទំហំកម្ចីអតិបរមា</b>       | រហូតដល់ ៥០.០០០ ដុល្លារ   |
| <b>រយៈពេលខ្លី</b>             | រយៈពេល ១២០ខែ   |
| <b>អត្រាការប្រាក់ប្រចាំខែ</b> | ១,១% រហូតដល់ ១,៥%  |
|                               | <b>បញ្ជាក់៖</b> ថ្លៃសេវាដំណើរការឯកសារកម្ចី និងរដ្ឋបាល ត្រូវបានអនុវត្តទៅតាមលក្ខខណ្ឌផលិតផលនីមួយៗ       |
| <b>របៀបនៃការទូទាត់សង</b>      | ១-បង់ប្រាក់ដើមតាមដំណាក់កាល និងការប្រាក់ប្រចាំខែ<br>២-បង់រំលស់ថេរប្រចាំខែ (ប្រាក់ដើម និងការប្រាក់ថេរ) |

## កម្ចីអាជីវកម្មខ្នាតតូចបំផុត-ខ្នាតតូច និងមធ្យម

| ការបរិយាយ                        | អាជីវកម្មខ្នាតតូចបំផុតសម្រាប់វិនិយោគ  | អាជីវកម្មខ្នាតតូចបំផុតត្រូវការបង្វិលទុន  |
|----------------------------------|---|--|
| <b>អតិថិជនគោលដៅ</b>              | ផលិតផលនេះសម្រាប់ឯកត្តជន ឬសហគ្រាសខ្នាតតូចបំផុត-ខ្នាតតូច និងមធ្យម (MSME) ដែលត្រូវការទុនក្នុងការពង្រីកអាជីវកម្ម ឬបង្កើតអាជីវកម្មថ្មី ផលិតភាព និងធ្វើស្រែចំការរបស់ពួកគេ | ផលិតផលនេះសម្រាប់អាជីវករ ឬសហគ្រិន ដែលត្រូវការដើមទុនក្នុងការធ្វើប្រតិបត្តិការអាជីវកម្ម ទាំងការចំណាយទូទៅ និងទិញសម្ភារ |
| <b>ប្រភេទរូបិយប័ណ្ណ</b>          | ដុល្លារ   |  |
| <b>ទំហំកម្ចីអតិបរមា</b>          | រហូតដល់ ២០.០០០ ដុល្លារ  |  |
| <b>រយៈពេលអតិបរមា</b>             | រហូតដល់ ៦០ ខែ   | ១២ ខែ  |
| <b>អត្រាការប្រាក់ (ប្រចាំខែ)</b> | ១,១% - ១,៥%   |  |
|                                  | <b>បញ្ជាក់៖</b> ថ្លៃសេវាដំណើរការឯកសារកម្ចី និងរដ្ឋបាល ត្រូវបានអនុវត្តទៅតាមលក្ខខណ្ឌផលិតផលនីមួយៗ  |  |
| <b>របៀបនៃការទូទាត់សង</b>         | ១. បង់ប្រាក់ដើមតាមដំណាក់កាល និងការប្រាក់ប្រចាំខែ<br>២. បង់រំលស់ថេរប្រចាំខែ (ប្រាក់ដើម និងការប្រាក់ថេរ)<br>៣. បង់ប្រាក់ដើមថេរ និងការប្រាក់ប្រចាំខែ                   | បង់ប្រាក់ដើមនៅចុងវគ្គ និងការប្រាក់ប្រចាំខែ   |

### កម្ចីអាជីវកម្មខ្នាតតូច និងមធ្យម

| ការបរិយាយ                        | អាជីវកម្មខ្នាតតូចមធ្យមសម្រាប់វិនិយោគ   | អាជីវកម្មខ្នាតតូច និងមធ្យមត្រូវការបង្វិលទុន   |
|----------------------------------|--|---|
| <b>អតិថិជនគោលដៅ</b>              | ផលិតផលនេះសម្រាប់ឯកត្តជន ឬសហគ្រាសខ្នាតតូច និងមធ្យម (SME) ដែលត្រូវការដើមទុនពង្រីកអាជីវកម្មដែលមានស្រាប់ ឬបង្កើតអាជីវកម្មថ្មី                          | ផលិតផលនេះសម្រាប់ឯកត្តជន សហគ្រាស ឬសមាគម ដែលត្រូវការដើមទុនក្នុងរយៈពេលខ្លី ឬសកម្មភាពអាជីវកម្មជាក់លាក់ណាមួយ |
| <b>ប្រភេទរូបិយប័ណ្ណ</b>          | ដុល្លារ និងប្រាក់រៀល   |   |
| <b>ទំហំកម្ចីអតិបរមា</b>          | រហូតដល់ ១០០.០០០ ដុល្លារ  |   |
| <b>រយៈពេលអតិបរមា</b>             | រហូតដល់ ៧២ ខែ  | ១២ ខែ   |
| <b>អត្រាការប្រាក់ (ប្រចាំខែ)</b> | ១% - ១,៣%  |   |
|                                  | <b>បញ្ជាក់៖</b> ថ្លៃសេវាដំណើរការឯកសារកម្ចី និងរដ្ឋបាល ត្រូវបានអនុវត្តទៅតាមលក្ខខណ្ឌផលិតផលនីមួយៗ   |   |
| <b>របៀបនៃការទូទាត់សង</b>         | ១. បង់ប្រាក់ដើមតាមដំណាក់កាល និងការប្រាក់ប្រចាំខែ<br>២. បង់រំលស់ថេរប្រចាំខែ (ប្រាក់ដើម និង ការប្រាក់ថេរ)<br>៣. បង់ប្រាក់ដើមថេរ និងការប្រាក់ប្រចាំខែ | បង់ប្រាក់ដើមនៅចុងវគ្គ និងការប្រាក់ប្រចាំខែ  |

### គ. សេវាកម្មសន្យាហិរញ្ញវត្ថុ (បង់រំលស់)

គោលបំណងនៃការបង្កើតសេវាកម្មសន្យាហិរញ្ញវត្ថុ គឺដើម្បីផ្តល់នូវជម្រើសនៃសេវាបង់រំលស់ដ៏ប្រសើរដល់អតិថិជនដែលសកម្មក្នុងសេដ្ឋកិច្ច ដែលមានតម្រូវការលើការទិញទ្រព្យសម្បត្តិសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួនឬ / និងការប្រើប្រាស់អាជីវកម្ម។

ផលិតផលនេះត្រូវបានរចនាឡើងយ៉ាងពិសេសដើម្បីបំពេញតាមលទ្ធភាពអតិថិជនគោលដៅ និងក្នុងលក្ខណៈប្រកួតប្រជែងនៅលើទីផ្សារ។ ការរចនាផ្តល់ជូនអតិថិជននូវវិធីសាស្ត្រកំណត់តម្លៃត្រឹមត្រូវតម្រូវការដំណើរការងាយស្រួល និងទំហំសមរម្យនៃកតិកាសន្យា។ ការបញ្ជាក់លម្អិត មាននៅក្នុងតារាងខាងក្រោម។

| ប្រភេទផលិតផល               | ម៉ូតូ  | ម៉ូតូកង់បី  | សម្ភារកសិកម្ម                                  |  |
|----------------------------|--|---|--|--|
| អតិថិជនគោលដៅ               | បុគ្គលដែលសកម្មក្នុងផ្នែកសេដ្ឋកិច្ច             | បុគ្គលដែលសកម្មក្នុងផ្នែកសេដ្ឋកិច្ច  | កសិករ / អ្នកធ្វើអាជីវកម្ម ទាក់ទងនឹងកសិកម្ម     |  |
| ប្រភេទប្រាក់បញ្ញើ          | ដុល្លារ  | ដុល្លារ   | ដុល្លារ  |  |
| ទំហំកម្ចីអតិបរមា (ដុល្លារ) | រហូតដល់ ៣.០០០ ដុល្លារ                          | រហូតដល់ ៥.០០០ ដុល្លារ   | រហូតដល់ ៣០.០០០ ដុល្លារ                         |  |
| រយៈពេលអតិបរមា              | រហូតដល់ ៣៦ខែ                                   | រហូតដល់ ៣៦ខែ  | រហូតដល់ ៤៨ខែ                                   |  |
| អត្រាការប្រាក់ (ប្រចាំខែ)  | ១,៥%   | បញ្ជាក់៖ ថ្លៃសេវាដំណើរការឯកសារកម្ចី និងរដ្ឋបាល ត្រូវបានអនុវត្តទៅតាមលក្ខខណ្ឌផលិតផលនីមួយៗ |  |  |
| លក្ខណៈនៃការបង់សង           | បង់ប្រាក់ដើមតាមដំណាក់កាល និងការប្រាក់ ប្រចាំខែ | បង់ប្រាក់ដើមតាមដំណាក់កាល និងការប្រាក់ ប្រចាំខែ  | បង់ប្រាក់ដើមតាមដំណាក់កាល និងការប្រាក់ ប្រចាំខែ |  |

### ឃ. ហិរញ្ញប្បទានខ្សែចង្វាក់ផលិតកម្ម

ហិរញ្ញប្បទានខ្សែចង្វាក់ផលិតកម្មត្រូវបានបង្កើតឡើង ដើម្បីផ្តល់ជូនកញ្ចប់ហិរញ្ញវត្ថុដល់អតិថិជនក្នុងចង្វាក់អាជីវកម្មដល់អតិថិជនគោលដៅ ជាអាទិភាពសម្រាប់សហគ្រាសជួនកូច និងមធ្យមដែលមានសក្តានុពលត្រូវការសេវាកម្មហិរញ្ញវត្ថុជាពិសេសប្រាក់កម្ចី និងសេវាកម្មបន្ថែម ដទៃទៀតដើម្បីគាំទ្រដល់ប្រតិបត្តិការអាជីវកម្មរបស់ពួកគេ។

អេ អឹម ខេ ផ្តល់ជូនហិរញ្ញប្បទានសម្រាប់ខ្សែចង្វាក់ផលិតកម្មផ្សេងៗគ្នា ដែលមានភាពបត់បែន ហើយត្រូវគ្នាជាមួយនឹងផលិតផលកម្ចី អេ អឹម ខេ ដូចជា៖ ដើមទុនអាជីវកម្ម និងកម្ចីសហគ្រាសខ្នាតតូច និងមធ្យម កម្ចីរយៈពេលខ្លី និងកម្ចីវិញ្ញាប័ត្រដែលផ្តល់ជូនអតិថិជននូវភាព បត់បែន និងភាពងាយស្រួលនៃដំណោះស្រាយហិរញ្ញវត្ថុសម្រាប់អាជីវកម្ម។

| ប្រភេទផលិតផល               | ហិរញ្ញប្បទានខ្សែចង្វាក់ផលិតកម្ម   |
|----------------------------|---|
| អតិថិជនគោលដៅ               | ផលិតផលនេះ ត្រូវបានបង្កើតឡើងសម្រាប់អតិថិជនឯកត្តជន ឬអតិថិជនដែលត្រូវការដំណោះស្រាយផ្នែកហិរញ្ញវត្ថុជាសមាគម |
| ប្រភេទប្រាក់បញ្ញើ          | ប្រាក់រៀល និងដុល្លារ  |
| ទំហំកម្ចីអតិបរមា (ដុល្លារ) | រហូតដល់ ៣០០.០០០ ដុល្លារ   |
| រយៈពេលអតិបរមា              | រហូតដល់ ៩៦ ដុល្លារ  |
| អត្រាការប្រាក់ (ប្រចាំខែ)  | ០,៧%-១,២០%  |
| លក្ខណៈនៃការបង់សង           | ការបង់សងមានភាពបត់បែន  |

### ង. ឥណទានវិញ្ញាប័ត្រ

ឥណទានវិញ្ញាប័ត្រ គឺជាមធ្យោបាយហិរញ្ញវត្ថុដែលអាចឱ្យអតិថិជនសក្តានុពលរបស់យើងដកប្រាក់ពីគណនីសន្សំនៅ អេ អឹម ខេ នៅពេលដែល ពួកគេខ្វះដើមទុន។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ផ្តល់ឥណទាននឹងរក្សាអាជីវកម្មរបស់អតិថិជនឱ្យរីកចម្រើនតាមរយៈការទទួលបាន សាច់ប្រាក់បន្ថែមដើម្បីនិយោគដោយមិនចាំបាច់ប្រាក់ ឬត្រូវការការវាយតម្លៃប្រាក់កម្ចីបន្ថែម។

| ប្រភេទផលិតផល               | ឥណទានវិញ្ញាប័ត្រ   |
|----------------------------|--|
| អតិថិជនគោលដៅ               | ផលិតផលនេះត្រូវបានបង្កើតឡើងសម្រាប់អតិថិជនឯកត្តជន ឬអតិថិជនដែលត្រូវការបង្វិលទុនសម្រាប់អាជីវកម្មប្រចាំថ្ងៃ |
| ប្រភេទប្រាក់បញ្ញើ          | រៀល ដុល្លារ និងថៃបាត   |
| ទំហំកម្ចីអតិបរមា (ដុល្លារ) | រហូតដល់ ១០០.០០០ ដុល្លារ  |
| រយៈពេលអតិបរមា              | រហូតដល់ ១២ខែ   |
| អត្រាការប្រាក់ (ប្រចាំខែ)  | ១% - ១,៥០%   |
| លក្ខណៈនៃការបង់សង           | ការបង់សងមានភាពបត់បែន   |

### ច. ផលិតផលសន្សំ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានបង្កើតផលិតផលសន្សំសម្រាប់បែបដែលមានភាពបត់បែននេះដើម្បីបំពេញតម្រូវការអតិថិជនក្នុងការ ដាក់ប្រាក់សន្សំ។ ផលិតផលនេះអនុញ្ញាតឱ្យអតិថិជនសន្សំប្រាក់ ដកប្រាក់ តាមរយៈបណ្តាញប្រតិបត្តិការជាច្រើនដូចជា៖ ម៉ាស៊ីនដាក់-ដាក់ប្រាក់ (ATM/CDM) ការិយាល័យ និងបណ្តាញភ្នាក់ងារ អេ អឹម ខេ។ បច្ចុប្បន្ននេះ អេ អឹម ខេ បានផ្តល់ជូននូវផលិតផលប្រាក់សន្សំចំនួន៤ផ្សេង ទៀតមានដូចជា៖ គណនីសន្សំងាយស្រួល គណនីសំណាង គណនីសន្សំមានកាលកំណត់ និងគណនីអនាគត។

| ការបរិយាយ                    | គណនីសន្សំ ងាយស្រួល  | គណនីសំណាង  | គណនីកូនឆ្លាត  | គណនី សោធន៍វត្តន៍   | គណនីអនាគត   | គណនីមាន កាលកំណត់   |
|------------------------------|---|--|---|--|---|--|
| អតិថិជនគោលដៅ                 | សម្រាប់អតិថិជន ដែលត្រូវការ ផលិតផលសន្សំ ដែលមានភាព បត់បែនបានក្នុងការ ដាក់ និងដកប្រាក់ សម្រាប់ប្រតិបត្តិការ ប្រចាំថ្ងៃ | សម្រាប់អតិថិជន ដែលត្រូវការ ផលិតផលសន្សំ ដែលទទួលបានការ ប្រាក់ខ្ពស់ និងមាន ភាពបត់បែនក្នុងការ ដាក់ និងដកប្រាក់ សម្រាប់ប្រតិបត្តិការ ប្រចាំថ្ងៃ | សម្រាប់អតិថិជន សន្សំដែល សន្សំប្រាក់ សម្រាប់អនាគតកូន | សម្រាប់អតិថិជន សន្សំរៀបចំផែនការ គ្រប់គ្រងសាច់ប្រាក់ ផ្ទាល់ខ្លួន មុនពេល ចូលនិវត្តន៍ | សម្រាប់អតិថិជន ដែល មានបំណង សន្សំប្រាក់ ជាទៀងទាត់ ក្នុងរយៈពេល កំណត់ណាមួយ | សម្រាប់អតិថិជន ដែលមានបំណង ដាក់ប្រាក់សន្សំ ក្នុងរយៈពេល ជាក់លាក់ ណាមួយដើម្បី ទទួលបានអត្រា ការប្រាក់ខ្ពស់ |
| ប្រភេទប្រាក់បញ្ញើ            | រៀល បាត ដុល្លារ   | រៀល បាត ដុល្លារ  | រៀល បាត ដុល្លារ                                     | រៀល បាត ដុល្លារ  | រៀល បាត ដុល្លារ   | រៀល បាត ដុល្លារ  |
| សមតុល្យអប្បបរមា              | មិនកំណត់  | ២.០០០.០០០ រៀល  | ១.០០០ រៀល   | ១០.០០០ រៀល   | ២០.០០០ រៀល  | ១០០.០០០ រៀល  |
| រយៈពេល                       | មិនកំណត់  | មិនកំណត់   | មិនកំណត់  | 60 ខែ  | ៣-៣៦ ខែ   | ១-៣៦ ខែ  |
| អត្រាការប្រាក់ (ប្រចាំឆ្នាំ) | រហូតដល់ ៣,៥%  | រហូតដល់ ៤,២៥%  | • ៣%<br>• និងអត្រាប្រយោជន៍ បន្ថែមទៀត                | • ២%<br>• និងអត្រាប្រយោជន៍ បន្ថែមទៀត   | រហូតដល់ ៧%  | រហូតដល់ ៨,៥០%  |

## ឆ. សេវាផ្ទេរប្រាក់

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានផ្តល់ជូនសេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស ជូនដល់អតិថិជនរបស់ខ្លួន។ ជាមួយនឹងឯកសារងាយៗ អតិថិជនមានភាពងាយស្រួលក្នុងការផ្ទេរប្រាក់ទៅកាន់សមាជិកក្រុមគ្រួសារ សាច់ញាតិ ដៃគូអាជីវកម្ម និងអ្នកទទួលបានផ្សេងទៀត តាមរយៈ ការិយាល័យ ម៉ាស៊ីនអេធីអឹម និងភ្នាក់ងារគ្រប់ទីកន្លែងទូទាំងប្រទេស។ អតិថិជនអាចផ្ទេរ និងទទួលបានប្រាក់ ពី/ទៅ គណនី ឬជាសាច់ប្រាក់ ពីគ្រប់ បណ្តាញប្រតិបត្តិការរបស់ អេ អឹម ខេ។

អេ អឹម ខេ បានចូលជាសមាជិក (Fast Payment) ដែលបង្កើតឡើងដោយធនាគារជាតិនៃកម្ពុជា ដោយអនុញ្ញាតឱ្យអតិថិជនអាចផ្ទេរ ឬទទួលបាន សាច់ប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬធនាគារពាណិជ្ជផ្សេងៗទៀត តាមរយៈគណនីសន្សំ ដែលមានភាពហ័ស សុវត្ថិភាព ប្រសិទ្ធិភាព និង ទំនុកចិត្តខ្ពស់។

## ជ. បាគង

បាគងត្រូវបានបង្កើតឡើងដោយធនាគារជាតិនៃកម្ពុជា ដែលអាចឱ្យអតិថិជនដែលប្រើប្រាស់សេវាហិរញ្ញវត្ថុអាចទូទាត់ និងផ្ទេរប្រាក់ឱ្យគ្នា ទៅវិញទៅមកដោយមិនចាំបាច់កាន់ក្រដាសប្រាក់។

## ឈ. ប្រព័ន្ធ (CSS)

ប្រព័ន្ធ (CSS) នេះក៏បានបង្កើតឡើងដោយធនាគារជាតិនៃកម្ពុជា ដែលអាចឱ្យអតិថិជននៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារអាចដកប្រាក់ឆ្លង ធនាគារឬគ្រឹះស្ថានបានតាមរយៈប្រព័ន្ធ (CSS) អតិថិជនក៏អាចដកប្រាក់ ផ្ទេរប្រាក់ ត្រួតពិនិត្យសមតុល្យ តាមរយៈទូរអេធីអឹម និងម៉ាស៊ីន POS។

## ញ. សេវាទូទាត់វិក្កយបត្រ

អេ អឹម ខេ ផ្តល់ជូនសេវាទូទាត់វិក្កយបត្រផ្សេង ទៅកាន់អតិថិជនរបស់ខ្លួនជាសាច់ប្រាក់ ឬរវាងគណនីនិងគណនី នៅទូទាំងការិយាល័យ និង ភ្នាក់ងារ អេ អឹម ខេ ទូទាំងប្រទេស។

## ដ. សេវាបើកប្រាក់បៀវត្ស

អេ អឹម ខេ ផ្តល់ជូនសេវាបើកប្រាក់បៀវត្ស ដែលមានទំនុកចិត្ត និងភាពងាយស្រួលដល់អតិថិជនរបស់ខ្លួន។ សេវានេះអនុញ្ញាតឱ្យ ក្រុមហ៊ុន ឯកជន អង្គការក្រៅរដ្ឋាភិបាលនានា ដើម្បីសម្របសម្រួលការបើកប្រាក់បៀវត្សដល់បុគ្គលិករបស់ពួកគេកាន់តែមានភាពងាយស្រួល។ លើសនេះ ទៀតពួកគេក៏ទទួលបានអត្ថប្រយោជន៍ជាច្រើនទៀតដូចជា អត្រាការប្រាក់ខ្ពស់ អាចធ្វើប្រតិបត្តិការសាច់ប្រាក់នៅតាម ម៉ាស៊ីនដកប្រាក់និងដាក់ ប្រាក់ដោយស្វ័យប្រវត្តិ និងភ្នាក់ងារ អេ អឹម ខេ នៅទូទាំងប្រទេសដោយឥតគិតថ្លៃ។ កាន់តែពិសេសជាងនេះទៅទៀត ពួកគេក៏រាយជាមួយនឹង ការបញ្ចុះតម្លៃពីដៃគូអាជីវកម្មនៅទូទាំងប្រទេសដោយគ្រាន់តែបង្ហាញកាតអេធីអឹមតែប៉ុណ្ណោះ។

## ប. សេវាធនាគារចល័ត

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានដាក់ឱ្យប្រើប្រាស់នូវបណ្តាញបន្ថែមជាច្រើននៅចុងឆ្នាំ២០១១ ជាពិសេសសេវាភ្នាក់ងារ។ សេវា ភ្នាក់ងារនេះ ជាបណ្តាញបន្ថែមសម្រាប់អតិថិជនដែលរស់នៅតំបន់ដាច់ស្រយាល ដែលមានបំណងធ្វើប្រតិបត្តិការ ដកប្រាក់ ដាក់ប្រាក់ ផ្ទេរប្រាក់ បង់ប្រាក់កម្ចី ឬប្រតិបត្តិការហិរញ្ញវត្ថុដទៃទៀត តាមរយៈភ្នាក់ងារ អេ អឹម ខេ នៅក្នុងតំបន់របស់ពួកគេ។ ជាមួយសេវាភ្នាក់ងារ នេះ អេ អឹម ខេ បានផ្តល់សេវាដល់អតិថិជនកាន់តែទូលំទូលាយជាងមុន សម្រាប់អតិថិជនដែលមិនធ្លាប់ធ្វើប្រតិបត្តិការនៅតាម គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្លូវការកន្លងមក។

ជាមួយគ្នានេះផងដែរ សេវាម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ ត្រូវបានរៀបចំដាក់ឱ្យប្រើប្រាស់នៅទូទាំងប្រទេស។ សេវាទាំងនេះរួមមាន ដកប្រាក់ ផ្ទេរប្រាក់ ត្រួតពិនិត្យសមតុល្យ ត្រួតពិនិត្យរបាយការណ៍សង្ខេប ប្តូរលេខសម្ងាត់ ដកប្រាក់ និងដាក់ប្រាក់។

នៅខែកុម្ភៈ ឆ្នាំ២០២០ សេវាធនាគារចល័ត អេ អឹម ខេ បានដាក់ឱ្យដំណើរការជាផ្លូវការដែលអាចឱ្យអតិថិជនធ្វើប្រតិបត្តិការ តាមរយៈកម្មវិធីធនាគារចល័ត អេ អឹម ខេ ដែលដំណើរការលើកម្មវិធីទូរស័ព្ទដៃស្មាតហ្វូន។

## ខ. សេវាធានារ៉ាប់រងខ្នាតតូច

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ និងក្រុមហ៊ុនធានារ៉ាប់រងហ្វូត (Forte) បានចុះកិច្ចព្រមព្រៀងក្នុងការផ្តល់ជូនផលិតផលធានារ៉ាប់រងក្នុង បណ្តាញប្រតិបត្តិការ អេ អឹម ខេ។ ក្នុងឆ្នាំ២០១៨ អេ អឹម ខេ បានលក់ផលិតផលធានារ៉ាប់រងខ្នាតតូចលើសុខភាព និងគ្រោះថ្នាក់ចំនួន ២៨៥.៦៤៦ គោលការណ៍ទៅកាន់អតិថិជនរបស់ខ្លួន។ អតិថិជនអាចទិញផលិតផលធានារ៉ាប់រងបាននៅតាមការិយាល័យ ឬមន្ត្រីឥណទាន អេ អឹម ខេ ដែលកំពុងតែផ្តល់ជូនសេវាប្រាក់កម្ចីតាម ភូមិ។

អេ អឹម ខេ ផ្តល់ជូនផលិតផលនេះក្នុងគោលបំណងជួយការពារអតិថិជននៅពេលដែលមានបញ្ហាខាងក្រោម ដើម្បីជួយ បំពេញតម្រូវការ ហិរញ្ញវត្ថុរបស់ពួកគេ៖

**ធានារ៉ាប់រងលើសុខភាព និងគ្រោះថ្នាក់៖** ជាមួយនឹងតម្លៃត្រឹមតែ ៧.៥០ ដុល្លារ ក្នុង១ឆ្នាំ អតិថិជនអាចទិញផលិតផលនេះ ដើម្បីជួយការពារគ្រួសារ និងសមាជិកក្នុងគ្រួសារពួកគេ។

**ធានារ៉ាប់រងលើម៉ូតូ៖** ផលិតផលនេះបង្កើតឡើងដើម្បីឱ្យអតិថិជនអាចធានាលើទ្រព្យសម្បត្តិឥណទានម៉ូតូ ហើយជួយកាត់បន្ថយហានិភ័យឥណទានអតិថិជន។

**ធានារ៉ាប់រងបុគ្គល៖** អតិថិជនគោលដៅនៃការធានារ៉ាប់រងគ្រោះថ្នាក់ផ្ទាល់ខ្លួនរួមមានអតិថិជន និងអតិថិជនសាធារណៈដែលត្រូវការសេវាកម្មនេះ ដើម្បីការពារនិងកាត់បន្ថយហានិភ័យដែលមិនបានដឹងមុនដែលអាចកើតឡើងចំពោះគ្រួសារ។ ការធានារ៉ាប់រងគ្រោះថ្នាក់ផ្ទាល់ខ្លួនផ្តល់ជូនចំនួន ៣កញ្ចប់ដល់អតិថិជន។ អតិថិជនអាចជ្រើសរើសជម្រើសណាមួយដែលសមស្របបំផុតជាមួយនឹងផែនការហិរញ្ញវត្ថុរបស់ពួកគេ ៥ដុល្លារ ឬ១០ដុល្លារអាមេរិក ឬ ១៩ ដុល្លារក្នុងមួយឆ្នាំ។

ទោះបី អេ អឹម ខេ បានសាកល្បងផលិតផលសន្ទស្សន៍អាកាសធាតុ ផលិតផលធានារ៉ាប់រងសម្រាប់ការធ្វើស្រែដើម្បីកាត់បន្ថយហានិភ័យដែល បណ្តាលមកពីគ្រោះមហន្តរាយធម្មជាតិដូចជាទឹកជំនន់ និងគ្រោះរាំងស្ងួត។

# ទិដ្ឋភាពទូទៅ

## នៃការប្រកួតប្រជែងលើកម្ពុជា


ចំនួនធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បន្តកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយគ្រប់គ្នា បានខិតខំប្រឹងប្រែងនាំមកនូវភាពឆ្លែងឆ្លាតថ្មីៗ ដើម្បីប្រកួតប្រជែងក្នុងទីផ្សារ។ យោងតាមតួលេខរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (ស៊ី អឹម អេ) ក្នុងឆ្នាំ២០២០ មានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ៧៥ (មាន៧៣ ក្នុងឆ្នាំ ២០១៩) និងមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើចំនួន ៦ (មាន ៧ ក្នុងឆ្នាំ ២០១៩ ហើយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួនបានផ្លាស់ប្តូរទៅជាធនាគារនៅក្នុងឆ្នាំ ២០២០) ដែលជាសមាជិករបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។ ស្ថាប័នទាំងនេះគឺជាអង្គការសំខាន់ៗក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជា។

ដើម្បីជួយឱ្យប្រជាជនកម្ពុជាអាចមានលទ្ធភាពទទួលបាននូវសេវាកម្មហិរញ្ញវត្ថុដែលមានតម្លៃសមរម្យ ក៏ដូចជាការពារកុំឱ្យប្រជាជនធ្លាក់ក្នុងស្ថានភាពបំណុលវណ្ណក ធនាគារជាតិនៃកម្ពុជាដាក់ចេញនូវគោលនយោបាយកំណត់ពិដានអត្រាការប្រាក់ត្រឹម ១៨% ក្នុងមួយឆ្នាំ ដែលចេញឱ្យគ្រប់ ធនាគារ និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់អនុវត្ត ចាប់តាំងពីខែ មេសាឆ្នាំ ២០១៧ ។ ការដាក់ចេញនេះបានធ្វើឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាច្រើន ជួបប្រទះការលំបាកក្នុងការកែតម្រូវផលិតផល និង សេវាកម្មរបស់ខ្លួនឱ្យស្របទៅតាមគោលនយោបាយនេះ ហើយនៅតែអាចបំពេញតម្រូវការរបស់អតិថិជនរបស់ខ្លួនដដែល។

ប៉ុន្តែបើទោះបីជាមានកំណត់ពិដានអត្រាការប្រាក់យ៉ាងណាក្តី ផលប៉ុន្តែនៅតែបន្តកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ នេះអាចដោយសារតែតម្រូវការរបស់អតិថិជនមានការកើនឡើងដោយសារតែអត្រាការប្រាក់ទាបជាងមុន។ បន្ថែមពីលើនេះទៅទៀត គុណភាពឥណទានរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើទាំង ៦ (របាយការណ៍របស់ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២០) គឺនៅតែស្ថិតនៅក្នុងកម្រិតដែលអាចគ្រប់គ្រងបាន ផលប៉ុន្តែមានហានិភ័យក្នុងរយៈពេលលើសពី ៣០ថ្ងៃ នៅក្នុងឆ្នាំ ២០២០ មានចំនួនត្រឹមតែ ០.៨៣% ប៉ុណ្ណោះ (គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុគឺខ្ពស់ជាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ)។ របាយការណ៍របស់ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ឆ្នាំ ២០២០ ក៏បានបង្ហាញពីស្ថានភាពសមាជិករបស់ខ្លួនគិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០ ដូចខាងក្រោមនេះដែរ (រាប់បញ្ចូលតែគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និង គ្រឹះស្ថានឥណទានជនបទ ដែលជាសមាជិករបស់សមាគមមីក្រូហិរញ្ញវត្ថុតែប៉ុណ្ណោះ)៖




ចំនួនអតិថិជនកម្ចីសរុប៖ **១,៩៣២,៧៤៥ នាក់**



ចំនួនផលប៉ុន្តែឥណទានសរុប៖ **៦,៨៦៨.២៩ លានដុល្លារអាមេរិក**



ចំនួនអតិថិជនដាក់ប្រាក់សន្សំ៖ **២,៦៩៤,៣៨៦ នាក់**



សមតុល្យប្រាក់បញ្ញើសរុប៖ **៣,៥៧៧.០១ លានដុល្លារអាមេរិក**

**សម្គាល់៖** តួលេខទាំងនេះមិនរាប់បញ្ចូល លីហ្សូរ (ធនាគារ អេស ប៊ី អាយ លីហ្សូរ) ក្រុមហ៊ុន (ធនាគារ ហ្វីលីព) និង ហត្ថាភិសិករ (ធនាគារហត្ថា) ដែលបានក្លាយខ្លួនជាធនាគារនៅក្នុងឆ្នាំ ២០២០ ។

ទោះបីជាជួបប្រទះនូវបញ្ហាមួយចំនួននៅក្នុងឆ្នាំ ២០១៩ និង ឆ្នាំ ២០២០ អេ អឹម ខេ នៅតែខិតខំយ៉ាងខ្លាំងដើម្បីរក្សានូវរបស់កម្មសង្គមរបស់ខ្លួន គឺការលើកកម្ពស់ជីវភាពរបស់អតិថិជន ជាពិសេសប្រជាជនក្រីក្រនៅតាមជនបទ។ ជាលទ្ធផលនៅក្នុងឆ្នាំ ២០២០ អតិថិជន អេ អឹម ខេ ៩៥% គឺនៅជនបទ។ លើសពីនេះទៅទៀត នៅឆ្នាំ ២០១៩ យោងតាមលទ្ធផលនៃការស្ទង់មតិដែលធ្វើឡើងដោយ អេ អឹម ខេ អតិថិជនប្រមាណជា ២៦% របស់ អេ អឹម ខេ គឺមកពីគ្រួសារក្រីក្រ (កាន់អត្តសញ្ញាណប័ណ្ណក្រីក្រ ១ ឬ ២)។ នៅក្នុងឆ្នាំដែលនោះ ការស្ទង់មតិក៏បានបង្ហាញផងដែរថា អតិថិជន អេ អឹម ខេ ៣៩% គឺប្រហែលជាស្ថិតក្នុងភាពក្រីក្រ (ផ្អែកលើវិធីសាស្ត្រសន្ទស្សន៍ភាពក្រីក្រ @Gov't 150%)។ ចំនួននេះគឺខ្ពស់ជាងចំនួនចំនួនប៉ាន់ស្មានភាពក្រីក្រក្នុងតំបន់សម្គាល់៖ យើងមិនបានធ្វើការស្ទង់មតិនៅឆ្នាំ ២០២០ ទេ ដោយវិធីសាស្ត្រសន្ទស្សន៍ប្រឆាំងនៃភាពក្រីក្រកំពុងតែស្ថិតក្នុងដំណើរការនៃការធ្វើបច្ចុប្បន្នភាព។ ការស្ទង់មតិនេះអាចនឹងធ្វើឡើងវិញបន្ទាប់ពីការធ្វើបច្ចុប្បន្នភាពត្រូវបានបញ្ចប់។

ខាងក្រោមនេះ ជាប្រមូលផ្តុំលំយមមីក្រូហិរញ្ញវត្ថុក្នុងរយៈពេល ១៣ ឆ្នាំកន្លងមកនេះ៖

| ឆ្នាំ <sup>១</sup> | ចំនួនអតិថិជនកម្ចី | ចំនួនទឹកប្រាក់ដែលនៅជំពាក់ (គិតជាលានដុល្លារ) | ទំហំកម្ចីជាមធ្យម (គិតជាដុល្លារ) | ចំនួនប្រាក់បញ្ញើ | ទំហំទឹកប្រាក់សន្សំ (គិតជាលានដុល្លារ) | ទំហំទឹកប្រាក់សន្សំជាមធ្យម (គិតជាលានដុល្លារ) |
|--------------------|-------------------|---|---------------------------------|------------------|--------------------------------------|---|
| ២០០៨               | ៨២៥,២៣៨           | ២៧៧.០៦                                      | ៣៣៥.៧៣                          | ១០៨,២៦៦          | ៤.៩១                                 | ៤៥.៣៥                                       |
| ២០០៩               | ៨៧៨,៥៥៩           | ២៩៩.៣០                                      | ៣៤០.៦៧                          | ១២៦,០៩៩          | ៩.៧០                                 | ៧៦.៩៦                                       |
| ២០១០               | ៩៩២,៤៥២           | ៤២៥.៩២                                      | ៤២៩.១៦                          | ១៩០,០២៣          | ៤០.៨៩                                | ២១៥.២០                                      |
| ២០១១               | ១,១៥១,៣៤០         | ៦៤៤.៦៤                                      | ៥៥៩.៩១                          | ២៨០,៥៣៨          | ១១៤.៦១                               | ៤០៨.៥២                                      |
| ២០១២               | ១,៣១៦,១៨៥         | ៨៩២.៤៩                                      | ៦៧៨.០៩                          | ៣៥៣,១១៣          | ២៧៩.៦៣                               | ៣៧១.៣០                                      |
| ២០១៣               | ១,៥៦៥,៥២៦         | ១,៣២៥.២០                                    | ៨៤៦.៤៩                          | ៤៩៩,៨២៩          | ៤៤៤.៩៨                               | ៤៤២.០០                                      |
| ២០១៤               | ១,៧៧៩,១៧១         | ២,០២៨.៥៦                                    | ១,១៤០.១៧                        | ១,១២២,៦៣០        | ៨៩៦.៩២                               | ៧៩៨.៩៤                                      |
| ២០១៥               | ២,០២២,២៣៥         | ២,៩៥១.៧២                                    | ១,៤៦៩.៦៣                        | ១,៤១៨,៧៣២        | ១,៣១៧.៨២                             | ៩២៨.៨៧                                      |
| ២០១៦               | ២,០៣៨,៧៤៩         | ៣,៦៣៦.៤៤                                    | ១,៧៨៣.៦៦                        | ១,៧៩០,៩៨៩        | ២,០៤៥.០១                             | ១,១៤១.៨៣                                    |
| ២០១៧               | ១,៨៤៩,២៤៦         | ៤,២៥៦.៥១                                    | ២,៣០១.៧៥                        | ១,៩៥៥,៥៧៥        | ១,៩៩៩.០១                             | ១,០២២.២១                                    |
| ២០១៨               | ១,៩៥២,៥០៦         | ៥,៥១៩.៦៥                                    | ២,៨២៦.៩៦                        | ២,១៧០,៦៦៦        | ២,៨១៩.៤៩                             | ១,២៩៨.៩១                                    |
| ២០១៩               | ២,២៤៩,៦៥០         | ៧,៣៤១.៤១                                    | ៣,២៦៣.៣៥                        | ២,៨០៩,២១៨        | ៣,៧៨១.០០                             | ១,៣៤៥.៩២                                    |
| ២០២០               | ១,៩៣២,៧៤៥         | ៦,៨៦៨.២៩                                    | ៣,៥៥៤.៦៤                        | ២,៦៩៤,៣៨៦        | ៣,៥៧៧.០១                             | ១,៣២៨.៥៨                                    |

ប្រភព៖ NIX- ទិន្នន័យពីសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (២០០៨-២០២០)


<sup>១</sup> តួលេខនៅក្នុងតារាងនេះ គឺជាព័ត៌មានរបស់មីក្រូហិរញ្ញវត្ថុ (គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ, និង គ្រឹះស្ថានឥណទានជនបទ) ដែលបានចុះឈ្មោះជាមួយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាតែប៉ុណ្ណោះ។ ទិន្នន័យក្នុងឆ្នាំ ២០១៦ និងមុននេះ គឺរាប់បញ្ចូលទាំង ធនាគារស្ថាបនា ប៉ុន្តែត្រូវបានដកចេញពីឆ្នាំ ២០១៧ បន្ទាប់ពីគ្រឹះស្ថាននេះបានក្លាយជាធនាគារស្ថាបនា។ ធនាគារហត្ថា ធនាគារ អេ ប៊ី អាយ លីហ្សូរ និង ធនាគារហ្វីលីព (អតីត ក្រុមហ៊ុន) មិនត្រូវបានដកចេញក្នុងឆ្នាំ ២០២០ នេះក៏ព្រោះតែស្ថាប័នទាំងនោះក្លាយជាធនាគារនៅឆ្នាំ ២០២០ ។

# ការគ្រប់គ្រង

## ហានិភ័យ

យុទ្ធសាស្ត្រ និងប្រតិបត្តិការអាជីវកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺផ្តោតជាមួយនឹងការគ្រប់គ្រងហានិភ័យ ហេតុផ្សេងៗហើយ អេ អឹម ខេ ទទួលស្គាល់ថា ការគ្រប់គ្រងហានិភ័យដ៏មានប្រសិទ្ធភាព ផ្តល់នូវសារៈសំខាន់យ៉ាងខ្លាំងចំពោះភាពជោគជ័យលើសកម្មភាពអាជីវកម្មរបស់ខ្លួន។

នៅក្នុងឆ្នាំ ២០២០ អេ អឹម ខេ បានបន្តពង្រឹងវប្បធម៌ និងការយល់ដឹងរបស់បុគ្គលិកទាំងអស់បន្ថែមទៀតស្តីពីក្របខ័ណ្ឌនៃការគ្រប់គ្រងហានិភ័យក្នុងស្ថាប័នទាំងមូល តាមរយៈការអនុវត្តយ៉ាងពេញលេញលើក្របខ័ណ្ឌនៃការគ្រប់គ្រងហានិភ័យ (ERMF) សម្រាប់គ្រប់មុខងារនៃនាយកដ្ឋានទាំងអស់។ ក្របខ័ណ្ឌនេះតែងតែត្រូវបានធ្វើការវាយតម្លៃជាប្រចាំ ដើម្បីធានាថាវាទៅតែបន្តឆ្លើយតបទៅនឹងតម្រូវការទីផ្សារ បទដ្ឋានគតិយុត្តិបញ្ញាប្រឈមដែល អេ អឹម ខេ ជួបប្រទះ កម្រិតហានិភ័យផ្សេងៗ និងការ អនុវត្តដ៏ប្រសើរនានាក្នុងវិស័យទាំងមូល។ ក្របខ័ណ្ឌនៃការគ្រប់គ្រងហានិភ័យក្នុង អេ អឹម ខេ ត្រូវបានប្រកាន់យកវិធីសាស្ត្រចាប់ពីថ្នាក់លើដល់ក្រោម ក្នុងគោលបំណងដើម្បីឱ្យយល់ច្បាស់ និងស៊ីសង្វាក់គ្នាចាប់ពីថ្នាក់គ្រប់គ្រងកំពូលរហូតដល់បុគ្គលិកថ្នាក់ក្រោមទូទាំងស្ថាប័នទាំងមូល ។ ក្របខ័ណ្ឌនេះ ត្រូវបានយល់ច្បាស់ និង ចាត់ទុកថាជាការទទួលខុសត្រូវរបស់បុគ្គលិកគ្រប់រូប ហើយវប្បធម៌នេះត្រូវបានបណ្តុះតាមរយៈវេនាសម្ព័ន្ធអភិបាលហានិភ័យដូចខាងក្រោម៖



តាមរយៈការសហការដោយផ្ទាល់ជាមួយផ្នែកគាំទ្រផ្សេងៗក្នុងស្ថាប័ន ខ្សែការពារទី ១ គឺការិយាល័យបុគ្គលិកជំនាញ ពួកគាត់មានការទទួលខុសត្រូវចំពោះហានិភ័យ ក្នុងការកំណត់ហានិភ័យ ដើម្បីធ្វើការវាយតម្លៃហានិភ័យនេះទៅតាមអាជីវកម្មផ្សេងៗ ខ្លួន។

ក្នុងនាមជាខ្សែការពារទី២ មុខងារប្រតិបត្តិការ និងហានិភ័យមានតួនាទីបង្កើត ត្រួតពិនិត្យ និងផ្តល់របាយការណ៍ផ្សេងៗទាក់ទិននឹងក្របខ័ណ្ឌហានិភ័យ។ បន្ថែមលើនេះទៀត ក្រុមការងារនាយកដ្ឋានហានិភ័យមានទំនួលខុសត្រូវក្នុងការកំណត់កម្រិតហានិភ័យលើផលប្រតិបត្តិការនានា ត្រួតពិនិត្យលើរបាយការណ៍ និងផលប្រតិបត្តិការនានា ស្ថាប័ន ព្រមទាំងធានាថាកម្រិតអនុម័ត ឬផលប្រតិបត្តិការទាំងនោះស្ថិតក្នុងដែនកំណត់មួយដែលសមស្របទៅនឹងបរិបទហានិភ័យ និងសក្តានុពលនៃការរីកចម្រើនរបស់អាជីវកម្ម អេ អឹម ខេ ទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត ។

ជាចុងក្រោយ ក្រុមសវនកម្មផ្ទៃក្នុង គឺជាខ្សែការពារទី ៣ មានតួនាទីជាអ្នកត្រួតពិនិត្យដោយឯករាជ្យ ដើម្បីធានាថា នីតិវិធី និងគោលនយោបាយទាំងឡាយដែលបានអនុម័ត ត្រូវបានអនុវត្តយ៉ាងមានប្រសិទ្ធភាព។

ក្នុងចំណោមហានិភ័យទាំងឡាយដែលបានកំណត់ទូទាំងស្ថាប័ន ហានិភ័យមួយចំនួន ត្រូវបានស្គាល់ច្បាស់ថាជាការកើតឡើងដោយសារការបំប្លែងលទ្ធផលប្រតិបត្តិការ បទដ្ឋានគតិយុត្តិ ក្តីប្រកាសរបស់អ្នកពាក់ព័ន្ធផ្សេងៗ និងការវិវឌ្ឍ ឬការប្រព្រឹត្តទៅនៃលក្ខខណ្ឌប្រកួតប្រជែងដែលគ្រឹះស្ថានកំពុងជួបប្រទះ ។ ហានិភ័យទាំងអស់នោះ ទោះជាហានិភ័យដែលមានស្រាប់ ឬ ហានិភ័យដែលកើតមានថ្មីៗក្តី សុទ្ធតែត្រូវបានចាត់ទុកថាជាហានិភ័យចម្បងៗ មានសារៈសំខាន់សម្រាប់ អេ អឹម ខេ ។

| កម្រិតក្រុមប្រឹក្សាភិបាល  | កម្រិតថ្នាក់គ្រប់គ្រង   |
|---|---|
| <b>គណៈកម្មការគ្រប់គ្រងហានិភ័យ</b><br>គណៈកម្មការគ្រប់គ្រងហានិភ័យ                             | <ul style="list-style-type: none"> <li>ហានិភ័យប្រតិបត្តិការ</li> <li>ការប្រតិបត្តិការ</li> </ul>  |
| <b>គណៈកម្មការហានិភ័យឥណទាន</b><br>គណៈកម្មការហានិភ័យឥណទាន                                     | <ul style="list-style-type: none"> <li>ហានិភ័យឥណទាន</li> <li>ហានិភ័យលើដៃគូអាជីវកម្មនានា</li> <li>ហានិភ័យលើផលប្រតិបត្តិ</li> </ul>   |
| <b>គណៈកម្មការប្រតិបត្តិ</b><br>គណៈកម្មការប្រតិបត្តិ   | <ul style="list-style-type: none"> <li>ហានិភ័យលើអាជីវកម្ម និង យុទ្ធសាស្ត្រ</li> <li>ហានិភ័យលើកេរ្តិ៍ឈ្មោះ</li> </ul>  |
| <b>គណៈកម្មការប្រព័ន្ធព័ត៌មានបច្ចេកវិទ្យា</b><br>គណៈកម្មការប្រព័ន្ធព័ត៌មានបច្ចេកវិទ្យា       | <ul style="list-style-type: none"> <li>ហានិភ័យលើបច្ចេកវិទ្យា</li> <li>សុវត្ថិភាពព័ត៌មាន</li> <li>គម្រោងការស្តារមហន្តរាយព័ត៌មានបច្ចេកវិទ្យា</li> </ul>   |
| <b>គណៈកម្មការគ្រប់គ្រងទ្រព្យសកម្ម និង បំណុល</b><br>គណៈកម្មការគ្រប់គ្រងទ្រព្យសកម្ម និង បំណុល | <ul style="list-style-type: none"> <li>ហានិភ័យអត្រាការប្រាក់</li> <li>ហានិភ័យស្លាប់ប្រាក់ងាយស្រួល និងប្រភពទុន</li> <li>ហានិភ័យលើអត្រាប្តូរប្រាក់</li> <li>ការគ្រប់គ្រងវេនាសម្ព័ន្ធភាពតុល្យការ</li> <li>ការគ្រប់គ្រងមូលធន</li> </ul> |

ស្ថិតនៅក្នុងក្របខ័ណ្ឌដែលសុចនាការ និង គោលនយោបាយត្រូវបានកំណត់ មុខងារសំខាន់របស់គណៈគ្រប់គ្រងហានិភ័យ អេ អឹម ខេ នៅតែបន្តប្រកាសអនុវត្តវិធីសាស្ត្រនានា ក្នុងការទទួលបានព័ត៌មានឆ្លើយតបត្រឡប់ពីក្រុមការងារដែលពាក់ព័ន្ធ សម្រាប់បន្តការកែលម្អប្រព័ន្ធ និងនីតិវិធីដែលមានស្រាប់ ។ ប្រព័ន្ធនៃការទទួលបានព័ត៌មានត្រឡប់ទាំងនោះរួមមាន៖ ការពិនិត្យមើលឡើងវិញជាប្រចាំនៃបញ្ជីហានិភ័យរបស់នាយកដ្ឋាន ឬអាជីវកម្មនីមួយៗ ឧប្បត្តិហេតុហានិភ័យដែលបានកើតឡើងទាំងខាងក្នុង និងខាងក្រៅ អេ អឹម ខេ ព្រមទាំងរបាយការណ៍សវនកម្មផ្ទៃក្នុង។ ជាលទ្ធផល ការលើកម្ពស់លើគោលនយោបាយ និងនីតិវិធីជាច្រើនត្រូវបានធ្វើឡើងទូទាំង អេ អឹម ខេ ។

៦ BRC: គណៈកម្មាធិការគ្រប់គ្រងហានិភ័យកម្រិតក្រុមប្រឹក្សាភិបាល B.ALCO: គណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និង បំណុលកម្រិតក្រុមប្រឹក្សាភិបាល AFC: គណៈកម្មាធិការសវនកម្ម និងហិរញ្ញវត្ថុកម្រិតក្រុមប្រឹក្សាភិបាល

សម្រាប់ឆ្នាំ២០២១ ខាងមុខ ការគ្រប់គ្រងហានិភ័យរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ នឹងផ្តោតទៅលើចំណុចសំខាន់ៗ ដូចខាងក្រោម៖

- **ហានិភ័យឥណទាន៖** ទីផ្សារឥណទានក្នុងប្រទេសកម្ពុជាកាន់តែមានភាពចាស់ទុំ និងប្រឈមទៅនឹងស្ថានភាព ប្រកួតប្រជែងខ្លាំងឡើងជាលំដាប់។ បំណុលវិណ្ណកន្លងកំណើនឥណទានហួសកម្រិតនៅតែជាភ្នំកង្វល់មួយនៅក្នុង វិស័យហិរញ្ញវត្ថុនៅកម្ពុជា។ សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំនេះមានភាព លំបាកខ្លាំងដោយសារតែបញ្ហាជំងឺកូវីដ១៩ ជាមួយគ្នានេះផងដែរ សេដ្ឋកិច្ចពិភពលោកក៏មានការធ្លាក់ចុះផងដែរ ជាពិសេសក្នុងវិស័យ ទេសចរណ៍ កាត់ដេរ សាងសង់ និងវិស័យអចលនទ្រព្យ។ ទោះបីយ៉ាងណាក្តី អេ អិម ខេ នៅតែបន្តប្រកួតប្រជែងប្រជាពលរដ្ឋនៅតាមជនបទ និង សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងមធ្យម (MSME) ខណៈពេលដែលសហគ្រាសទាំងនេះកំពុងតែមានការរីកចម្រើនខ្លាំងនៅក្នុងប្រទេសកម្ពុជា។ ជាងនេះទៅទៀត អេ អិម ខេ ក៏បានផ្តល់ជូននូវឥណទានសង្វាក់ផលិតកម្មដើម្បីជួយជម្រុញ និងគាំទ្រដល់សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និង មធ្យម (MSME) ដើម្បីជួយឲ្យគាត់អាចទទួលបានសេវាហិរញ្ញវត្ថុ។ ដូច្នេះការពង្រឹងដំណើរការផ្តល់ប្រាក់កម្ចីនិងការអនុវត្តការគណនា / ការត្រួតពិនិត្យ ហានិភ័យឥណទានបន្ត គឺជាផ្នែកសំខាន់បំផុតនៃការគ្រប់គ្រងហានិភ័យឥណទានរបស់ អេ អិម ខេ។
- **ហានិភ័យប្រតិបត្តិការ៖** យុទ្ធសាស្ត្រសំខាន់ក្នុងការគ្រប់គ្រងហានិភ័យប្រតិបត្តិការ គឺលើកកម្ពស់ការគ្រប់គ្រង ហានិភ័យ។ ផែនការលើកកម្ពស់នេះ ត្រូវបានធ្វើឡើងក្នុងបំណងរួមបញ្ចូលគ្រប់មុខងារទាំងឡាយរួមមាន ប្រតិបត្តិការឥណទាន ប្រតិបត្តិការប្រាក់បញ្ញើ ប្រតិបត្តិការគ្រប់គ្រងបណ្តាញ និង មុខងារជំនួយប្រតិបត្តិការផ្សេងៗទៀត។ ទិសដៅនៃការលើកកម្ពស់នេះ គឺដើម្បីបង្កើនប្រសិទ្ធភាពខ្ពស់នៃការគ្រប់គ្រងប្រព័ន្ធដែលមានស្រាប់ ដើម្បីធានា ថាប្រតិបត្តិការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ដំណើរការបានល្អដោយរលូន។
- **ហានិភ័យបច្ចេកវិទ្យា និងសុវត្ថិភាពព័ត៌មាន៖** ដោយសារតែការរីកចម្រើន និងការពង្រីកបណ្តាញសេវាកម្មជាបន្តបន្ទាប់របស់ អេ អិម ខេ ហានិភ័យក៏ មានការកើនឡើងផងដែរ។ អេ អិម ខេ បានពិនិត្យមើល លើហានិភ័យទាំងនោះដោយប្រុងប្រយ័ត្ន និងបានអនុវត្តវិធានការណ៍ត្រួតពិនិត្យជាច្រើន ដើម្បី ការពារកុំឱ្យមានការគំរាមកំហែងចំពោះ អតិថិជន និងអាជីវកម្មរបស់ អេ អិម ខេ ផ្ទាល់។ ហានិភ័យ និងឧប្បត្តិហេតុលេចធ្លោបំផុតនៅឆ្នាំ២០២០ ត្រូវ បានយកមកពិភាក្សាគ្នាទៅហើយនៅក្នុងថ្នាក់គ្រប់គ្រងជាន់ខ្ពស់លើប្រតិបត្តិការ ព្រមទាំងបានកំណត់នូវផែនការច្នៃសំលាប់ក្នុងការពង្រឹង បច្ចេកវិទ្យាប្រព័ន្ធព័ត៌មានវិទ្យា ការគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា ប្រកបដោយសុវត្ថិភាព ដែលនឹងត្រូវដាក់ឱ្យដំណើរការពេញលេញក្នុងឆ្នាំ២០២១ ។
- **ការអភិវឌ្ឍនៃបទដ្ឋានគតិយុត្តិ៖** ការវិវឌ្ឍថ្មីៗនៃបទបញ្ញត្តិច្បាប់តម្រូវឱ្យ អេ អិម ខេ បន្តការតាមដានដោយប្រុងប្រយ័ត្នលើបទដ្ឋានគតិយុត្តិផ្សេងៗទាំង ក្នុងស្រុក និងច្បាប់អន្តរជាតិដែលមាន។ តម្រូវការគតិយុត្តិថ្មីៗ ត្រូវបានវិភាគ និងផ្សព្វផ្សាយដល់ភាគីទាំងឡាយដែលពាក់ព័ន្ធ និងដាក់បញ្ចូលក្នុង ដំណើរការ និងប្រព័ន្ធទាំងឡាយដែលមានស្រាប់។
- **ហានិភ័យហិរញ្ញវត្ថុ៖** ក្នុងគោលបំណងឱ្យស្របទៅតាមគ្រប់ខ័ណ្ឌនៃការគ្រប់គ្រងសន្ទនីយភាពរបស់ធនាគារជាតិនៃកម្ពុជា ការគ្រប់គ្រងហានិភ័យ សន្ទនីយភាព នៅតែជាចំណុចសំខាន់ក្នុងចំណោមហានិភ័យហិរញ្ញវត្ថុផ្សេងៗទៀត ។ យុទ្ធសាស្ត្ររបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ គឺប្រើប្រាស់ អនុវត្តយ៉ាងពេញលេញរាល់ការដាក់ចេញគោលនយោបាយផ្សេងៗរបស់ធនាគារជាតិនៃកម្ពុជា ទាំងរយៈពេលខ្លី និងរយៈពេលវែងរបស់ខ្លួនត្រូវបាន បំពេញសម្រេច ហើយ អេ អិម ខេ បានត្រៀមរៀបចំខ្លួនឱ្យស្របយ៉ាងល្អសម្រាប់រាល់ការផ្លាស់ប្តូរដែលមានសក្តានុពលទាំងឡាយ។ ការធ្វើស្រួស តេស្តលើសន្ទនីយភាព និងការពង្រឹងនីតិវិធីនៃដំណើរការគ្រប់គ្រងសាច់ប្រាក់ ជាគោលបំណងសំខាន់ដែលក្រុមការងារគ្រប់គ្រងហានិភ័យចង់សម្រេច ឱ្យបានក្នុងឆ្នាំ២០២១ ខាងមុខ។

## របាយការណ៍ប្រចាំឆ្នាំសង្ខេប ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២០

អេ អិម ខេ ត្រូវបានទទួលស្គាល់ជាស្ថាប័នដែលជាប់ចំណាត់ថ្នាក់ទី៥១ ក្នុងការបង់ពន្ធជាមធ្យមក្នុងឆ្នាំ២០២០ ដោយអគ្គនាយកដ្ឋានពន្ធដារ។ តារាង ខាងក្រោមបង្ហាញពីរបាយការណ៍ប្រចាំឆ្នាំ របស់ អេ អិម ខេ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ៖

| ឯកតាគិតជាដុល្លារអាមេរិក           | 2015             | 2016             | 2017             | 2018             | 2019             | 2020             |
|-----------------------------------|------------------|------------------|------------------|------------------|------------------|------------------|
| ពន្ធលើប្រាក់<br>ចំណេញប្រចាំឆ្នាំ  | 1,409,144        | 1,914,542        | 2,324,327        | 2,520,556        | 2,962,631        | 2,863,956        |
| ពន្ធលើប្រាក់ខែ<br>និងអត្ថប្រយោជន៍ | 414,556          | 578,869          | 461,883          | 808,848          | 699,146          | 697,412          |
| ពន្ធកាត់ទុក (ការប្រាក់)           | 854,726          | 1,091,217        | 1,216,512        | 1,090,147        | 1,382,991        | 1,062,217        |
| ពន្ធកាត់ទុក (ផ្សេងៗ)              | 452,901          | 741,603          | 641,144          | 3,041,908        | 1,554,152        | 1,712,942        |
| ពន្ធផ្សេងៗ                        | 51,201           | 61,617           | 69,857           | 64,460           | 65,750           | 109,225          |
| <b>ពន្ធសរុប</b>                   | <b>3,182,527</b> | <b>4,387,849</b> | <b>4,713,723</b> | <b>7,525,918</b> | <b>6,664,670</b> | <b>6,445,753</b> |

## របាយការណ៍ ហិរញ្ញវត្ថុ





# របាយការណ៍ របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល (“អភិបាល”) សូមធ្វើការបង្ហាញនូវ របាយការណ៍ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី (“ក្រុមហ៊ុន”) សម្រាប់ ដំណាច់ឆ្នាំ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០។

## សកម្មភាពសំខាន់ៗ

សកម្មភាពចម្បងរបស់ក្រុមហ៊ុនគឺផ្តល់ឥណទាន ប្រាក់សន្សំនិងសេវាកម្ម ហិរញ្ញវត្ថុពាក់ព័ន្ធផ្សេងទៀតតាមរយៈការិយាល័យកណ្តាលរបស់ខ្លួននៅ រាជធានីភ្នំពេញ និងការិយាល័យផ្សេងៗទៀតនៅក្នុងព្រះរាជាណាចក្រ កម្ពុជា។

## លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុនក្នុងការិយបរិច្ឆេទថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០ ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ចំណូលលម្អិតនៅទំព័រទី ៧០។

## ទុនបម្រុង និងសិទ្ធិធាន

ពុំមានបម្រែបម្រួលជាសារវន្តលើទុនបម្រុង និង សិទ្ធិធាននៅក្នុងការិយ បរិច្ឆេទនេះទេ លើកលែងតែបម្រែបម្រួល ដែលត្រូវបានបង្ហាញក្នុង របាយការណ៍ហិរញ្ញវត្ថុ។

## ភាគលាភ

ពុំមានភាគលាភបានប្រកាសឬបានបង់នៅក្នុងអំឡុងការិយបរិច្ឆេទនេះទេ (ឆ្នាំ ២០១៩៖ គ្មាន)។

## ដើមទុន

| 31 ធ្នូ 2020 |            |
|--------------|------------|
| KHR'000      | US\$       |
| 159,174,950  | 39,351,038 |
| 2019         |            |
| KHR'000      | US\$       |
| 159,174,950  | 39,061,337 |

## ឥណទានអាក្រក់ និងជាប់សង្ស័យ

មុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាល បានចាត់វិធានការសមស្រប ដើម្បីឈានដល់ការអះអាង ថា នីតិវិធីពាក់ព័ន្ធជាមួយនឹង ការលុបចេញពីបញ្ជីនូវឥណទានអាក្រក់ និង ការធ្វើសិទ្ធិធានលើឥណទានអាក្រក់ និងជាប់សង្ស័យ ត្រូវបានយកមក អនុវត្ត ហើយជឿជាក់ថា វាលឺឥណទានអាក្រក់ត្រូវបានលុបចេញពីបញ្ជី និង សិទ្ធិធានមានភាពគ្រប់គ្រាន់ចំពោះឥណទានជាប់សង្ស័យ។

## ទ្រព្យសកម្ម

មុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុ របស់ក្រុមហ៊ុនត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការសមស្រប ដើម្បីឈានដល់ការអះអាង ថា នីតិវិធីពាក់ព័ន្ធជាមួយទ្រព្យសកម្ម ដែលទំនងជាមិនអាចទទួលស្គាល់ ក្នុងតម្លៃដើមក្នុងប្រតិបត្តិការអាជីវកម្មធម្មតា ដូចដែលបានកត់ត្រាក្នុងបញ្ជី គណនេយ្យរបស់ក្រុមហ៊ុននោះ ត្រូវបានកាត់បន្ថយតម្លៃត្រឹមតម្លៃដែលគ ង់ពឹងទុកថាអាចលក់យកបាន។

នាការលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពី ព្រឹត្តិការណ៍ណាមួយដែលអាច បណ្តាលឱ្យការកំណត់តម្លៃនៃទ្រព្យសកម្ម ចរន្តនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមានការយល់ច្រឡំ ឬមាន ភាពមិនសមស្របជាសារវន្តនោះទេ។

## វិធីសាស្ត្រកំណត់តម្លៃ

នាការលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពី ហេតុការណ៍ណាមួយដែលបានកើតឡើង ដែលធ្វើឱ្យប៉ះពាល់ដល់ វិធីសាស្ត្រវាយតម្លៃទ្រព្យសកម្ម និងបំណុលនៅក្នុងរបាយការណ៍ ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដែលនាំឱ្យមានការយល់ច្រឡំ ឬ មាន ភាពមិនសមស្របជាសារវន្តនោះទេ។

## បំណុលយថាហេតុ និងបំណុលផ្សេងៗ

នាការលបរិច្ឆេទនៃរបាយការណ៍នេះ៖

- (ក) ពុំមានការដាក់បន្ទុក លើទ្រព្យសកម្មណាមួយរបស់ក្រុមហ៊ុន បានកើតមានឡើងចាប់ទាំងពីចុងការិយបរិច្ឆេទនៃហិរញ្ញវត្ថុ សម្រាប់ការធានាបំណុលរបស់បុគ្គលណាមួយ និង
- (ខ) ពុំមានបំណុលយថាហេតុណាមួយកើតមានឡើងចំពោះ ក្រុមហ៊ុនតាំងពីថ្ងៃចុងការិយបរិច្ឆេទនៃហិរញ្ញវត្ថុ ក្រៅពីប្រតិបត្តិ ការអាជីវកម្មធម្មតារបស់ក្រុមហ៊ុនទេ។

ផ្អែកតាមទស្សនៈរបស់ក្រុមប្រឹក្សាភិបាល ពុំមានបំណុលថាហេតុ ឬ បំណុល ផ្សេងៗរបស់ក្រុមហ៊ុន ដែលអាច ឬទំនងក្លាយជាកាតព្វកិច្ចក្នុងអំឡុង ការិយបរិច្ឆេទ ១២ ខែ ខាងមុខ បន្ទាប់ពីការបញ្ចប់ការិយបរិច្ឆេទហិរញ្ញវត្ថុ ដែលនឹងមាន ឬអាចមានឥទ្ធិពលជាសារវន្តដល់លទ្ធភាព របស់ក្រុមហ៊ុនក្នុង ការបំពេញកាតព្វកិច្ចរបស់ខ្លួននៅពេលបំណុលនោះដល់កាលកំណត់សង។

## ការប្រែប្រួលនៃហេតុការណ៍

នាការលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាល ពុំបានដឹងពី ហេតុការណ៍ណាមួយ (លើកលែងតែ ហេតុការណ៍ ដែលបានលើកឡើង នៅក្នុងរបាយការណ៍នេះ ឬក៏របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ) ដែល បានកើតឡើង ហើយធ្វើឱ្យមានការយល់ច្រឡំជាសារវន្ត លើរបាយការណ៍ ហិរញ្ញវត្ថុនោះទេ។

## ធាតុដែលមានលក្ខណៈមិនប្រក្រតី

ផ្អែកតាមទស្សនៈរបស់ក្រុមប្រឹក្សាភិបាល លទ្ធផលនៃប្រតិបត្តិការរបស់ ក្រុមហ៊ុន សម្រាប់របាយការណ៍ ហិរញ្ញវត្ថុប្រចាំឆ្នាំមិនបានទទួលអង្គពល ពីធាតុប្រតិបត្តិការ ឬក៏ព្រឹត្តិការណ៍ ទាំងឡាយណាដែលមានលក្ខណៈ មិនប្រក្រតី។

ផ្អែកតាមទស្សនៈរបស់ក្រុមប្រឹក្សាភិបាល ពុំមានធាតុណាមួយ ប្រតិបត្តិ ការ ឬក៏ ព្រឹត្តិការណ៍ទាំងឡាយណា ដែលមានលក្ខណៈមិនប្រក្រតី បាន កើតឡើងចន្លោះការិយបរិច្ឆេទបញ្ចប់នៃឆ្នាំហិរញ្ញវត្ថុ និងការិយបរិច្ឆេទនៃ របាយការណ៍នេះដែលទំនង ជាមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើលទ្ធផល នៃប្រតិបត្តិការ របស់ក្រុមហ៊ុនសម្រាប់ឆ្នាំហិរញ្ញវត្ថុបច្ចុប្បន្នដែលរបាយការណ៍ នេះត្រូវបានរៀបចំឡើង។

## ព្រឹត្តិការណ៍ក្រោយការិយបរិច្ឆេទរបាយការណ៍

មិនមានព្រឹត្តិការណ៍គួរឱ្យកត់សម្គាល់ណាមួយកើតឡើងទេ បន្ទាប់ពី របាយការណ៍នៃកាលបរិច្ឆេទហិរញ្ញវត្ថុដែលតម្រូវឱ្យមានការបង្ហាញឬកែតម្រូវ ក្រៅពីអ្វីដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុប្រសិនបើមាន។

## ក្រុមប្រឹក្សាភិបាល

សមាសភាពនៃក្រុមប្រឹក្សាភិបាលនៅក្នុងអំឡុងការិយបរិច្ឆេទ និងនាការល បរិច្ឆេទនៃរបាយការណ៍នេះរួមមាន

|  |   |
|--|---|
| លោក <b>Tanmay Chetan</b>                 | ប្រធានក្រុមប្រឹក្សាភិបាល                                  |
| លោក <b>តា បូរណ</b>                       | អភិបាល  |
| លោក <b>John Con-Sing Yung</b>            | អភិបាល  |
| លោក <b>Ru-Hung Wei</b>                   | អភិបាល  |
| លោក <b>Wei-Kuo Yen</b>                   | អភិបាល  |
| កញ្ញា <b>Fang-Hui Hsieh</b>              | អភិបាល<br>(ត្រូវបានតែងតាំងនៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២០)  |
| លោក <b>Chin-Kang Liu</b>                 | អភិបាល (ត្រូវបាន លាលែងតំណែងនៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២០) |
| លោក <b>ទិញ ច័ន្ទវិបុល</b>                | អភិបាល ឯករាជ្យ  |
| កញ្ញា <b>ហេង សីភា</b>                    | អភិបាល ឯករាជ្យ  |
| កញ្ញា <b>Blandine Claudia Marie Pons</b> | អភិបាល ឯករាជ្យ  |

## ភាគហ៊ុនរបស់ក្រុមប្រឹក្សាភិបាល

ពុំមានសមាជិកនៃក្រុមប្រឹក្សាភិបាលណាម្នាក់ មានចំណែកភាគហ៊ុនដោយ ផ្ទាល់នៅក្នុងក្រុមហ៊ុននោះទេ។ ពុំមានការរៀបចំដែលកើតឡើងដោយក្រុម ហ៊ុនជាភាគីមួយ ក្នុងគោលបំណងធ្វើឱ្យអភិបាលទទួលបានភាគហ៊ុន នៅក្នុងក្រុមហ៊ុន ឬអង្គភាពសាជីវកម្មឡើយ។

## អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

នៅចុងការិយបរិច្ឆេទ ឬនៅក្នុងអំឡុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ ពុំមាន ការរៀបចំណាមួយដែលមានក្រុមហ៊ុនជាភាគីមួយ ក្នុងគោលបំណងជួយ ដល់សមាជិកក្រុមប្រឹក្សាភិបាល ដើម្បីទទួលបាននូវអត្ថប្រយោជន៍ដោយ មធ្យោបាយទិញយកភាគហ៊ុន ។

ចាប់តាំងពីដើមការិយបរិច្ឆេទហិរញ្ញវត្ថុ ពុំមានសមាជិកក្រុមប្រឹក្សាភិបាល ណាម្នាក់បានទទួល ឬមានសិទ្ធិទទួលបាននូវអត្ថប្រយោជន៍ណាមួយ (ក្រៅពីអត្ថប្រយោជន៍ដែលបានទទួល ដូចបានបង្ហាញនៅក្នុងរបាយការណ៍ ហិរញ្ញវត្ថុ) តាមរយៈការចុះកិច្ចសន្យាធ្វើឡើងដោយក្រុមហ៊ុន ឬដោយក្រុម ហ៊ុនពាក់ព័ន្ធមួយ ជាមួយនិងក្រុមហ៊ុន ដែលសមាជិកក្រុមប្រឹក្សាភិបាលនោះ ជាសមាជិក ឬក៏ជាមួយក្រុមហ៊ុនដែលសមាជិក ក្រុមប្រឹក្សាភិបាលនោះ មាន ផលប្រយោជន៍ ផ្នែកហិរញ្ញវត្ថុច្រើនជាមួយនោះទេ លើកលែងតែការបង្ហាញ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

## របាយការណ៍ស្តីពីការទទួលខុសត្រូវរបស់ក្រុម ប្រឹក្សាភិបាលចំពោះរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាល ជាអ្នកទទួលខុសត្រូវដើម្បីធានាថារបាយការណ៍ហិរញ្ញវត្ថុ ផ្តល់នូវទិដ្ឋភាពពិត និងត្រឹមត្រូវអំពីស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន នាការិយបរិច្ឆេទថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០ និងលទ្ធផលហិរញ្ញវត្ថុ ហើយ និងលំហូរសាច់ប្រាក់របស់ក្រុមហ៊ុន សម្រាប់ការិយបរិច្ឆេទបញ្ចប់។ ក្រុមប្រឹក្សាភិបាល ត្រូវពិនិត្យលើការរៀបចំរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ ដែលធ្វើឡើងដោយគណៈគ្រប់គ្រងដែលត្រូវបានតម្រូវឱ្យ៖

- អនុម័ត គោលនយោបាយគណនេយ្យសមស្របដោយមានការវិនិច្ឆ័យ និងការប៉ាន់ស្មានដោយសមហេតុផល និងប្រុងប្រយ័ត្ន ហើយធ្វើការ អនុវត្តប្រកបដោយសង្គតិភាព។
- អនុវត្តតាម តាមការតម្រូវនៃស្តង់ដាររបាយការណ៍ទាក់ទងនឹង ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“CIFRS”) ឬប្រសិនបើមាន គម្លាតនៃការអនុវត្តស្តង់ដារ ដែលដើម្បីជាប្រយោជន៍ដល់ការ បង្ហាញនូវភាពពិត និងត្រឹមត្រូវរបស់របាយការណ៍ហិរញ្ញវត្ថុនោះ គម្លាតទាំងនោះគួរតែត្រូវបានបង្ហាញ ពន្យល់ និងកំណត់ចំនួន ទឹកប្រាក់ក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឱ្យបានសមរម្យ។
- រក្សាទុកបញ្ជីគណនេយ្យឱ្យបានគ្រប់គ្រាន់ និងធានាថាប្រព័ន្ធនៃ ការគ្រប់គ្រងផ្ទៃក្នុងមានប្រសិទ្ធភាព។

- រៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយឈរលើ មូលដ្ឋាននិរន្តរភាព លើកលែងតែក្នុងករណីដែលក្រុមហ៊ុន មិនអាចបន្តសកម្មភាពអាជីវកម្ម របស់ខ្លួននាពេលអនាគត។
- បង្កើតគោលនយោបាយទូទៅសម្រាប់ក្រុមហ៊ុន អនុម័តវាស់ការសម្រេច

ចិត្ត និងសកម្មភាពទាំងឡាយរបស់ក្រុមប្រឹក្សាភិបាលដែលមាន ឥទ្ធិពលលើប្រតិបត្តិការអាជីវកម្ម និងលទ្ធផលនៃប្រតិបត្តិការរបស់ ក្រុមហ៊ុន និងធានាថាគោល នយោបាយនិងការសម្រេចចិត្តទាំងនោះ ត្រូវបានឆ្លុះបញ្ចាំងយ៉ាងសមស្របក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលបញ្ជាក់ថា ក្រុមហ៊ុនបានអនុវត្តតាមលក្ខខណ្ឌតម្រូវចាំបាច់ នានា ដូចដែលបានបញ្ជាក់ខាងលើ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។

### សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាភិបាល

របាយការណ៍ហិរញ្ញវត្ថុ បានបង្ហាញនូវភាពត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់សម្រាប់ ដំណាច់ឆ្នាំ ដោយអនុលោមទៅតាម ស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុ អន្តរជាតិនៃកម្ពុជា ហើយគិតត្រឹមកាលបរិច្ឆេទចេញផ្សាយរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលជឿជាក់ថា ក្រុមហ៊ុនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការ ទូទាត់បំណុលនៅពេលដល់កំណត់សង។

តំណាងក្រុមប្រឹក្សាភិបាល



លោក Tanmay Chetan  
ប្រធានក្រុមប្រឹក្សាភិបាល

ធ្វើនៅ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា  
កាលបរិច្ឆេទ៖ ១៩ មេសា ២០២១

## របាយការណ៍ របស់សវនករឯករាជ្យ

ជូនចំពោះ ភាគទុនិកនៃ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី

### មតិយោបល់

យើងខ្ញុំបានធ្វើសវនកម្មទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី (“ក្រុមហ៊ុន”) ដែលមាន របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០ និង របាយការណ៍លទ្ធផលលម្អិត របាយការណ៍បម្រែបម្រួលមូលធន និង របាយការណ៍លំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ និងកំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ និងសេចក្តីសង្ខេបនៃ គោលនយោបាយគណនេយ្យសំខាន់ៗដែលបានចែងនៅទំព័រទី ៦៩ ដល់ ១២៧។

តាមមតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុដែលភ្ជាប់ជាមួយ បង្ហាញនូវភាពត្រឹមត្រូវជាសារវន្តនៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរ សាច់ប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោម ទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (ហៅកាត់ថា “CIFRS”)។

### មូលដ្ឋានសម្រាប់ការផ្តល់មតិយោបល់

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្ម អន្តរជាតិនៃកម្ពុជា (ហៅកាត់ថា “CISAs”)។ ការទទួលខុសត្រូវរបស់ យើងខ្ញុំដោយអនុលោមទៅតាមស្តង់ដារទាំងនេះ គឺត្រូវបានរៀបរាប់ នៅក្នុងផ្នែក ការទទួលខុសត្រូវរបស់សវនករចំពោះការធ្វើសវនកម្មលើ របាយការណ៍ហិរញ្ញវត្ថុ នៃរបាយការណ៍នេះ។ យើងខ្ញុំឯករាជ្យពីក្រុមហ៊ុន ដោយអនុលោមទៅតាមការតម្រូវក្រមសីលធម៌ ដែលពាក់ព័ន្ធនឹងការធ្វើស វនកម្មលើរបាយការណ៍ហិរញ្ញវត្ថុនៅប្រទេសកម្ពុជា ព្រមទាំងបានបំពេញនូវ ការទទួលខុសត្រូវលើក្រមសីលធម៌ផ្សេងៗទៀត ដោយអនុលោមទៅតាមការ តម្រូវទាំងនេះ។ យើងខ្ញុំជឿជាក់ថាការស្តង់ដារសវនកម្មដែលយើងបានទទួល គឺមានភាពគ្រប់គ្រាន់ និងសមរម្យ ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ការផ្តល់ មតិយោបល់របស់យើងខ្ញុំ។

### ព័ត៌មានក្រៅពីរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍របស់សវនករ

គណៈគ្រប់គ្រង ទទួលខុសត្រូវទៅលើព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗ របស់ក្រុមហ៊ុនរួមមាន របាយការណ៍របស់ក្រុមប្រឹក្សាភិបាលនៅទំព័រទី១ ដល់ ទំព័រទី៥ ប៉ុន្តែពុំបានរួមបញ្ចូលរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍ របស់សវនករទេ។

មតិយោបល់របស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុ មិនគ្របដណ្តប់លើ ព័ត៌មានផ្សេងៗទេ ហើយយើងខ្ញុំមិនបង្ហាញសេចក្តីសន្និដ្ឋានធានា អះអាងក្នុងទម្រង់ណាមួយទៅលើព័ត៌មានផ្សេងៗនេះដែរ។

ទាក់ទងនឹងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ យើងខ្ញុំទទួលខុសត្រូវ ក្នុងការអានព័ត៌មាន ផ្សេងៗ ដើម្បីពិចារណាថាតើព័ត៌មានផ្សេងៗទាំងនេះ

មានភាពផ្ទុយគ្នាជាសារវន្តពីរបាយការណ៍ហិរញ្ញវត្ថុ ឬផ្ទុយពីការយល់ដឹង របស់យើងខ្ញុំដែលទទួលបានពីការធ្វើសវនកម្ម ឬមានកំហុសឆ្គងជាសារវន្ត ដែលបានកើតឡើង។ ប្រសិនបើផ្អែកទៅលើការធ្វើសវនកម្ម យើងខ្ញុំសន្និដ្ឋាន ថាមានកំហុសឆ្គងជាសារវន្តអំពីព័ត៌មានផ្សេងៗ យើងខ្ញុំនឹងរាយការណ៍នូវ ភាពជាក់ស្តែងនោះ។ យើងខ្ញុំពុំមានអ្វីត្រូវរាយការណ៍ឡើយ។

### ការទទួលខុសត្រូវរបស់គណៈគ្រប់គ្រង និង ក្រុមប្រឹក្សាភិបាលចំពោះរបាយការណ៍ហិរញ្ញវត្ថុ

គណៈគ្រប់គ្រង ជាអ្នកទទួលខុសត្រូវលើការរៀបចំនិងការបង្ហាញ របាយការណ៍ហិរញ្ញវត្ថុឲ្យបានត្រឹមត្រូវដោយអនុលោមទៅតាម CIFRSs និងទទួលខុសត្រូវលើប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែល គណៈគ្រប់គ្រងកំណត់ ថាមានភាពចាំបាច់សម្រាប់ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុឲ្យជឿស្មោះត្រង់ កំហុសឆ្គងជាសារវន្តដែលបណ្តាលមកពីការក្លែងបន្លំ ឬការភាន់ច្រឡំ។

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ គណៈគ្រប់គ្រងទទួលខុសត្រូវក្នុង ការវាយតម្លៃលើលទ្ធភាពរបស់ក្រុមហ៊ុនក្នុងការបន្តនិរន្តរភាពអាជីវកម្ម និងត្រូវបង្ហាញបញ្ហាដែលពាក់ព័ន្ធនឹងការបន្តនិរន្តរភាពប្រសិនបើមាន ដោយ ការប្រើប្រាស់មូលដ្ឋាននិរន្តរភាពគណនេយ្យ លើកលែងតែគណៈគ្រប់គ្រង មានបំណងរំលាយក្រុមហ៊ុន ឬបញ្ឈប់អាជីវកម្ម ឬពុំមានជម្រើសជាក់ស្តែង ណាមួយក្រៅពីអនុវត្តដូច្នោះ។

ក្រុមប្រឹក្សាភិបាលមានទទួលខុសត្រូវលើការត្រួតពិនិត្យលើដំណើរការនៃ វិធានការរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។

### ការទទួលខុសត្រូវរបស់សវនករចំពោះ ការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំ គឺដើម្បីទទួលបានអំណះអំណាងដែលសម ហេតុផល ថាតើរបាយការណ៍ហិរញ្ញវត្ថុទាំងមូល គឺពុំមានកំហុសឆ្គងជា សារវន្ត ដែលអាចបណ្តាលមកពីការក្លែងបន្លំ ឬការភាន់ច្រឡំ និងដើម្បី ចេញរបាយការណ៍សវនករដែលរួមបញ្ចូលមតិយោបល់របស់យើងខ្ញុំ។ អំណះអំណាងដែលសមហេតុផល គឺជាអំណះអំណាងកម្រិតខ្ពស់ ប៉ុន្តែ ពុំមែនជាការធានាថាការធ្វើសវនកម្មដែលអនុលោមតាម CISAs នឹងតែងតែ រកឃើញជានិច្ចនូវកំហុសឆ្គងជាសារវន្តដែលបានកើតឡើងនោះទេ។ កំហុស ឆ្គងអាចកើតឡើងពីការក្លែងបន្លំ ឬការភាន់ច្រឡំ ហើយត្រូវបានពិចារណាជា កំហុសឆ្គងជាសារវន្ត ប្រសិនបើកំហុសឆ្គងនីមួយៗ ឬរួមបញ្ចូលគ្នា ត្រូវតែ រំពឹងថាមានឥទ្ធិពលដល់ការសម្រេចចិត្តសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ របាយការណ៍ហិរញ្ញវត្ថុជាមូលដ្ឋាន។

ជាផ្នែកមួយនៃការធ្វើសវនកម្មដោយអនុលោមតាម CISAs យើងបានធ្វើការ វិនិច្ឆ័យ និង រក្សាភាពងឿងឆ្ងល់ប្រកបដោយវិជ្ជាជីវៈ ក្នុងការបំពេញការងារ សវនកម្មរបស់យើងខ្ញុំ។ ហើយយើងខ្ញុំបាន៖

- កំណត់ និងវាយតម្លៃលើហានិភ័យនៃកំហុសឆ្គងជាសារវន្តនៃ របាយការណ៍ហិរញ្ញវត្ថុដែលអាចបណ្តាលមកពីការក្លែងបន្លំ ឬ ការភាន់ច្រឡំ ដោយរៀបចំ និងអនុវត្តនីតិវិធីសវនកម្ម ដែល

ឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងដើម្បីទទួលបានភស្តុតាងសវនកម្មគ្រប់គ្រាន់និងសមរម្យ សម្រាប់ជាមូលដ្ឋានក្នុងការផ្តល់មតិយោបល់របស់យើងខ្ញុំ។ ហានិភ័យដែលពុំបានរកឃើញក៏ហួសឆ្លងជាសារវន្តដែលបណ្តាលមកពីការក្លែងបន្លំ គឺជាហានិភ័យដែលបណ្តាលមកពីការកាន់ច្រឡំ ដោយសារតែការក្លែងបន្លំអាចបណ្តាលមកពីការយុបយិត ការក្លែងឯកសារ ការលុបចោលដោយចេតនា ការផ្លាស់ប្តូរ ឬការបំពានលើប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ។

- ទទួលបានការយល់ដឹងពីប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុដែលពាក់ព័ន្ធនឹងការធ្វើសវនកម្ម ដើម្បីរៀបចំនីតិវិធីសវនកម្មដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែពុំមែនដើម្បីបញ្ជាក់យោបល់ទៅលើប្រសិទ្ធភាពនៃប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុរបស់ក្រុមហ៊ុនឡើយ។
- វាយតម្លៃភាពត្រឹមត្រូវនៃគោលនយោបាយគណនេយ្យដែលបានប្រើប្រាស់ ភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យ និងការបង្ហាញដែលពាក់ព័ន្ធនានាដោយគណៈគ្រប់គ្រង។
- សន្និដ្ឋានលើភាពសមស្របនៃការប្រើប្រាស់មូលដ្ឋានគណនេយ្យនិរន្តរភាពអាជីវកម្ម របស់គណៈគ្រប់គ្រង និងផ្អែកទៅលើភស្តុតាងសវនកម្មដែលបានទទួល ថាមានភាពមិនប្រាកដប្រជាជាសារវន្តដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌដែលអាចមានការសង្ស័យជាសារវន្តទៅលើលទ្ធភាពរបស់ក្រុមហ៊ុន ដើម្បីបន្តនិរន្តរភាពអាជីវកម្ម។ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថា មានភាពមិនប្រាកដប្រជា ជាសារវន្តនោះយើងខ្ញុំត្រូវធ្វើការបង្ហាញនៅក្នុងរបាយការណ៍សវនកម្ម ដើម្បីទាញចំណាប់អារម្មណ៍អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ ទៅលើការបង្ហាញព័ត៌មាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើការបង្ហាញព័ត៌មានមិនគ្រប់គ្រាន់ យើងខ្ញុំត្រូវធ្វើការកែប្រែនៅក្នុងមតិយោបល់

របស់យើងខ្ញុំ។ សេចក្តីសន្និដ្ឋានរបស់យើងខ្ញុំ ផ្អែកទៅលើភស្តុតាងសវនកម្មដែលទទួលបានរហូតដល់កាលបរិច្ឆេទនៃរបាយការណ៍សវនកម្មរបស់យើងខ្ញុំ។ ទោះជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ ឬលក្ខខណ្ឌនានាពេលអនាគត អាចបណ្តាលអោយក្រុមហ៊ុនបញ្ឈប់ការបន្តនិរន្តរភាពអាជីវកម្ម។

- វាយតម្លៃការបង្ហាញជាទូទៅ រចនាសម្ព័ន្ធ និងខ្លឹមសារ ក្នុងរបាយការណ៍ហិរញ្ញវត្ថុ រួមទាំងការលាតត្រដាង និងថាតើរបាយការណ៍ហិរញ្ញវត្ថុបង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍ដែលពាក់ព័ន្ធ ដើម្បីសម្រេចបាននូវការបង្ហាញដែលត្រឹមត្រូវ។

យើងខ្ញុំទាក់ទងជាមួយអ្នកទទួលបន្ទុកខាងអភិបាលកិច្ច ពាក់ព័ន្ធនឹងបញ្ហាផ្សេងៗ វិសាលភាព និងពេលវេលានៃការធ្វើសវនកម្ម និងការរកឃើញពីសវនកម្ម រួមទាំងកង្វះខាតសំខាន់ៗនៃការគ្រប់គ្រងហិរញ្ញវត្ថុដែលបានរកឃើញនៅក្នុងអំឡុងពេលធ្វើសវនកម្មរបស់យើងខ្ញុំ។

តំណាងក្រុមហ៊ុន ឌីឡីយធី (ខេមបូឌា) ខូ អិលធីឌី



លោក ខួយ គឹមលេង  
ដៃគូសហការ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា  
កាលបរិច្ឆេទ៖ ១៩ មេសា ២០២១

# របាយការណ៍ ស្ថានភាពហិរញ្ញវត្ថុ

|                                     | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020 |                      |                    | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 |                    |
|-------------------------------------|------------------------------|----------------------|--------------------|------------------------------|--------------------|
|                                     | កំណត់សម្គាល់                 | ពាន់រៀល              | ដុល្លារអាមេរិក     | ពាន់រៀល                      | ដុល្លារអាមេរិក     |
| <b>ទ្រព្យសកម្ម</b>                  |                              |                      |                    |                              |                    |
| សាច់ប្រាក់ក្នុងដៃ                   | 4                            | 84,341,791           | 20,850,875         | 75,272,199                   | 18,471,705         |
| សមតុល្យនៅធនាគារជាតិនៃកម្ពុជា        | 5                            | 200,436,299          | 49,551,619         | 253,329,817                  | 62,166,826         |
| សមតុល្យនៅធនាគារផ្សេងៗ               | 6                            | 57,888,034           | 14,311,010         | 17,720,965                   | 4,348,703          |
| ឥណទានផ្តល់ដល់អតិថិជន                | 7                            | 1,444,415,039        | 357,086,536        | 1,291,295,261                | 316,882,273        |
| ទ្រព្យសម្បត្តិ និងបរិក្ខារ          | 8                            | 15,340,193           | 3,792,384          | 18,619,359                   | 4,569,168          |
| កម្មវិធីកុំព្យូទ័រ                  | 9                            | 10,916,425           | 2,698,745          | 12,061,266                   | 2,959,820          |
| សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម | 10                           | 22,952,396           | 5,674,264          | 22,711,329                   | 5,573,332          |
| ទ្រព្យសកម្មពន្ធនាគារ                | 13                           | 14,159,188           | 3,500,417          | 10,919,476                   | 2,679,626          |
| ទ្រព្យសកម្មផ្សេងៗ                   | 11                           | 13,728,161           | 3,393,859          | 13,474,618                   | 3,306,655          |
| <b>ទ្រព្យសកម្មសរុប</b>              |                              | <b>1,864,177,526</b> | <b>460,859,709</b> | <b>1,715,404,290</b>         | <b>420,958,108</b> |

## បំណុល និងមូលធន

|                        |    |                      |                    |                      |                    |
|------------------------|----|----------------------|--------------------|----------------------|--------------------|
| <b>បំណុល</b>           |    |                      |                    |                      |                    |
| ប្រាក់បញ្ញើរបស់អតិថិជន | 12 | 848,157,548          | 209,680,482        | 745,074,858          | 182,840,456        |
| បំណុលពន្ធនានា          | 13 | 8,054,864            | 1,991,314          | 9,570,336            | 2,348,549          |
| បំណុលភតិសន្យា          | 14 | 22,456,954           | 5,551,781          | 23,525,054           | 5,773,019          |
| ប្រាក់កម្ចី            | 15 | 623,015,769          | 154,021,204        | 602,027,292          | 147,736,759        |
| អនុបំណុល               | 16 | 17,282,453           | 4,272,547          | 26,557,835           | 6,517,260          |
| សិទ្ធិធនធនសម្រាប់      |    |                      |                    |                      |                    |
| អត្ថប្រយោជន៍ បុគ្គលិក  | 18 | 16,033,903           | 3,963,882          | 11,058,210           | 2,713,671          |
| បំណុលផ្សេងៗ            | 19 | 15,880,524           | 3,925,965          | 15,819,490           | 3,882,084          |
| <b>បំណុលសរុប</b>       |    | <b>1,550,882,015</b> | <b>383,407,175</b> | <b>1,433,633,075</b> | <b>351,811,798</b> |

## មូលធន

|                     |    |                    |                   |                    |                   |
|---------------------|----|--------------------|-------------------|--------------------|-------------------|
| ដើមទុន              | 20 | 159,174,950        | 39,351,038        | 159,174,950        | 39,061,337        |
| បុព្វលាភភាគហ៊ុន     | 21 | 22,425,355         | 5,543,968         | 22,425,355         | 5,503,155         |
| ទុនបម្រុង           | 22 | 23,372,788         | 5,778,192         | 27,398,999         | 6,723,681         |
| ប្រាក់ចំណេញរក្សាទុក |    | 108,322,418        | 26,779,336        | 72,771,911         | 17,858,137        |
| <b>មូលធនសរុប</b>    |    | <b>313,295,511</b> | <b>77,452,534</b> | <b>281,771,215</b> | <b>69,146,310</b> |

## បំណុល និងមូលធនសរុប

1,864,177,526 460,859,709 1,715,404,290 420,958,108

កំណត់សំគាល់ដែលភ្ជាប់មកជាមួយពីទំព័រ ៧៤ ដល់ ១២៧ ជាផ្នែកសំខាន់មួយនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

# របាយការណ៍

## ចំណូលលម្អិត

|   | កំណត់សម្គាល់ | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020 |                   | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 |                   |
|---|--------------|------------------------------|-------------------|------------------------------|-------------------|
|   |              | ពាន់រៀល                      | ដុល្លារអាមេរិក    | ពាន់រៀល                      | ដុល្លារអាមេរិក    |
| ចំណូលការប្រាក់  | 23           | 297,896,608                  | 73,067,601        | 242,087,092                  | 59,745,087        |
| ចំណាយការប្រាក់  | 24           | (89,525,478)                 | (21,958,665)      | (84,985,114)                 | (20,973,621)      |
| <b>ចំណូលពីការប្រាក់សុទ្ធ</b>  |              | <b>208,371,130</b>           | <b>51,108,936</b> | <b>157,101,978</b>           | <b>38,771,466</b> |
| ចំណាយកម្រៃជើងសារ  | 25           | (13,979,172)                 | (3,428,789)       | (10,429,798)                 | (2,573,988)       |
| ចំណូលផ្សេងៗ   | 26           | 18,109,749                   | 4,441,930         | 27,541,545                   | 6,797,025         |
| <b>ចំណូលពីប្រតិបត្តិការ</b>   |              | <b>212,501,707</b>           | <b>52,122,077</b> | <b>174,213,725</b>           | <b>42,994,503</b> |
| ប្រាក់ជំនួយ   | 27           | 811,433                      | 199,027           | 832,417                      | 205,434           |
| ចំណាយបុគ្គលិក និង<br>បន្ទុកពាក់ព័ន្ធផ្សេងៗ  | 28           | (94,991,388)                 | (23,299,335)      | (81,892,682)                 | (20,210,435)      |
| ចំណាយរំលស់លើទ្រព្យរូបិយ<br>និង ទ្រព្យអរូបិយ   | 29           | (16,366,819)                 | (4,014,427)       | (16,317,180)                 | (4,026,945)       |
| ចំណាយប្រតិបត្តិការផ្សេងៗ  | 30           | (37,389,861)                 | (9,170,925)       | (32,035,610)                 | (7,906,123)       |
| ការខាតបង់សុទ្ធលើខ្លួនភាពតម្លៃនៃ<br>ឧបករណ៍ហិរញ្ញវត្ថុ  | 31           | (25,387,708)                 | (6,227,056)       | (6,551,004)                  | (1,616,733)       |
| <b>ប្រាក់ចំណេញមុនពន្ធដកពន្ធ</b>   |              | <b>39,177,364</b>            | <b>9,609,361</b>  | <b>38,249,666</b>            | <b>9,439,701</b>  |
| ចំណាយពន្ធលើប្រាក់ចំណូល  | 13           | (7,653,068)                  | (1,877,132)       | (8,666,410)                  | (2,138,798)       |
| <b>ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ</b>   |              | <b>31,524,296</b>            | <b>7,732,229</b>  | <b>29,583,256</b>            | <b>7,300,903</b>  |
| ចំណូលលម្អិតផ្សេងៗ<br>ធាតុដែលមិនបានបែងចែកឡើង<br>វិញទៅក្នុងប្រាក់ចំណេញ ឬខាត<br>លម្អៀងពីការប្តូររូបិយប័ណ្ណ |              | -                            | 573,995           | -                            | (791,496)         |
|   |              | -                            | 573,995           | -                            | (791,496)         |
| <b>ចំណូលលម្អិតផ្សេងៗសរុប<br/>សម្រាប់ការិយបរិច្ឆេទ</b>   |              | <b>31,524,296</b>            | <b>8,306,224</b>  | <b>29,583,256</b>            | <b>6,509,407</b>  |
| ប្រាក់ចំណេញសម្រាប់<br>ម្ចាស់ក្រុមហ៊ុន   |              | 31,524,296                   | 7,732,229         | 29,583,256                   | 7,300,903         |
| ចំណូលលម្អិតសរុបសម្រាប់<br>ម្ចាស់ក្រុមហ៊ុន   |              | 31,524,296                   | 8,306,224         | 29,583,256                   | 6,509,407         |

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយពីទំព័រ ៧៤ ដល់ ១២៧ ជាផ្នែកសំខាន់មួយនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

# របាយការណ៍

## ចំណូលបម្រែបម្រួលមូលធន

|   | ដើមទុន             | បុព្វលាភ          | ទុនបម្រុង         | ប្រាក់ចំណេញ        | សរុប               | សរុប              |
|---|--------------------|-------------------|-------------------|--------------------|--------------------|-------------------|
|   | ពាន់រៀល            | ពាន់រៀល           | ពាន់រៀល           | ពាន់រៀល            | ពាន់រៀល            | ដុល្លារអាមេរិក    |
| <b>ការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020</b> |                    |                   |                   |                    |                    |                   |
| សមតុល្យនៅថ្ងៃទី 1 ខែ មករា ឆ្នាំ 2020                    | 159,174,950        | 22,425,355        | 27,398,999        | 72,771,911         | 281,771,215        | 69,146,310        |
| ប្រាក់ចំណេញសុទ្ធប្រចាំឆ្នាំ                             | -                  | -                 | -                 | 31,524,296         | 31,524,296         | 7,732,229         |
| ការផ្ទេរពីទុនបម្រុង                                     | -                  | -                 | (4,026,211)       | 4,026,211          | -                  | -                 |
| លម្អៀងនៃការប្តូររូបិយប័ណ្ណ                              | -                  | -                 | -                 | -                  | -                  | 573,995           |
| <b>សមតុល្យនៅថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020</b>            | <b>159,174,950</b> | <b>22,425,355</b> | <b>23,372,788</b> | <b>108,322,418</b> | <b>313,295,511</b> | <b>77,452,534</b> |
| <b>សមមូលដុល្លារអាមេរិក</b>                              | <b>39,351,038</b>  | <b>5,543,968</b>  | <b>5,778,192</b>  | <b>26,779,336</b>  | <b>77,452,534</b>  |                   |
| <b>ការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019</b> |                    |                   |                   |                    |                    |                   |
| សមតុល្យនៅថ្ងៃទី 1 ខែ មករា ឆ្នាំ 2019                    | 120,327,300        | 149,505           | 25,647,692        | 44,939,962         | 191,064,459        | 47,552,130        |
| ប្រាក់ចំណេញសុទ្ធប្រចាំឆ្នាំ                             | -                  | -                 | -                 | 29,583,256         | 29,583,256         | 7,300,903         |
| ការបម្រុងប្រាក់ចំណេញរក្សាទុកទៅជាដើមទុន                  | 38,847,650         | 22,275,850        | -                 | -                  | 61,123,500         | 15,084,773        |
| ការផ្ទេរទៅទុនបម្រុង                                     | -                  | -                 | 1,751,307         | (1,751,307)        | -                  | -                 |
| លម្អៀងនៃការប្តូររូបិយប័ណ្ណ                              | -                  | -                 | -                 | -                  | -                  | (791,496)         |
| <b>សមតុល្យនៅថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019</b>            | <b>159,174,950</b> | <b>22,425,355</b> | <b>27,398,999</b> | <b>72,771,911</b>  | <b>281,771,215</b> | <b>69,146,310</b> |
| <b>សមមូលដុល្លារអាមេរិក</b>                              | <b>39,061,337</b>  | <b>5,503,155</b>  | <b>6,723,681</b>  | <b>17,858,137</b>  | <b>69,146,310</b>  |                   |

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយពីទំព័រ ៧៤ ដល់ ១២៧ ជាផ្នែកសំខាន់មួយនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

# របាយការណ៍

## លំហូរសាច់ប្រាក់

|   | កំណត់សម្គាល់ | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020 |                    | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 |                     |
|---|--------------|------------------------------|--------------------|------------------------------|---------------------|
|   |              | ពាន់រៀល                      | ដុល្លារអាមេរិក     | ពាន់រៀល                      | ដុល្លារអាមេរិក      |
| <b>លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ</b>   |              |                              |                    |                              |                     |
| ប្រាក់ចំណេញមុនពន្ធដកពន្ធយក  |              | 39,177,364                   | 9,609,361          | 38,249,666                   | 9,439,701           |
| <i>យកកម្ម៖</i>  |              |                              |                    |                              |                     |
| ចំណាយលើសំណើទ្រព្យរូបិយ និង ទ្រព្យអរូបិយ   | 29           | 16,366,819                   | 4,014,427          | 16,317,180                   | 4,026,945           |
| ការខាតបង់សុទ្ធលើខុសភាពតម្លៃឧបករណ៍ហិរញ្ញវត្ថុ  | 31           | 25,387,708                   | 6,227,056          | 6,551,004                    | 1,616,733           |
| ការកើនឡើងនៃសម្រាប់កាតព្វកិច្ច អត្ថប្រយោជន៍របស់និយោជិតខាត/(ចំណេញ) សុទ្ធលើខុសភាពហិរញ្ញវត្ថុផ្សេងៗកត់ត្រាតាម FVTPL |              | 4,195,280                    | 1,029,012          | 740,804                      | 182,824             |
| ខាតពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ   |              | 289,239                      | 70,944             | (1,343,738)                  | (331,623)           |
| ខាតពីការលក់កម្មវិធីកុំព្យូទ័រ   |              | 85,556                       | 20,984             | 3,432                        | 847                 |
| ខាតពីការលក់កម្មវិធីកុំព្យូទ័រ   |              | 27,899                       | 6,844              | -                            | -                   |
| លម្អៀងនៃការប្តូររូបិយប័ណ្ណ  |              | (1,878,915)                  | (460,857)          | (199,043)                    | (49,122)            |
| ចំណូលការប្រាក់  | 23           | (297,896,608)                | (73,067,601)       | (242,087,092)                | (59,745,087)        |
| ចំណាយការប្រាក់  | 24           | 89,525,478                   | 21,958,665         | 84,985,114                   | 20,973,621          |
|   |              | (124,720,180)                | (30,591,165)       | (96,782,673)                 | (23,885,161)        |
| <i>បម្រែបម្រួលនៃដើមទុនចល័ត៖</i>   |              |                              |                    |                              |                     |
| សមតុល្យនៅធនាគារជាតិនៃកម្ពុជា  |              | 79,148,135                   | 19,413,327         | (72,177,455)                 | (17,812,797)        |
| សមតុល្យតម្កល់ជាទ្រព្យធានានៅធនាគារផ្សេងៗ   |              | (20,224,999)                 | (4,960,755)        | -                            | -                   |
| ឥណទានផ្តល់ដល់អតិថិជន  |              | (185,196,441)                | (45,424,685)       | (321,752,859)                | (79,405,938)        |
| ទ្រព្យសកម្មផ្សេងៗ   |              | (253,543)                    | (62,189)           | (4,989,370)                  | (1,231,335)         |
| ប្រាក់បញ្ញើសន្សំអតិថិជន   |              | 101,484,618                  | 24,891,984         | 90,779,915                   | 22,403,730          |
| <i>បំណុលផ្សេងៗ</i>  |              | (228,205)                    | (55,974)           | (12,650,589)                 | (3,122,060)         |
| សាច់ប្រាក់ក្នុងសកម្មភាពប្រតិបត្តិការ  |              | (149,990,615)                | (36,789,457)       | (417,573,031)                | (103,053,561)       |
| ការប្រាក់ទទួលបាន  |              | 305,239,749                  | 74,868,715         | 255,845,554                  | 62,784,185          |
| ការប្រាក់បានបង់   |              | (91,877,075)                 | (22,535,461)       | (81,658,256)                 | (20,038,836)        |
| ពន្ធលើប្រាក់ចំណូលបានបង់   | 13           | (12,408,252)                 | (3,043,476)        | (10,007,704)                 | (2,455,878)         |
| <b>សាច់ប្រាក់សុទ្ធទទួលបានពី/ (ប្រើក្នុង) សកម្មភាពប្រតិបត្តិការ</b>  |              | <b>50,963,807</b>            | <b>12,500,321</b>  | <b>(253,393,437)</b>         | <b>(62,764,090)</b> |
| <b>លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ</b>   |              |                              |                    |                              |                     |
| ការទិញទ្រព្យ និងបរិក្ខារ  | 8            | (4,942,556)                  | (1,212,302)        | (5,491,407)                  | (1,347,585)         |
| ការទិញកម្មវិធីកុំព្យូទ័រ  | 9            | (1,748,736)                  | (428,927)          | (4,361,198)                  | (1,070,233)         |
| សាច់ប្រាក់ទទួលបានពីការលក់ទ្រព្យ និងបរិក្ខារ   |              | 2,317,532                    | 568,441            | 14,326                       | 3,516               |
| <b>សាច់ប្រាក់សុទ្ធ ប្រើក្នុងសកម្មភាពវិនិយោគ</b>   |              | <b>(4,373,760)</b>           | <b>(1,072,788)</b> | <b>(9,838,279)</b>           | <b>(2,414,302)</b>  |

|  | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020 |         | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 |         |
|--|------------------------------|---------|------------------------------|---------|
|  | កំណត់សម្គាល់                 | ពាន់រៀល | ដុល្លារអាមេរិក               | ពាន់រៀល |

### លំហូរសាច់ប្រាក់ពីសកម្មភាព ហិរញ្ញប្បទាន

|   |    |                   |                   |                     |                     |
|---|----|-------------------|-------------------|---------------------|---------------------|
| សាច់ប្រាក់ទទួលបានពីប្រាក់កម្ចី                                |    | 366,378,460       | 89,864,719        | 366,057,131         | 89,829,971          |
| ការទូទាត់សងប្រាក់កម្ចី  |    | (339,160,968)     | (83,188,857)      | (245,653,170)       | (60,282,987)        |
| ការទូទាត់សងអនុបំណុល   |    | (8,895,400)       | (2,181,849)       | (8,645,400)         | (2,121,571)         |
| ការទូទាត់កតិសន្យា   | 10 | (8,991,673)       | (2,205,463)       | (5,755,503)         | (1,412,393)         |
| សាច់ប្រាក់ទទួលបានពីការបោះផ្សាយភាគហ៊ុនថ្មី                     |    | -                 | -                 | 61,123,500          | 14,999,632          |
| <b>សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពហិរញ្ញប្បទាន</b>           |    | <b>9,330,419</b>  | <b>2,288,550</b>  | <b>167,126,558</b>  | <b>41,012,652</b>   |
| <b>ការកើនឡើង/(ថយចុះ) សុទ្ធនៃសាច់ប្រាក់ និងសាច់ប្រាក់សមមូល</b> |    | <b>55,920,466</b> | <b>13,716,083</b> | <b>(96,105,158)</b> | <b>(24,165,740)</b> |
| សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាដើមការិយបរិច្ឆេទ               |    | 142,683,566       | 35,014,372        | 238,788,725         | 59,429,747          |
| លម្អៀងនៃការប្តូររូបិយប័ណ្ណ                                    |    | -                 | 368,193           | -                   | (249,635)           |

### សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាចុងការិយបរិច្ឆេទ

|  |    |             |            |             |            |
|--|----|-------------|------------|-------------|------------|
|  | 32 | 198,604,032 | 49,098,648 | 142,683,567 | 35,014,372 |
|--|----|-------------|------------|-------------|------------|

កំណត់សំគាល់ដែលភ្ជាប់មកជាមួយព័ត៌មាន ៧៤ ដល់ ១២៧ ជាផ្នែកសំខាន់មួយនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

# កំណត់សម្គាល់លើ

## របាយការណ៍ហិរញ្ញវត្ថុ

### 1. អំពីក្រុមហ៊ុន

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី (“ក្រុមហ៊ុន”) បានទទួលអាជ្ញាប័ណ្ណជាស្ថាប័ន មីក្រូហិរញ្ញវត្ថុដែលមានទីតាំង និងចុះបញ្ជីក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្រុមហ៊ុនត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ ១៩៩៩ មានឈ្មោះថា ធនាគារពន្លឺថ្មី (“TPT”) ដែលជាភ្នាក់ងារសេវា Concern Worldwide Cambodia (“CWC”)។ រាល់ទ្រព្យសកម្ម បំណុល និងវិភាគទានបង្ហាញទាំងអស់របស់ TPT ត្រូវបានផ្ទេរទៅកាន់ក្រុមហ៊ុន នាថ្ងៃទី ១ ខែ កក្កដា ឆ្នាំ ២០០៧ ដោយប្តូរជាមួយនឹងការបោះផ្សាយភាគហ៊ុន។ ក្រុមហ៊ុនបានចាប់ផ្តើមអាជីវកម្មនាថ្ងៃដែលទ្រព្យសកម្មបានផ្ទេរ។ នាថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០១០ ក្រុមហ៊ុនបានទទួលនូវអាជ្ញាប័ណ្ណ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលបានបញ្ជី (“MDI”) ពីធនាគារជាតិនៃកម្ពុជា (“NBC”) ក្នុងការធ្វើអាជីវកម្មទទួលបានប្រាក់បញ្ញើ។ នាថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ ២០១៤ ក្រសួងពាណិជ្ជកម្មបានអនុម័តក្នុងការផ្លាស់ប្តូរ ពាណិជ្ជនាមរបស់ក្រុមហ៊ុនពី អង្គរ មីក្រូហិរញ្ញវត្ថុ (កម្ពុជា) ខូ អិលធីឌី ខេ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី។

ការិយាល័យចុះបញ្ជីរបស់ ក្រុមហ៊ុនបច្ចុប្បន្នមានទីតាំងនៅ អគារលេខ ២៨៥ មហាវិថីយុទ្ធពលខេមរៈភូមិន្ទ (ផ្លូវ ២៧១) សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនធ្វើប្រតិបត្តិការអាជីវកម្មតាមរយៈការិយាល័យចំនួន ១៤៩ ទីតាំង (២០១៩៖ ១៤៩ ការិយាល័យ)។

សកម្មភាពចំបងរបស់ក្រុមហ៊ុនគឺផ្តល់ឥណទាន ប្រាក់សន្សំ និងសេវាកម្មហិរញ្ញវត្ថុពាក់ព័ន្ធផ្សេងទៀត តាមរយៈការិយាល័យកណ្តាលរបស់ខ្លួននៅ រាជធានីភ្នំពេញ និងការិយាល័យផ្សេងៗទៀតនៅក្នុង ព្រះរាជាណាចក្រកម្ពុជា។

របាយការណ៍ហិរញ្ញវត្ថុត្រូវបានអនុញ្ញាតឱ្យចេញផ្សាយដោយក្រុមប្រឹក្សាភិបាលនៅថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០២១។

### 2. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ

គោលនយោបាយគណនេយ្យសំខាន់ៗដែលត្រូវបាន អនុម័តក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុទាំងនេះត្រូវបានកំណត់ដូចខាងក្រោម។ គោលនយោបាយទាំងនេះត្រូវបានអនុវត្តជាប្រចាំលើគ្រប់ឆ្នាំដែលបានបង្ហាញលើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ។

#### 2.1 មូលដ្ឋានគណនេយ្យ

របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំ ដោយអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“CIFRS”)។

របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំឡើងដោយផ្អែកលើមូលដ្ឋានថ្លៃដើមលើកលែងតែឧបករណ៍ហិរញ្ញវត្ថុដែលត្រូវបានវាស់វែងតាមចំនួនទឹកប្រាក់

ដែលត្រូវបានវាយតម្លៃឡើងវិញប្រតិបត្តិការនៅចុងបញ្ចប់នៃការិយបរិច្ឆេទរបាយការណ៍នីមួយៗដូចដែលបានពន្យល់នៅក្នុង គោលនយោបាយគណនេយ្យខាងក្រោម។ ថ្លៃដើមជាទូទៅផ្អែកលើតម្លៃទីផ្សារ ដែលជាចូរក្នុងការដោះដូរទំនិញនិងសេវាកម្ម។

#### 2.2 និរន្តរភាពអាជីវកម្ម

នៅពេលអនុម័តរបាយការណ៍ហិរញ្ញវត្ថុ ក្រុមអភិបាលមានការពឹងទុកដ៏សមហេតុផលថាក្រុមហ៊ុនមានធនធានគ្រប់គ្រាន់ដើម្បីបន្តប្រតិបត្តិការទៅថ្ងៃអនាគត។ ដូច្នេះក្រុមអភិបាលបានបន្តអនុវត្តមូលដ្ឋានគណនេយ្យនិរន្តរភាពអាជីវកម្មនៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។

#### 2.3 មូលដ្ឋាននៃការសរុបរួម

របាយការណ៍ហិរញ្ញវត្ថុ រួមមានរបាយការណ៍ហិរញ្ញវត្ថុរបស់ទីស្នាក់ការកណ្តាល និងសាខារបស់ខ្លួនបន្ទាប់ពីលុបបំបាត់សមតុល្យ និងប្រតិបត្តិការអន្តរសាខាសំខាន់ៗ ទាំងអស់។

#### 2.4 ការផ្លាស់ប្តូររូបិយប័ណ្ណបរទេស

##### (i) រូបិយប័ណ្ណគោល និងរូបិយប័ណ្ណសម្រាប់កំណត់បង្ហាញ

គណនីទាំងអស់ ដែលមាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនត្រូវបានវាស់វែង ដោយប្រើប្រាស់រូបិយប័ណ្ណនៃបរិយាកាសសេដ្ឋកិច្ចចម្បងដែលក្រុមហ៊ុនធ្វើប្រតិបត្តិការ (ហៅកាត់ថា “រូបិយប័ណ្ណគោល”)។ គណៈគ្រប់គ្រងបានកំណត់យកប្រាក់រៀលខ្មែរ (“រៀល”) ជារូបិយប័ណ្ណគោលរបស់ក្រុមហ៊ុន ដោយសារវាមានឥទ្ធិពលជាសារវន្តលើប្រតិបត្តិការរបស់ក្រុមហ៊ុន។ របាយការណ៍ហិរញ្ញវត្ថុនេះ ត្រូវបានបង្ហាញជាប្រាក់រៀលខ្មែរដែលជារូបិយប័ណ្ណគោល និងរូបិយប័ណ្ណសម្រាប់កំណត់បង្ហាញរបស់ក្រុមហ៊ុន។

##### (ii) រូបិយប័ណ្ណបរទេស

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ប្រតិបត្តិការជារូបិយប័ណ្ណផ្សេងៗ ក្រៅពីរូបិយប័ណ្ណគោលរបស់ក្រុមហ៊ុនត្រូវបានទទួលស្គាល់តាមអត្រាប្តូរប្រាក់នាការបរិច្ឆេទនៃប្រតិបត្តិការនោះ។ នៅកាលបរិច្ឆេទរាយការណ៍នីមួយៗ រូបិយវត្ថុជាទ្រព្យសកម្ម និង បំណុលដែលជារូបិយប័ណ្ណបរទេស ត្រូវបានប្តូរឡើងវិញនៅអត្រាដែលមាននៅថ្ងៃនោះ។ ធាតុមិនមែនរូបិយវត្ថុត្រូវបានវាស់វែងប្រើប្រាស់តម្លៃប្រតិបត្តិការស្រដៀងរូបិយប័ណ្ណបរទេសមិនត្រូវបានប្តូរឡើងវិញទេ។ ការចំណេញ និងការខាត លើការប្តូររូបិយប័ណ្ណត្រូវបានកត់ត្រានៅក្នុងរបាយការណ៍ចំណេញ ឬ ខាតនៅក្នុងពេលដែលការចំណេញ និងការខាតនោះកើតឡើង។

##### (iii) ការបង្ហាញជាដុល្លារអាមេរិក

សម្រាប់គោលបំណងរាយការណ៍ជូនចំពោះភាគុទ្ធនិក របាយការណ៍ហិរញ្ញវត្ថុត្រូវបានបង្ហាញជាដុល្លារអាមេរិក។ ទ្រព្យសកម្មនិងបំណុលសម្រាប់របាយការណ៍ហិរញ្ញវត្ថុ នីមួយៗដែលបង្ហាញត្រូវបានប្តូរតាមអត្រាចុងការិយបរិច្ឆេទនីមួយៗ ចំណែកឯធាតុចំណូលនិងចំណាយសម្រាប់របាយការណ៍នីមួយៗនៃប្រាក់ចំណូល និងចំណាយលំហូរសាច់ប្រាក់ដែល

បានបង្ហាញត្រូវបានប្តូរតាមអត្រាជាមធ្យមសម្រាប់ឆ្នាំ។ រាល់ភាពខុសគ្នានៃលទ្ធផលផ្លាស់ប្តូរត្រូវបានទទួលស្គាល់នៅក្នុងប្រាក់ចំណូលលម្អិតផ្សេងទៀត ។

របាយការណ៍ហិរញ្ញវត្ថុដែលបង្ហាញជា ដុល្លារអាមេរិក ផ្អែកលើ អត្រាប្តូរប្រាក់អន្តរក្នុង ១ ដុល្លារអាមេរិកដូចខាងក្រោម៖

|               | ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ | ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ |
|---------------|---------------------------|---------------------------|
| អត្រាចុង      | 4,045                     | 4,075                     |
| ការិយបរិច្ឆេទ |                           |                           |
| អត្រាមធ្យម    | 4,077                     | 4,052                     |

របាយការណ៍ហិរញ្ញវត្ថុដែលបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ជាតម្លៃមិនទាន់ធ្វើសរកម្មនិងមិនគ្រប់គ្រាន់ធ្វើជាតំណាងដែលចំនួនប្រាក់រៀល បានអាចបាន ឬ អាចនឹងនៅថ្ងៃអនាគត ប្តូរទៅជា ដុល្លារអាមេរិកក្នុងអត្រាប្តូរប្រាក់នេះ ឬអត្រាប្តូរប្រាក់ផ្សេងៗណាមួយឡើយ។

#### 2.5 ការបង្កត់ចំនួន

តួលេខនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុត្រូវបានបង្កត់ជាខ្ទង់ពាន់សម្រាប់ប្រាក់រៀល និងបង្កត់សម្រាប់ប្រាក់ដុល្លារអាមេរិក។

#### 2.6 ឧបករណ៍ហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុត្រូវបានទទួលស្គាល់លើរបាយការណ៍ហិរញ្ញវត្ថុនៅពេលដែលក្រុមហ៊ុនក្លាយជាភាគីមួយនៃកិច្ចសន្យារបស់ឧបករណ៍ហិរញ្ញវត្ថុ។

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុត្រូវបានវាស់វែងដំបូងតាមតម្លៃសមស្រប។ ថ្លៃប្រតិបត្តិការ ដែល បណ្តាលមកពីការទិញ ឬបោះផ្សាយនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ (ក្រៅពីទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុនៅតម្លៃសមស្រប តាមរយៈប្រាក់ចំណេញឬខាត) ត្រូវបានបន្ថែមឬដកពី តម្លៃសមស្របនៃទ្រព្យសកម្មហិរញ្ញវត្ថុរបស់បំណុលហិរញ្ញវត្ថុ នៅលើការទទួលស្គាល់ដំបូងតាមការគួរ។ ថ្លៃប្រតិបត្តិការបណ្តាល មកពីការទិញទ្រព្យសកម្មហិរញ្ញវត្ថុរបស់បំណុលហិរញ្ញវត្ថុកត់ត្រាតាមតម្លៃសមស្របតាមរយៈចំណេញឬខាត ត្រូវបានទទួលស្គាល់ភ្លាមៗនៅក្នុងប្រាក់ចំណេញឬខាត។

##### (i) ទ្រព្យសកម្មហិរញ្ញវត្ថុ

រាល់ទ្រព្យសកម្មហិរញ្ញវត្ថុទាំងអស់ត្រូវបានទទួលស្គាល់ និងលែងទទួលស្គាល់លើមូលដ្ឋានកាលបរិច្ឆេទនៃការធ្វើពាណិជ្ជកម្មដែលការទិញឬលក់ទ្រព្យសកម្មហិរញ្ញវត្ថុ គឺស្ថិតនៅក្រោមកិច្ចសន្យាដែលលក្ខខណ្ឌតម្រូវឱ្យមានការបញ្ជូនទ្រព្យសកម្មក្នុងអំឡុងពេលកំណត់ដែលបានបង្កើតឡើងដោយទីផ្សារដែលពាក់ព័ន្ធ។

រាល់ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានទទួលស្គាល់ ត្រូវបានវាស់វែងទាំងស្រុងជាបន្តបន្ទាប់ដោយប្រើវិធីសាស្ត្រតម្លៃដករំលស់ រឺ តម្លៃសមស្របអាស្រ័យលើការចាត់ថ្នាក់នៃទ្រព្យសកម្មហិរញ្ញវត្ថុ។

##### a. ការចាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុ

ឧបករណ៍បំណុលដែលមានលក្ខខណ្ឌដូចខាងក្រោម ត្រូវបានវាស់វែងជាបន្តបន្ទាប់តាមតម្លៃដករំលស់ ៖

- ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានរក្សាទុកតាមតម្លៃដើម ដែលមានគោលបំណងកាន់កាប់ទ្រព្យសកម្មហិរញ្ញវត្ថុដើម្បីប្រមូលលំហូរសាច់ប្រាក់តាមកិច្ចសន្យា និង

- លក្ខខណ្ឌកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុ កំណត់កាលបរិច្ឆេទដាក់លាក់នៃលំហូរសាច់ប្រាក់ដែលជាការទូទាត់ជាប្រាក់ដើម និងការប្រាក់ទៅតាមចំនួនប្រាក់ដើមដែលនៅសល់ (“SPPI”) ។

ឧបករណ៍បំណុលដែលបំពេញតាមលក្ខខណ្ឌដូចខាងក្រោម ត្រូវបានវាស់វែងជាបន្តបន្ទាប់ដោយតម្លៃសមស្របតាមរយៈប្រាក់ចំណូលលម្អិតផ្សេងៗទៀត (“FVTOCI”) ៖

- ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានរក្សាទុកតាមតម្លៃដើម ដែលមានគោលបំណងប្រមូលលំហូរសាច់ប្រាក់តាមកិច្ចសន្យានិងលក់ទ្រព្យសកម្មហិរញ្ញវត្ថុ និង

- លក្ខខណ្ឌកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុកំណត់កាលបរិច្ឆេទដាក់លាក់នៃលំហូរសាច់ប្រាក់ដែលជា SPPI។

រាល់ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗទៀតត្រូវបានវាស់ជាបន្តបន្ទាប់ដោយតម្លៃសមស្របតាមរយៈប្រាក់ចំណេញឬខាត (“FVTPL”)។

ទោះបីជាមានការលើកឡើងខាងលើក៏ដោយ ក៏ក្រុមហ៊ុនអាចធ្វើការជ្រើសរើសដែលមិនអាចប្តូរវិញបាន នៅ ពេលមានការទទួលស្គាល់ដំបូងនៃទ្រព្យសកម្មហិរញ្ញវត្ថុ៖

- ក្រុមហ៊ុនអាចជ្រើសរើសដែលមិនអាចប្តូរវិញបាន ដើម្បីបង្ហាញការផ្លាស់ប្តូរជាបន្តបន្ទាប់នៃតម្លៃ សមស្របនៃការវិនិយោគភាគហ៊ុនក្នុងប្រាក់ចំណូលលម្អិតផ្សេងៗ ប្រសិនបើលក្ខខណ្ឌខ្លះត្រូវបានបំពេញ និង

- ក្រុមហ៊ុនអាចជ្រើសរើស កត់ត្រាការវិនិយោគបំណុលដែល តម្រូវអោយកត់ត្រាតាមតម្លៃដករំលស់ ឬ ការកត់ត្រាតាម FVTOCI តាម FVTPL ប្រសិនបើការធ្វើដូច្នេះ អាចលុបបំបាត់ ឬកាត់បន្ថយជាសារវន្តនូវភាពមិនស៊ីចង្វាក់គ្នារបស់គណនេយ្យ។

#### ឧបករណ៍បំណុលកត់ត្រាតាមតម្លៃដករំលស់ឬនៅ FVTOCI

ក្រុមហ៊ុនវាយតម្លៃចំណាត់ថ្នាក់ និងវាស់វែងទ្រព្យសកម្មហិរញ្ញវត្ថុដោយផ្អែកលើលក្ខណៈនៃលំហូរសាច់ប្រាក់តាមកិច្ចសន្យានៃទ្រព្យសកម្ម និងតម្លៃដើមរបស់ក្រុមហ៊ុនសម្រាប់ការគ្រប់គ្រងទ្រព្យសកម្ម។

ចំពោះទ្រព្យសកម្មដែលត្រូវបានចាត់ថ្នាក់និងវាស់វែងតាមតម្លៃដករំលស់ ឬ FVTOCI លក្ខខណ្ឌកិច្ចសន្យារបស់វាគួរតែបង្កើតឱ្យមានលំហូរសាច់ប្រាក់ដែលជា SPPI។

សម្រាប់គោលបំណងនៃការធ្វើតេស្ត SPP1 ប្រាក់ដើមគឺជាតម្លៃសមស្របរបស់ទ្រព្យសកម្មនៅពេលមានការទទួលស្គាល់ដំបូង។ ចំនួនទឹកប្រាក់ដើមនោះអាចផ្លាស់ប្តូរក្នុងរយៈពេលនៃទ្រព្យសកម្មហិរញ្ញវត្ថុ (ឧទាហរណ៍ប្រសិនបើមានការសងប្រាក់ដើម) ។ ការប្រាក់រួមមានការពិចារណាលើតម្លៃពេលវេលានៃទឹកប្រាក់ ការពិចារណាលើហានិភ័យឥណទាន ដែលទាក់ទងនឹងចំនួនទឹកប្រាក់ដើមដែលនៅសល់ក្នុងកំឡុងពេលជាក់លាក់ណាមួយ និង ការពិចារណាលើហានិភ័យជាមូលដ្ឋានផ្សេងទៀតនៃការផ្តល់ប្រាក់កម្ចី និងចំណាយ ក៏ដូចជាប្រាក់ចំណេញ។ ការវាយតម្លៃ SPP1 ត្រូវធ្វើឡើងតាមរូបិយប័ណ្ណដែលជាប្រិយប័ណ្ណរបស់ទ្រព្យសកម្មហិរញ្ញវត្ថុនោះ។

លំហូរសាច់ប្រាក់តាមកិច្ចសន្យាដែលជា SPP1 ត្រូវមានសង្គតិភាពជាមួយនឹងការរៀបចំឥណទានជាមូលដ្ឋាន។ លក្ខខណ្ឌកិច្ចសន្យាដែលនាំអោយមានការប្រឈមនឹងហានិភ័យឫភាពប្រែប្រួល នៃលំហូរសាច់ប្រាក់តាមកិច្ចសន្យាដែលមិនទាក់ទងនឹងការរៀបចំឥណទាន ជាមូលដ្ឋាន ដូចជាការហានិភ័យនិងការផ្លាស់ប្តូរតម្លៃនៃមូលធនឬតម្លៃទំនិញ មិនមែនជាលំហូរសាច់ប្រាក់តាមកិច្ចសន្យាដែលជា SPP1 ទេ។ ទ្រព្យសកម្មហិរញ្ញវត្ថុដែលបង្កើត ឬទិញអាចជាការរៀបចំឥណទានមូលដ្ឋានដោយមិនគិតថាតើវាជាឥណទានក្នុងទម្រង់ស្របច្បាប់របស់វាឬទេ។

ការវាយតម្លៃនៃគំរូអាជីវកម្មសម្រាប់ការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុគឺជាមូលដ្ឋានគ្រឹះនៃការធ្វើចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុ។ ក្រុមហ៊ុនកំណត់គំរូអាជីវកម្មនៅកម្រិតមួយដែលឆ្លុះបញ្ចាំងពីរបៀបដែលក្រុមនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានគ្រប់គ្រងជាមួយគ្នាដើម្បីសម្រេចបាននូវគោលដៅអាជីវកម្មជាក់លាក់។ គំរូអាជីវកម្មរបស់ក្រុមហ៊ុនមិនពឹងផ្អែកលើចេតនាគ្រប់គ្រងរបស់គណៈគ្រប់គ្រងទៅលើឧបករណ៍នីមួយៗទេ ដូច្នោះការវាយតម្លៃគំរូអាជីវកម្មត្រូវបានអនុវត្តក្នុងកម្រិតនៃការប្រមូលផ្តុំជាជាងផ្អែកលើមូលដ្ឋានឧបករណ៍ហិរញ្ញវត្ថុនីមួយៗ។

ក្រុមហ៊ុនពិចារណាល់ព័ត៌មានពាក់ព័ន្ធទាំងអស់ដែលមាននៅពេលធ្វើការវាយតម្លៃគំរូអាជីវកម្ម។ ទោះជាយ៉ាងណាការវាយតម្លៃនេះមិនត្រូវបានអនុវត្តដោយផ្អែកលើស្ថានភាពដែលក្រុមហ៊ុន មិនពឹងថានឹងកើតឡើងនោះទេ ដូចជាស្ថានភាព ‘ការណិអាក្រក់បំផុត’ ឬ ‘ការណិស្តែស’ ជាដើម។ ក្រុមហ៊ុនត្រូវពិចារណាលើវាល់កំសុំតាងពាក់ព័ន្ធដែលមានដូចជា៖

- របៀបដែលការអនុវត្តគំរូអាជីវកម្ម និងទ្រព្យសកម្មហិរញ្ញវត្ថុដែលមាននៅក្នុងគំរូអាជីវកម្មនោះត្រូវបានវាយតម្លៃនិងរាយការណ៍ទៅគណៈគ្រប់គ្រងសំខាន់របស់ក្រុមហ៊ុន
- ហានិភ័យដែលប៉ះពាល់ដល់ការអនុវត្តគំរូអាជីវកម្ម (និងទ្រព្យសកម្មហិរញ្ញវត្ថុដែលមាននៅក្នុងគំរូ អាជីវកម្ម) និងនៅក្នុងវិធីមួយដែលហានិភ័យត្រូវបានគ្រប់គ្រង និង
- របៀបដែលអ្នកគ្រប់គ្រងអាជីវកម្មទទួលបានសំណង (ឧទាហរណ៍ថា តើសំណងគឺផ្អែកលើតម្លៃសមស្របនៃទ្រព្យដែលបានគ្រប់គ្រងឬ លំហូរសាច់ប្រាក់តាមកិច្ចសន្យាដែលបានប្រមូល)។

នៅពេលមានការទទួលស្គាល់ដំបូងនៃទ្រព្យសកម្ម ក្រុមហ៊ុនកំណត់ថាតើទ្រព្យសម្បត្តិហិរញ្ញវត្ថុដែលត្រូវបានទទួលស្គាល់ថ្មីៗជាផ្នែកមួយនៃគំរូ

អាជីវកម្មដែលមានស្រាប់ឬថាតើពួកគេឆ្លុះបញ្ចាំងពីការចាប់ផ្តើម នៃគំរូអាជីវកម្មថ្មី។ ក្រុមហ៊ុនវាយតម្លៃឡើងវិញនូវគំរូអាជីវកម្មរបស់ខ្លួននៅកាលបរិច្ឆេទនៃការវាយការណ៍នីមួយៗដើម្បីកំណត់ថាតើគំរូអាជីវកម្មបានផ្លាស់ប្តូរតាំងពីអំឡុងពេលមុន។ សម្រាប់របាយការណ៍បច្ចុប្បន្ន និងពីមុនក្រុមហ៊ុនមិនបានផ្លាស់ប្តូរគំរូអាជីវកម្មរបស់ខ្លួនទេ។

នៅពេលដែលឧបករណ៍បំណុលបានវាស់តាម FVTOCI ត្រូវបានគេលែងទទួលស្គាល់ ការចំណេញ / ខាតបង្កដែលបានទទួលស្គាល់ពីមុននៅក្នុង OCI ត្រូវកត់ត្រា ឡើងវិញពីមូលធនទៅប្រាក់ចំណេញ ឬខាត។ ផ្ទុយទៅវិញចំពោះការវិនិយោគមូលធនដែលកំណត់ថាកត់ត្រា តាម FVTOCI ការចំណេញ / ខាតបង្កដែលបានទទួលស្គាល់ពីមុននៅក្នុង OCI មិនត្រូវបានចាត់ថ្នាក់ជាបន្តបន្ទាប់ទៅក្នុងចំណេញឬខាតទេប៉ុន្តែត្រូវផ្ទេរជាមូលធន។

ឧបករណ៍បំណុលដែលត្រូវបានវាស់ជាបន្តបន្ទាប់តាមតម្លៃដករំលស់ ឬ FVTOCI គឺត្រូវវាយតម្លៃឱនភាព។

*ឧបករណ៍មូលធនដែលកត់ត្រាតាម FVTOCI*

នៅពេលកត់ត្រាដំបូង ក្រុមហ៊ុនអាចធ្វើការជ្រើសរើស ដែលមិនអាចប្តូរវិញ (ផ្អែកលើមូលដ្ឋានឧបករណ៍ហិរញ្ញវត្ថុនីមួយៗ) ដើម្បីកំណត់ថាការវិនិយោគលើឧបករណ៍មូលធនដែលបានកំណត់ជា FVTOCI។ ការកំណត់ជា FVTOCI មិនត្រូវបានអនុញ្ញាតទ្រប្រសិនបើការវិនិយោគមូលធនត្រូវបានធ្វើឡើងសម្រាប់ការធ្វើពាណិជ្ជកម្ម ឬប្រសិនបើវាមានការទូទាត់យថាភាពដោយអ្នកទិញក្នុងការរួមបញ្ចូលអាជីវកម្មដែល CIFRS 3 ត្រូវអនុវត្ត។

ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានធ្វើឡើងសម្រាប់ជុំវិញដូរ ប្រសិនបើ៖

- វាត្រូវបានគេទិញក្នុង គោលបំណងនៃការលក់វានៅក្នុងរយៈពេលខ្លីខាងមុខឬ
- នៅពេលកត់ត្រាដំបូងវាគឺជាផ្នែកមួយនៃផលបំត្រឧបករណ៍ហិរញ្ញវត្ថុដែលក្រុមហ៊ុនគ្រប់គ្រងរួមគ្នា និងមានភស្តុតាងជាក់លាក់ស្តែងនៃការលក់យក ប្រាក់ចំណេញក្នុងរយៈពេលខ្លី ឬ
- វាគឺជានិស្សន្ទ (លើកលែងតែនិស្សន្ទ ដែលជាកិច្ចសន្យាធានាហិរញ្ញវត្ថុ ឬឧបករណ៍ការពារហានិភ័យដែលបានកំណត់ និង មានប្រសិទ្ធិភាព) ។

ការវិនិយោគលើឧបករណ៍មូលធនតាម FVTOCI ត្រូវបានវាស់វែងដំបូងតាមតម្លៃសមស្របឬកន្លងចំណាយ ប្រតិបត្តិការ។ ការកត់ត្រាបន្ទាប់ត្រូវបានវាស់វែងតាមតម្លៃទិផ្សារជាមួយនឹងការចំណេញនិងការខាតបង់ដែលកើតឡើងពីការប្រែប្រួលតម្លៃសមស្របត្រូវទទួលស្គាល់នៅចំណុលលម្អិតផ្សេងៗ និងបង្ហាញនៅក្នុងទុនបម្រុងវាយតម្លៃឡើងវិញនៃការវិនិយោគ។ ផលចំណេញឬ ខាតយោងនឹងមិនត្រូវបានចាត់ថ្នាក់ឡើងវិញទៅក្នុងចំណេញ ឬខាតនៅពេលជម្រះចេញពីបញ្ជីនៃការវិនិយោគមូលធន ផ្ទុយទៅវិញពួកគេនឹងត្រូវផ្ទេរទៅក្នុងប្រាក់ចំណេញរក្សាទុក។

ក្រុមហ៊ុនបានកំណត់ការវិនិយោគ មូលធនដែលទាំងអស់មិន សម្រាប់ការធ្វើពាណិជ្ជកម្មតាម FVTOCI លើការអនុវត្តដំបូងនៃ CIFRS 9 ។

ភាគលាភលើការវិនិយោគទាំងនេះនៅក្នុងឧបករណ៍មូលធនត្រូវបានទទួលស្គាល់នៅក្នុងចំណេញខាតស្របតាម CIFRS 9 លើកលែងតែភាគលាភជាការទទួលបានមកវិញនៃផ្នែកខ្លះនៃថ្លៃដើមនៃការវិនិយោគ។

*ទ្រព្យសកម្មហិរញ្ញវត្ថុដែលកត់ត្រាតាម FVTPL*

ទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនត្រូវតាមលក្ខណៈវិនិច្ឆ័យសម្រាប់ការវាស់វែងតាមតម្លៃដករំលស់ឬ FVTOCI ត្រូវកត់ត្រាតាម FVTPL។ ជាពិសេស៖

- ការវិនិយោគលើឧបករណ៍មូលធនគឺត្រូវបានចាត់ថ្នាក់តាម FVTPL លើកលែងតែក្រុមហ៊ុនបានកំណត់ការវិនិយោគលើឧបករណ៍មូលធនដែលវាមិនត្រូវបានធ្វើឡើងសម្រាប់ការធ្វើពាណិជ្ជកម្ម ឬការទូទាត់យថាភាព ដែលកើតឡើងពីការរួមបញ្ចូលគ្នានៃអាជីវកម្មតាម FVTOCI នៅពេលទទួលស្គាល់ដំបូង
- ឧបករណ៍បំណុលដែលមិនត្រូវតាមលក្ខណៈវិនិច្ឆ័យតម្លៃដករំលស់ ឬលក្ខណៈ FVTOCI ត្រូវបានចាត់ថ្នាក់តាម FVTPL។ លើសពីនេះទៀត ឧបករណ៍បំណុលដែលត្រូវតាមលក្ខណៈវិនិច្ឆ័យតម្លៃដករំលស់ឬ FVTOCI អាចត្រូវបានកំណត់យកតាម FVTPL នៅពេលមានការទទួលស្គាល់ដំបូងប្រសិនបើការកត់ត្រាបែបនេះ លុបបំបាត់ ឬកាត់បន្ថយជាសារវន្តនូវការវាស់ស្ទង់ឬការទទួលស្គាល់មិនស៊ីចង្វាក់គ្នាដែលអាចកើតឡើងពីការវាស់វែងទ្រព្យសកម្ម ឬបំណុល ឬការទទួលស្គាល់ការចំណេញ និងការខាតបង់ នៅលើមូលដ្ឋានផ្សេងគ្នា។ ក្រុមហ៊ុនមិនបានកំណត់ឧបករណ៍បំណុលណាមួយតាម FVTPL ឡើយ។

*ការចាត់ថ្នាក់ឡើងវិញ*

ប្រសិនបើគំរូអាជីវកម្មដែលក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុមានការផ្លាស់ប្តូរនោះ ទ្រព្យសកម្ម ហិរញ្ញវត្ថុដែលរងផលប៉ះពាល់ត្រូវបានចាត់ថ្នាក់ឡើងវិញ។ ការតម្រូវចំពោះការចាត់ថ្នាក់និងការវាស់វែងទាក់ទងនឹងប្រភេទថ្មីអនុវត្តប្រកបដោយប្រសិទ្ធភាពចាប់ពីថ្ងៃដំបូងនៃការិយបរិច្ឆេទរាយការណ៍ដំបូងបន្ទាប់ពីការផ្លាស់ប្តូរគំរូអាជីវកម្មដែលបណ្តាលឱ្យចំណាត់ថ្នាក់ធនធានហិរញ្ញវត្ថុរបស់ក្រុមហ៊ុនឡើងវិញ។ ក្នុងកាលបរិច្ឆេទឆ្នាំហិរញ្ញវត្ថុបច្ចុប្បន្ន និងការិយបរិច្ឆេទគណនេយ្យមុន មិនមានការផ្លាស់ប្តូរគំរូអាជីវកម្មដែលក្រុមហ៊ុនកាន់កាប់ទ្រព្យសកម្មហិរញ្ញវត្ថុទេ ដូច្នោះមិនមានការធ្វើចំណាត់ថ្នាក់ឡើងវិញទេ។

**b. ចំណេញ / ខាតពីការប្តូររូបិយប័ណ្ណបរទេស**

តម្លៃយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុដែលជារូបិយប័ណ្ណបរទេស ត្រូវបានកំណត់ជារូបិយប័ណ្ណបរទេសនោះហើយត្រូវបានប្តូរតាមអត្រាដូចនៅកាលបរិច្ឆេទរាយការណ៍នីមួយៗ។ ជាពិសេសសម្រាប់ ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានវាស់វែងតាមតម្លៃដករំលស់ដែលមិនមែនជាផ្នែកដែលទាក់ទងនឹងការការពារហានិភ័យភាពខុសគ្នានៃការអត្រាប្តូរប្រាក់ត្រូវបានទទួលស្គាល់ជាប្រាក់ចំណេញឬខាតបង់នៅក្នុងជួរ "ចំណូលផ្សេងៗ"។

**c. ឱនភាពនៃទ្រព្យសកម្មហិរញ្ញវត្ថុ**

ក្រុមហ៊ុនទទួលស្គាល់សិរិទានធនខាតបង់ ECL ទៅលើឧបករណ៍ហិរញ្ញវត្ថុខាងក្រោមដែលមិនត្រូវបានវាស់វែងតាម FVTPL៖

- ឥណទានផ្តល់ដល់អតិថិជន និង
- សមតុល្យនៅធនាគារផ្សេងៗ។

ពុំមានការតម្រូវឱ្យមានការខាតបង់លើឱនភាពនៃតម្លៃ សម្រាប់ការវិនិយោគមូលធនដែលកត់ត្រាតាម FVTOCI។

លើកលែងតែទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពដើមប្តូរបានទិញ ECLs តម្រូវឱ្យធ្វើតាមរយៈសិរិទានធនខាតបង់នូវចំនួនទឹកប្រាក់ស្មើនឹង៖

- ECL 12 ខែ គឺជា ECL មួយផ្នែកនៃ ECL មួយអាយុកាល ដែលបណ្តាលមកពីព្រឹត្តិការណ៍ខកខានសង ដែលអាចកើតឡើងក្នុងរយៈពេល ១២ ខែ បន្ទាប់ពីកាលបរិច្ឆេទរាយការណ៍ (សំដៅទៅលើដំណាក់កាលទី១) ឬ

- ECL ពេញមួយអាយុកាល គឺជា ECL មួយអាយុកាលដែលបណ្តាលមកពីព្រឹត្តិការណ៍ខកខានសង ដែលអាចកើតមាននៅក្នុងអាយុកាលនៃឧបករណ៍ហិរញ្ញវត្ថុ (សំដៅទៅលើដំណាក់កាលទី២ និងដំណាក់កាលទី៣)។

សិរិទានធនខាតបង់សម្រាប់ ECL ពេញមួយអាយុកាល ចាំបាច់សម្រាប់ឧបករណ៍ហិរញ្ញវត្ថុប្រសិនបើ ហានិភ័យឥណទាននៅលើឧបករណ៍ហិរញ្ញវត្ថុនោះមានការកើនឡើងជាសារវន្ត ចាប់តាំងពីមានការទទួលស្គាល់ដំបូង។ ចំពោះឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀតទាំងអស់ ECLs ត្រូវបានវាស់វែងក្នុងចំនួនទឹកប្រាក់ស្មើនឹង ECL 12 ខែ។ ព័ត៌មានលំអិតបន្ថែមស្តីពី ការកំណត់នៃការកើនឡើង ហានិភ័យឥណទានសារវន្ត ត្រូវបានរាយការណ៍នៅក្នុងកំណត់សម្គាល់នេះ។

ECLs គឺជាការប៉ាន់ស្មានដោយផ្អែកលើប្រូបាប៊ីលីតេមធ្យមភាគនៃតម្លៃបច្ចុប្បន្ននៃការបាត់បង់ឥណទាន។ ទាំងនេះត្រូវបានវាស់វែងដោយប្រើបច្ចុប្បន្ននៃភាពខុសគ្នារវាងលំហូរសាច់ប្រាក់តាមកិច្ចសន្យា និងលំហូរសាច់ប្រាក់ដែលក្រុមហ៊ុនរំពឹងថា នឹងទទួលបានពីមធ្យមភាគនៃសេណារីយ៉ូស្ថានភាពសេដ្ឋកិច្ចជាច្រើននាពេលអនាគតដែលត្រូវធ្វើអប្បបរមាដោយប្រើការប្រាក់ប្រសិទ្ធភាព (ហៅកាត់ថា “EIR”)។

ក្រុមហ៊ុនវាស់វែង ECL លើមូលដ្ឋានឯកភាពឬផ្អែកលើមូលដ្ឋានសមូហភាពសម្រាប់ផលបំត្រឥណទានដែលមានលក្ខណៈហានិភ័យលើសេដ្ឋកិច្ចស្រដៀងគ្នា។ ការវាស់វែងសិរិទានធននៃការខាតបង់ គឺផ្អែកលើតម្លៃបច្ចុប្បន្ននៃលំហូរសាច់ប្រាក់ដែលរំពឹងទុករបស់ទ្រព្យដោយប្រើ EIR ដើមរបស់ទ្រព្យសកម្មដោយមិនគិតថាតើវាត្រូវបានវាស់ដោយផ្អែកលើមូលដ្ឋានឯកភាពឬតាមមូលដ្ឋានផលបំត្រឥណទានរួម។

*ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាព*

ទ្រព្យសកម្មហិរញ្ញវត្ថុមួយគឺជា ‘ឥណទានខាតបង់’ នៅពេលព្រឹត្តិការណ៍មួយ ឬច្រើនដែលមានផលប៉ះពាល់អាក្រក់ដល់លំហូរសាច់ប្រាក់ដែលបានប៉ាន់ប្រមាណនាពេលអនាគត នៃទ្រព្យសកម្មហិរញ្ញវត្ថុបានកើតឡើង។ ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាព ត្រូវបានគេចាត់ទុកថាជាទ្រព្យសកម្មថ្នាក់ទី៣។ ភស្តុតាងនៃឥណទានខាតបង់រួមមានទំនួនរំយីដែលអាចអង្កេតបានអំពីព្រឹត្តិការណ៍ដូចខាងក្រោម៖

- ការលំបាកផ្នែកហិរញ្ញវត្ថុជាសានវន្តរបស់អ្នកខ្លីឬអ្នកចេញផ្សាយ
- ការរំលោភកិច្ចសន្យាដូចជាករណីខកខានបង់ ឬហួសកាលបរិច្ឆេទកំណត់
- សម្រាប់ហេតុផលសេដ្ឋកិច្ចឬកិច្ចសន្យាទាក់ទងនឹងភាពលំបាកផ្នែកហិរញ្ញវត្ថុរបស់អ្នកខ្លី អ្នកផ្តល់កម្ចីបានផ្តល់សម្បទានដល់អ្នកខ្លីដែលអ្នកផ្តល់កម្ចីមិនពិចារណាក្នុងករណីផ្សេង
- ការបាត់បង់នៃទីផ្សារសកម្មមួយសម្រាប់មូលបត្រ ដោយសារការលំបាកផ្នែកហិរញ្ញវត្ថុ ឬ
- ការទិញទ្រព្យសកម្មហិរញ្ញវត្ថុក្នុងការបញ្ចុះតម្លៃយ៉ាងច្រើន ដែលឆ្លុះបញ្ចាំងពីការបាត់បង់ឥណទានដែលបានកើតឡើង។

វានឹងមិនទៅរួចក្នុងការកំណត់ព្រឹត្តិការណ៍ដាច់ពីគ្នាតែមួយ ផ្ទុយទៅវិញ ឥទ្ធិពលរួមគ្នានៃព្រឹត្តិការណ៍មួយចំនួនអាចបណ្តាលឱ្យទ្រព្យសកម្មហិរញ្ញវត្ថុក្លាយមានឱនភាព ។ ក្រុមហ៊ុនវាយតម្លៃតើឧបករណ៍បំណុលដែលជាទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានវាស់វែងដោយតម្លៃដករំលស់ ឬ FVTOCI ជាការខាតបង់ឥណទាននៅកាលបរិច្ឆេទរបាយការណ៍នីមួយៗ។ ដើម្បីវាយតម្លៃថាឧបករណ៍បំណុលសាជីវកម្មជា ខាតបង់ក្រុមហ៊ុនពិចារណាលើកត្តាដូចជាទិន្នផលសញ្ញាបំណុល ការវាយតម្លៃឥណទាន និងលទ្ធភាពរបស់អ្នកខ្លីក្នុងការប្រមូលមូលនិធិ។

ឥណទានមួយត្រូវបានចាត់ទុកជាឥណទានមានឱនភាពនៅពេលដែលសម្បទានត្រូវបានផ្តល់ដល់ អ្នកខ្ចីដោយសារតែការខ្វះខាតខាងជីវភាពក្នុងស្ថានភាពហិរញ្ញវត្ថុរបស់អ្នកខ្ចី លើកលែងតែមានភស្តុតាងបង្ហាញថាជាលទ្ធផលនៃការផ្តល់សម្បទាន ហានិភ័យនៃការមិនទទួលបានលំហូរសាច់ប្រាក់តាមកិច្ចសន្យាបានថយចុះជាសារវន្ត និង មិនមានសូចនាករផ្សេងទៀតនៃឱនភាព។ ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលសម្បទានត្រូវបានពិចារណាឬវិនិច្ឆ័យបានផ្តល់ឱ្យនោះ ទ្រព្យនោះត្រូវបានគេចាត់ទុកថាជាឥណទានមានឱនភាព នៅពេលមានភស្តុតាងដែលអាចសង្កេតពីឱនភាពឥណទានរួមទាំងការខាតបង់ដែលត្រូវតាមនិយមន័យនៃការខកខានសង។ និយមន័យនៃការខកខានសង (សូមមើលខាងក្រោម) រួមបញ្ចូលទាំងសូចនាករបង្ហាញពីភាពមិនអាចទៅរួចក្នុងការបង់ប្រាក់ និងការហួសកាលកំណត់សងសម្រាប់រយៈពេល 90 ថ្ងៃឬច្រើនជាងនេះជាគោល។

### *ការកំណត់និយមន័យនៃការខកខានសង*

ភាពសំខាន់ចំពោះការកំណត់ ECL គឺជានិយមន័យនៃការខកខានសង។ និយមន័យនៃការខកខានសងត្រូវបានប្រើក្នុងការវាស់វែងបរិមាណ ECL និងក្នុងការកំណត់ថាតើការខាតបង់សិរីធានធនអាស្រ័យលើ ECL 12 ខែ ឬ ECLមួយអាយុកាល ដោយសារការខកខានសងជាសមាសភាពនៃប្រូបាប៊ីលីតេនៃការខកខានសង (“PD”) ដែលមានផលប៉ះពាល់ទៅលើទាំងការវាស់វែង ECL និងការកំណត់អត្តសញ្ញាណនៃការកើនឡើងហានិភ័យឥណទានជាសារវន្ត។

ក្រុមហ៊ុនចាត់ទុកខាងក្រោមនេះ ថាជាព្រឹត្តិការណ៍នៃការខកខានបង់៖

- អ្នកខ្ចីហួសកាលកំណត់សងស្មើឬលើស 9០ថ្ងៃលើកាតព្វកិច្ចឥណទានណាមួយចំពោះក្រុមហ៊ុន ឬ
- អ្នកខ្ចីទំនងជាមិនអាចបង់កាតព្វកិច្ចឥណទានទាំងមូលរបស់ខ្លួនដល់ក្រុមហ៊ុនទេ។

និយមន័យនៃការខកខានសងនេះត្រូវបានប្រើដោយក្រុមហ៊ុនសម្រាប់គោលបំណងគណនេយ្យ ក៏ដូចជាសម្រាប់គោលបំណងគ្រប់គ្រងហានិភ័យឥណទានផ្ទៃក្នុង និងត្រូវបានប្រើយ៉ាងទូលំទូលាយដោយស៊ីសង្វាក់គ្នាទៅនឹងនិយមន័យនៃការខកខានសងតាមបទបញ្ញត្តិ។ និយមន័យនៃការខកខានសងត្រូវបានរៀបចំយ៉ាងត្រឹមត្រូវដើម្បីឆ្លុះបញ្ចាំងពីលក្ខណៈផ្សេងៗគ្នានៃប្រភេទទ្រព្យសកម្មខុសៗគ្នា។ ឥណទានវិបារូបន៍លើសកាលកំណត់ត្រូវបានចាត់ទុកថាហួសកាលបរិច្ឆេទកំណត់នៅពេលអតិថិជនបានរំលោភលើដែនកំណត់ ដែលបានណែនាំ ឬត្រូវបានណែនាំអំពីដែនកំណត់តូចជាងចំនួនទឹកប្រាក់ដែលនៅសល់បច្ចុប្បន្ន។

នៅពេលវាយតម្លៃថាអ្នកខ្ចីទំនងជាមិនបង់កាតព្វកិច្ចឥណទានរបស់ខ្លួន ក្រុមហ៊ុនត្រូវគិតគូរទាំងសូចនាករ គុណភាពនិងបរិមាណ។ សូចនាករបរិមាណដូចជាស្ថានភាពហួសកាលកំណត់និងការមិនបង់ប្រាក់លើកាតព្វកិច្ចមួយទៀតនៃសមភាគីតែមួយគឺជាធាតុចូលសំខាន់នៅក្នុងការវិភាគនេះ។ ក្រុមហ៊ុនប្រើប្រាស់ប្រភពព័ត៌មានជាច្រើនប្រភេទ ដើម្បីវាយតម្លៃភាពមិនប្រក្រតីដែលត្រូវបានបង្កើតឡើងនៅខាងក្នុង ឬទទួលបានពីប្រភពខាងក្រៅ។ ដូចដែលបានកត់សម្គាល់នៅក្នុងនិយមន័យនៃទ្រព្យសកម្មហិរញ្ញវត្ថុនៃការខាតបង់ឥណទាន ការខកខានសងគឺជាភស្តុតាងដែលបង្ហាញថាទ្រព្យសកម្មគឺជាឥណទានមានឱនភាព។ ដូច្នេះទ្រព្យសកម្មជាឥណទានមានឱនភាពរួមបញ្ចូលនូវទ្រព្យដែលខកខានសង ឬវិនិច្ឆ័យរួមបញ្ចូលនូវទ្រព្យបាត់បង់ផ្សេងទៀតដោយហេតុថានិយមន័យនៃការខាតបង់ឥណទានមានលក្ខណៈទូលំទូលាយជាងនិយមន័យនៃការខកខានក្នុងការសង។

### *ការកើនឡើងហានិភ័យឥណទានជាសារវន្ត*

ក្រុមហ៊ុនត្រួតពិនិត្យរាល់ទ្រព្យសកម្មហិរញ្ញវត្ថុទាំងអស់ និងបានចេញកិច្ចសន្យាឥណទាន ដែលជាកម្មវត្ថុដែលតម្រូវអោយមានការវាយតម្លៃ ថាតើមានការកើនឡើងហានិភ័យឥណទានជាសារវន្ត ចាប់តាំងពីមានការទទួលស្គាល់ដំបូង។ ប្រសិនបើមានការកើនឡើងនៃហានិភ័យឥណទានជាសារវន្ត ក្រុមហ៊ុននឹងធ្វើការវាស់វែងសិរិធានធនខាតបង់ដោយផ្អែកលើ ECL មួយអាយុកាលជាជាង ECL រយៈពេល ១២ខែ។ គោលនយោបាយគណនីរបស់ក្រុមហ៊ុន គឺមិនត្រូវប្រើយុទ្ធសាស្ត្រងាយស្រួលដែលទ្រព្យសកម្មហិរញ្ញវត្ថុដែលមានហានិភ័យ ឥណទាន 'ទាប' នៅកាលបរិច្ឆេទរបាយការណ៍ត្រូវបានចាត់ទុកថាមិនមានការកើនឡើងគួរឲ្យកត់សម្គាល់នៃ ហានិភ័យឥណទានឡើយ។ ជាលទ្ធផល ក្រុមហ៊ុនត្រួតពិនិត្យទ្រព្យសកម្មហិរញ្ញវត្ថុទាំងអស់ និងកិច្ចសន្យាឥណទានដែលបានចេញ ដែលស្ថិតក្រោមការឱនភាពសំរាប់ការកើនឡើងហានិភ័យឥណទានជាសារវន្ត។

ក្នុងការវាយតម្លៃថា តើហានិភ័យឥណទាននៅលើឧបករណ៍ហិរញ្ញវត្ថុបាន

កើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់ដំបូង ក្រុមហ៊ុនប្រៀបធៀបហានិភ័យនៃការខកខានសងដែលកើតឡើងជាប្រចាំលើឧបករណ៍ហិរញ្ញវត្ថុនៅកាលបរិច្ឆេទរបាយការណ៍ដោយផ្អែកលើកាលកំណត់នៃឧបករណ៍ដែលនៅសល់ ជាមួយនិងហានិភ័យនៃការខកខានសងដែលកើតឡើង ត្រូវបានគេរំពឹងទុកសម្រាប់កាលកំណត់ដែលនៅសល់នៅកាលបរិច្ឆេទរបាយការណ៍បច្ចុប្បន្ន នៅពេលដែលឧបករណ៍ហិរញ្ញវត្ថុត្រូវបានទទួលស្គាល់ជាលើកដំបូង។ ក្នុងការធ្វើការវាយតម្លៃនេះក្រុមហ៊ុនពិចារណាទាំងព័ត៌មានបរិមាណ និងគុណភាពដែលសមហេតុផល និងអាចគាំទ្រទានរួមទាំងបទពិសោធន៍ដែលធ្លាប់មាន និងព័ត៌មានព្យាករណ៍នាពេលអនាគតដែលអាចរកបានដោយមិនចាំបាច់ចំណាយ ឬការប្រឹងប្រែងលើសលប់ដោយផ្អែកលើបទពិសោធន៍ដែលធ្លាប់មានរបស់ក្រុមហ៊ុននិងការវាយតម្លៃឥណទានរបស់អ្នកជំនាញរួមទាំងព័ត៌មានព្យាករណ៍ពីអនាគត។

សេណារីយ៉ូសេដ្ឋកិច្ចជាច្រើនបង្កើតបាន ជាមូលដ្ឋាននៃការកំណត់ PD នៅការទទួលស្គាល់ដំបូង និងនៅកាលបរិច្ឆេទរបាយការណ៍ជាបន្តបន្ទាប់។ សេណារីយ៉ូសេដ្ឋកិច្ចខុសគ្នានឹងនាំឱ្យមាន PD ខុសគ្នា។ វាគឺជាការធ្វើឆ្លងពីសេណារីយ៉ូផ្សេងៗគ្នាទាំងនេះ ដែលបង្កើតជាមូលដ្ឋាននៃប្រូបាប៊ីលីតេបញ្ជូននៃទំងន់ដែលត្រូវបានប្រើ ដើម្បីកំណត់ថាតើហានិភ័យឥណទានបានកើនឡើងជាសារវន្ត។

ព័ត៌មានព្យាករណ៍ពីអនាគតរួមមានការរំពឹងទុកនាពេលអនាគតនៃឧស្សាហកម្មដែលសមភាគីរបស់ក្រុមហ៊ុនធ្វើប្រតិបត្តិការដោយទទួលបានពីរបាយការណ៍អ្នកវាយតម្លៃឥណទាន អង្គភាពរាជរដ្ឋាភិបាលនិងអង្គការស្រដៀងគ្នាផ្សេងទៀតក៏ដូចជាការពិចារណាលើប្រភពជាច្រើនទាំងខាងក្នុងនិងខាងក្រៅនៃព័ត៌មានសេដ្ឋកិច្ចជាក់ស្តែងនិងព្យាករណ៍។ ជាពិសេសព័ត៌មានសម្រាប់តំបន់ដែលមានការផ្តោតអាម្មណ៍ទៅលើឧស្សាហកម្មជាក់លាក់ក៏ដូចជាព័ត៌មានដែលមាននៅខាងក្នុង អំពីឥរិយាបថទូទាត់ប្រាក់របស់អតិថិជន។ ក្រុមហ៊ុនបែងចែកដែក្នុងរបស់ខ្លួនទៅតាមថ្នាក់ហានិភ័យឥណទានផ្ទៃក្នុងដែលពាក់ព័ន្ធអាស្រ័យលើគុណភាពឥណទានរបស់ពួកគេ។ ព័ត៌មានអំពីបរិមាណគឺជាសូចនាករចម្បងមួយនៃការកើនឡើងហានិភ័យឥណទានជាសារវន្តនិងផ្អែកលើការផ្លាស់ប្តូរ PD មួយអាយុកាលដោយការប្រៀបធៀប៖

- PD មួយអាយុកាលដែលនៅសល់នៅកាលបរិច្ឆេទវាយការណ៍ជាមួយនឹង
- PD មួយអាយុកាល ដែលនៅសល់សម្រាប់ចំណុចនៃពេលវេលាផលនេះ ដែលត្រូវបានគេប៉ាន់ស្មានដោយផ្អែកលើអង្គហេតុនិងកាលៈទេសៈនៅពេលនៃការទទួលស្គាល់ដំបូងនៃហានិភ័យ។

PDs ដែលត្រូវបានប្រើគឺមានលក្ខណៈមើលទៅមុខហើយក្រុមហ៊ុនប្រើវិធីសាស្ត្រនិងទិន្នន័យដូចគ្នាដើម្បីវាស់វែងសិរិធានធនការខាតបង់សម្រាប់ ECL។

កត្តាគុណភាពដែលបង្ហាញពីការកើនឡើង ហានិភ័យជាសារវន្តឥណទានត្រូវបានឆ្លុះបញ្ចាំងនៅក្នុងគំរូ PDs ឱ្យបានទាន់ពេលវេលា។ ទោះយ៉ាងណាក្រុមហ៊ុននៅតែពិចារណាដាច់ដោយឡែកពីកត្តាគុណភាពមួយចំនួនដើម្បីវាយតម្លៃប្រសិនបើហានិភ័យឥណទានកើនឡើងជាសារវន្ត។

ដោយសារការកើនឡើង នូវហានិភ័យឥណទានចាប់តាំងពីការទទួលស្គាល់ដំបូងគឺជាវិធានការដែលទាក់ទងការផ្លាស់ប្តូរ PD ជាក់ស្តែង និងកាន់តែមានចំនួនធំជាង សម្រាប់ឧបករណ៍ហិរញ្ញវត្ថុដែលមាន PD ទាបនៅពេលកត់ត្រាដំបូងបើប្រៀបធៀបទៅនឹងឧបករណ៍ហិរញ្ញវត្ថុដែលមាន PD ខ្ពស់ជាងនេះ នៅពេលកត់ត្រា។

ជាគោលនៅពេលដែលទ្រព្យសកម្មបានផុតកំណត់សង ៣០ថ្ងៃ ក្រុមហ៊ុនចាត់ទុកថា មានការកើនឡើងនៃហានិភ័យឥណទានជាសារវន្ត ហើយទ្រព្យសកម្មស្ថិតក្នុងដំណាក់កាលទី ២ នៃគំរូឱនភាព ពោលគឺ សិរិធានធនខាតបង់ត្រូវបានវាស់វែងជា ECL ពេញមួយអាយុកាល។ ប៉ុន្តែមិនស្ថិតឥណទានដែលត្រូវបានវាយតម្លៃជាលក្ខណៈបុគ្គលនិងត្រូវបានបញ្ចូលក្នុងបញ្ជីឃ្នាំមើលគឺស្ថិតក្នុងដំណាក់កាលទី ២ នៃគំរូឱនភាព ។ ដូចបានកត់សម្គាល់ប្រសិនបើមានភស្តុតាងបង្ហាញពីឱនភាពឥណទានទ្រព្យសកម្មស្ថិតក្នុងដំណាក់កាលទី ៣ នៃគំរូឱនភាព។

### *ការកែប្រែនិងការលែងទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ*

ការកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុកើតឡើងនៅពេលលក្ខខណ្ឌកុងត្រាទាក់ទងនឹងលំហូរសាច់ប្រាក់របស់ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានធ្វើការចេញឡើងវិញ ឬ ផ្លាស់ប្តូរជាថ្មីរវាងការទទួលស្គាល់ដំបូង និងកាលកំណត់សងនៃទ្រព្យសកម្មហិរញ្ញវត្ថុ។ ការកែប្រែមានឥទ្ធិពលទៅលើចំនួនទឹកប្រាក់និង / ឬពេលវេលានៃលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យាដែលអាចធ្វើទៅបានក្លាយៗឬនៅពេលអនាគត។ លើសពីនេះទៀត ការណែនាំឬការកែសម្រួលកិច្ចព្រមព្រៀងដែលមានស្រាប់នៃឥណទានអាចបង្កើតបានជាការកែប្រែ ទោះបីជាកិច្ចព្រមព្រៀងថ្មីឬការកែតម្រូវទាំងនេះមិនទាន់ប៉ះពាល់ដល់លំហូរសាច់ប្រាក់ក្លាយៗក៏ដោយ ប៉ុន្តែអាចប៉ះពាល់ដល់លំហូរសាច់ប្រាក់ដែលអាស្រ័យលើកិច្ចព្រមព្រៀងត្រូវបានបំពេញ ឬ អត់ (ឧទាហរណ៍ ការផ្លាស់ប្តូរនៃការកើនឡើងអត្រាការប្រាក់ដែលកើតឡើងនៅពេលដែលមានការរំលោភលើកិច្ចព្រមព្រៀង) ។

ក្រុមហ៊ុនលែងទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ លុះត្រាតែសិទ្ធិក្នុងកិច្ចសន្យាទទួលសាច់ប្រាក់ផុតកំណត់ (រាប់បញ្ចូលទាំងការផុតកំណត់ដែលកើតឡើងពីការកែប្រែដោយមានលក្ខខណ្ឌខុសគ្នា) ឬនៅពេលដែលទ្រព្យសកម្មហិរញ្ញវត្ថុនិងហានិភ័យ និងរង្វាន់ជា កម្មសិទ្ធិទាំងអស់នៃទ្រព្យសកម្មត្រូវបានផ្ទេរទៅ អង្គភាពផ្សេងទៀត។ ប្រសិនបើក្រុមហ៊ុនមិនផ្ទេរបុរាណភូទុកនូវវាល់ហានិភ័យនិងរង្វាន់ជាកម្មសិទ្ធិហើយនៅតែបន្តគ្រប់គ្រងទ្រព្យសកម្មដែលបានផ្ទេរ ក្រុមហ៊ុនកត់ត្រា កម្មសិទ្ធិដែលនៅសល់ចំពោះទ្រព្យសកម្មនិងចំនួនបំណុលដែលពាក់ព័ន្ធអាចនឹងត្រូវបង់។ ប្រសិនបើក្រុមហ៊ុនរក្សានូវរាល់ហានិភ័យនិងរង្វាន់ជាកម្មសិទ្ធិនៃទ្រព្យសកម្ម ហិរញ្ញវត្ថុដែលបានផ្ទេរ ក្រុមហ៊ុននៅតែបន្តទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ ហើយក៏ទទួលស្គាល់ការខ្ចីប្រាក់មានទ្រព្យបញ្ចាំសម្រាប់ប្រាក់ដែលទទួលបាន។

នៅពេលលែងទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុទាំងមូលភាពខុសគ្នារវាងចំនួនទឹកប្រាក់នៅសល់របស់ ទ្រព្យសកម្មនិងផលបូកសរុបនៃការទូទាត់ដែលទទួលបាននិងត្រូវទទួលបាននិងចំណេញ / ខាតដែលត្រូវបានទទួលស្គាល់នៅក្នុង OCI និងបង្កនៅក្នុងមូលធន ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ ឬខាតលើកលែងតែការវិនិយោគមូលធនដែលបានកំណត់ការវាស់វែងតាម FVTOCI ដែលការចំណេញ / ខាតដែលបានទទួលស្គាល់ពីមុននៅក្នុង OCI មិនត្រូវបានចាត់ថ្នាក់ជាបន្តបន្ទាប់ទៅនឹងប្រាក់ចំណេញ ឬការខាតបង់ទេ។



ការលែងទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុមិន ទាំងអស់ ( ឧទាហរណ៍ នៅពេលដែលក្រុមហ៊ុនរក្សាជំរើសក្នុងការទិញផ្នែកណាមួយនៃទ្រព្យសកម្មដែលបានផ្ទេរកិច្ច) ក្រុមហ៊ុនបែងចែកតម្លៃដែលនៅសល់ដែលពីមុននៃទ្រព្យសកម្មហិរញ្ញវត្ថុរវាងផ្នែកដែលខ្លួនបន្តទទួលស្គាល់ក្រោមការចូលរួមជាបន្ត និងផ្នែកដែលលែងទទួលស្គាល់នៅលើមូលដ្ឋាននៃតម្លៃសមរម្យនៃផ្នែកទាំងនោះ នៅកាលបរិច្ឆេទនៃការផ្ទេរប្រាក់។ ភាពខុសគ្នារវាងចំនួនតម្លៃដែលនៅសល់សម្រាប់ផ្នែកដែលលែងត្រូវបានគេទទួលស្គាល់ និងផលបូកសរុបនៃការទូទាត់ដែលទទួលបានសម្រាប់ផ្នែកដែលលែងត្រូវបានគេទទួលស្គាល់ហើយចំណេញ / ខាតបង់ដែលត្រូវបានទទួលស្គាល់នៅក្នុង OCI រួចហើយត្រូវបានទទួលស្គាល់នៅក្នុងចំណេញ ឬ ខាត។

ចំណេញ / ខាតដែលត្រូវបានគេទទួលស្គាល់នៅក្នុង OCI ត្រូវបានបែងចែករវាងផ្នែកដែលនៅតែបន្តត្រូវបានទទួលស្គាល់និងផ្នែកដែលមិនត្រូវបានទទួលស្គាល់នៅលើមូលដ្ឋាននៃតម្លៃសមរម្យនៃផ្នែកទាំងនោះ។ នេះមិនត្រូវបានអនុវត្តសម្រាប់ការវិនិយោគលើមូលធនដែលបានកំណត់ឱ្យវាស់វែងតាម FVTOCI ដោយសារតែចំណេញ/ខាតដែលបានទទួលស្គាល់ពីមុននៅក្នុង OCI មិនត្រូវបានចាត់ថ្នាក់ឡើងវិញជាបន្តបន្ទាប់ទៅក្នុង ចំណេញឬខាតទេ។

**ការលុបចេញពីបញ្ជី**

ឥណទាន និងមូលបត្របំណុលត្រូវបានលុបចោលនៅពេលដែលក្រុមហ៊ុនមិនមានការរំពឹងទុកសមហេតុផលក្នុងការប្រមូលមកវិញនូវទ្រព្យសកម្មហិរញ្ញវត្ថុ ( ទាំងផ្នែកទាំងមូលឬតាមផ្នែករបស់វា )។ នេះជាករណីដែលក្រុមហ៊ុនកំណត់ថា អ្នកខ្ចីមិនមានទ្រព្យសកម្ម ឬប្រភពចំណូលដែលអាចបង្កើតលំហូរសាច់ប្រាក់គ្រប់គ្រាន់ដើម្បីសងចំនួនទឹកប្រាក់ដែលត្រូវលុបចោល។ ការលុបចេញពីបញ្ជីមួយបង្កើតបានជាព្រឹត្តិការណ៍ដែលគេលែងទទួលស្គាល់។ ក្រុមហ៊ុនអាចអនុវត្តសកម្មភាពជ្រើសច្បាប់ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលបានលុបចោល។ ការប្រមូលប្រាក់ជាលទ្ធផលនៃសកម្មភាពជ្រើសច្បាប់របស់ក្រុមហ៊ុននឹងនាំឱ្យមានចំណេញលើឱនភាពតម្លៃដែលនឹងត្រូវបានបង្ហាញជាប្រាក់ចំណូលផ្សេងទៀតនៅក្នុងរបាយការណ៍ចំណេញ ឬខាត។

**ការបង្ហាញនៃសិទ្ធិធនសម្រាប់ ECL នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ**

សិទ្ធិធនខាតបង់សម្រាប់ ECL ត្រូវបានបង្ហាញនៅក្នុង របាយការណ៍ស្ថានភាពហិរញ្ញវត្ថុដូចខាងក្រោម៖

- សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានវាស់វែងតាមតម្លៃដករំលស់៖ ជាការកាត់ចេញពីតម្លៃនៅសល់ដុលនៃទ្រព្យសកម្ម និង
- នៅពេលដែលឧបករណ៍ហិរញ្ញវត្ថុរួមបញ្ចូលទាំងធាតុផ្សំដែលត្រូវបានដកយក និងមិនដកយក (ដោយអតិថិជន ) ហើយក្រុមហ៊ុនមិនអាចកំណត់អត្តសញ្ញាណ ECL លើធាតុផ្សំនៃកិច្ចសន្យាឥណទានដោយឡែកពីគ្នារវាងសមាសធាតុដែលបានដកយក៖ ក្រុមហ៊ុនបង្ហាញពីសិទ្ធិធនខាតបង់រួមគ្នាសម្រាប់សមាសធាតុទាំងពីរ។ ចំនួនទឹកប្រាក់រួមបញ្ចូលគ្នាត្រូវបានបង្ហាញជាការកាត់ចេញពីតម្លៃនៅសល់ដុលនៃសមាសធាតុដែលបានដក។ រាល់សិទ្ធិធនខាតបង់ដែលលើសពី

ចំនួនដុលសរុបនៃសមាសធាតុដែលបានដកត្រូវបានបង្ហាញជាសិទ្ធិធន។

**(ii) បំណុលហិរញ្ញវត្ថុ និង មូលធន**

ឧបករណ៍បំណុលនិងមូលធនដែលបានចេញផ្សាយត្រូវបានចាត់ថ្នាក់ជាបំណុលហិរញ្ញវត្ថុ ឬមូលធនស្របតាមខ្លឹមសារនៃការរៀបចំកិច្ចសន្យា។

បំណុលហិរញ្ញវត្ថុគឺជាកាតព្វកិច្ចតាមកិច្ចសន្យា ក្នុងការប្រគល់សាច់ប្រាក់ឬទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងទៀតឬដើម្បីប្តូរទ្រព្យសកម្មហិរញ្ញវត្ថុឬបំណុលហិរញ្ញវត្ថុជាមួយ អង្គការផ្សេងទៀតក្រោមលក្ខខណ្ឌដែលមិនអំណោយផលដល់ក្រុមហ៊ុនឬកិច្ចសន្យាដែលនឹងប្រឆាំងនឹងទូទាត់ជា ភាគហ៊ុនផ្ទាល់របស់ក្រុមហ៊ុន និង គឺជាកិច្ចសន្យាដែលមិនមែនជាសិទ្ធិធន ដែលក្រុមហ៊ុនមានឬត្រូវមានកាតព្វកិច្ចផ្តល់នូវចំនួនអថេរនៃភាគហ៊ុនផ្ទាល់របស់ខ្លួនឬកិច្ចសន្យាចម្លងពីភាគហ៊ុនផ្ទាល់ដែល នឹងត្រូវបានទូទាត់ក្រៅពីការដោះដូរចំនួនទឹកប្រាក់ថេរនៃសាច់ប្រាក់ ( ឬទ្រព្យសកម្មហិរញ្ញវត្ថុមួយផ្សេងទៀត ) សម្រាប់ចំនួនថេរនៃឧបករណ៍ទ្រព្យមូលធនផ្ទាល់ខ្លួនរបស់ក្រុមហ៊ុន។

បំណុលហិរញ្ញវត្ថុទាំងអស់ត្រូវបានវាស់ជាបន្តបន្ទាប់តាមតម្លៃដករំលស់ដោយប្រើវិធីសាស្ត្រការប្រាក់ ប្រសិទ្ធភាព។ រាល់បំណុលហិរញ្ញវត្ថុចំនួនទឹកប្រាក់ដែលត្រូវបង្ហាញលើរបាយការណ៍ហិរញ្ញវត្ថុតំណាងឱ្យចំនួនទឹកប្រាក់ដែលត្រូវបង់រួមទាំងការប្រាក់បង់រ។

បំណុលហិរញ្ញវត្ថុដទៃទៀត រាប់បញ្ចូលទាំងប្រាក់បញ្ញើនិងប្រាក់កម្ចី ត្រូវបានកត់ត្រាដំបូងដោយប្រើតម្លៃ សមស្របដកថ្លៃដើមប្រតិបត្តិការ។ បំណុលហិរញ្ញវត្ថុដទៃទៀតត្រូវបាន កត់ត្រាបន្តបន្ទាប់មកទៀតតាមតម្លៃដករំលស់ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។

វិធីសាស្ត្រការប្រាក់ប្រសិទ្ធភាពគឺជាវិធីសាស្ត្រគណនាតម្លៃដករំលស់នៃបំណុលហិរញ្ញវត្ថុ និងការបែងចែកចំណាយការប្រាក់ក្នុងកំឡុងពេលដែលពាក់ព័ន្ធ។ អត្រាការប្រាក់ប្រសិទ្ធភាពគឺជាអត្រាមួយដែលធ្វើអប្បបរមាការទូទាត់សាច់ប្រាក់នាពេលអនាគតដែលរំពឹងទុកក្នុងអាយុកាលនៃបំណុលហិរញ្ញវត្ថុឬខ្លីជាង អោយស្មើនឹងចំនួនទឹកប្រាក់យោងសុទ្ធពេលទទួលស្គាល់ដំបូង។ សម្រាប់ព័ត៌មានលម្អិតស្តីពី EIR សូមមើល “ចំណូលការប្រាក់សុទ្ធ” នៅក្នុងកំណត់សម្គាល់ ២.១៦។

**(iii) ការរៀបចំការកាត់កង**

ទ្រព្យសកម្មហិរញ្ញវត្ថុនិងបំណុលហិរញ្ញវត្ថុត្រូវបានកាត់កង ហើយចំនួនសុទ្ធត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នៅពេលក្រុមហ៊ុនមានសិទ្ធិអនុវត្តតាមផ្លូវច្បាប់ ក្នុងការកាត់កងបរិមាណដែលបានទទួលស្គាល់ និងមានបំណងដើម្បីទូទាត់នៅលើមូលដ្ឋានសុទ្ធ ឬដើម្បីទទួលស្គាល់ទ្រព្យសកម្មនិងទូទាត់បំណុលក្នុងពេលដំណាលគ្នា។ សិទ្ធិក្នុងការកាត់កងត្រូវតែមាននៅថ្ងៃនេះជាជាងការរំពឹងផ្អែកលើព្រឹត្តិការណ៍នាពេលអនាគតហើយត្រូវតែអនុវត្តបានដោយសមភាគីណាមួយទាំងក្នុងដំណើរជំនួញធម្មតា និង មិនមានលទ្ធភាពសងបំណុលឬក្លាយជាមូលធនក្នុងករណីមានការខកខានសង។

**2.7 ទុនបម្រុងតាមបទប្បញ្ញត្តិ**

ធនាគារជាតិនៃកម្ពុជា(NBC) បានចេញសេចក្តីប្រកាសលេខ ធ៧-០១៧-៣៤៤ ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ស្តីពីចំណាត់ថ្នាក់ហានិភ័យឥណទាន និងសិទ្ធិធនធនលើអ៊ីមភោមិន និងសារាចរណែនាំលេខ ធ៧-០១៨-០០១ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពីការអនុវត្តប្រកាសស្តីពីចំណាត់ថ្នាក់ហានិភ័យឥណទាននិងសិទ្ធិធនធនលើអ៊ីមភោមិន ដែលតម្រូវអោយធនាគារ និងស្ថាប័នហិរញ្ញវត្ថុធ្វើសិទ្ធិធនធនលើឱនភាពតម្លៃសម្រាប់ហ្វាស៊ីលីធីរយៈពេលខ្លី និងរយៈពេលវែងដូចខាងក្រោម៖

| ចំណាត់ថ្នាក់               | ចំនួនថ្ងៃផុតកំណត់              |                                | អត្រាសិទ្ធិធនធន |
|----------------------------|--------------------------------|--------------------------------|-----------------|
|                            | រយៈពេលខ្លី ( មួយឆ្នាំឬតិចជាង ) | រយៈពេលវែង ( ច្រើនជាងមួយឆ្នាំ ) |                 |
| <b>សិទ្ធិធនធនទូទៅ៖</b>     |                                |                                |                 |
| ធម្មតា                     | ១៤ ថ្ងៃ ឬតិចជាងនេះ             | តិចជាង ៣០ ថ្ងៃ                 | ១%              |
| <b>សិទ្ធិធនធនជាក់លាក់៖</b> |                                |                                |                 |
| ឃ្នាំមើល                   | ១៥ ថ្ងៃ - ៣០ ថ្ងៃ              | ៣០ ថ្ងៃ - ៨៩ ថ្ងៃ              | ៣%              |
| ក្រោមស្តង់ដារ              | ៣១ ថ្ងៃ - ៦០ ថ្ងៃ              | ៩០ ថ្ងៃ - ១៧៩ ថ្ងៃ             | ២០%             |
| សង្ស័យ                     | ៦១ ថ្ងៃ - ៩០ ថ្ងៃ              | ១៨០ ថ្ងៃ - ៣៥៩ ថ្ងៃ            | ៥០%             |
| បាត់បង់                    | ៩១ ថ្ងៃ ឬច្រើនជាង              | ៣៦០ ថ្ងៃ ឬច្រើនជាង             | ១០០%            |

ហ្វាស៊ីលីធីយោងតាមប្រកាសនេះត្រូវបានកំណត់ថា ជាឥណទាន និងផលិតផលហិរញ្ញវត្ថុដទៃទៀត មិនថាត្រូវបានរាយការណ៍លើរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុឬក្រៅរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ដែលត្រូវបានផ្តល់ជូនដោយក្រុមហ៊ុនទៅ ឱ្យសមភាគីដែលនាំឱ្យកើនឡើងនូវហានិភ័យឥណទានដល់ក្រុមហ៊ុន។

ក្រុមហ៊ុនគណនាសិទ្ធិធនធនខាតបង់នៃឱនភាពតម្លៃ សម្រាប់ឥណទានដោយ អនុលោមតាមសិទ្ធិធនធនតាមបទបញ្ញត្តិក្នុងពេលដំណាលគ្នាជាមួយនឹងការគណនាដោយអនុលោមទៅតាម CIFRSs។ សិទ្ធិធនធនខាតបង់នៃឱនភាពតម្លៃបានគណនាតាម CIFRSs តម្រូវអោយទទួលស្គាល់ និងកត់ត្រានៅក្នុងចំណេញឬខាតនិងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។ នៅពេលសិទ្ធិធនធនខាតបង់លើឱនភាពគណនាតាមបទបញ្ញត្តិធំជាងធៀបនឹងសិទ្ធិធនធនដែលបានគណនាតាម CIFRSs ចំនួនលើសត្រូវផ្ទេរពីប្រាក់ចំណេញរក្សាទុក ទៅជាទុនបម្រុងតាមបទបញ្ញត្តិដូចមានបង្ហាញនៅក្នុងកំណត់សម្គាល់ ២២។

**ការកត់ត្រាលំអិតនៃទុនបម្រុងតាមបទប្បញ្ញត្តិ**

នៅពេលដែលសិទ្ធិធនធនឱនភាពតម្លៃបានគណនាស្របតាមបទបញ្ញត្តិមានចំនួន តិចជាងការគណនាតាម CIFRSs ទុនបម្រុងតាមបទបញ្ញត្តិត្រូវបានកត់ត្រាលប់វិញតាមចំនួនដោយមិនឱ្យលើសពីចំនួនដែលត្រូវបានកត់ត្រា បើមិនមានទុនបម្រុងតាមបទបញ្ញត្តិត្រូវបានទទួលស្គាល់នៅក្នុងឆ្នាំមុនៗទេ។

**2.8 និស្សន្ទកាន់ទុកសម្រាប់ការគ្រប់គ្រងហានិភ័យ**

និស្សន្ទកាន់ទុកសម្រាប់ការគ្រប់គ្រងហានិភ័យរួមមានទ្រព្យសកម្មនិស្សន្ទ និងបំណុលនិស្សន្ទទាំងអស់ ដែលមិនត្រូវបានចាត់ទុកថាជាទ្រព្យសកម្មជួញដូរ ឬបំណុលជួញដូរ និងមិនត្រូវបានកំណត់នៅក្នុងទំនាក់ទំនងការការពារហានិភ័យដែលសមស្រប។

និស្សន្ទកាន់ទុកសម្រាប់ការគ្រប់គ្រងហានិភ័យត្រូវបានវាស់ដោយតម្លៃសមស្រប នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនៅពេលទទួលស្គាល់ដំបូង។ រាល់ការផ្លាស់ប្តូរនៃតម្លៃសមស្របរបស់ខ្លួនត្រូវបានទទួលស្គាល់ភ្លាមៗ ក្នុងប្រាក់ចំណេញឬខាត ជាសមាសភាគនៃចំណេញ/ខាតពីការប្តូររូបិយប័ណ្ណរចរទេសក្រោមចំណូលផ្សេងៗ ។

**2.9 ភតិសន្យា**

**a. ក្រុមហ៊ុនដែលជាភតិក:**

ក្រុមហ៊ុនវាយតម្លៃថាកិច្ចសន្យាមួយគឺជា ឬ មានភតិសន្យានៅថ្ងៃចាប់ផ្តើមដំបូងនៃកិច្ចសន្យា។ក្រុមហ៊ុនទទួលស្គាល់សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម និងបំណុលភតិសន្យាដែលត្រូវគ្នានឹងការរៀបចំភតិសន្យា ទាំងអស់ដែលជាភតិកៈ លើកលែង តែការជួលរយៈពេលខ្លី ( កំណត់ជាភតិសន្យាជាមួយរយៈពេលជួល 12 ខែ ឬតិចជាងនេះ ) និងការជួលនៃទ្រព្យសម្បត្តិដែលមានតម្លៃទាប ( ដូចជា ថេរ្យត ម៉ូតូ និងសម្ភារៈនៃគ្រឿងសង្ហារឹមភារិយាល័យ )។ ចំពោះភតិសន្យាទាំងនេះក្រុមហ៊ុនទទួលស្គាល់ការទូទាត់ភតិសន្យាជាចំណាយប្រតិបត្តិការដោយឈរលើមូលដ្ឋានថេរក្នុង រយៈពេលនៃការជួលរុះត្រាតែមានមូលដ្ឋានគ្រឹះជាប្រព័ន្ធមួយទៀតតំណាង

ឱ្យ គំរូនៃពេលវេលាដែលផលប្រយោជន៍សេដ្ឋកិច្ចពីទ្រព្យសកម្មដែលបានជួលត្រូវបានប្រើប្រាស់។

បំណុលភតិសន្យាត្រូវបានវាស់តាមតម្លៃបច្ចុប្បន្ននៃការទូទាត់ដែលមិនត្រូវបានបង់ នៅកាលបរិច្ឆេទនៃការចាប់ផ្តើមដោយបានធ្វើអប្បហាតម្លៃដោយប្រើអត្រាការប្រាក់បង្គប់ក្នុងភតិសន្យា។ ប្រសិនបើអត្រានេះមិនមានភាពងាយស្រួលក្នុងការកំណត់ ក្រុមហ៊ុននឹងប្រើប្រាស់អត្រាប្រាក់កម្ចីកើនរបស់ខ្លួន។

ការទូទាត់ភតិសន្យាដែលមាននៅក្នុងការវាស់វែងនៃបំណុលភតិសន្យា រួមមាន៖

- ការទូទាត់ភតិសន្យាថេរ (រួមទាំងការទូទាត់ជាធាតុថេរ) ដកចេញប្រាក់លើកទឹកចិត្តដែលអាចទទួលបាន

- ការទូទាត់ភតិសន្យាអថេរដែលអាស្រ័យលើសន្ទស្សន៍ឬអត្រាដែលវាស់វែងដំបូងដោយប្រើសន្ទស្សន៍ ឬអត្រានៅកាលបរិច្ឆេទចាប់ផ្តើម

- ចំនួនទឹកប្រាក់ដែលរំពឹងថានឹងត្រូវបង់ដោយភតិកៈ ក្រោមការធានាតម្លៃនៅសល់

- ការអនុវត្តទៅលើជម្រើសទិញ ប្រសិនបើភតិកៈ មានហេតុផលសមរម្យក្នុងការជ្រើសរើសជម្រើស និង

- ការបង់ប្រាក់ពិន័យសម្រាប់ការបញ្ចប់កិច្ចសន្យាជួលប្រសិនបើរយៈពេលជួលនោះឆ្លុះបញ្ចាំងពីការអនុវត្តជម្រើសដើម្បីបញ្ចប់កិច្ចសន្យាជួល។

បំណុលភតិសន្យាត្រូវបានបង្ហាញដាច់ដោយឡែកនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

បំណុលភតិសន្យាត្រូវបានវាស់ជាបន្តបន្ទាប់ដោយការបង្កើនចំនួនទឹកប្រាក់យោង ដើម្បីឆ្លុះបញ្ចាំងពីការប្រាក់លើបំណុលភតិសន្យា (ដោយប្រើវិធីសាស្ត្រការប្រាក់ ប្រសិទ្ធភាព) និងដោយកាត់បន្ថយចំនួនទឹកប្រាក់យោងដើម្បីឆ្លុះបញ្ចាំងពីការទូទាត់ភតិសន្យា។

ក្រុមហ៊ុនវាស់វែងឡើងវិញនូវបំណុលភតិសន្យា (និងធ្វើនិយ័តកម្មលើសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម) នៅពេល៖

- រយៈពេលជួលត្រូវបានផ្លាស់ប្តូរ ឬនៅពេលមានការផ្លាស់ប្តូរព្រឹត្តិការណ៍ដែលបណ្តាលអោយមានការផ្លាស់ប្តូរការវាយតម្លៃនៃជម្រើសទិញក្នុងករណីដែលបំណុលភតិសន្យាត្រូវបានវាស់វែងជាថ្មីដោយធ្វើអប្បហារទៅលើថ្លៃជួលដែលបានកែសម្រួល ដោយប្រើអត្រាអប្បហារដែលបានកែសម្រួលឡើង វិញ។

- ការទូទាត់ការជួលត្រូវបានផ្លាស់ប្តូរដោយសារតែការផ្លាស់ប្តូរសន្ទស្សន៍ឬអត្រាប្តូរប្រាក់ឬការផ្លាស់ប្តូរប្រាក់សំណងដែលរំពឹងទុកក្រោមតម្លៃនៅសល់ ដែលធានាក្នុងករណីដែលបំណុលជួលត្រូវបានជួសដោយ

ការអប្បហារថ្លៃជួលដែលបានកែសម្រួល ដោយប្រើអត្រាអប្បហារដែលមិនមានការកែប្រែ (លើកលែងតែការទូទាត់ការជួល គឺដោយសារតែការផ្លាស់ប្តូរអត្រាការប្រាក់ប្រែប្រួលមួយក្នុងករណីដែល អត្រាអប្បហារត្រូវបានប្រើ) ។

- កិច្ចសន្យាភតិសន្យាត្រូវបានកែប្រែ ហើយការកែប្រែនៃភតិសន្យាមិនត្រូវបានចាត់ទុកជាភតិសន្យាដាច់ដោយឡែកទេ ក្នុងករណីនេះ បំណុលភតិសន្យាត្រូវបានវាស់ឡើងវិញដោយផ្អែកលើរយៈពេលនៃការជួលនៃភតិសន្យាកែប្រែដោយធ្វើអប្បហារទៅលើការបង់ថ្លៃជួលដោយប្រើអត្រាអប្បហារដែលបានកែសម្រួលឡើងវិញទៅតាមកាលបរិច្ឆេទនៃការកែប្រែ។

ក្រុមហ៊ុនមិនបានធ្វើការកែសម្រួលបែបនេះទេ ក្នុងអំឡុងការិយបរិច្ឆេទដែលបានបង្ហាញ។

សិទ្ធិក្នុងការប្រើទ្រព្យសកម្មរួមមាន ការវាស់វែងដំបូងនៃបំណុលភតិសន្យាយមកការទូទាត់ភតិសន្យាដែលបានធ្វើឡើងនៅថ្ងៃ ឬមុនថ្ងៃចាប់ផ្តើម ដោយដកចេញនូវអត្ថប្រយោជន៍លើកទឹកចិត្តនៃភតិសន្យាដែលទទួលបាន និងថ្លៃចំណាយដំបូង។ វាត្រូវបានវាស់វែងបន្តបន្ទាប់ ដោយយកថ្លៃដើមដកចេញការរំលស់បង្កូរនិងការខាតបង់លើឱនភាពតម្លៃ។

នៅពេលណាដែលក្រុមហ៊ុនមានកាតព្វកិច្ចបង់ចំណាយក្នុងការកុះកិច្ច និងយកចេញទ្រព្យសម្បត្តិដែលបានជួល ហើយត្រូវស្តារទីតាំងដែលវាស្ថិតនៅឬស្តារឡើងវិញនូវទ្រព្យសកម្មជាមូលដ្ឋានអោយដូចទៅនឹងលក្ខខណ្ឌដែលបានកំណត់នៅក្នុងភតិសន្យា សិទ្ធិធនធនត្រូវបានទទួលស្គាល់និងវាស់វែងតាម CIAS 37។ ចំពោះការចំណាយទាក់ទងនឹងសិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម ការចំណាយនោះត្រូវកត់ត្រាបញ្ចូលក្នុងសិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្មដែលពាក់ព័ន្ធ។

សិទ្ធិក្នុងការប្រើទ្រព្យសកម្មត្រូវធ្វើរំលស់ក្នុងរយៈពេលនៃការជួល។ ប្រសិនបើភតិសន្យាផ្ទេរកម្មសិទ្ធិនៃទ្រព្យសកម្មឬថ្លៃដើមនៃសិទ្ធិក្នុងការប្រើទ្រព្យសកម្មឆ្លុះបញ្ចាំងថាក្រុមហ៊ុនរំពឹងនឹងប្រើសិទ្ធិជម្រើសទិញ សិទ្ធិក្នុងការប្រើទ្រព្យសកម្មដែលពាក់ព័ន្ធត្រូវធ្វើរំលស់លើ អាយុកាលនៃទ្រព្យសកម្ម។ រំលស់ចាប់ផ្តើមពីកាលបរិច្ឆេទចាប់ផ្តើមនៃភតិសន្យា។

សិទ្ធិក្នុងការប្រើទ្រព្យសកម្ម ត្រូវបានបង្ហាញជាជួរដាច់ដោយឡែកនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

ក្រុមហ៊ុនអនុវត្ត CIAS 36 ដើម្បីកំណត់ថាសិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្មមានឱនភាពតម្លៃ និងកត់ត្រាការខាតបង់នៃឱនភាពតម្លៃដែលបានរកឃើញដូចបានបរិយាយនៅក្នុងកំណត់សម្គាល់ ១.២១។

ជាយុទ្ធសាស្ត្រសម្រួល CIFRS 16 អនុញ្ញាតឲ្យភតិកៈមិនបំបែកសមាសភាគដែលមិនមែនជាភតិសន្យា ហើយ រៀបចំសមាសភាគភតិសន្យានិងសមាសភាគដែលមិនមែនជាភតិសន្យាណាមួយជាមួយគ្នា។ ក្រុមហ៊ុនមិន បានប្រើយុទ្ធសាស្ត្រសម្រួលនេះទេ។ សម្រាប់កិច្ចសន្យាដែលមានសមាសភាគភតិសន្យា និងសមាសភាគភតិសន្យាថែមមួយឬលើសមួយ

ឬសមាសភាគដែលមិនមែនជាភតិសន្យាក្រុមហ៊ុនបែងចែកថ្លូរនៅក្នុងកិច្ចសន្យាទៅសមាសភាគភតិសន្យានីមួយៗដោយផ្អែកលើតម្លៃឯកជនរបស់សមាសភាគភតិសន្យា និងតម្លៃឯកជនសរុបរួមនៃសមាសភាគដែលមិនមែនជាភតិសន្យា។

**2.10 ទ្រព្យសម្បត្តិ​និង​បរិក្ខារ**

ទ្រព្យសម្បត្តិ និងបរិក្ខារត្រូវ កត់ត្រាតាមតម្លៃដើមដកចេញនូវរំលស់បង្កូរនិងការខាតបង់លើឱនភាពតម្លៃបើ មាន។ ចំណាយនៃទ្រព្យសម្បត្តិនិងបរិក្ខាររួមមានថ្លៃទិញ និងថ្លៃក្នុងការនាំយកទ្រព្យនោះទៅទីតាំងរបស់ខ្លួនសម្រាប់ការប្រើប្រាស់ដែលបានគ្រោងទុក។ នៅពេលដែលធាតុណាមួយនៃទ្រព្យសម្បត្តិ និងបរិក្ខារមានទំហំធំដែលមានអាយុកាលខុសគ្នា សមាសធាតុនោះត្រូវចាត់ទុកជាធាតុដាច់ដោយឡែកពីគ្នានៃទ្រព្យសម្បត្តិ និងបរិក្ខារ។

ចំណាយជាបន្តបន្ទាប់ទាក់ទងនឹងធាតុនៃទ្រព្យសម្បត្តិ និងបរិក្ខារដែលត្រូវបានគេទទួលស្គាល់រួចហើយត្រូវកត់បន្ថែមទៅនឹងតម្លៃយោង ទ្រព្យសកម្មនៅពេលដែលផលប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគតនឹងមាន លើសពីស្តង់ដារដែលបានវាយតម្លៃនៃការអនុវត្តទ្រព្យសកម្មដែលមានស្រាប់សំរាប់ក្រុមហ៊ុន។ រាល់ការចំណាយជាបន្តបន្ទាប់ផ្សេងទៀតត្រូវបានទទួលស្គាល់ថាជាការចំណាយក្នុង កំឡុងពេលដែលកើតឡើង។

ចំណេញឬខាតដែលកើតឡើងពីការដល់អាយុកាលឬការលក់ចេញនៃទ្រព្យសម្បត្តិ និងបរិក្ខារត្រូវបានកំណត់ដោយភាពខុសគ្នារវាង ចំណូលពីការលក់សុទ្ធដែលបានប៉ាន់ស្មាន និងតម្លៃយោងនៃទ្រព្យសកម្ម ហើយត្រូវបានទទួលស្គាល់ជាប្រាក់ចំណេញឬខាតបង់នៅកាលបរិច្ឆេទនៃការដល់អាយុកាល ឬការលក់ចេញ។

រំលស់ត្រូវបានគណនាតាមមូលដ្ឋានរំលស់ថេរលើអាយុកាលរបស់ទ្រព្យសកម្មដែលបានប៉ាន់ស្មាន មានដូចខាងក្រោម៖

| ការកែលម្អអគារជួល                     | ៤ ឆ្នាំ ឬរយៈពេលនៃភតិសន្យាលើកិចជាង |
|--------------------------------------|-----------------------------------|
| យានយន្ត                              | ៨ ឆ្នាំ                           |
| ម៉ូតូ                                | ៥ ឆ្នាំ                           |
| កុំព្យូទ័រ និងគ្រឿងបរិក្ខារការិយាល័យ | ៣ ទៅ ៤ ឆ្នាំ                      |

ការសាងសង់ដែលកំពុងដំណើរការមិនត្រូវបានរំលស់ទេ រហូតដល់ពេលដែលទ្រព្យសម្បត្តិពាក់ព័ន្ធត្រូវបានបញ្ចប់និងដាក់ឱ្យប្រើប្រាស់។

ទ្រព្យសកម្មដែលបានរំលស់អស់ទាំងស្រុងត្រូវបានរក្សាទុកនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ រហូតដល់លែងប្រើហើយមិនមានការរំលស់ដែលត្រូវបានធ្វើឡើងទាក់ទងនឹងទ្រព្យសកម្មទាំងនេះទេ។ ប្រសិនបើមានសូចនាករថាមានការផ្លាស់ប្តូរជាសារវន្តនូវអត្រារំលស់ អាយុកាល ឬតម្លៃនៅសល់នៃទ្រព្យសកម្មនោះ ការរំលស់ទ្រព្យសកម្មនោះត្រូវបានកែប្រែឡើងវិញដោយអនុវត្តទៅមុខ (Prospective) ដើម្បីឆ្លុះបញ្ចាំងពីការរំពឹងទុកថ្មី។

**2.11 កម្មវិធីកុំព្យូទ័រ**

កម្មវិធីកុំព្យូទ័រត្រូវបានគណនាតាមថ្លៃដើមដករំលស់បង្កូរ និងការខាតបង់លើឱនភាពតម្លៃបង្កើតមាន។ វាត្រូវបានរំលស់ដោយផ្អែកលើមូលដ្ឋានរំលស់ថេរតាមអត្រា ២០% ក្នុងមួយឆ្នាំ។ ប្រសិនបើមានការចង្អុលបង្ហាញថាមានការផ្លាស់ប្តូរគួរជាសារវន្ត នៃអត្រារំលស់ អាយុកាល ឬ តម្លៃនៅសល់នៃកម្មវិធីកុំព្យូទ័រ ការរំលស់ត្រូវបានពិនិត្យឡើងវិញដោយអនុវត្តទៅមុខ ដើម្បីឆ្លុះបញ្ចាំងពីការរំពឹងទុកថ្មី។

ការងារដែលកំពុងដំណើរការមិនត្រូវបានធ្វើការរំលស់នោះទេ រហូតដល់ពេលដែលទ្រព្យសកម្មដែលកម្មវិធីកុំព្យូទ័រពាក់ព័ន្ធត្រូវបានបញ្ចប់និងដាក់ឱ្យប្រើប្រាស់។

**2.12 ឱនភាពតម្លៃនៃទ្រព្យសកម្ម និងបរិក្ខារកម្មវិធីកុំព្យូទ័រនិងសិទ្ធក្នុងការប្រើប្រាស់ទ្រព្យសកម្ម**

នៅកាលបរិច្ឆេទរាយការណ៍នីមួយៗ ក្រុមហ៊ុនត្រួតពិនិត្យឡើងវិញនូវតម្លៃយោងទ្រព្យសកម្ម និងបរិក្ខារកម្មវិធីកុំព្យូទ័ររបស់ខ្លួននិងសិទ្ធក្នុងការប្រើប្រាស់ទ្រព្យសកម្ម ដើម្បីកំណត់ថាតើមានសូចនាករណាមួយដែលទ្រព្យសកម្មទាំងនោះបានទទួលរងនូវការ ខាតពីឱនភាពតម្លៃឬទេ។ ប្រសិនបើមានសូចនាករបែបនេះ ចំនួនទឹកប្រាក់ដែលអាចប្រមូលមកវិញរបស់ទ្រព្យសកម្មត្រូវបានប៉ាន់ស្មានថានឹងកំណត់ទំហំនៃការខាតពីឱនភាពតម្លៃ ប្រសិនបើមាន។ នៅពេលដែលទ្រព្យសកម្មមិនបង្កើតលំហូរសាច់ប្រាក់ដែលឯករាជ្យពីទ្រព្យសកម្មផ្សេងទៀត ក្រុមហ៊ុនបានប៉ាន់ស្មាន ចំនួនទឹកប្រាក់ដែលអាចប្រមូលមកនៃអង្គភាពផលិតសាច់ប្រាក់ដែលទ្រព្យសកម្មនៅក្រោមកម្មសិទ្ធិ។ នៅពេលដែលអាចរកឃើញមូលដ្ឋានសមហេតុផលនិងមានសង្គតិភាពទ្រព្យសកម្មសាជីវកម្មក៏ត្រូវបានបែងចែកទៅអង្គភាពផលិតសាច់ប្រាក់នីមួយៗ ឬ បើពុំនោះទេពួកគេត្រូវបានបែងចែកទៅក្រុមតូចបំផុតនៃអង្គភាពផលិតសាច់ប្រាក់ដែលមូលដ្ឋានសមហេតុផលនិងមានសង្គតិភាពអាចបានរកឃើញ។

ចំនួនទឹកប្រាក់ដែលអាចប្រមូលមកគឺជាចំនួនដែលខ្ពស់ជាងគេរវាងតម្លៃសមស្រប និងតម្លៃប្រើប្រាស់។ ក្នុង ការវាយតម្លៃប្រើប្រាស់ លំហូរសាច់ប្រាក់នាពេលអនាគតដែលបានប៉ាន់ស្មានត្រូវបានបញ្ចុះថ្លៃទៅនឹងតម្លៃបច្ចុប្បន្នរបស់ពួកគេ ដោយប្រើអត្រាបញ្ចុះថ្លៃមុនបង់ពន្ធដែលឆ្លុះបញ្ចាំងពីការវាយតម្លៃទីផ្សារបច្ចុប្បន្ន នៃតម្លៃ លុយនិងហានិភ័យជាក់លាក់ទៅនឹងទ្រព្យសកម្មដែលការប៉ាន់ស្មាននៃលំហូរសាច់ប្រាក់នាពេលអនាគតមិនត្រូវបានកែសម្រួលឡើយ ។

ប្រសិនបើចំនួនទឹកប្រាក់ដែលអាចប្រមូលមករបស់ទ្រព្យសកម្ម (ឬអង្គភាពផលិតសាច់ប្រាក់) ត្រូវបានប៉ាន់ស្មានថាគិតជាងតម្លៃយោងរបស់វា តម្លៃយោងរបស់ទ្រព្យសកម្ម (ឬអង្គភាពផលិតសាច់ប្រាក់) ត្រូវបាន កាត់បន្ថយទៅជា ចំនួនទឹកប្រាក់ដែលអាចប្រមូលមករបស់វា។ ការខាតពីឱនភាពតម្លៃត្រូវបានទទួលស្គាល់ភ្លាមៗក្នុងប្រាក់ចំណេញឬខាត។

នៅពេលដែលការខាតពីឱនភាពតម្លៃត្រូវបានកត់ត្រឡើងវិញនៅពេលបន្ទាប់តម្លៃយោងនៃទ្រព្យសកម្ម (ឬអង្គភាពផលិតសាច់ប្រាក់) ត្រូវបានកើនឡើងទៅជាតម្លៃប៉ាន់ស្មានរបស់ចំនួនទឹកប្រាក់ដែលអាចប្រមូលមករបស់វា ប៉ុន្តែ





PD គឺជាធាតុចូលដ៏សំខាន់ក្នុងការវាស់វែង ECL។ PD គឺជាការប៉ាន់ប្រមាណនៃលទ្ធភាពនៃការខកខានលើ ពេលវេលាណាមួយ ដែលការគណនាដែលមាន ទិន្នន័យប្រវត្តិសាស្ត្រ ការសន្មត់និងការវិវិធាននៃលទ្ធភាពនៃអនាគត។

**(ii) ភាពមិនប្រាកដប្រជាទាក់ទងនឹងជំងឺកូវីដ-១៩**

ជំងឺកូវីដ-១៩ គឺជាជំងឺផ្លូវដង្ហើមដែលបណ្តាលមកពីកូរ៉ូណាវីរុស និងបានប្រកាសជាជំងឺរាតត្បាតពេញពិភពលោកដោយអង្គការសុខភាពពិភពលោក ថ្ងៃទី១១ ខែមីនាឆ្នាំ២០២០។ ការឆ្លងរាលដាល និងការប្រឹងប្រែងជាពេញពិភពលោកដើម្បីទប់ស្កាត់ការឆ្លង ជំងឺកូវីដ-១៩ បាននាំឲ្យមានផលប៉ះពាល់ជាសារវន្តទៅលើ បរិស្ថាន អាជីវកម្មរបស់ពិភពលោក សេដ្ឋកិច្ចកម្ពុជា អ្នកខ្លះនិងប្រតិបត្តិការរបស់ក្រុមហ៊ុន។ ជាលទ្ធផលនៃភាព មិនប្រាកដប្រជាកាន់តែខ្លាំងដែលទាក់ទង នឹងលក្ខណៈដែលមិនធ្លាប់មានពីមុនមកនៃជំងឺរាតត្បាត ជំងឺកូវីដ-១៩ ធ្វើអោយការអភិវឌ្ឍការប៉ាន់ស្មានគួរឲ្យទុកចិត្ត និងការអនុវត្តការវិនិច្ឆ័យកាន់តែលំបាក។ ការវាស់វែងនៃ ECL បានក្លាយជាការលំបាកជាពិសេសនៅក្នុងកាលៈទេសៈបច្ចុប្បន្ន និងតម្រូវឲ្យមានការវិនិច្ឆ័យជាសារវន្ត។ គំរូ ECL គឺជាគំរូដែលសម្លឹងមើល ទៅមុខ ហើយផ្អែកលើវិធីសាស្ត្រច្រើនច្រើនប្រហាក់ប្រហែលគ្នា។ ការវាស់វែងនៃ ECLs នៅក្នុងការវិវិធានយោងលើនីមួយៗនេះបញ្ជាក់ពីព័ត៌មានសមហេតុផលអំពី ព្រឹត្តិការណ៍ចាស់ លក្ខខណ្ឌបច្ចុប្បន្ន និង ការព្យាករណ៍ព្រឹត្តិការណ៍នាពេលអនាគត និង លក្ខខណ្ឌសេដ្ឋកិច្ច។ ក្នុងអំឡុងពេលដែលភាពមិនប្រាកដប្រជានៃ សេដ្ឋកិច្ចកើនឡើងតែខ្លាំង បង្កើតអោយមានភាពលំបាកខ្លាំងក្នុងការព្យាករណ៍ព្រឹត្តិការណ៍ នាពេលអនាគត និង ធាតុម៉ាក្រូសេដ្ឋកិច្ចដែលប្រើនៅក្នុងគំរូ ECL។ ការកំណត់សេណារីយ៉ូម៉ាក្រូសេដ្ឋកិច្ចនិង ការបែងចែកប្រូបាប៊ីលីតិទៅសេណារីយ៉ូទាំងនេះតម្រូវឲ្យមានការវិនិច្ឆ័យជាសារវន្ត។ ការពិចារណាត្រូវបានគិតគូរទាំង ផលប៉ះពាល់នៃជំងឺកូវីដ-១៩ និងវិធានការសំខាន់ៗរបស់រាជរដ្ឋាភិបាល។ ជាលទ្ធផលនៃកូវីដ-១៩ និងការធ្លាក់ចុះនៃសេដ្ឋកិច្ចនាពេលថ្មីៗនេះមានភាពមិន ប្រាកដប្រជានៃការវាស់វែងជាសារវន្តក្នុងការកំណត់ ECLs ហើយការវាស់វែងគឺស្ថិតនៅក្រោមការវិនិច្ឆ័យជាសារវន្ត។

**(iii) ពន្ធលើប្រាក់ចំណេញ**

ប្រព័ន្ធពន្ធនៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបានបែងចែកជាច្រើនប្រភេទ និងមានការផ្លាស់ប្តូរច្បាប់ជាញឹកញយ។ ដែលជាទូទៅមានលក្ខណៈមិនច្បាស់លាស់ផ្ទុយគ្នា និងអាស្រ័យទៅលើការបកស្រាយ។ ពន្ធអាស្រ័យទៅលើការត្រួតពិនិត្យដោយអាជ្ញាធរពន្ធដារជាច្រើន ដែលមានសិទ្ធិស្របច្បាប់ក្នុងការកំណត់ប្រាក់ពិន័យទណ្ឌកម្ម និងការប្រាក់លើបំណុលពន្ធ។

កត្តាទាំងនេះ អាចធ្វើឲ្យមានហានិភ័យពន្ធសម្រាប់ក្រុមហ៊ុន។ គណៈគ្រប់គ្រង ជឿជាក់ថាពួកគេបានយល់ដឹងពីច្បាប់ពន្ធដែលពាក់ព័ន្ធ និងបានធ្វើការគិតបំណុល ពន្ធដោយផ្អែកលើការយល់ឃើញរបស់ពួកគេ ស្របតាមច្បាប់ពន្ធបច្ចុប្បន្ន។ ទោះបីជាយ៉ាងណាក្តី ប្រសិនបើលទ្ធផលពន្ធចុងក្រោយនៃករណីនេះមានភាពខុសគ្នាពី ការកត់ត្រាដំបូង ភាពខុសគ្នាបែបនេះនឹងមានផលប៉ះពាល់ដល់សិទ្ធិធានពន្ធលើប្រាក់ចំណេញ និងពន្ធពន្យារ នៅក្នុងកំឡុងការវិវិធានដែលការសម្រេចនេះត្រូវ បានធ្វើឡើង។

**4. សាច់ប្រាក់ក្នុងដៃ**

|   | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020 |                   | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 |                   |
|---|------------------------------|-------------------|------------------------------|-------------------|
|   | ពាន់រៀល                      | ដុល្លារអាមេរិក    | ពាន់រៀល                      | ដុល្លារអាមេរិក    |
| ប្រាក់ខ្មែររៀល (“ពាន់រៀល”)              | 35,082,261                   | 8,672,994         | 29,136,214                   | 7,149,991         |
| ប្រាក់ដុល្លារអាមេរិក (“ដុល្លារអាមេរិក”) | 38,420,150                   | 9,498,183         | 39,838,724                   | 9,776,374         |
| ប្រាក់ថែបាត (“បាត”)                     | 10,839,380                   | 2,679,698         | 6,297,261                    | 1,545,340         |
|   | <b>84,341,791</b>            | <b>20,850,875</b> | <b>75,272,199</b>            | <b>18,471,705</b> |

**5. សមតុល្យនៅធនាគារជាតិនៃកម្ពុជា**

|                                  | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020 |                   | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 |                   |
|----------------------------------|------------------------------|-------------------|------------------------------|-------------------|
|                                  | ពាន់រៀល                      | ដុល្លារអាមេរិក    | ពាន់រៀល                      | ដុល្លារអាមេរិក    |
| គណនីចរន្ត                        | 76,160,280                   | 18,828,252        | 49,221,345                   | 12,078,858        |
| ប្រាក់តម្កល់ធានាលើដើមទុន (i)     | 15,917,495                   | 3,935,104         | 15,917,495                   | 3,906,134         |
| មូលបត្រអាចជួញដូរបាន (“NCD”) (ii) | 45,313,021                   | 11,202,230        | 133,438,714                  | 32,745,697        |
| ប្រាក់បម្រុងកាតព្វកិច្ច (iii)    | 63,045,503                   | 15,586,033        | 54,752,263                   | 13,436,137        |
|                                  | <b>200,436,299</b>           | <b>49,551,619</b> | <b>253,329,817</b>           | <b>62,166,826</b> |

(i) យោងតាមប្រកាសលេខ ៨៧-០៧-១៦៣ ប្រ.ក ស្តីពីការផ្តល់អាជ្ញាប័ណ្ណដល់ស្ថាប័នទទួលប្រាក់បញ្ញើមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុន តម្រូវឲ្យរក្សាទុកប្រាក់តម្កល់ ធានាលើដើមទុនស្មើនឹង ១០% នៃដើមទុនដែលបានចុះបញ្ជីជាមួយនឹងធនាគារជាតិនៃកម្ពុជា។ ប្រាក់តម្កល់នេះ គឺមិនអាចប្រើប្រាស់ក្នុងប្រតិបត្តិការប្រចាំថ្ងៃ របស់ក្រុមហ៊ុនបានឡើយ ប៉ុន្តែក្រុមហ៊ុនអាចដកយកវិញបាន នៅពេលដែលក្រុមហ៊ុនស្ម័គ្រចិត្តបញ្ឈប់អាជីវកម្មរបស់ខ្លួន នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ការដាក់ប្រាក់តម្កល់លើដើមទុនដែលបានចុះបញ្ជីជាមួយនឹងធនាគារជាតិនៃកម្ពុជា ទទួលបានការប្រាក់តាមអត្រា ៣% (២០១៩: ៣%) ក្នុងមួយឆ្នាំ ។

(ii) មូលបត្រអាចជួញដូរបាន ដែលមានទឹកប្រាក់ ២០០ លានរៀល ត្រូវបានប្រើជាវត្ថុបញ្ចាំ ទៅលើឥណទានវិបារប័ន ជាមួយនឹងធនាគារជាតិនៃកម្ពុជា សម្រាប់ទំនាក់ទំនងជាមួយសេវាទូទាត់ហ្វាស្ត Fast and secure Transfer (“FAST”)។ សេវាកម្ម FAST ផ្តល់ជូននូវការផ្ទេរមូលនិធិភ្លាមៗជា រូបិយប័ណ្ណរវាងស្ថាប័នធនាគារ។ នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០ ឥណទានវិបារប័ន មិនត្រូវបានប្រើប្រាស់ទេ។ មូលបត្រអាចជួញដូរបាន ចំនួន ៤៥.១០ ពាន់លានរៀល (២០១៩: ១៣២.៧៤ ពាន់លានរៀល) ត្រូវបានប្រើជាវត្ថុបញ្ចាំ (សម្រាប់គោលបំណងការពារហានិភ័យរូបិយប័ណ្ណទៅលើកម្ចី ជាមួយនឹងធនាគារជាតិនៃកម្ពុជា។

មូលបត្រអាចជួញដូរបាន (“NDC”) ទទួលបានការប្រាក់តាមអត្រាពី ០.០៧% ដល់ ១.៩៥% ក្នុងមួយឆ្នាំ (២០១៩: ០.៦០% - ១.០៨% ក្នុងមួយឆ្នាំ) ។

(iii) ប្រាក់បម្រុងកាតព្វកិច្ច បង្ហាញពីប្រាក់បម្រុងកាតព្វកិច្ចអប្បបរមា ដែលត្រូវបានគណនាតាមអត្រា ៨% នៃសមតុល្យប្រាក់បញ្ញើពីអតិថិជនសរុប ស្របតាម ប្រកាសលេខ ៨៧-០៧-១៦៣ ប្រ.ក អំពីការផ្តល់អាជ្ញាប័ណ្ណចំពោះ ស្ថាប័នមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ។ ប្រាក់បម្រុងកាតព្វកិច្ចអាចប្រែប្រួល អាស្រ័យ តាមកម្រិតនៃប្រាក់បញ្ញើរបស់អតិថិជន និងមិនទទួលបានការប្រាក់នោះទេ។

មិនមានសិទ្ធិធានបាត់បង់ឱនភាពត្រូវបានបង្កើត លើតុល្យការជាមួយធនាគារជាតិនៃកម្ពុជា ដោយគណៈគ្រប់គ្រងកំណត់ថាហានិភ័យឥណទានលើស្ថាប័ននេះ មានតិចតួចបំផុត។

**6. សមតុល្យនៅធនាគារផ្សេងៗ**

|                                     | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020 |                   | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 |                  |
|-------------------------------------|------------------------------|-------------------|------------------------------|------------------|
|                                     | ពាន់រៀល                      | ដុល្លារអាមេរិក    | ពាន់រៀល                      | ដុល្លារអាមេរិក   |
| គណនីចរន្ត                           | 29,323,633                   | 7,249,353         | 13,405,366                   | 3,289,661        |
| គណនីសន្សំ                           | 8,778,328                    | 2,170,168         | 4,584,657                    | 1,125,069        |
| គណនីប្រាក់បញ្ញើមានកាលកំណត់          | 20,294,903                   | 5,017,281         | -                            | -                |
|                                     | 58,396,864                   | 14,436,802        | 17,990,023                   | 4,414,730        |
| ដក៖ ការខាតបង់ដោយសារឱនភាពតម្លៃ       | (508,830)                    | (125,792)         | (269,058)                    | (66,027)         |
| <b>សមតុល្យនៅធនាគារផ្សេងៗ, សុទ្ធ</b> | <b>57,888,034</b>            | <b>14,311,010</b> | <b>17,720,965</b>            | <b>4,348,703</b> |

គណនីចរន្តទទួលបានការប្រាក់ 0.0% - 9.0% ក្នុងមួយឆ្នាំ (២០១៩: គ្មាន)។ គណនីសន្សំទទួលបានការប្រាក់នៅអត្រា 0.9% - 9.៥% ក្នុងមួយឆ្នាំ (២០១៩: 0.9% - 9.៥%)។ គណនីប្រាក់បញ្ញើមានកាលកំណត់ទទួលបានការប្រាក់នៅអត្រា ៥.៥% ក្នុងមួយឆ្នាំ និងត្រូវបានដាក់ជាទ្រព្យធានាសម្រាប់កម្ចី (កំណត់សម្គាល់លេខ១៥)។

**7. ឥណទានផ្តល់ដល់អតិថិជន**

|                                     | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020 |                    | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 |                    |
|-------------------------------------|------------------------------|--------------------|------------------------------|--------------------|
|                                     | ពាន់រៀល                      | ដុល្លារអាមេរិក     | ពាន់រៀល                      | ដុល្លារអាមេរិក     |
| ឥណទានផ្តល់ដល់អតិថិជនតាមតម្លៃដករំលស់ | 1,480,960,650                | 366,121,298        | 1,308,258,187                | 321,044,954        |
| ដក៖ ឱនភាពលើសំវិធានធនខាតបង់          | (36,545,611)                 | (9,034,762)        | (16,962,926)                 | (4,162,681)        |
| <b>ឥណទានផ្តល់ដល់អតិថិជន, សុទ្ធ</b>  | <b>1,444,415,039</b>         | <b>357,086,536</b> | <b>1,291,295,261</b>         | <b>316,882,273</b> |

**ឥណទានផ្តល់ដល់អតិថិជនកត់ត្រាតាមតម្លៃដករំលស់**

|                       | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020 |                          |                      | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 |                          |                      |
|-----------------------|------------------------------|--------------------------|----------------------|------------------------------|--------------------------|----------------------|
|                       | តម្លៃយោង<br>ពាន់រៀល          | សំវិធានធន ECL<br>ពាន់រៀល | តម្លៃយោង<br>ពាន់រៀល  | តម្លៃយោងដុល<br>ពាន់រៀល       | សំវិធានធន ECL<br>ពាន់រៀល | តម្លៃយោង<br>ពាន់រៀល  |
| ឥណទានធនាគារភូមិ       | 688,437,129                  | 16,700,767               | 671,736,362          | 664,480,048                  | 8,872,591                | 655,607,457          |
| ឥណទានឯកត្តជន          | 792,523,521                  | 19,844,844               | 772,678,677          | 643,778,139                  | 8,090,335                | 635,687,804          |
| <b>ខ្មែររៀល</b>       | <b>1,480,960,650</b>         | <b>36,545,611</b>        | <b>1,444,415,039</b> | <b>1,308,258,187</b>         | <b>16,962,926</b>        | <b>1,291,295,261</b> |
| <b>ដុល្លារអាមេរិក</b> | <b>366,121,298</b>           | <b>9,034,762</b>         | <b>357,086,536</b>   | <b>321,044,954</b>           | <b>4,162,681</b>         | <b>316,882,273</b>   |

**8. ទ្រព្យសម្បត្តិ និងបរិក្ខារ**

|                                       | ការកែលម្អអគារ    | យានយន្ត          | ម៉ូតូ             | កុំព្យូទ័រ និងសម្ភារៈការិយាល័យ | សំណង់កំពុងសាងសង់ | សរុប              |
|---------------------------------------|------------------|------------------|-------------------|--------------------------------|------------------|-------------------|
|                                       | ពាន់រៀល          | ពាន់រៀល          | ពាន់រៀល           | ពាន់រៀល                        | ពាន់រៀល          | ពាន់រៀល           |
| <b>តម្លៃដើម</b>                       |                  |                  |                   |                                |                  |                   |
| នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2020         | 4,213,221        | 5,000,707        | 17,719,584        | 24,265,462                     | 38,845           | 51,237,819        |
| ការទិញបន្ថែម                          | 13,062           | 610,500          | 484,064           | 2,109,149                      | 1,725,781        | 4,942,556         |
| ការលក់                                | (190,831)        | (489,080)        | (7,364,189)       | (1,916,387)                    | -                | (9,960,487)       |
| ការផ្ទេរ                              | 90,595           | -                | -                 | 1,225,370                      | (1,315,965)      | -                 |
| <b>នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020</b> | <b>4,126,047</b> | <b>5,122,127</b> | <b>10,839,459</b> | <b>25,683,594</b>              | <b>448,661</b>   | <b>46,219,888</b> |
| <b>រំលស់បង្គរ</b>                     |                  |                  |                   |                                |                  |                   |
| នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2020         | 3,527,863        | 2,731,495        | 9,078,205         | 17,280,897                     | -                | 32,618,460        |
| រំលស់ក្នុងគ្រា                        | 373,856          | 351,118          | 1,558,162         | 3,535,498                      | -                | 5,818,634         |
| ការលក់                                | (188,600)        | (391,264)        | (5,069,080)       | (1,908,455)                    | -                | (7,557,399)       |
| <b>នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020</b> | <b>3,713,119</b> | <b>2,691,349</b> | <b>5,567,287</b>  | <b>18,907,940</b>              | <b>-</b>         | <b>30,879,695</b> |
| <b>តម្លៃយោង</b>                       |                  |                  |                   |                                |                  |                   |
| នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2020         | 685,358          | 2,269,212        | 8,641,379         | 6,984,565                      | 38,845           | 18,619,359        |
| នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020        | 412,928          | 2,430,778        | 5,272,172         | 6,775,654                      | 448,661          | 15,340,193        |
| <b>តម្លៃយោងជាដុល្លារអាមេរិក</b>       |                  |                  |                   |                                |                  |                   |
| នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2020         | 168,186          | 556,862          | 2,120,584         | 1,714,004                      | 9,532            | 4,569,168         |
| នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020        | 102,084          | 600,934          | 1,303,380         | 1,675,069                      | 110,917          | 3,792,384         |

|                                       | ការកែ<br>លម្អអគារ | យានយន្ត          | ម៉ូតូ             | កុំព្យូទ័រ<br>និងសម្ភារៈ<br>ការិយាល័យ | សំណង់<br>កំពុង<br>សាងសង់ | សរុប              |
|---------------------------------------|-------------------|------------------|-------------------|---------------------------------------|--------------------------|-------------------|
|                                       | ពាន់រៀល           | ពាន់រៀល          | ពាន់រៀល           | ពាន់រៀល                               | ពាន់រៀល                  | ពាន់រៀល           |
| <b>តម្លៃដើម</b>                       |                   |                  |                   |                                       |                          |                   |
| នាថ្ងៃ 1 ខែ មករា ឆ្នាំ 2019           | 4,077,642         | 5,000,707        | 14,439,734        | 18,911,494                            | 2,094,956                | 44,524,533        |
| ការទិញបន្ថែម                          | 107,555           | -                | 3,338,355         | 1,819,579                             | 225,918                  | 5,491,407         |
| ការលក់                                | (63,705)          | -                | (58,505)          | (98,343)                              | -                        | (220,553)         |
| ការផ្ទេរ                              | 91,729            | -                | -                 | 2,188,209                             | (2,279,938)              | -                 |
| ការកែសម្រួល                           | -                 | -                | -                 | 1,444,523                             | -                        | 1,444,523         |
| លម្អៀងពីការប្តូររូបិយប័ណ្ណ            | -                 | -                | -                 | -                                     | (2,091)                  | (2,091)           |
| <b>នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019</b> | <b>4,213,221</b>  | <b>5,000,707</b> | <b>17,719,584</b> | <b>24,265,462</b>                     | <b>38,845</b>            | <b>51,237,819</b> |
| <b>រំលស់បង្ក</b>                      |                   |                  |                   |                                       |                          |                   |
| នាថ្ងៃ 1 ខែ មករា ឆ្នាំ 2019           | 3,013,339         | 2,376,104        | 7,380,069         | 13,758,354                            | -                        | 26,527,866        |
| រំលស់ក្នុងគ្រា                        | 578,070           | 355,391          | 1,741,866         | 3,618,063                             | -                        | 6,293,390         |
| ការលក់                                | (63,546)          | -                | (43,730)          | (95,520)                              | -                        | (202,796)         |
| <b>នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019</b> | <b>3,527,863</b>  | <b>2,731,495</b> | <b>9,078,205</b>  | <b>17,280,897</b>                     | <b>-</b>                 | <b>32,618,460</b> |
| <b>តម្លៃយោង</b>                       |                   |                  |                   |                                       |                          |                   |
| នាថ្ងៃ 1 ខែ មករា ឆ្នាំ 2019           | 1,064,303         | 2,624,603        | 7,059,665         | 5,153,140                             | 2,094,956                | 17,996,667        |
| <b>នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019</b> | <b>685,358</b>    | <b>2,269,212</b> | <b>8,641,379</b>  | <b>6,984,565</b>                      | <b>38,845</b>            | <b>18,619,359</b> |
| <b>តម្លៃយោងជាដុល្លារអាមេរិក</b>       |                   |                  |                   |                                       |                          |                   |
| នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2019         | 264,884           | 653,211          | 1,757,009         | 1,282,514                             | 521,393                  | 4,479,011         |
| <b>នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019</b> | <b>168,186</b>    | <b>556,862</b>   | <b>2,120,584</b>  | <b>1,714,004</b>                      | <b>9,532</b>             | <b>4,569,168</b>  |

## 9. កម្មវិធីកុំព្យូទ័រ

### តម្លៃដើម

|                                       |                   |                  |                   |
|---------------------------------------|-------------------|------------------|-------------------|
| នាថ្ងៃ 1 ខែ មករា ឆ្នាំ 2020           | 14,541,460        | 1,285,649        | 15,827,109        |
| ការទិញបន្ថែម                          | 219,598           | 1,529,138        | 1,748,736         |
| ការលក់                                | (28,372)          | -                | (28,372)          |
| ការផ្ទេរ                              | 324,685           | (324,685)        | -                 |
| <b>នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020</b> | <b>15,057,371</b> | <b>2,490,102</b> | <b>17,547,473</b> |

### រំលស់បង្ក

|                                       |                  |          |                  |
|---------------------------------------|------------------|----------|------------------|
| នាថ្ងៃ 1 ខែ មករា ឆ្នាំ 2020           | 3,765,843        | -        | 3,765,843        |
| រំលស់ក្នុងគ្រា                        | 2,865,678        | -        | 2,865,678        |
| ការលក់/ការកាត់កង                      | (473)            | -        | (473)            |
| <b>នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020</b> | <b>6,631,048</b> | <b>-</b> | <b>6,631,048</b> |

### តម្លៃយោង

|                                       |                  |                  |                   |
|---------------------------------------|------------------|------------------|-------------------|
| នាថ្ងៃ 1 ខែ មករា ឆ្នាំ 2020           | 10,775,617       | 1,285,649        | 12,061,266        |
| <b>នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020</b> | <b>8,426,323</b> | <b>2,490,102</b> | <b>10,916,425</b> |

### តម្លៃយោងជាដុល្លារអាមេរិក

|                                       |                  |                |                  |
|---------------------------------------|------------------|----------------|------------------|
| នាថ្ងៃ 1 ខែ មករា ឆ្នាំ 2020           | 2,644,323        | 315,497        | 2,959,820        |
| <b>នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020</b> | <b>2,083,145</b> | <b>615,600</b> | <b>2,698,745</b> |

|                                       | កម្មវិធីកុំព្យូទ័រ | ការងារកំពុងធ្វើ  | សរុប              |
|---------------------------------------|--------------------|------------------|-------------------|
|                                       | ពាន់រៀល            | ពាន់រៀល          | ពាន់រៀល           |
| តម្លៃដើម                              |                    |                  |                   |
| នាថ្ងៃ 1 ខែ មករា ឆ្នាំ 2020           | 14,541,460         | 1,285,649        | 15,827,109        |
| ការទិញបន្ថែម                          | 219,598            | 1,529,138        | 1,748,736         |
| ការលក់                                | (28,372)           | -                | (28,372)          |
| ការផ្ទេរ                              | 324,685            | (324,685)        | -                 |
| <b>នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020</b> | <b>15,057,371</b>  | <b>2,490,102</b> | <b>17,547,473</b> |
| រំលស់បង្ក                             |                    |                  |                   |
| នាថ្ងៃ 1 ខែ មករា ឆ្នាំ 2020           | 3,765,843          | -                | 3,765,843         |
| រំលស់ក្នុងគ្រា                        | 2,865,678          | -                | 2,865,678         |
| ការលក់/ការកាត់កង                      | (473)              | -                | (473)             |
| <b>នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020</b> | <b>6,631,048</b>   | <b>-</b>         | <b>6,631,048</b>  |
| តម្លៃយោង                              |                    |                  |                   |
| នាថ្ងៃ 1 ខែ មករា ឆ្នាំ 2020           | 10,775,617         | 1,285,649        | 12,061,266        |
| <b>នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020</b> | <b>8,426,323</b>   | <b>2,490,102</b> | <b>10,916,425</b> |
| តម្លៃយោងជាដុល្លារអាមេរិក              |                    |                  |                   |
| នាថ្ងៃ 1 ខែ មករា ឆ្នាំ 2020           | 2,644,323          | 315,497          | 2,959,820         |
| <b>នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020</b> | <b>2,083,145</b>   | <b>615,600</b>   | <b>2,698,745</b>  |

|                                       | កម្មវិធីកុំព្យូទ័រ<br>ពាន់រៀល | ការងារកំពុងធ្វើ<br>ពាន់រៀល | សរុប<br>ពាន់រៀល   |
|---------------------------------------|-------------------------------|----------------------------|-------------------|
| <b>តម្លៃដើម</b>                       |                               |                            |                   |
| នាថ្ងៃ 1 ខែ មករា ឆ្នាំ 2019           | 9,220,432                     | 9,008,568                  | 18,229,000        |
| ការទិញបន្ថែម                          | 787,673                       | 3,573,525                  | 4,361,198         |
| ការលក់                                | (5,315,809)                   | -                          | (5,315,809)       |
| ការផ្ទេរ                              | 9,849,164                     | (9,849,164)                | -                 |
| ការកែតម្រូវ                           | -                             | (1,444,523)                | (1,444,523)       |
| លម្អៀងពីការប្តូរវិធានប័ណ្ណ            | -                             | (2,757)                    | (2,757)           |
| <b>នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019</b> | <b>14,541,460</b>             | <b>1,285,649</b>           | <b>15,827,109</b> |
| <b>រំលស់បង្គរ</b>                     |                               |                            |                   |
| នាថ្ងៃ 1 ខែ មករា ឆ្នាំ 2019           | 6,479,762                     | -                          | 6,479,762         |
| រំលស់ក្នុងគ្រា                        | 2,601,889                     | -                          | 2,601,889         |
| ការលក់/ការកាត់កង                      | (5,315,808)                   | -                          | (5,315,808)       |
| <b>នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019</b> | <b>3,765,843</b>              | <b>-</b>                   | <b>3,765,843</b>  |
| <b>តម្លៃយោង</b>                       |                               |                            |                   |
| នាថ្ងៃ 1 ខែ មករា ឆ្នាំ 2019           | 2,740,670                     | 9,008,568                  | 11,749,238        |
| <b>នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019</b> | <b>10,775,617</b>             | <b>1,285,649</b>           | <b>12,061,266</b> |
| <b>តម្លៃយោងជាដុល្លារអាមេរិក</b>       |                               |                            |                   |
| នាថ្ងៃ 1 ខែ មករា ឆ្នាំ 2019           | 682,098                       | 2,242,053                  | 2,924,151         |
| <b>នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019</b> | <b>2,644,323</b>              | <b>315,497</b>             | <b>2,959,820</b>  |

## 10. ភតិសន្យា

### (i) សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម (“ROUA”)

|                                       | អគារ<br>ពាន់រៀល   | ម៉ាស៊ីនអេធីអឹម<br>ពាន់រៀល | ចំណតយានយន្ត<br>ពាន់រៀល | សរុប<br>ពាន់រៀល   |
|---------------------------------------|-------------------|---------------------------|------------------------|-------------------|
| <b>តម្លៃដើម</b>                       |                   |                           |                        |                   |
| នាថ្ងៃ 1 ខែ មករា ឆ្នាំ 2020           | 30,412,779        | 4,920,538                 | 779,785                | 36,113,102        |
| ការទិញបន្ថែម                          | 7,909,767         | -                         | 13,807                 | 7,923,574         |
| ការលក់                                | (3,007,599)       | -                         | -                      | (3,007,599)       |
| <b>នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020</b> | <b>35,314,947</b> | <b>4,920,538</b>          | <b>793,592</b>         | <b>41,029,077</b> |
| <b>រំលស់បង្គរ</b>                     |                   |                           |                        |                   |
| នាថ្ងៃ 1 ខែ មករា ឆ្នាំ 2020           | 10,477,418        | 2,815,567                 | 108,788                | 13,401,773        |
| រំលស់ក្នុងគ្រា                        | 6,071,784         | 1,416,955                 | 193,768                | 7,682,507         |
| ការលក់                                | (3,007,599)       | -                         | -                      | (3,007,599)       |
| <b>នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020</b> | <b>13,541,603</b> | <b>4,232,522</b>          | <b>302,556</b>         | <b>18,076,681</b> |
| <b>តម្លៃយោង</b>                       |                   |                           |                        |                   |
| នាថ្ងៃ 1 ខែ មករា ឆ្នាំ 2020           | 19,935,361        | 2,104,971                 | 670,997                | 22,711,329        |
| <b>នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020</b> | <b>21,773,344</b> | <b>688,016</b>            | <b>491,036</b>         | <b>22,952,396</b> |
| <b>តម្លៃយោងជាដុល្លារអាមេរិក</b>       |                   |                           |                        |                   |
| នាថ្ងៃ 1 ខែ មករា ឆ្នាំ 2020           | 4,892,113         | 516,557                   | 164,662                | 5,573,332         |
| <b>នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020</b> | <b>5,382,780</b>  | <b>170,090</b>            | <b>121,394</b>         | <b>5,674,264</b>  |



|                                | អគារ       | ម៉ាស៊ីនអេធីអឹម | ចំណាយយន្ត | សរុប       |
|--------------------------------|------------|----------------|-----------|------------|
|                                | ពាន់រៀល    | ពាន់រៀល        | ពាន់រៀល   | ពាន់រៀល    |
| <b>កម្រៃដើម</b>                |            |                |           |            |
| នាថ្ងៃទី ១ មករា ឆ្នាំ 2019     | 28,089,254 | 4,920,538      | 103,681   | 33,113,473 |
| ការទិញបន្ថែម                   | 3,017,242  | -              | 780,761   | 3,798,003  |
| ការលក់                         | (693,717)  | -              | (104,657) | (798,374)  |
| នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 | 30,412,779 | 4,920,538      | 779,785   | 36,113,102 |

|                                | អគារ       | ម៉ាស៊ីនអេធីអឹម | ចំណាយយន្ត | សរុប       |
|--------------------------------|------------|----------------|-----------|------------|
|                                | ពាន់រៀល    | ពាន់រៀល        | ពាន់រៀល   | ពាន់រៀល    |
| <b>រំលស់បង្ក</b>               |            |                |           |            |
| នាថ្ងៃទី ១ មករា ឆ្នាំ 2019     | 5,305,452  | 1,399,799      | 72,995    | 6,778,246  |
| រំលស់ក្នុងគ្រា                 | 5,865,683  | 1,415,768      | 140,450   | 7,421,901  |
| ការលក់                         | (693,717)  | -              | (104,657) | (798,374)  |
| នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 | 10,477,418 | 2,815,567      | 108,788   | 13,401,773 |

|                                | អគារ       | ម៉ាស៊ីនអេធីអឹម | ចំណាយយន្ត | សរុប       |
|--------------------------------|------------|----------------|-----------|------------|
|                                | ពាន់រៀល    | ពាន់រៀល        | ពាន់រៀល   | ពាន់រៀល    |
| <b>កម្រៃយោង</b>                |            |                |           |            |
| នាថ្ងៃទី ១ មករា ឆ្នាំ 2019     | 22,783,802 | 3,520,739      | 30,686    | 26,335,227 |
| នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 | 19,935,361 | 2,104,971      | 670,997   | 22,711,329 |

|                                 | អគារ      | ម៉ាស៊ីនអេធីអឹម | ចំណាយយន្ត | សរុប      |
|---------------------------------|-----------|----------------|-----------|-----------|
|                                 | ពាន់រៀល   | ពាន់រៀល        | ពាន់រៀល   | ពាន់រៀល   |
| <b>កម្រៃយោងជាដុល្លារអាមេរិក</b> |           |                |           |           |
| នាថ្ងៃទី ១ មករា ឆ្នាំ 2019      | 5,670,433 | 876,242        | 7,637     | 6,554,312 |
| នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019  | 4,892,113 | 516,557        | 164,662   | 5,573,332 |

ក្រុមហ៊ុនបានជួលទ្រព្យសម្បត្តិជាច្រើនមានអគារម៉ាស៊ីនអេធីអឹមស្វ័យប្រវត្តិ និងកន្លែងចតរថយន្ត។ រយៈពេលជួលជាមធ្យមគឺ ៥ ឆ្នាំ (ឆ្នាំ ២០១៩: ៥ ឆ្នាំ) ។ ក្រុមហ៊ុនមានជម្រើសក្នុងការទិញម៉ាស៊ីនអេធីអឹមក្នុងតម្លៃទឹកប្រាក់តិចតួច នៅចុងបញ្ចប់នៃរយៈពេលជួល។

ប្រមាណជា ១ ភាគ ៦ (២០១៩: ១ ភាគ ៥) នៃការជួលអគារដែលផុតកំណត់ក្នុងឆ្នាំហិរញ្ញវត្ថុបច្ចុប្បន្ន។ កិច្ចសន្យាដែលផុតកំណត់ត្រូវបានជំនួសដោយកតិសន្យាថ្មីសម្រាប់ទ្រព្យសម្បត្តិមូលដ្ឋានដូចគ្នា។ លទ្ធផលនេះបណ្តាលឱ្យមានការបន្ថែមលើសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ៦,៤៤២,០៥៩ ពាន់រៀល ក្នុងឆ្នាំ ២០២០ (ឆ្នាំ២០១៩: ២,៩៩៩,៦២៩ ពាន់រៀល)។

ការវិភាគរយៈពេលដល់កំណត់របស់បំណុលកតិសន្យាត្រូវបានបង្ហាញក្នុងកំណត់សម្គាល់ ១៤។ នៅពេលវាស់វែងបំណុលកតិសន្យាសម្រាប់កតិសន្យា ដែលត្រូវបានចាត់ថ្នាក់ជាកតិសន្យាប្រតិបត្តិការពីមុន ក្រុមហ៊ុនធ្វើអប្បបរមាតាមត្រាការប្រាក់កម្ចីកើន និងអត្រាមធ្យមភាគដែលបានអនុវត្តមានអត្រា ៧.៥៦% (២០១៩: ៧.៨១%)។

**(ii) ចំនួនទឹកប្រាក់ដែលត្រូវបានទទួលស្គាល់នៅក្នុងចំណេញប្រចាំខាត**

|  | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020 |                | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 |                |
|--|------------------------------|----------------|------------------------------|----------------|
|  | ពាន់រៀល                      | ដុល្លារអាមេរិក | ពាន់រៀល                      | ដុល្លារអាមេរិក |
| ចំណាយរំលស់លើសិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម (ចំណាំ ២៩) | 7,682,507                    | 1,884,353      | 7,421,901                    | 1,831,664      |
| ចំណាយការប្រាក់លើបំណុលកតិសន្យា (ចំណាំ ២៤)                   | 263,967                      | 64,745         | 2,978,741                    | 735,129        |
| ចំណាយទាក់ទងនឹងការជួលរយៈពេលខ្លី (ចំណាំ ៣០)                  | 137,956                      | 33,837         | 302,211                      | 74,583         |
| ចំណាយទាក់ទងនឹងការជួលតម្លៃទាប (ចំណាំ ៣០)                    | 3,376,990                    | 828,303        | 670,241                      | 165,410        |

លំហូរសាច់ប្រាក់សរុបសម្រាប់ការជួលមិនរាប់បញ្ចូលការប្រាក់មានចំនួន ៨,៩៩១,៦៧៣ ពាន់រៀល (២០១៩: ៥,៧៥៥,៥០៣ ពាន់រៀល)។

**11. ទ្រព្យសកម្មផ្សេងៗ**

|                                 | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020 |                | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 |                |
|---------------------------------|------------------------------|----------------|------------------------------|----------------|
|                                 | ពាន់រៀល                      | ដុល្លារអាមេរិក | ពាន់រៀល                      | ដុល្លារអាមេរិក |
| ការបង់ប្រាក់ជាមុន               | 9,958,203                    | 2,461,855      | 6,907,282                    | 1,695,039      |
| ការវិនិយោគ( *)                  | 1,759,575                    | 435,000        | 1,772,625                    | 435,000        |
| បុរេប្រទាន និងប្រាក់បញ្ញើផ្សេងៗ | 1,308,683                    | 323,531        | 1,272,046                    | 312,159        |
|                                 | 701,700                      | 173,473        | 3,522,665                    | 864,457        |
|                                 | 13,728,161                   | 3,393,859      | 13,474,618                   | 3,306,655      |

\* រួមបញ្ចូលទាំងការវិនិយោគមានចំនួន ១,៦១៨,០០០,០០០ រៀល (ឆ្នាំ ២០១៩: ១,៦៣០,០០០,០០០ រៀល) ដែលតំណាងឱ្យភាគហ៊ុន មូលធន ៥.៧% នៅក្នុងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហូតតេ ឡាយហ្វី អ៊ីស្ត្រូស៍ (ខេមបូឌា) ម.ក ។

**12. ប្រាក់បញ្ញើរបស់អតិថិជន**

|                        | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020 |                | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 |                |
|------------------------|------------------------------|----------------|------------------------------|----------------|
|                        | ពាន់រៀល                      | ដុល្លារអាមេរិក | ពាន់រៀល                      | ដុល្លារអាមេរិក |
| ប្រាក់បញ្ញើសន្សំ       | 379,912,443                  | 93,921,494     | 278,494,879                  | 68,342,301     |
| ប្រាក់បញ្ញើមានកាលកំណត់ | 468,245,105                  | 115,758,988    | 466,579,979                  | 114,498,155    |
|                        | 848,157,548                  | 209,680,482    | 745,074,858                  | 182,840,456    |

ប្រាក់បញ្ញើរបស់អតិថិជនត្រូវបានពណ៌នាបន្ថែមនៅខាងក្រោម៖

|                          | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020 |                | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 |                |
|--------------------------|------------------------------|----------------|------------------------------|----------------|
|                          | ពាន់រៀល                      | ដុល្លារអាមេរិក | ពាន់រៀល                      | ដុល្លារអាមេរិក |
| <b>តាមប្រភេទអតិថិជន:</b> |                              |                |                              |                |
| បុគ្គលភាគីទីបី           | 774,934,791                  | 191,578,441    | 703,444,406                  | 172,624,394    |
| ក្រុមហ៊ុន                | 41,344,160                   | 10,221,053     | 23,388,843                   | 5,739,593      |
| ស្ថាប័នហិរញ្ញវត្ថុផ្សេងៗ | 23,990,124                   | 5,930,809      | 9,335,967                    | 2,291,035      |
| សម្ព័ន្ធព្យាបាល          | 7,888,473                    | 1,950,179      | 8,905,642                    | 2,185,434      |
|                          | 848,157,548                  | 209,680,482    | 745,074,858                  | 182,840,456    |

**13. ពន្ធលើប្រាក់ចំណូល**

ការប្រកាសពន្ធរបស់ក្រុមហ៊ុន ស្ថិតនៅក្រោមការត្រួតពិនិត្យរបស់អគ្គនាយកដ្ឋានពន្ធដារ (“GDT”)។ ដោយការអនុវត្តច្បាប់ និងបទបញ្ញត្តិពន្ធពោះប្រតិបត្តិការជាច្រើនប្រភេទ អាចមានការបកស្រាយខុសៗគ្នា ចំនួនដែលបានរាយការណ៍នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ អាចនឹងមានការប្រែប្រួលនាពេលក្រោយ រហូតទាល់តែមានការកំណត់ជាចុងក្រោយពីអគ្គនាយកដ្ឋានពន្ធដារ។

**13.1 ចំណាយពន្ធលើប្រាក់ចំណូល**

ដោយអនុលោមតាមច្បាប់ពន្ធដារនៃប្រទេសកម្ពុជា ក្រុមហ៊ុនមានកាតព្វកិច្ចក្នុងការបង់ពន្ធលើប្រាក់ចំណូល (“ToI”) នូវចំនួនណាមួយដែលខ្ពស់ជាងរវាងអត្រា ២០% នៃប្រាក់ចំណូលដែលជាប់ពន្ធ ឬក៏ពន្ធអប្បបរមាដែលមានអត្រា ១% នៃចំណូលសរុបដោយរួមបញ្ចូលពន្ធទាំងអស់ លើកលែងតែអាការលើតម្លៃបន្ថែម។

ចំណាយពន្ធលើប្រាក់ចំណូលរួមមាន៖

|   | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020 |                  | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 |                  |
|---|------------------------------|------------------|------------------------------|------------------|
|   | ពាន់រៀល                      | ដុល្លារអាមេរិក   | ពាន់រៀល                      | ដុល្លារអាមេរិក   |
| ពន្ធលើប្រាក់ចំណូលក្នុងគ្រា                                | 11,284,720                   | 2,767,898        | 12,276,847                   | 3,029,824        |
| ពន្ធពន្យារលើប្រាក់ចំណេញ                                   | (3,239,712)                  | (794,631)        | (4,546,173)                  | (1,121,958)      |
| សវិធានធន(លើស)/ខ្វះនៃពន្ធលើប្រាក់ចំណូលក្នុងឆ្នាំចាស់ ( * ) | (391,940)                    | (96,135)         | 935,736                      | 230,932          |
|   | <b>7,653,068</b>             | <b>1,877,132</b> | <b>8,666,410</b>             | <b>2,138,798</b> |

\* អគ្គនាយកដ្ឋានពន្ធដារ (“GDT”) ដឹកនាំនិង ធ្វើសវនកម្មពន្ធលើប្រាក់ចំណូលសម្រាប់ការិយាល័យបច្ចេកទេស ២០១៨ ហើយ ក្រុមហ៊ុនបានទទួលវិញ្ញាបនបត្រនៃ សវនកម្មពន្ធសម្រាប់ឆ្នាំនោះ។ បំណុលពន្ធដែលបណ្តាលមកពីការធ្វើសវនកម្មពន្ធ នេះត្រូវបានទូទាត់ជាស្រេចក្នុងឆ្នាំ។

ការផ្ទៀងផ្ទាត់នៃចំណាយពន្ធលើប្រាក់ចំណូលត្រូវបានបង្ហាញនៅក្នុងចំណេញ ឬខាតបង់ដូចខាងក្រោម៖

|   | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020 |                  | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 |                  |
|---|------------------------------|------------------|------------------------------|------------------|
|   | ពាន់រៀល                      | ដុល្លារអាមេរិក   | ពាន់រៀល                      | ដុល្លារអាមេរិក   |
| ប្រាក់ចំណេញមុនពន្ធដកពន្ធ                                  | 39,177,364                   | 9,609,361        | 38,249,666                   | 9,439,701        |
| ចំណាយពន្ធលើប្រាក់ចំណូលតាម អត្រាពន្ធអនុវត្ត 20% និយ័តកម្ម៖ |                              |                  |                              |                  |
| ចំណាយដែលមិនអាចកាត់កងបាន                                   | 775,838                      | 190,296          | 560,830                      | 138,408          |
| សវិធានធនពន្ធលើប្រាក់ចំណេញខ្វះពីឆ្នាំមុន                   | (391,940)                    | (96,134)         | -                            | -                |
| ភាពលម្អៀងបណ្តោះអាសន្នដែលមិនត្រូវបានទទួលស្គាល់             | (566,303)                    | (138,902)        | 455,647                      | 112,450          |
|   | <b>7,653,068</b>             | <b>1,877,132</b> | <b>8,666,410</b>             | <b>2,138,798</b> |

### 13.2 បំណុលពន្ធចរន្ត

បម្រែបម្រួលបំណុលពន្ធចរន្តមានដូចខាងក្រោម៖

|                                | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020 |                  | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 |                  |
|--------------------------------|------------------------------|------------------|------------------------------|------------------|
|                                | ពាន់រៀល                      | ដុល្លារអាមេរិក   | ពាន់រៀល                      | ដុល្លារអាមេរិក   |
| សមតុល្យនាដើមការិយាល័យបច្ចេកទេស | 9,570,336                    | 2,348,549        | 6,365,457                    | 1,584,235        |
| ពន្ធលើប្រាក់ចំណូលក្នុងគ្រា     | 10,892,780                   | 2,671,763        | 13,212,583                   | 3,260,756        |
| ពន្ធលើប្រាក់ចំណូលបានបង់        | (12,408,252)                 | (3,043,476)      | (10,007,704)                 | (2,469,818)      |
| លម្អៀងពីអត្រាប្តូរប្រាក់       | -                            | 14,478           | -                            | (26,624)         |
|                                | <b>8,054,864</b>             | <b>1,991,314</b> | <b>9,570,336</b>             | <b>2,348,549</b> |

### 13.3 ពន្ធពន្យារ

|                       | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020 |                  | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 |                  |
|-----------------------|------------------------------|------------------|------------------------------|------------------|
|                       | ពាន់រៀល                      | ដុល្លារអាមេរិក   | ពាន់រៀល                      | ដុល្លារអាមេរិក   |
| ទ្រព្យសកម្មពន្ធពន្យារ | 14,655,596                   | 3,623,138        | 11,856,229                   | 2,909,504        |
| បំណុលពន្ធពន្យារ       | (496,408)                    | (122,721)        | (936,753)                    | (229,878)        |
|                       | <b>14,159,188</b>            | <b>3,500,417</b> | <b>10,919,476</b>            | <b>2,679,626</b> |

បម្រែបម្រួលទ្រព្យសកម្មពន្ធពន្យារសុទ្ធក្នុងឆ្នាំមានដូចខាងក្រោម៖

|   | សវិធានធនលើការខាតបង់ ឥណទាន | សវិធានធនសម្រាប់ប្រាក់អត្ថប្រយោជន៍និយោជិត | កម្រៃជើងសារលើដំណើរការ ឥណទានដែលមិនទាន់រំលស់ | គណនីបង្ក  | ទ្រព្យនិងបរិក្ខារ | ចំណេញអត្រាប្តូរប្រាក់មិនទាន់បាន | សរុប       |
|---|---------------------------|--|--|-----------|-------------------|---------------------------------|------------|
|   | ពាន់រៀល                   | ពាន់រៀល                                  | ពាន់រៀល                                    | ពាន់រៀល   | ពាន់រៀល           | ពាន់រៀល                         | ពាន់រៀល    |
| <b>គិតត្រឹម</b>                                   |                           |  |  |           |                   |                                 |            |
| ថ្ងៃទី 1 ខែ មករា ឆ្នាំ 2020                       | 2,004,344                 | 1,660,064                                | 7,011,218                                  | 1,180,603 | (623,641)         | (313,112)                       | 10,919,476 |
| ការដកចេញពី/ (ដាក់បញ្ចូលក្នុង) របាយការណ៍ចំណេញ ឬខាត | 1,333,511                 | (799,360)                                | 1,607,159                                  | 658,057   | 348,027           | 92,318                          | 3,239,712  |
| <b>គិតត្រឹម</b>                                   |                           |  |  |           |                   |                                 |            |
| ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020                      | 3,337,855                 | 860,704                                  | 8,618,377                                  | 1,838,660 | (275,614)         | (220,794)                       | 14,159,188 |
| <b>គិតត្រឹម</b>                                   |                           |  |  |           |                   |                                 |            |
| ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020 ជាដុល្លារអាមេរិក     | 825,180                   | 212,782                                  | 2,130,625                                  | 454,551   | (68,137)          | (54,584)                        | 3,500,417  |
|   |                           |  |  |           |                   |                                 |            |
| <b>សវិធានធនលើការខាតបង់ ឥណទាន</b>                  |                           |  |  |           |                   |                                 |            |
| ថ្ងៃទី 1 ខែ មករា ឆ្នាំ 2019                       | 1,346,700                 | 622,322                                  | 3,871,430                                  | 1,064,166 | (531,315)         | -                               | 6,373,303  |
| ការដកចេញពី/ (ដាក់បញ្ចូលក្នុង) របាយការណ៍ចំណេញ ឬខាត | 657,644                   | 1,037,742                                | 3,139,788                                  | 116,437   | (92,326)          | (313,112)                       | 4,546,173  |
| <b>គិតត្រឹម</b>                                   |                           |  |  |           |                   |                                 |            |
| ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019                      | 2,004,344                 | 1,660,064                                | 7,011,218                                  | 1,180,603 | (623,641)         | (313,112)                       | 10,919,476 |
| <b>គិតត្រឹម</b>                                   |                           |  |  |           |                   |                                 |            |
| ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 ជាដុល្លារអាមេរិក     | 491,864                   | 407,378                                  | 1,720,544                                  | 289,719   | (153,041)         | (76,838)                        | 2,679,626  |

**14. បំណុលភតិសន្យា**

ការវិភាគតាមកាលកំណត់- លំហូរសាច់ប្រាក់តាមកិច្ចសន្យាដោយមិនធ្វើអប្បបរមា

|                                | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020 |                  | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 |                  |
|--------------------------------|------------------------------|------------------|------------------------------|------------------|
|                                | ពាន់រៀល                      | ដុល្លារអាមេរិក   | ពាន់រៀល                      | ដុល្លារអាមេរិក   |
| ឆ្នាំទី 1                      | 7,553,870                    | 1,867,458        | 7,820,042                    | 1,919,029        |
| ឆ្នាំទី 2                      | 5,880,942                    | 1,453,880        | 6,022,801                    | 1,477,988        |
| ឆ្នាំទី 3                      | 4,888,395                    | 1,208,503        | 4,363,858                    | 1,070,885        |
| ឆ្នាំទី 4                      | 3,250,040                    | 803,471          | 3,547,096                    | 870,453          |
| ឆ្នាំទី 5                      | 1,956,426                    | 483,665          | 2,083,198                    | 511,214          |
| លើសពី 5ឆ្នាំ                   | 3,077,520                    | 760,821          | 3,103,535                    | 761,604          |
|                                | <b>26,607,193</b>            | <b>6,577,798</b> | <b>26,940,530</b>            | <b>6,611,173</b> |
| ដក៖ ការប្រាក់ដែលមិនទាន់ទទួលបាន | 4,150,239                    | 1,026,017        | 3,415,476                    | 838,154          |
| <b>បំណុលភតិសន្យា</b>           | <b>22,456,954</b>            | <b>5,551,781</b> | <b>23,525,054</b>            | <b>5,773,019</b> |
| វិភាគតាម៖                      |                              |                  |                              |                  |
| រយៈពេលខ្លី                     | 7,553,870                    | 1,867,458        | 7,820,042                    | 1,919,029        |
| រយៈពេលវែង                      | 14,903,084                   | 3,684,323        | 15,705,012                   | 3,853,990        |

**15. ប្រាក់កម្ចី**

|                                    | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020 |                    | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 |                    |
|------------------------------------|------------------------------|--------------------|------------------------------|--------------------|
|                                    | ពាន់រៀល                      | ដុល្លារអាមេរិក     | ពាន់រៀល                      | ដុល្លារអាមេរិក     |
| ប្រាក់កម្ចីកត់ត្រាតាមតម្លៃដក់រំលស់ |                              |                    |                              |                    |
| មានរបស់បញ្ចាំ ( * )                | 65,330,000                   | 16,150,803         | 128,000,000                  | 31,411,043         |
| មិនមានរបស់បញ្ចាំ ( ** )            | 557,685,769                  | 137,870,401        | 474,027,292                  | 116,325,716        |
|                                    | <b>623,015,769</b>           | <b>154,021,204</b> | <b>602,027,292</b>           | <b>147,736,759</b> |

\* ទាំងនេះតំណាងឱ្យប័ណ្ណចំនួន ៤៥,៣៣០,០០០ពាន់រៀល (២០១៩: ១២៨,០០០,០០០ ពាន់រៀល) ដែលទិញពីធនាគារជាតិតាមរយៈប្រតិបត្តិការបញ្ចាំសាច់ប្រាក់ងាយស្រួល (“LPCO”) ដោយប្រើ NCD និងចំនួន ២០,០០០,០០០ ពាន់រៀល (២០១៩: គ្មាន) ជាកម្ចីដែលមានប្រាក់បញ្ញើមានកាលកំណត់ជាទ្រព្យធានា។

\*\* ទាំងនេះតំណាងឱ្យកម្ចីធនាគារដែលបានមកពីធនាគារនានា មានរយៈពេលពី មួយ ទៅ ប្រាំពីរឆ្នាំ (២០១៩: មួយ ទៅ ប្រាំមួយឆ្នាំ) និងមានអត្រាការប្រាក់ពី ២.០០% ដល់ ៩.៦៥% (២០១៩: ៤.០០% ដល់ ១០.០០%) ។

**16. អនុបំណុល**

|                                 | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020 |                  | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 |                  |
|---------------------------------|------------------------------|------------------|------------------------------|------------------|
|                                 | ពាន់រៀល                      | ដុល្លារអាមេរិក   | ពាន់រៀល                      | ដុល្លារអាមេរិក   |
| អនុបំណុលកត់ត្រាតាមតម្លៃដក់រំលស់ |                              |                  |                              |                  |
| BlueOrchard (*)                 | 12,191,442                   | 3,013,953        | 16,375,814                   | 4,018,605        |
| PROPACO (**)                    | 5,091,011                    | 1,258,594        | 10,182,021                   | 2,498,655        |
|                                 | <b>17,282,453</b>            | <b>4,272,547</b> | <b>26,557,835</b>            | <b>6,517,260</b> |

\* ជាអនុបំណុលបន្ទាប់បន្សំ ដែលទទួលបានមកពីក្រុមហ៊ុន BlueOrchard Microfinance Fund ដែលបានចុះកិច្ចសន្យានៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ និងអនុម័តដោយធនាគារជាតិនៃកម្ពុជានៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ អោយដាក់ជាដើមទុនថ្នាក់ទី២។ អនុបំណុលនេះ នឹងត្រូវសងត្រលប់ទៅម្ចាស់បំណុលទៅតាមតារាងសងដែលមានក្នុងកិច្ចសន្យាកម្ចី។ អនុបំណុលនេះ មានកាលកំណត់រយៈពេល ៥ឆ្នាំ និងមានកាលអវសាននៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣។

\*\* ជាអនុបំណុលបន្ទាប់បន្សំ ដែលទទួលបានមកពីក្រុមហ៊ុន Société de Promotion et de Participation pour la Coopération Economique (“PROP-ARCO”) និងអនុម័តដោយធនាគារជាតិនៃកម្ពុជានៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ អោយដាក់ ដើមទុនថ្នាក់ទី២ ដែលនឹងត្រូវសងត្រលប់ទៅម្ចាស់បំណុលទៅតាមតារាងសងដែលមានក្នុងកិច្ចសន្យាកម្ចី។ អនុបំណុលនេះមានកាលកំណត់រយៈពេល 5ឆ្នាំនិងមានកាលអវសាននៅថ្ងៃទី១៥ ខែកញ្ញាឆ្នាំ២០២១។

**17. ការផ្ទេរផ្ទាត់បំណុលដែលកើតឡើងពីសកម្មភាពហិរញ្ញប្បទាន**

|  | ការផ្លាស់ប្តូរដែលមិនមែនជាសាច់ប្រាក់ |                                    |                  |                               |                    |
|--|-------------------------------------|------------------------------------|------------------|-------------------------------|--------------------|
|  | 1 មករា 2020                         | លំហូរសាច់ប្រាក់<br>ហិរញ្ញវត្ថុ (i) | ភតិសន្យាថ្មី     | ការផ្លាស់ប្តូរ<br>ផ្សេងៗ (ii) | 31 ធ្នូ 2020       |
|  | ពាន់រៀល                             | ពាន់រៀល                            | ពាន់រៀល          | ពាន់រៀល                       | ពាន់រៀល            |
| ប្រាក់កម្ចី                                    | 602,027,292                         | 27,217,492                         | -                | (6,229,015)                   | 623,015,769        |
| អនុបំណុល                                       | 26,557,835                          | (8,895,400)                        | -                | (379,982)                     | 17,282,453         |
| បំណុលភតិសន្យា                                  | 23,525,054                          | (8,991,673)                        | 7,923,573        | -                             | 22,456,954         |
| <b>សមតុល្យបំណុល<br/>ពីសកម្មភាពហិរញ្ញប្បទាន</b> | <b>652,110,181</b>                  | <b>9,330,419</b>                   | <b>7,923,573</b> | <b>(6,608,997)</b>            | <b>662,755,176</b> |

|  | ការផ្លាស់ប្តូរដែលមិនមែនជាសាច់ប្រាក់ |                                    |                  |                               |                    |
|--|-------------------------------------|------------------------------------|------------------|-------------------------------|--------------------|
|  | 1 មករា 2019                         | លំហូរសាច់ប្រាក់<br>ហិរញ្ញវត្ថុ (i) | ភតិសន្យាថ្មី     | ការផ្លាស់ប្តូរ<br>ផ្សេងៗ (ii) | 31 ធ្នូ 2020       |
|  | ពាន់រៀល                             | ពាន់រៀល                            | ពាន់រៀល          | ពាន់រៀល                       | ពាន់រៀល            |
| ប្រាក់កម្ចី                                    | 480,541,581                         | 120,403,961                        | -                | 1,081,750                     | 602,027,292        |
| អនុបំណុល                                       | 35,461,497                          | (8,645,400)                        | -                | (258,262)                     | 26,557,835         |
| បំណុលភតិសន្យា                                  | 25,482,554                          | (5,755,503)                        | 3,798,003        | -                             | 23,525,054         |
| <b>សមតុល្យបំណុល<br/>ពីសកម្មភាពហិរញ្ញប្បទាន</b> | <b>541,485,632</b>                  | <b>106,003,058</b>                 | <b>3,798,003</b> | <b>823,488</b>                | <b>652,110,181</b> |

(i) លំហូរសាច់ប្រាក់មកពីប្រាក់កម្ចី អនុបំណុល និង ភតិសន្យាជាចំនួនសាច់ប្រាក់សុទ្ធដែលទទួលបាន និង ការសងត្រលប់ប្រាក់កម្ចី និង អនុបំណុល និង បំណុលភតិសន្យានៅក្នុងរបាយការណ៍លំហូរសាច់ប្រាក់។

(ii) ការផ្លាស់ប្តូរដែលមិនមែនជាសាច់ប្រាក់ទាក់ទងទៅនឹងការប្រាក់បង្គុំ និង ការប្រាក់បានបង់។

**18. សវិធានធនសម្រាប់កាតព្វកិច្ចលើអត្ថប្រយោជន៍បុគ្គលិក**

|                             | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020 |                  | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 |                  |
|-----------------------------|------------------------------|------------------|------------------------------|------------------|
|                             | ពាន់រៀល                      | ដុល្លារអាមេរិក   | ពាន់រៀល                      | ដុល្លារអាមេរិក   |
| សមតុល្យនាដើមឆ្នាំ           | 11,058,210                   | 2,713,671        | 9,863,741                    | 2,454,888        |
| ការបន្ថែមក្នុងការិយបរិច្ឆេទ |                              |                  |                              |                  |
| វិភាគទានរបស់និយោជក          | 3,838,433                    | 941,485          | 3,432,586                    | 842,352          |
| វិភាគទានរបស់និយោជិត         | 1,825,533                    | 447,764          | 1,624,776                    | 398,718          |
| សវិធានធនលើអតីតភាពការងារ     | -                            | -                | 1,824,593                    | 447,753          |
| ការប្រាក់                   | 780,413                      | 191,418          | 453,665                      | 111,329          |
| ការទូទាត់ក្នុងអំឡុងឆ្នាំ    | (1,206,156)                  | (295,844)        | (2,785,804)                  | (683,633)        |
| ការកាត់ត្រាត្រលប់វិញ (*)    | (262,530)                    | (64,393)         | (3,355,347)                  | (823,398)        |
| លម្អៀងពីការប្តូររូបិយប័ណ្ណ  | -                            | 29,781           | -                            | (34,338)         |
|                             | <b>16,033,903</b>            | <b>3,963,882</b> | <b>11,058,210</b>            | <b>2,713,671</b> |

\* ការដកចេញនៃសវិធានធនកើតឡើងពីសេចក្តីណែនាំលេខ ០៤២/១៩ ដែលចេញប្រកាសដោយ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០១៩ ស្តីពីការបើកលើកប្រាក់បំណាច់អតីតភាពការងារដែលមានមុនឆ្នាំ ២០១៩ សម្រាប់សហគ្រាស គ្រឹះស្ថាន ក្រៅពីផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង ដែលបានកែតម្រូវការទូទាត់នៃការបើកលើកប្រាក់បំណាច់អតីតភាពចាប់ពី 7.5 ថ្ងៃទៅ 3 ថ្ងៃ នៅក្នុងខែ មិថុនា និង ធ្នូ នៃឆ្នាំនីមួយៗ និងការពន្យារនៃការទូទាត់ប្រាក់ (ចាប់ផ្តើមពីខែ ធ្នូ ឆ្នាំ ២០២១ ដែលផ្ទុយពីការកំណត់ពីមុនដែលតម្រូវឱ្យចាប់ផ្តើមទូទាត់ប្រាក់បំណាច់ អតីតភាពការងារពីខែ មិថុនា ឆ្នាំ ២០១៩)។

**19. បំណុលផ្សេងៗ**

|                                 | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020 |                  | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 |                  |
|---------------------------------|------------------------------|------------------|------------------------------|------------------|
|                                 | ពាន់រៀល                      | ដុល្លារអាមេរិក   | ពាន់រៀល                      | ដុល្លារអាមេរិក   |
| គណនីបង្គរ និងបំណុលផ្សេងៗ        | 4,207,647                    | 1,040,210        | 5,663,651                    | 1,389,853        |
| បង្គរអត្ថប្រយោជន៍បុគ្គលិកផ្សេងៗ | 9,633,591                    | 2,381,605        | 8,943,048                    | 2,194,613        |
| ពន្ធផ្សេងៗត្រូវទូទាត់           | 1,744,341                    | 431,234          | 1,032,828                    | 253,455          |
| ការខាតបង់តម្លៃទីផ្សារលើនិស្សន្ទ |                              |                  |                              |                  |
| ឧបករណ៍ហិរញ្ញវត្ថុ               | 294,945                      | 72,916           | 179,963                      | 44,163           |
|                                 | <b>15,880,524</b>            | <b>3,925,965</b> | <b>15,819,490</b>            | <b>3,882,084</b> |

**20. ដើមទុន**

(i) ចំនួនភាគហ៊ុនធម្មតាមានដូចខាងក្រោម៖

|                          | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020 |                  | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 |                  |
|--------------------------|------------------------------|------------------|------------------------------|------------------|
|                          | ពាន់រៀល                      | ដុល្លារអាមេរិក   | ពាន់រៀល                      | ដុល្លារអាមេរិក   |
| គិតត្រឹមថ្ងៃទី 1 ខែមករា  |                              | 6,366,998        |                              | 4,813,092        |
| ភាគហ៊ុនបន្ថែម            |                              | -                |                              | 1,553,906        |
| គិតត្រឹមថ្ងៃទី 31 ខែធ្នូ |                              | <b>6,366,998</b> |                              | <b>6,366,998</b> |

(ii) ភាគហ៊ុនធម្មតាត្រូវបានចុះបញ្ជី បោះផ្សាយ និងទូទាត់ក្នុងតម្លៃចារឹក ២៥,០០០រៀល ក្នុង ១ភាគហ៊ុន។

|        | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020 |                | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 |                |
|--------|------------------------------|----------------|------------------------------|----------------|
|        | ពាន់រៀល                      | ដុល្លារអាមេរិក | ពាន់រៀល                      | ដុល្លារអាមេរិក |
| ដើមទុន | 159,174,950                  | 39,351,038     | 159,174,950                  | 39,061,337     |

ព័ត៌មានលម្អិតនៃភាគទុនិកមានដូចខាងក្រោម៖

|                         | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020 |                   |                | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 |                   |                |
|-------------------------|------------------------------|-------------------|----------------|------------------------------|-------------------|----------------|
|                         | ពាន់រៀល                      | ដុល្លារអាមេរិក    | តម្លៃ %        | ពាន់រៀល                      | ដុល្លារអាមេរិក    | តម្លៃ %        |
| SCSB                    | 159,174,925                  | 39,351,032        | 99.999%        | 135,121,500                  | 33,158,650        | 84.89%         |
| Agora Microfinance N.V  | -                            | -                 | -              | 24,053,425                   | 5,902,681         | 15.11%         |
| សមាគមបុគ្គលិក អេ អឹម ខេ | 25                           | 6                 | 0.001%         | 25                           | 6                 | 0.001%         |
|                         | <b>159,174,950</b>           | <b>39,351,038</b> | <b>100.00%</b> | <b>159,174,950</b>           | <b>39,061,337</b> | <b>100.00%</b> |

នៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០១៩ ធនាគារជាតិនៃកម្ពុជា បានអនុម័តក្នុងការកំណត់ភាគហ៊ុនដែលបានចុះបញ្ជីពី ១២០,៣២៧,៣០០,០០០ រៀល ទៅ ១៥៩,១៧៤,៩៥០,០០០ រៀល ដែលមានចំនួន ៦,៣៦៦,៩៩៨ ភាគហ៊ុន ក្នុងតម្លៃចារឹក ២៥,០០០រៀល ក្នុង ១ភាគហ៊ុន។ នៅថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០១៩ ក្រសួងពាណិជ្ជកម្មបានចុះបញ្ជីនិងអនុម័តលើការបង្កើនដើមទុនដែលបានរៀបរាប់ខាងលើ និងវិសោធនកម្មអនុស្សន្ទណៈ និងមាត្រាក្រុមហ៊ុន។

នៅថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០២០ ធនាគារជាតិនៃកម្ពុជា បានអនុម័តលើប្រតិបត្តិការទិញភាគហ៊ុន ដោយក្រុមហ៊ុនThe Shanghai Commercial and Savings Bank Limited (“SCSB”) ចំនួន ១៥.១១% នៃភាគហ៊ុនសរុប។ Agora Microfinance N.V. និងសមាគមបុគ្គលិក អេ អឹម ខេ នឹងបន្តធ្វើជាម្ចាស់ភាគហ៊ុនផ្សេងៗ ទៀតបន្ទាប់ពីការផ្លាស់ប្តូរត្រូវបានបញ្ចប់។ ការកែសម្រួលអនុស្សន្ទណៈនិងលក្ខន្តិកៈរបស់ក្រុមហ៊ុន ត្រូវបានអនុម័តដោយធនាគារជាតិនៃកម្ពុជា និងក្រសួង ពាណិជ្ជកម្ម នៅថ្ងៃទី ១៦ ខែ មិថុនា និង ថ្ងៃទី ៥ ខែ សីហា ឆ្នាំ ២០២០ រៀងគ្នា។

**21. បុព្វលាភភាគហ៊ុន**

|                                       | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020 |                  | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 |                  |
|---------------------------------------|------------------------------|------------------|------------------------------|------------------|
|                                       | ពាន់រៀល                      | ដុល្លារអាមេរិក   | ពាន់រៀល                      | ដុល្លារអាមេរិក   |
| គិតត្រឹមថ្ងៃទី 1 ខែ មករា ឆ្នាំ 2020   | 22,425,355                   | 5,503,155        | 149,505                      | 37,209           |
| បុព្វលាភដែលបានមកពីការបោះ ភាគហ៊ុនមូលធន | -                            | -                | 22,275,850                   | 5,497,495        |
| លម្អៀងពីការប្តូររូបិយប័ណ្ណ            | -                            | 40,813           | -                            | (31,549)         |
| ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2020           | <b>22,425,355</b>            | <b>5,543,968</b> | <b>22,425,355</b>            | <b>5,503,155</b> |

**22. ទុនបម្រុង**

|                               | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020 |                  | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 |                  |
|-------------------------------|------------------------------|------------------|------------------------------|------------------|
|                               | ពាន់រៀល                      | ដុល្លារអាមេរិក   | ពាន់រៀល                      | ដុល្លារអាមេរិក   |
| ទុនបម្រុងផ្សេងៗ (i)           | 23,372,788                   | 5,778,192        | 22,295,749                   | 5,471,349        |
| ទុនបម្រុងតាមបទប្បញ្ញត្តិ (ii) | -                            | -                | 5,103,250                    | 1,252,332        |
|                               | <b>23,372,788</b>            | <b>5,778,192</b> | <b>27,398,999</b>            | <b>6,723,681</b> |

(i) ក្រោមកិច្ចព្រមព្រៀងឥណទានពី Instituto De Crédito Oficial of The Kingdom of Spain (ICO), ក្រុមហ៊ុនត្រូវបានតម្រូវឱ្យផ្ទេរទុនបម្រុងចំនួន ៣.៥% នៃប្រាក់កម្ចីនៅសល់ជាមួយ ICO ពីប្រាក់ចំណេញជាដាច់ខាត ដើម្បីបញ្ចូលទៅក្នុងគណនីទុនបម្រុង សម្រាប់ការពង្រឹងមូលធន។ ICO ពុំមានសិទ្ធិក្នុង ការទទួលបានផលពីទុនបម្រុងនេះទេ។

(ii) ទុនបម្រុងតាមបទប្បញ្ញត្តិ៖

|  | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020 |                | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 |                |
|--|------------------------------|----------------|------------------------------|----------------|
|  | ពាន់រៀល                      | ដុល្លារអាមេរិក | ពាន់រៀល                      | ដុល្លារអាមេរិក |
| គិតត្រឹមពីដើមការិយបរិច្ឆេទ   | 5,103,250                    | 1,252,332      | 4,883,022                    | 1,215,287      |
| ឱនភាពតម្លៃនៃឧបករណ៍ឥណទាន<br>តម្រូវដោយធនាគារជាតិ                       |                              |                |                              |                |
| - តុល្យការនៅធនាគារផ្សេងៗ   | 643,357                      | 159,050        | 179,900                      | 44,147         |
| - ឥណទានផ្តល់ដល់អតិថិជន   | 35,574,832                   | 8,794,767      | 22,155,333                   | 5,436,892      |
| ឱនភាពលើទ្រព្យហិរញ្ញវត្ថុតម្រូវដោយធនាគារជាតិ                          | 36,218,189                   | 8,953,817      | 22,335,233                   | 5,481,039      |
| ឱនភាពលើទ្រព្យហិរញ្ញវត្ថុតាម CIFRSs<br>(កំណត់សម្គាល់ 6 និង 7)         | 37,054,440                   | 9,160,554      | 17,231,983                   | 4,228,707      |
| ការផ្ទេររវាងប្រាក់ចំណេញនិងទុនបម្រុងដែលទាក់ទង<br>នឹងឱនភាពនៅក្នុងឆ្នាំ | (5,103,250)                  | (1,251,717)    | 220,228                      | 54,350         |
| លម្អៀងពីការប្តូរប្រាក់ប័ណ្ណ  | -                            | (615)          | -                            | (17,305)       |
| នាចុងការិយបរិច្ឆេទ   | -                            | -              | 5,103,250                    | 1,252,332      |

### 23. ចំណូលការប្រាក់

|                           | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020 |                | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 |                |
|---------------------------|------------------------------|----------------|------------------------------|----------------|
|                           | ពាន់រៀល                      | ដុល្លារអាមេរិក | ពាន់រៀល                      | ដុល្លារអាមេរិក |
| ឥណទានផ្តល់ដល់អតិថិជន      | 296,461,997                  | 72,715,722     | 240,158,280                  | 59,269,072     |
| ប្រាក់បញ្ញើនៅធនាគារផ្សេងៗ | 1,434,611                    | 351,879        | 1,928,812                    | 476,015        |
|                           | 297,896,608                  | 73,067,601     | 242,087,092                  | 59,745,087     |

### 24. ចំណាយការប្រាក់

|                             | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020 |                | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 |                |
|-----------------------------|------------------------------|----------------|------------------------------|----------------|
|                             | ពាន់រៀល                      | ដុល្លារអាមេរិក | ពាន់រៀល                      | ដុល្លារអាមេរិក |
| ប្រាក់បញ្ញើរបស់អតិថិជន      | 42,246,116                   | 10,362,060     | 41,721,143                   | 10,296,431     |
| បំណុលមានអាទិភាពខ្ពស់        | 43,330,097                   | 10,627,936     | 35,695,848                   | 8,809,439      |
| អនុបំណុល                    | 2,904,885                    | 712,506        | 4,135,717                    | 1,020,661      |
| មូលនិធិសោធននិវត្តន៍បុគ្គលិក | 780,413                      | 191,418        | 453,665                      | 111,961        |
| ភតិសន្យា                    | 263,967                      | 64,745         | 2,978,741                    | 735,129        |
|                             | 89,525,478                   | 21,958,665     | 84,985,114                   | 20,973,621     |

### 25. ចំណាយកម្រៃជើងសារ

|   | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020 |                | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 |                |
|---|------------------------------|----------------|------------------------------|----------------|
|   | ពាន់រៀល                      | ដុល្លារអាមេរិក | ពាន់រៀល                      | ដុល្លារអាមេរិក |
| ប្រាក់លើកទឹកចិត្តភ្នាក់ងារធនាគារចល័ត      | 4,658,662                    | 1,142,669      | 3,236,294                    | 798,691        |
| កម្រៃភ្នាក់ងារធនាគារភូមិ                  | 4,305,752                    | 1,056,108      | 4,834,752                    | 1,193,176      |
| បុគ្គលិកធានារ៉ាប់រងលើផលិតផល               | 4,051,457                    | 993,735        | 1,874,614                    | 462,639        |
| កម្រៃលើប្រាក់កម្ចី និងកិច្ចសន្យាការដោះដូរ | 963,301                      | 236,277        | 484,138                      | 119,482        |
|   | 13,979,172                   | 3,428,789      | 10,429,798                   | 2,573,988      |

### 26. ចំណូលផ្សេងៗ

|   | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020 |                | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 |                |
|---|------------------------------|----------------|------------------------------|----------------|
|   | ពាន់រៀល                      | ដុល្លារអាមេរិក | ពាន់រៀល                      | ដុល្លារអាមេរិក |
| កម្រៃជើងសារធានារ៉ាប់រងខ្នាតតូច          | 2,665,029                    | 653,674        | 2,991,904                    | 738,377        |
| កម្រៃសេវាឥណទាន                          | 2,545,706                    | 624,406        | 11,394,753                   | 2,812,131      |
| កម្រៃផ្ទេរប្រាក់                        | 2,310,954                    | 566,827        | 2,076,510                    | 512,465        |
| កម្រៃសេវាបើកប្រាក់បៀវត្សរ៍              | 2,266,639                    | 555,958        | 1,409,678                    | 347,897        |
| កម្រៃគណនីផ្សេងៗ                         | 2,113,590                    | 518,418        | 458,938                      | 113,262        |
| កម្រៃសេវាធនាគារចល័ត                     | 1,904,708                    | 467,184        | 2,313,942                    | 571,062        |
| ការពិន័យលើឥណទាន                         | 1,486,419                    | 364,586        | 859,381                      | 212,088        |
| ឥណទានដែលប្រមូលបានវិញ                    | 844,451                      | 207,126        | 917,058                      | 226,322        |
| ចំណូលពីអត្រាប្តូរប្រាក់ (សុទ្ធ)         | 847,856                      | 207,961        | 840,459                      | 207,418        |
| ចំណេញពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ | 419,540                      | 102,904        | -                            | -              |
| ចំណូលផ្សេងៗ                             | 704,857                      | 172,886        | 871,621                      | 215,109        |
| ការសងត្រលប់វិញពីម្ចាស់ភាគហ៊ុន           | -                            | -              | 3,407,301                    | 840,894        |
|   | 18,109,749                   | 4,441,930      | 27,541,545                   | 6,797,025      |

### 27. ប្រាក់ជំនួយ

ទាំងនេះបង្ហាញពីជំនួយដែលបានផ្តល់ដោយ Water.org សម្រាប់កម្មវិធីគ្រប់គ្រងដោយក្រុមហ៊ុន ដូចដែលបានចែងក្នុងកិច្ចព្រមព្រៀង។

### 28. ចំណាយបុគ្គលិក និងបន្ទុកពាក់ព័ន្ធផ្សេងៗ

|  | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020 |                | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 |                |
|--|------------------------------|----------------|------------------------------|----------------|
|  | ពាន់រៀល                      | ដុល្លារអាមេរិក | ពាន់រៀល                      | ដុល្លារអាមេរិក |
| ប្រាក់បៀវត្សរ៍ និងប្រាក់ឈ្នួល                              | 84,073,751                   | 20,621,474     | 72,759,759                   | 17,956,505     |
| ប្រាក់អត្ថប្រយោជន៍ពេលចូលនិវត្តន៍<br>និងប្រាក់អតីតភាពការងារ | 3,838,433                    | 941,485        | 3,432,586                    | 847,134        |
| ធានារ៉ាប់រង  | 3,351,849                    | 822,136        | 3,336,886                    | 823,516        |
| ប្រាក់អត្ថប្រយោជន៍បុគ្គលិកផ្សេងៗ                           | 3,727,355                    | 914,240        | 2,363,451                    | 583,280        |
|  | 94,991,388                   | 23,299,335     | 81,892,682                   | 20,210,435     |

29. ចំណាយរំលស់

|  | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020 |                  | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 |                  |
|--|------------------------------|------------------|------------------------------|------------------|
|  | ពាន់រៀល                      | ដុល្លារអាមេរិក   | ពាន់រៀល                      | ដុល្លារអាមេរិក   |
| រំលស់នៃសិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម | 7,682,507                    | 1,884,353        | 7,421,901                    | 1,831,664        |
| រំលស់នៃទ្រព្យសម្បត្តិ និងបរិក្ខារ          | 5,818,634                    | 1,427,185        | 6,293,390                    | 1,553,156        |
| រំលស់នៃកម្មវិធីកុំព្យូទ័រ                  | 2,865,678                    | 702,889          | 2,601,889                    | 642,125          |
|  | <b>16,366,819</b>            | <b>4,014,427</b> | <b>16,317,180</b>            | <b>4,026,945</b> |

30. ចំណាយប្រតិបត្តិការផ្សេងៗ

|   | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020 |                  | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 |                  |
|---|------------------------------|------------------|------------------------------|------------------|
|   | ពាន់រៀល                      | ដុល្លារអាមេរិក   | ពាន់រៀល                      | ដុល្លារអាមេរិក   |
| ចំណាយផ្នែកវិជ្ជាជីវៈ                    | 7,763,352                    | 1,904,182        | 7,120,345                    | 1,757,242        |
| ចំណាយលើគ្រឿងសង្ហារឹម ដែលមិនមែនមូលធនកម្ម | 4,811,761                    | 1,180,221        | 3,808,435                    | 939,890          |
| ចំណាយលើការដឹកជញ្ជូន                     | 4,127,048                    | 1,012,276        | 6,583,877                    | 1,624,846        |
| ថ្លៃជួលរយៈពេលខ្លី និង តម្លៃទាប          | 3,514,946                    | 862,140          | 972,452                      | 239,993          |
| ចំណាយលើសេវាសន្តិសុខ                     | 3,063,214                    | 751,340          | 2,636,349                    | 650,629          |
| ចំណាយលើការផ្សព្វផ្សាយ                   | 2,052,241                    | 503,370          | 1,259,756                    | 310,897          |
| ចំណាយទឹកភ្លើង                           | 1,850,978                    | 454,005          | 2,050,164                    | 505,963          |
| ចំណាយទំនាក់ទំនង                         | 1,667,178                    | 408,923          | 1,368,421                    | 337,715          |
| ចំណាយសម្ភារៈការិយាល័យ                   | 1,480,996                    | 363,256          | 1,616,598                    | 398,963          |
| ចំណាយអាជ្ញាប័ណ្ណធនាគារជាតិនៃកម្ពុជា     | 1,497,099                    | 367,206          | 1,478,177                    | 364,802          |
| កម្រៃធនាគារ                             | 786,107                      | 192,815          | 616,069                      | 152,041          |
| ចំណាយលើការជួសជុល និងថែទាំ               | 364,557                      | 89,418           | 689,625                      | 170,194          |
| ចំណាយពន្ធផ្សេងៗ                         | 2,123,618                    | 520,878          | 498,311                      | 122,979          |
| ខាតពីការលក់ទ្រព្យសកម្មថេរ               | 85,556                       | 20,984           | 3,432                        | 847              |
| ចំណាយផ្សេងៗ                             | 2,201,210                    | 539,911          | 1,333,599                    | 329,122          |
|   | <b>37,389,861</b>            | <b>9,170,925</b> | <b>32,035,610</b>            | <b>7,906,123</b> |

31. ការខាតបង់សុទ្ធលើឱនភាពតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុ

|   | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020 |                  | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 |                  |
|---|------------------------------|------------------|------------------------------|------------------|
|   | ពាន់រៀល                      | ដុល្លារអាមេរិក   | ពាន់រៀល                      | ដុល្លារអាមេរិក   |
| ការខាតបង់លើឱនភាពឥណទានផ្តល់ដល់អតិថិជន    | 25,147,936                   | 6,168,245        | 6,517,507                    | 1,608,467        |
| ការខាតបង់លើឱនភាពនៃសមតុល្យនៅធនាគារផ្សេងៗ | 239,772                      | 58,811           | 33,497                       | 8,266            |
|   | <b>25,387,708</b>            | <b>6,227,056</b> | <b>6,551,004</b>             | <b>1,616,733</b> |

32. សាច់ប្រាក់ និង សាច់ប្រាក់សមមូល

ក្នុងគោលបំណងនៃរបាយការណ៍លំហូរសាច់ប្រាក់ និង សាច់ប្រាក់សមមូលមាន៖

|                       | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020 |                   | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 |                   |
|-----------------------|------------------------------|-------------------|------------------------------|-------------------|
|                       | ពាន់រៀល                      | ដុល្លារអាមេរិក    | ពាន់រៀល                      | ដុល្លារអាមេរិក    |
| សាច់ប្រាក់ក្នុងដៃ     | 84,341,791                   | 20,850,875        | 75,272,199                   | 18,471,705        |
| សមតុល្យនៅធនាគារជាតិ   | 76,160,280                   | 18,828,252        | 49,421,345                   | 12,127,937        |
| សមតុល្យនៅធនាគារផ្សេងៗ | 38,101,961                   | 9,419,521         | 17,990,023                   | 4,414,730         |
|                       | <b>198,604,032</b>           | <b>49,098,648</b> | <b>142,683,567</b>           | <b>35,014,372</b> |

33. ការសន្យា

ការសន្យានៃចំណាយមូលធន

ការសន្យានៃចំណាយមូលធនទាក់ទងនឹងការទិញឧបករណ៍ព័ត៌មានបច្ចេកវិទ្យានិងកម្មវិធីកុំព្យូទ័រ និងការកែលម្អមានដូចខាងក្រោម៖

|                            | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020 |                | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 |                |
|----------------------------|------------------------------|----------------|------------------------------|----------------|
|                            | ពាន់រៀល                      | ដុល្លារអាមេរិក | ពាន់រៀល                      | ដុល្លារអាមេរិក |
| អំឡុងពេលមួយឆ្នាំ           | 2,394,647                    | 592,002        | 2,204,160                    | 540,898        |
| ច្រើនជាង 1 ឆ្នាំទៅ 5 ឆ្នាំ | 848,074                      | 209,660        | -                            | -              |
| ច្រើនជាង 5 ឆ្នាំ           | -                            | -              | -                            | -              |
|                            | <b>3,242,721</b>             | <b>801,662</b> | <b>2,204,160</b>             | <b>540,898</b> |

34. សមតុល្យ និងប្រតិបត្តិការជាមួយសម្ព័ន្ធព្យាបាល

a) ប្រតិបត្តិការសំខាន់ៗ ជាមួយសម្ព័ន្ធព្យាបាល ក្នុងការអំឡុងឆ្នាំមានដូចជា៖

| សម្ព័ន្ធព្យាបាល             | ប្រភេទនៃប្រតិបត្តិការ | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020 |                | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 |                |
|-----------------------------|-----------------------|------------------------------|----------------|------------------------------|----------------|
|                             |                       | ពាន់រៀល                      | ដុល្លារអាមេរិក | ពាន់រៀល                      | ដុល្លារអាមេរិក |
| ក្រុមប្រឹក្សាភិបាល          | លាភការ                | 286,374                      | 70,241         | 356,473                      | 87,975         |
|                             | ចំណាយការប្រាក់        | 270,123                      | 66,255         | 1,219                        | 301            |
| គណៈគ្រប់គ្រងជាន់ខ្ពស់       | លាភការ                | 2,135,857                    | 523,880        | 2,404,931                    | 593,517        |
|                             | ចំណាយការប្រាក់        | 74,488                       | 18,270         | 80,098                       | 19,767         |
|                             | ចំណូលការប្រាក់        | 7,659                        | 1,879          | 5,362                        | 1,323          |
| Agora មីក្រូហិរញ្ញវត្ថុ N.V | ចំណាយការប្រាក់        | 61,603                       | 15,110         | 188,203                      | 46,447         |
|                             | សំណងលើពន្ធកំណត់ឡើងវិញ | -                            | -              | 1,541,987                    | 380,550        |
| សមាគមបុគ្គលិក-អេ អឹម ខេ     | ចំណាយការប្រាក់        | 620                          | 152            | 2,128                        | 525            |

**b) សមតុល្យជាមួយសម្ព័ន្ធព្យាបាល នាការិយបរិច្ឆេទ មានដូចខាងក្រោម៖**

| សម្ព័ន្ធព្យាបាល             | ប្រភេទនៃប្រតិបត្តិការ | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020 |                | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 |                |
|-----------------------------|-----------------------|------------------------------|----------------|------------------------------|----------------|
|                             |                       | ពាន់រៀល                      | ដុល្លារអាមេរិក | ពាន់រៀល                      | ដុល្លារអាមេរិក |
| ក្រុមប្រឹក្សាភិបាល          | ប្រាក់បញ្ញើ           | 5,859,845                    | 1,448,664      | 1,368,878                    | 335,921        |
| គណៈគ្រប់គ្រងជាន់ខ្ពស់       | ប្រាក់បញ្ញើ           | 1,882,906                    | 465,490        | 2,541,418                    | 623,661        |
|                             | ឥណទាន                 | 36,709                       | 9,075          | 371,431                      | 91,149         |
| Agora មីក្រូហិរញ្ញវត្ថុ N.V | ប្រាក់បញ្ញើ           | -                            | -              | 4,837,758                    | 1,187,180      |
| Moringaway                  | ប្រាក់បញ្ញើ           | -                            | -              | 408                          | 100            |
| សមាគមបុគ្គលិក-អេ អឹម ខេ     | ប្រាក់បញ្ញើ           | 145,722                      | 36,025         | 157,180                      | 38,572         |

**35. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ**

ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនមានទំនួលខុសត្រូវរួម ក្នុងការបង្កើត និងត្រួតពិនិត្យក្របខ័ណ្ឌគ្រប់គ្រង ហានិភ័យរបស់ក្រុមហ៊ុន។ ក្រុមប្រឹក្សាភិបាលបាន បង្កើតគណៈកម្មការគ្រប់គ្រងទ្រព្យសកម្ម និងបំណុល (ALCO) ដែលមានទំនួលខុសត្រូវក្នុងការអនុម័ត និងត្រួតពិនិត្យគោលនយោបាយគ្រប់គ្រងហានិភ័យ របស់ក្រុមហ៊ុន។

គោលនយោបាយគ្រប់គ្រងហានិភ័យរបស់ក្រុមហ៊ុនត្រូវបានបង្កើតឡើងដើម្បីកំណត់ និងវិភាគហានិភ័យដែលក្រុមហ៊ុនត្រូវបានប្រឈមមុខ ដើម្បីកំណត់ហានិភ័យ និងការគ្រប់គ្រងដោយភាពសមស្រប និងតាមដានហានិភ័យ និងការប្រកាន់ខ្ជាប់នូវដែនកំណត់។ គោលនយោបាយគ្រប់គ្រងហានិភ័យ និងប្រព័ន្ធគ្រប់គ្រង ហានិភ័យត្រូវបានពិនិត្យឡើងវិញជាប្រចាំដើម្បីឆ្លុះបញ្ចាំងរាល់ការផ្លាស់ប្តូរក្នុងលក្ខខណ្ឌទីផ្សារ និងសកម្មភាពរបស់ក្រុមហ៊ុន។

គោលនយោបាយ និងនីតិវិធីដែលត្រូវបានអនុម័តដោយក្រុមហ៊ុនដើម្បីគ្រប់គ្រងហានិភ័យដែលកើតឡើងក្នុងការធ្វើសកម្មភាពអាជីវកម្មរបស់ពួកគេ មានដូចខាងក្រោម៖

**35.1 ហានិភ័យឥណទាន**

ហានិភ័យឥណទាន គឺជាហានិភ័យដែលអតិថិជន ឬសមភាគីនឹងខកខានចំពោះភាគលាភកិច្ចសន្យា ដែលបណ្តាលឱ្យមានការខាតបង់ហិរញ្ញវត្ថុដល់ ក្រុមហ៊ុន។ សកម្មភាពចម្បងនៃការបង្កើតប្រាក់ចំណូលរបស់ក្រុមហ៊ុន គឺផ្តល់ឥណទានដល់អតិថិជន ដូច្នេះហានិភ័យឥណទាន គឺជាហានិភ័យចម្បង។ ហានិភ័យ ឥណទានកើតឡើងជាចម្បង ពីឥណទានផ្តល់ដល់អតិថិជននិងធនាគារផ្សេងៗទៀត។ ក្រុមហ៊ុនបានគិតគូររាល់ធាតុនៃការប្រឈមនឹងហានិភ័យឥណទាន ទាំងអស់មកធ្វើការពិចារណា រួមមានហានិភ័យសមភាគីខកខានក្នុងការសង និងហានិភ័យតាមវិស័យ សម្រាប់គោលបំណងគ្រប់គ្រងហានិភ័យ។

**a. ការគ្រប់គ្រងហានិភ័យឥណទាន**

គណៈកម្មាធិការឥណទានរបស់ក្រុមហ៊ុនទទួលខុសត្រូវចំពោះការគ្រប់គ្រងហានិភ័យឥណទានក្រុមហ៊ុនដោយ៖

- ធ្វើឲ្យប្រាកដថាក្រុមហ៊ុនមានការអនុវត្តហានិភ័យឥណទានសមស្រប រួមទាំងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងប្រកបដោយប្រសិទ្ធភាព ដើម្បីកំណត់ប្រាក់សវិធានធន គ្រប់គ្រាន់ស្របតាមគោលនយោបាយ និង នីតិវិធីដែលបានចែងរបស់ក្រុមហ៊ុន និងការណែនាំត្រួតពិនិត្យដែលពាក់ព័ន្ធព្រមទាំងស្តង់ដារCIFRSs។
- កំណត់អត្តសញ្ញាណ វាយតម្លៃ និងវាស់ហានិភ័យឥណទានរបស់ក្រុមហ៊ុន ចាប់ពីឧបករណ៍ហិរញ្ញវត្ថុនីមួយៗ រហូតដល់កំរិតផលប៉ុន្តែ។
- បង្កើតគោលនយោបាយឥណទាន ដើម្បីការពារក្រុមហ៊ុនពីហានិភ័យដែលបានកំណត់ រួមទាំងតម្រូវការដើម្បីទទួលបានវត្ថុបញ្ជាក់ពីអ្នកខ្ចី ដើម្បីអនុវត្ត ការវាយតម្លៃឥណទានរបស់អ្នកខ្ចី និងដើម្បីតាមដានត្រួតពិនិត្យការប្រឈមនឹងហានិភ័យខាងក្នុងជាបន្តបន្ទាប់។

- កំណត់ការប៉ះពាល់ទៅតាមប្រភេទនៃទ្រព្យសកម្ម សមភាគី វិស័យ ការវាយតម្លៃឥណទានទីតាំងភូមិសាស្ត្រ។
- បង្កើតក្របខ័ណ្ឌត្រួតពិនិត្យដ៏រឹងមាំ ទាក់ទងនឹងរចនាសម្ព័ន្ធអន្តរក្រមសម្រាប់ការអនុម័ត និងការបន្តផ្តល់ឥណទានហ្វីលីពីន។
- អភិវឌ្ឍ និងថែរក្សានូវការចាត់ចែងកាត់បាត់ហានិភ័យដើម្បីចែកចាយនៃការប្រឈមនឹងហានិភ័យទៅតាមកម្រិតនៃហានិភ័យនៃការខកខានក្នុងការសង។ ចំណាត់ថ្នាក់ហានិភ័យ គឺត្រូវឆ្លងកាត់ការត្រួតពិនិត្យជាប្រចាំ។
- អភិវឌ្ឍ និងថែរក្សាដំណើរការរបស់ក្រុមហ៊ុនក្នុងការវាស់ ECL រួមមានការត្រួតពិនិត្យហានិភ័យ ឥណទាន ការដាក់បញ្ចូលនូវព័ត៌មានព្យាករណ៍នាពេល ខាងមុខ និងវិធីសាស្ត្រប្រើប្រាស់ក្នុងការវាស់ ECL។
- ធ្វើឲ្យប្រាកដថាក្រុមហ៊ុនមានគោលនយោបាយ និងនីតិវិធីក្នុងការថែរក្សា និងធ្វើឱ្យបានត្រឹមត្រូវនូវគំរូដែលត្រូវបានប្រើដើម្បីវាយតម្លៃ និងវាស់ECL។
- បង្កើតការវាយតម្លៃឥណទាន និងដំណើរការវាស់វែងហានិភ័យឥណទានដែលផ្តល់នូវមូលដ្ឋានរឹងមាំសំរាប់ប្រព័ន្ធរួម ឧបករណ៍និងទិន្នន័យដើម្បីវាយតម្លៃ ហានិភ័យឥណទាន និងចុះគណនេយ្យរបស់ ECL។ ការផ្តល់យោបល់ និងការណែនាំព្រមទាំងជំនាញឯកទេសដល់អង្គការអាជីវកម្មដើម្បីលើកកម្ពស់ ការអនុវត្តល្អបំផុតនៅទូទាំងក្រុមហ៊ុនក្នុងការគ្រប់គ្រងហានិភ័យឥណទាន។

សវនកម្មផ្ទៃក្នុងមានមុខងារធ្វើសវនកម្មទៀងទាត់ ដើម្បីធ្វើឱ្យប្រាកដថាការគ្រប់គ្រង និងនីតិវិធីដែលបានបង្កើតឡើងត្រូវបានរៀបចំ និងអនុវត្តឱ្យត្រឹមត្រូវ។

ដូចដែលបានពន្យល់នៅក្នុងកំណត់សំគាល់ ២ ក្រុមហ៊ុនត្រួតពិនិត្យរាល់ទ្រព្យសកម្មហិរញ្ញវត្ថុទាំងអស់ ដែលជាកម្មវត្ថុនៃការតម្រូវឱ្យខិតខំ ដើម្បីវាយតម្លៃថាមាន ការកើនឡើងនូវហានិភ័យឥណទានជាសារវន្ត ចាប់តាំងពីមានការទទួលស្គាល់ដំបូង។ ប្រសិនបើមានការកើនឡើងគួរអោយកត់សំគាល់នៅក្នុងហានិភ័យ ឥណទាន ក្រុមហ៊ុននឹងធ្វើការវាស់វែងសវិធានធនខាតបង់ដោយផ្អែកលើមួយរយកាលរបស់វាជាជាង ECL 12 ខែ។

ក្រុមហ៊ុនប្រើប្រាស់ចំណាត់ថ្នាក់ហានិភ័យឥណទានជា ធាតុចូលបឋមក្នុងការកំណត់រចនាសម្ព័ន្ធពេលវេលានៃការបង្ហាញរបស់ PD។ ក្រុមហ៊ុនប្រមូលលទ្ធផលនៃ ហានិភ័យឥណទាន និងព័ត៌មានខកខានក្នុងការសងអំពីការប្រឈមនឹងហានិភ័យឥណទាន បានធ្វើការវិភាគដោយផ្អែកលើប្រភេទផលិតផល និងអ្នកខ្ចី ក៏ដូចជា ដោយការវាស់កម្រិតហានិភ័យឥណទាន។ ព័ត៌មានដែលបានប្រើ គឺជាព័ត៌មានទាំងខាងក្នុងនិងក្រៅ អាស្រ័យលើផលប៉ុន្តែដែលបានវាយតម្លៃ។ តារាងខាងក្រោម ផ្តល់នូវសេចក្តីសង្ខេបនៃចំណាត់ថ្នាក់ហានិភ័យឥណទានផ្ទៃក្នុងរបស់ក្រុមហ៊ុន។

**b. ការកើនឡើងហានិភ័យឥណទានជាសារវន្ត**

| លេខរៀង | ចំណាត់ថ្នាក់ឥណទាន | គម្លាត PD ថ្ងៃទី31 ខែធ្នូ ឆ្នាំ2020 | គម្លាត PD ថ្ងៃទី31 ខែធ្នូ ឆ្នាំ2019 |
|--------|-------------------|-------------------------------------|-------------------------------------|
| 1      | ធម្មតា            | 0.29% - 100.00%                     | 0.20% - 60.00%                      |
| 2      | ប្តូរមើល          | 0.29% - 100.00%                     | 0.20% - 60.00%                      |
| 3      | ក្រោមស្តង់ដារ     | 16.83% - 100.00%                    | 10.90% - 77.80%                     |
| 4      | សង្ស័យ            | 16.83% - 100.00%                    | 100.00%                             |
| 5      | បាត់បង់           | 100.00%                             | 100.00%                             |

ក្រុមហ៊ុនសន្មតថាហានិភ័យឥណទានលើទ្រព្យសកម្មហិរញ្ញវត្ថុបានកើនឡើងជាសារវន្តចាប់តាំងពីការទទួលស្គាល់ដំបូង នៅពេលការទូទាត់តាមកិច្ចសន្យាលើសពី ៣០ ថ្ងៃនៃកាលកំណត់ លុះត្រាតែក្រុមហ៊ុនមានមូលហេតុសមហេតុផល និងព័ត៌មានអាចទុកចិត្តបានដែលបង្ហាញផ្សេងពីនេះ។

ក្រុមហ៊ុនមាននីតិវិធីត្រួតពិនិត្យ ដើម្បីឱ្យប្រាកដថាប្រាក់ចំណូលវិនិច្ឆ័យបានប្រើ ដើម្បីកំណត់ការកើនឡើងនៃឥណទានមានប្រសិទ្ធភាព មានន័យថាការកើនឡើងនូវ ហានិភ័យឥណទានត្រូវបានកំណត់មុនពេលវាត្រូវបានខកខានសង ឬនៅពេលដែលទ្រព្យសកម្មនោះផុតកំណត់រយៈពេល ៣០ ថ្ងៃ។

ក្រុមហ៊ុនមានការគ្រប់គ្រង និងនីតិវិធីដើម្បីកំណត់នៅពេលដែលហានិភ័យឥណទាននៃទ្រព្យសកម្មមានភាពប្រសើរឡើង ហើយនិយមន័យនៃការកើនឡើងជា សារវន្តនៃហានិភ័យឥណទានមិនត្រូវបានអនុវត្តទៀតទេ។ នៅក្នុងករណីនេះ ទ្រព្យសកម្មអាចនឹងរលាយប្រសិនបើដំណាក់កាលទី ២ ទៅដំណាក់កាលទី ១ ដែល ជាត្រូវធ្វើការទូទាត់ទាន់ពេលកំណត់ និងសមត្ថភាពរបស់អ្នកខ្ចីក្នុងការទូទាត់ប្រាក់នាពេលអនាគតទាន់ពេលវេលា។

**ជំងឺកូវីដ១៩ និង ការកើនឡើងនៃហានិភ័យឥណទានជាសារវន្ត**

ជាផ្នែកមួយនៃការឆ្លើយតបរបស់ខ្លួនទៅនឹងជំងឺកូវីដ១៩ ធនាគារជាតិបានចេញផ្សាយសារាង ៧៧-០២០-០០១ នៅ ថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០២០ និងផ្តល់ ការណែនាំដល់ការកែសម្រួលនៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២០ ដើម្បីរក្សាស្ថិរភាពហិរញ្ញវត្ថុ គាំទ្រសកម្មភាពសេដ្ឋកិច្ចនិងកាត់បន្ថយបន្ទុករបស់អ្នកខ្ចី ដែលកំពុង ប្រឈមមុខនឹងការលំបាកផ្នែកហិរញ្ញវត្ថុបណ្តោះអាសន្ន ដោយសារតែផលប៉ះពាល់នៃជំងឺកូវីដ១៩។

សារាចរនេះ តម្រូវឲ្យធនាគារនិងស្ថាប័នហិរញ្ញវត្ថុធ្វើការប្រកបដោយស្ថាបនាជាមួយអ្នកខ្ចី ដែលរងផលប៉ះពាល់ និងជួយក្នុងការរៀបចំវិធានសម្ព័ន្ធប្រាក់កម្ចីឡើងវិញ ដើម្បីផ្តល់ជំនួយដល់អ្នកខ្ចីដែលរងផលប៉ះពាល់ដោយជំងឺកូវីដ១៩ ក្រោមគោលការណ៍ណែនាំដូចខាងក្រោម ៖

- i. អនុញ្ញាតឲ្យមានការរៀបចំឥណទានឡើងវិញ សម្រាប់គ្រប់វិស័យដែលប៉ះពាល់ដោយជំងឺរាតត្បាត ជំងឺកូវីដ១៩ និងទឹកជំនន់ដោយផ្អែកលើការវាយតម្លៃផ្ទាល់របស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុ។ ការរៀបចំឡើងវិញ គួរតែផ្អែកលើការយោគយល់គ្នារវាងធនាគារ និងស្ថាប័នហិរញ្ញវត្ថុនិងអតិថិជនរបស់ពួកគេ រួមទាំងក្នុងការកាត់បន្ថយអត្រាការប្រាក់និងលុបចោលកម្រៃបន្ថែមផ្សេងទៀត
- ii. អនុញ្ញាតឲ្យធនាគារ និងស្ថាប័នហិរញ្ញវត្ថុធ្វើការរៀបចំឥណទានឡើងវិញរហូតដល់ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២១ និង
- iii. អនុញ្ញាតឲ្យមានការរៀបចំវិធានសម្ព័ន្ធតំណទានឡើងវិញរហូតដល់បីដង ដោយមិនប៉ះពាល់ដល់ការចាត់ថ្នាក់ឥណទានក្នុងអំឡុងពេលនោះ។

ក្រុមហ៊ុនបានវាយតម្លៃដោយប្រុងប្រយ័ត្ននូវផលប៉ះពាល់នៃជំងឺកូវីដ១៩ នៅពេលពិចារណាពីគោលជំហររបស់ហានិភ័យឥណទាន ។

ការបន្ធូរបន្ថយការបង់ប្រាក់ដោយសារជំងឺកូវីដ១៩ ដែលជាទូទៅអាចរកបានសម្រាប់ទីផ្សារ ឬ ឧស្សាហកម្មទាំងមូល ហើយមិនមែនជាអ្នកខ្ចីលក្ខណៈជាក់លាក់នោះទេ មិនបាននាំឲ្យមានការផ្លាស់ប្តូរដោយស្វ័យប្រវត្តិនៃដំណាក់កាលឥណទានដោយខ្លួនឯងទេ។ កាលៈទេសៈនេះគឺកម្រពីព្រោះ ឥណទានពន្យារជាច្រើនបានដំណើរការមុនពេលជំងឺកូវីដ១៩ និងបន្តដំណើរការ ឬមានលទ្ធភាពពិតប្រាកដនៃការស្តារឡើងវិញនៅពេលដែលការរឹតបន្តឹងអន្តរជាតិត្រូវបានបន្ធូរ និងការបិទខ្ទប់ត្រូវបានបញ្ឈប់ ។

ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនបានអនុវត្តការវាយតម្លៃហានិភ័យឥណទានផ្ទៃក្នុងបន្ថែមទៀត របស់បុគ្គលអ្នកខ្ចីដែលបានទទួល ឬកំពុងទទួលការរៀបចំឥណទានឡើងវិញ និងការបន្ធូរបន្ថយបង់ប្រាក់។ ការវាយ តម្លៃនេះអាចនាំឲ្យមានការបន្ទាបពីដំណាក់កាលទី ១ ទៅដំណាក់កាលទី ២ ឬ ៣ ដែលបណ្តាលឲ្យមានគម្លាត PD កាន់តែទូលំទូលាយចំពោះថ្នាក់ឥណទាន។

**c. ការបញ្ចូលព័ត៌មានព្យាករណ៍ពីពេលអនាគត**

ក្រុមហ៊ុនវិភាគព័ត៌មានព្យាករណ៍នាពេលអនាគតដោយ ប្រើគំរូនិទ្ទាភារស្ថិតិនាពេលអនាគតក្នុងការវាយតម្លៃថាហានិភ័យឥណទានលើឧបករណ៍ហិរញ្ញវត្ថុបានកើនឡើងជាសារវន្ត ដើម្បីធ្វើការវាស់វែង ECL ។

ផលប៉ះពាល់ដែលមិនធ្លាប់មានពីមុនមកនិងការរីករាលដាលនៃជំងឺកូវីដ១៩ ផ្លូវនិងការអភិវឌ្ឍយ៉ាងលឿននៃ ការផ្ទុះឡើងនៅតំបន់ផ្សេងៗ បានបង្កើនភាពមិនប្រាកដប្រជានៃការប៉ាន់ស្មាន ក្នុងការរៀបចំរបាយការណ៍ ហិរញ្ញវត្ថុទាំងនេះ រួមទាំងការគណនា ECL ផងដែរ។

នៅខែ មីនា ឆ្នាំ ២០២០ IASB បានចេញផ្សាយ ' IFRS 9 និង ជំងឺកូវីដ១៩ ' ដែលគូសបញ្ជាក់ពីការតម្រូវនៅក្នុង ស្តង់ដារ CIFRS 9 ឧបករណ៍ហិរញ្ញវត្ថុ ដែលទាក់ទងទៅនឹងផលប៉ះពាល់នៃ ជំងឺកូវីដ១៩ ទៅលើការទទួលស្គាល់ពីការខាតបង់របស់ឥណទានដែលបានរំពឹងទុក។ ការចេញផ្សាយនេះពង្រឹងការពិតដែល CIFRS 9 មិនបាន ផ្តល់នូវវិធីសាស្ត្រមេកានិចក្នុងការពិចារណាអំពីសិទ្ធិធននៃខ្លួនភាពតម្លៃនោះទេ។

បរិស្ថានបច្ចុប្បន្នកំពុងស្ថិតក្រោមការផ្លាស់ប្តូរយ៉ាងលឿន និងដល់កម្រិតដែលផលប៉ះពាល់ជាក់លាក់នៃជំងឺកូវីដ១៩ មិនត្រូវបានបញ្ចូលទាំងស្រុងទៅក្នុងការគណនាគំរូ ការកែតម្រូវបរិមាណនិងគុណភាពបណ្តោះអាសន្ន ត្រូវបានពិចារណា។ ក្រុមហ៊ុនបានអនុវត្តបន្ថែមនូវការវាយតម្លៃផលបត្រនិងកម្រិតឥណទានដែលមានការកើនឡើងនៃហានិភ័យឥណទានជាសារវន្ត ។

ក្នុងការទទួលស្គាល់ភាពមិនប្រាកដប្រជាជាសារវន្ត គណៈគ្រប់គ្រងបានធ្វើបច្ចុប្បន្នភាពនិងកែតម្រូវការព្យាករណ៍ ម៉ាក្រូសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ និងបានកែសម្រួលអត្រាប្រូបាប៊ីលីតេទាំងនៃមធ្យម នៅក្នុងប្រូបាប៊ីលីតេទាំងនៃមធ្យមនាពេលអនាគតរបស់ប្រូបាប៊ីលីតេនៃការខកខានសង ( " PD " ) ដើម្បីផ្តល់ទម្ងន់ធ្ងន់ជាងមុនទៅលើសេណារីយ៉ូអាក្រក់បំផុត និងទម្ងន់ស្រាលជាងមុនទៅលើសេណារីយ៉ូល្អនិងសេណារីយ៉ូមូលដ្ឋាន ។

តារាងខាងក្រោមនេះបង្ហាញពីប្រូបាប៊ីលីតេទាំងនៃមធ្យមរបស់សេណារីយ៉ូ នៅ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០ និង ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩។

| សេណារីយ៉ូនៃប្រូបាប៊ីលីតេទាំងនៃមធ្យម | សេណារីយ៉ូល្អបំផុត | សេណារីយ៉ូមូលដ្ឋាន | សេណារីយ៉ូអាក្រក់បំផុត |
|-------------------------------------|-------------------|-------------------|-----------------------|
| នៅថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០      | 15%               | 55%               | 30%                   |
| នៅថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩      | 20%               | 60%               | 20%                   |

ប្រូបាប៊ីលីតេទម្ងន់ដែលបានកែសម្រួល រួមជាមួយគំរូម៉ាក្រូសេដ្ឋកិច្ចនិងការព្យាករណ៍ដែលជាបច្ចុប្បន្នបំផុត នាំឲ្យ មានការគណនា ECL បែបអភិរក្សក្នុងការទទួលស្គាល់ភាពមិនប្រាកដប្រជាជាសារវន្តនៅក្នុងទេសភាពសេដ្ឋកិច្ច ពិភពលោក។ ក្រុមហ៊ុននឹងបន្តតាមដានស្ថានភាពនេះនិងកាត់បន្ថយហានិភ័យយ៉ាងសកម្មទៅលើស្ថានភាព ហិរញ្ញវត្ថុនិងលទ្ធផលប្រតិបត្តិការរបស់ក្រុមហ៊ុន។

ព័ត៌មានខាងក្រៅដែលបានពិចារណារួមមានទិន្នន័យសេដ្ឋកិច្ចនិងការព្យាករណ៍ដែលបានបោះពុម្ពផ្សាយដោយ អង្គការរដ្ឋាភិបាល និង អាជ្ញាធររូបិយប័ណ្ណនៅក្នុងប្រទេសដែលក្រុមហ៊ុនប្រតិបត្តិការអង្គការដូចជាមូលនិធិរូបិយ វត្តអន្តរជាតិ (IMF) និង ធនាគារពិភពលោក (World Bank) ។

ក្រុមហ៊ុនបានកំណត់អត្តសញ្ញាណ និងបានកត់ត្រាកត្តាសំខាន់ៗ នៃហានិភ័យឥណទាន និងការខាតបង់ឥណទាន សំរាប់ផលបត្រនីមួយៗនៃឧបករណ៍ហិរញ្ញវត្ថុ និងបានប៉ាន់ស្មានទំនាក់ទំនងរវាងអថេរសេដ្ឋកិច្ចម៉ាក្រូ និងហានិភ័យឥណទាននិងការខាតបង់ឥណទានដោយប្រើការវិភាគទិន្នន័យប្រវត្តិសាស្ត្រ។

កត្តាសំខាន់ៗសម្រាប់ហានិភ័យឥណទានក្នុងផលបត្រឥណទានគឺ ៖ ផលិតផលក្នុងស្រុកសរុប ( GDP ) របស់កម្ពុជាក្នុងតម្លៃថេរ ២០០០ ការគ្មានការងារធ្វើ និងអត្រាប្តូរប្រាក់ ដុល្លារអាមេរិក-រៀលខ្មែរ។

**d. ការវាស់វែងនៃ ECL**

ទិន្នន័យសំខាន់ៗដែលត្រូវបានប្រើសំរាប់វាស់វែង ECL មានដូចជា៖

- ប្រូបាប៊ីលីតេនៃការខកខានសង ( “PD” );
- អត្រាខាតបង់ពេលខកខានសង ( “LGD” ); និង
- ទំហំប៉ះពាល់ពេលខកខានសង ( “EAD” )។

តួលេខទាំងនេះជាទូទៅត្រូវបានគេយកចេញពីគំរូស្ថិតិដែលត្រូវបានបង្កើត និងទិន្នន័យពីមុនផ្សេងទៀត។

PD គឺជាការប៉ាន់ប្រមាណនៃលទ្ធភាពនៃការខកខានសង ក្នុងកំឡុងពេលណាមួយ។ វាត្រូវបានគេប៉ាន់ស្មាន ដូចនៅចំណុចមួយនៅក្នុងពេលវេលាណាមួយ។ ការគណនា គឺផ្អែកលើគំរូវាយតម្លៃស្ថិតិ និងដោយប្រើឧបករណ៍វាយតម្លៃទៅតាមប្រភេទផ្សេងៗ របស់សមភាគិនិងការប្រឈមមុខនឹងការបាត់បង់។ គំរូស្ថិតិទាំងនេះផ្អែកលើទិន្នន័យទីផ្សារ ( បើមាន ) ក៏ដូចជាទិន្នន័យផ្ទៃក្នុង ដែលមានទាំងកត្តាបរិមាណនិងគុណភាព។ PDs ត្រូវបានគេប៉ាន់ប្រមាណដោយគិតអំពីកាលកំណត់សងតាមកិច្ចសន្យានិងអត្រាការទូទាត់ដែលបានប៉ាន់ស្មាន។ ការប៉ាន់ស្មាន គឺផ្អែកលើស្ថានភាពបច្ចុប្បន្ន ដែលត្រូវបានកែសម្រួលដើម្បីគិតបញ្ចូលនូវស្ថានភាពនាពេលអនាគតដែលនឹងមានផលប៉ះពាល់ដល់ PD។

LGD គឺជាការប៉ាន់ស្មាននៃការបាត់បង់ដែលកើតឡើងពីការខកខានក្នុងការសង។ វាផ្អែកលើភាពខុសគ្នារវាងលំហូរសាច់ប្រាក់នៅក្នុងកិច្ចសន្យាដែលដល់ពេលកំណត់ និងអ្វីដែលអ្នកឲ្យខ្ចីរំពឹងថានឹងបានមកវិញ ដោយគិតបញ្ចូលទាំងលំហូរសាច់ប្រាក់ពីទ្រព្យបញ្ជាក់។ គំរូ LGD សម្រាប់ទ្រព្យសកម្មដែលគ្មានការធានាត្រូវបានពិចារណានូវរយៈពេលនៃការបានមកវិញ អត្រានៃការបានមកវិញ និង អតិថិភាពការទាមទារប្រាក់។ ការគណនាគឺផ្អែកតាមមូលដ្ឋាននៃលំហូរសាច់ប្រាក់អប្បបរមាដែលលំហូរសាច់ប្រាក់ត្រូវបានធ្វើអប្បបរមាដោយប្រើ EIR ដើមនៃឥណទាន។

EAD គឺជាការប៉ាន់ស្មាននៃការប្រឈមមុខនៅកាលបរិច្ឆេទនៃការខកខានក្នុងការសងនាពេលអនាគត ដោយគិតបញ្ចូលការផ្លាស់ប្តូរដែលបានរំពឹងទុកនៅក្នុងការប្រឈមមុខក្រោយកាលបរិច្ឆេទរាយការណ៍ ដោយរួមបញ្ចូលទាំងការសងប្រាក់ដើម និងការប្រាក់ និងការដកប្រាក់ដែលបានរំពឹងទុកលើហ្វាស៊ីលីតេដែលបានសន្យា។ គំរូវិធីសាស្ត្ររបស់ក្រុមហ៊ុនសម្រាប់ EAD ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរដែលរំពឹងទុកនៃសមតុល្យនៅសល់លើអាយុកាលនៃផលប៉ះពាល់ឥណទាន ដែលត្រូវបានអនុញ្ញាតដោយលក្ខខណ្ឌកិច្ចសន្យាបច្ចុប្បន្ន ដូចជាទម្រង់តម្លៃដករំលស់ ការទូទាត់សងមុនពេលកំណត់ ឬការទូទាត់សងច្រើនជាង ការផ្លាស់ប្តូរក្នុងការប្រើប្រាស់នៃការសន្យាមិនទាន់ដក និងសកម្មភាពកាត់បន្ថយឥណទានត្រូវបានធ្វើឡើងមុនពេលការខកខានសង។ ក្រុមហ៊ុនប្រើគំរូ EAD ដែលឆ្លុះបញ្ចាំងពីលក្ខណៈនៃផលបំប្រាស់។

ក្រុមហ៊ុនវាស់វែង ECL ដោយគិតពីហានិភ័យនៃការខកខានក្នុងការសងក្នុងរយៈពេលកិច្ចសន្យាអតិបរមាដែលអង្គការត្រូវប្រឈមនឹងហានិភ័យឥណទានដោយមិនគិតរយៈពេលវែងជាងនេះទេ។ ទោះយ៉ាងណាក៏ដោយ សម្រាប់ឧបករណ៍ហិរញ្ញវត្ថុ ដូចជាការផ្តល់ឧបករណ៍ឥណទានរំល ដែលរួមមានទាំងឥណទាន និងសមាសធាតុសន្យាមិនទាន់ដកដែលមិនអាចដកបាន លទ្ធភាពកិច្ចសន្យារបស់ក្រុមហ៊ុនក្នុងការទាមទារសំណង និងលុបចោលសន្យាមិនទាន់ដក មិនមានកំណត់ការប្រឈមនឹងការបាត់បង់ឥណទានរបស់ក្រុមហ៊ុនចំពោះរយៈពេលជូនដំណឹងកិច្ចសន្យា។ ចំពោះឧបករណ៍ហិរញ្ញវត្ថុបែបនេះ ក្រុមហ៊ុនវាស់វែង ECL ក្នុងរយៈពេល ដែលវាត្រូវបានប្រឈមនឹងហានិភ័យឥណទាន ហើយ ECL នឹងមិនត្រូវបានកាត់បន្ថយដោយសកម្មភាពគ្រប់គ្រងហានិភ័យឥណទានទេ ទោះបីរយៈពេលនោះហួសពីរយៈពេលកិច្ចសន្យាអតិបរមាក៏ដោយ។ ឧបករណ៍ហិរញ្ញវត្ថុទាំងនេះមិនមានរយៈពេលកំណត់ច្បាស់លាស់ ឬវិធានសម្ព័ន្ធសងប្រាក់ទេហើយមានរយៈពេលលុបចោលកិច្ចសន្យាខ្លី។ ទោះយ៉ាងណា ក្រុមហ៊ុនមិនអនុវត្តនៅក្នុងការគ្រប់គ្រងតាមធម្មតាពីមួយថ្ងៃទៅមួយថ្ងៃនូវសិទ្ធិក្នុងការលុបចោលឧបករណ៍ហិរញ្ញវត្ថុទាំងនេះឡើយ។ នេះដោយសារតែឧបករណ៍ហិរញ្ញវត្ថុទាំងនេះត្រូវបានគ្រប់គ្រងក្នុងមូលដ្ឋានសមូហភាព ហើយត្រូវបានលុបចោល លុះត្រាតែក្រុមហ៊ុនដឹងអំពីការកើនឡើងហានិភ័យឥណទាននៅកម្រិតហ្វាស៊ីលីតេ។ រយៈពេលវែងជាងនេះ ត្រូវបានប៉ាន់ប្រមាណដោយគិតគូរពីសកម្មភាពគ្រប់គ្រងហានិភ័យឥណទានដែលក្រុមហ៊ុនរំពឹងថានឹងអនុវត្ត ដើម្បីកាត់បន្ថយ ECL ឧទាហរណ៍ការកាត់បន្ថយការកំណត់ ឬការលុបចោលសន្យាឥណទាន។

ការគណនា ECL សម្រាប់គោលបំណងគណនេយ្យ គឺខុសគ្នានឹងការគណនា ECL សម្រាប់គោលបំណង បទប្បញ្ញត្តិ ទោះបីជាធាតុចូលក្នុងការប្រើជាច្រើនស្រដៀងគ្នា។ ក្រុមហ៊ុនបានប្រាកដថាវិធីសាស្ត្រសមស្របត្រូវបានប្រើនៅពេលគណនា ECL សម្រាប់ទាំងគណនេយ្យនិងគោលបំណងបទប្បញ្ញត្តិ។ ភាពខុសគ្នាសំខាន់រវាងវិធីសាស្ត្រដែលត្រូវបានប្រើដើម្បីវាស់ ECL ស្របតាម CIFRS 9 រៀបចំនិងគោលការណ៍ដែលត្រូវបាន អនុវត្តសម្រាប់គោលបំណងបទប្បញ្ញត្តិគឺ៖

- ភាគរយនៃសិទ្ធិធនដោយផ្អែកទៅតាមរយៈពេលឥណទានខ្លី / វែង។
- ចំនួនថ្ងៃហួសកាលកំណត់។
- ការព្យាករណ៍នាពេលអនាគតនៃកត្តាម៉ាក្រូសេដ្ឋកិច្ច។
- PD និងប្រវត្តិនៃអត្រាការប្រមូលមកវិញ។



ការវាស់វែងនៃ ECL គឺផ្អែកលើប្រូបាប៊ីលីតេទំនងនៃឥណទានបាត់បង់។ ជាលទ្ធផលការវាស់វែងនៃសិទ្ធិឥណទានបាត់បង់ត្រូវបានកំណត់ដោយមិនគិតពីការវាស់វែងផ្អែកលើមូលដ្ឋានទោល ឬមូលដ្ឋានសមូហភាពនោះទេ ( ទោះបីជាការវាស់វែងលើមូលដ្ឋានសមូហភាពមានភាពអនុវត្តជាក់ស្តែងសម្រាប់ផលប៉ះពាល់ )។ ទាក់ទងនឹងការវាយតម្លៃថាតើមានការកើនឡើងនៃហានិភ័យឥណទានជាសារវន្ត វាចាំបាច់ត្រូវអនុវត្តការវាយតម្លៃផ្អែកលើមូលដ្ឋានសមូហភាពដូចដែលបានកត់សម្គាល់ខាងក្រោម។

**e. ការដាក់ជាត្រូវផ្អែកលើលក្ខណៈហានិភ័យប្រហាក់ប្រហែលគ្នា**

ក្រុមហ៊ុនបានកំណត់នូវផ្នែកសំខាន់ៗ ចំនួន ៤ សម្រាប់ការគណនា PD ដែលមានលក្ខណៈហានិភ័យប្រហាក់ប្រហែលគ្នា ដោយផ្អែកលើការវិភាគអត្រាវិលដូចដែលបានបង្ហាញក្នុងតារាងខាងក្រោម។ ផ្នែកទាំងនេះគឺ៖

| វិធីសាស្ត្រទូទាត់សងប្រាក់ដើម | ប្រភេទឥណទាន | ផ្នែក                       |
|------------------------------|-------------|-----------------------------|
| ចុងកាលបរិច្ឆេទកំណត់          | ក្រុម       | EOT-ឥណទានជាក្រុម            |
| ចុងកាលបរិច្ឆេទកំណត់          | ឯកត្តជន     | EOT-ឥណទានជាឯកត្តជន          |
| ការសងបណ្តាក់                 | ក្រុម       | ការសងបណ្តាក់ -ឥណទានជាក្រុម  |
| ការសងបណ្តាក់                 | ឯកត្តជន     | ការសងបណ្តាក់-ឥណទានជាឯកត្តជន |

ការដាក់ជាត្រូវត្រូវបានពិនិត្យឡើងវិញជាប្រចាំ ដើម្បីធានាថាក្រុមនីមួយៗ មានការហានិភ័យដូចគ្នា។

**f. ការប្រមូលផ្តុំលើហានិភ័យឥណទាន**

ការវិភាគនៃការប្រមូលផ្តុំលើហានិភ័យឥណទានរបស់ក្រុមហ៊ុនទៅតាមថ្នាក់នីមួយៗ នៃទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានផ្តល់ជូនក្នុងតារាងខាងក្រោម។ លើកលែងតែមានការចង្អុលបង្ហាញផ្សេងពីនេះ ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុ ចំនួនទឹកប្រាក់នៅក្នុងតារាងនេះបង្ហាញពីតម្លៃយោងដុល។

|  | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020 |                | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 |                |
|--|------------------------------|----------------|------------------------------|----------------|
|  | ពាន់រៀល                      | ដុល្លារអាមេរិក | ពាន់រៀល                      | ដុល្លារអាមេរិក |

សមតុល្យនៅធនាគារគិតតាមតម្លៃដករំលស់

**ការប្រមូលផ្តុំតាមវិស័យ៖**

|                    |            |            |            |           |
|--------------------|------------|------------|------------|-----------|
| ស្ថាប័នហិរញ្ញវត្ថុ | 58,396,864 | 14,436,802 | 17,990,023 | 4,414,730 |
|--------------------|------------|------------|------------|-----------|

ឥណទានផ្តល់ដល់អតិថិជនគិតតាមតម្លៃដករំលស់

**ការប្រមូលផ្តុំតាមវិស័យ៖**

|                          |                      |                    |                      |                    |
|--------------------------|----------------------|--------------------|----------------------|--------------------|
| កសិកម្ម                  | 453,389,717          | 112,086,457        | 361,564,415          | 88,727,464         |
| លក្ខណៈគ្រួសារ            | 450,874,235          | 111,464,582        | 476,386,667          | 116,904,704        |
| ការជួញដូរ និងពាណិជ្ជកម្ម | 347,966,373          | 86,023,825         | 245,427,707          | 60,227,658         |
| សេវាកម្ម                 | 158,466,412          | 39,175,875         | 112,688,156          | 27,653,535         |
| ការដឹកជញ្ជូន             | 38,068,395           | 9,411,222          | 20,893,669           | 5,127,281          |
| សំណង់                    | 31,482,457           | 7,783,055          | 86,326,512           | 21,184,420         |
| ផ្សេងៗ                   | 713,061              | 176,282            | 4,971,061            | 1,219,892          |
|                          | <b>1,480,960,650</b> | <b>366,121,298</b> | <b>1,308,258,187</b> | <b>321,044,954</b> |

**g. ការវិភាគគុណភាពឥណទាន**

ការវិភាគនៃការប្រឈមមុខ និងហានិភ័យឥណទានរបស់ក្រុមហ៊ុនទៅតាមថ្នាក់នីមួយៗ នៃទ្រព្យសកម្ម ហិរញ្ញវត្ថុ ការវាយតម្លៃផ្ទៃក្នុង និង “ដំណាក់កាល” ដោយមិនគិតពីផលប៉ះពាល់នៃទ្រព្យបញ្ចាំ ឬការពង្រឹង ឥណទានផ្សេងទៀតត្រូវបានផ្តល់ជូនក្នុងតារាងខាងក្រោម។ លើកលែងតែមានការចង្អុលបង្ហាញផ្សេងពីនេះ ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុ ចំនួនទឹកប្រាក់នៅក្នុងតារាងនេះបង្ហាញពីតម្លៃយោងដុល។

| ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020 |              |              |         |                |
|------------------------------|--------------|--------------|---------|----------------|
| ដំណាក់កាលទី1                 | ដំណាក់កាលទី2 | ដំណាក់កាលទី3 | សរុប    |                |
| ពាន់រៀល                      | ពាន់រៀល      | ពាន់រៀល      | ពាន់រៀល | ដុល្លារអាមេរិក |

**សមតុល្យនៅធនាគារផ្សេងៗ៖**

|                    |            |   |   |            |            |
|--------------------|------------|---|---|------------|------------|
| ធម្មតា             | 58,396,864 | - | - | 58,396,864 | 14,436,802 |
| សិទ្ធិឥណទានបាត់បង់ | (508,830)  | - | - | (508,830)  | (125,792)  |

**តម្លៃយោង**

|  |                   |          |          |                   |                   |
|--|-------------------|----------|----------|-------------------|-------------------|
|  | <b>57,888,034</b> | <b>-</b> | <b>-</b> | <b>57,888,034</b> | <b>14,311,010</b> |
|--|-------------------|----------|----------|-------------------|-------------------|

**ឥណទានផ្តល់ដល់អតិថិជន៖**

|               |                      |                   |                   |                      |                    |
|---------------|----------------------|-------------------|-------------------|----------------------|--------------------|
| ធម្មតា        | 1,440,532,733        | 12,714,754        | 239,993           | 1,453,487,480        | 359,329,414        |
| ឃ្នាំមើល      | 763,663              | 6,823,569         | 23,321            | 7,610,553            | 1,881,472          |
| ក្រោមស្តង់ដារ | -                    | 208,629           | 3,941,589         | 4,150,218            | 1,026,012          |
| សង្ស័យ        | -                    | 158,626           | 5,615,412         | 5,774,038            | 1,427,451          |
| បាត់បង់       | -                    | -                 | 9,938,361         | 9,938,361            | 2,456,949          |
|               | <b>1,441,296,396</b> | <b>19,905,578</b> | <b>19,758,676</b> | <b>1,480,960,650</b> | <b>366,121,298</b> |

**សិទ្ធិឥណទានបាត់បង់**

|  |                     |                     |                     |                     |                    |
|--|---------------------|---------------------|---------------------|---------------------|--------------------|
|  | <b>(10,746,762)</b> | <b>(10,216,144)</b> | <b>(15,582,705)</b> | <b>(36,545,611)</b> | <b>(9,034,762)</b> |
|--|---------------------|---------------------|---------------------|---------------------|--------------------|

**តម្លៃយោង**

|  |                      |                  |                  |                      |                    |
|--|----------------------|------------------|------------------|----------------------|--------------------|
|  | <b>1,430,549,634</b> | <b>9,689,434</b> | <b>4,175,971</b> | <b>1,444,415,039</b> | <b>357,086,536</b> |
|--|----------------------|------------------|------------------|----------------------|--------------------|

| ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 |              |              |         |                |
|------------------------------|--------------|--------------|---------|----------------|
| ដំណាក់កាលទី1                 | ដំណាក់កាលទី2 | ដំណាក់កាលទី3 | សរុប    |                |
| ពាន់រៀល                      | ពាន់រៀល      | ពាន់រៀល      | ពាន់រៀល | ដុល្លារអាមេរិក |

**សមតុល្យនៅធនាគារផ្សេងៗ៖**

|                    |            |   |   |            |           |
|--------------------|------------|---|---|------------|-----------|
| ធម្មតា             | 17,990,023 | - | - | 17,990,023 | 4,414,730 |
| សិទ្ធិឥណទានបាត់បង់ | (269,058)  | - | - | (269,058)  | (66,027)  |

**តម្លៃយោង**

|  |                   |          |          |                   |                  |
|--|-------------------|----------|----------|-------------------|------------------|
|  | <b>17,720,965</b> | <b>-</b> | <b>-</b> | <b>17,720,965</b> | <b>4,348,703</b> |
|--|-------------------|----------|----------|-------------------|------------------|

**ឥណទានផ្តល់ដល់អតិថិជន៖**

|               |                      |                  |                   |                      |                    |
|---------------|----------------------|------------------|-------------------|----------------------|--------------------|
| ធម្មតា        | 1,287,054,870        | -                | -                 | 1,287,054,870        | 315,841,686        |
| ឃ្នាំមើល      | 1,800,932            | 4,112,746        | -                 | 5,913,678            | 1,451,209          |
| ក្រោមស្តង់ដារ | -                    | 3,310,145        | 1,986,375         | 5,296,520            | 1,299,760          |
| សង្ស័យ        | -                    | 236,934          | 2,731,163         | 2,968,097            | 728,367            |
| បាត់បង់       | -                    | -                | 7,025,022         | 7,025,022            | 1,723,932          |
|               | <b>1,288,855,802</b> | <b>7,659,825</b> | <b>11,742,560</b> | <b>1,308,258,187</b> | <b>321,044,954</b> |

**សិទ្ធិឥណទានបាត់បង់**

|  |                    |                    |                    |                     |                    |
|--|--------------------|--------------------|--------------------|---------------------|--------------------|
|  | <b>(6,890,263)</b> | <b>(1,456,813)</b> | <b>(8,615,850)</b> | <b>(16,962,926)</b> | <b>(4,162,681)</b> |
|--|--------------------|--------------------|--------------------|---------------------|--------------------|

**តម្លៃយោង**

|  |                      |                  |                  |                      |                    |
|--|----------------------|------------------|------------------|----------------------|--------------------|
|  | <b>1,281,965,539</b> | <b>6,203,012</b> | <b>3,126,710</b> | <b>1,291,295,261</b> | <b>316,882,273</b> |
|--|----------------------|------------------|------------------|----------------------|--------------------|

តារាងនេះសង្ខេបពីសិទ្ធិធនធានការខាតបង់នាចុងការិយបរិច្ឆេទតាមថ្នាក់នៃការប៉ះពាល់ទ្រព្យសកម្ម។

|  | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020 |                  | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 |                  |
|--|------------------------------|------------------|------------------------------|------------------|
|  | ពាន់រៀល                      | ដុល្លារអាមេរិក   | ពាន់រៀល                      | ដុល្លារអាមេរិក   |
| <b>សិទ្ធិធនធានខាតបង់តាមថ្នាក់</b>        |                              |                  |                              |                  |
| សមតុល្យនៅធនាគារផ្សេងៗ គិតតាមតម្លៃដករំលស់ | 508,830                      | 125,792          | 269,058                      | 66,027           |
| ឥណទានផ្តល់ដល់អតិថិជនគិតតាមតម្លៃដករំលស់   | 36,545,611                   | 9,034,762        | 16,962,926                   | 4,162,681        |
|  | <b>37,054,441</b>            | <b>9,160,554</b> | <b>17,231,984</b>            | <b>4,228,708</b> |

តារាងខាងក្រោមវិភាគពីចលនានៃសិទ្ធិធនធានខាតបង់ក្នុងឆ្នាំតាមថ្នាក់ទ្រព្យសកម្ម៖

|  | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020 |              |              |                |                |
|--|------------------------------|--------------|--------------|----------------|----------------|
|  | ដំណាក់កាលទី1                 | ដំណាក់កាលទី2 | ដំណាក់កាលទី3 | សរុប           | ដុល្លារអាមេរិក |
|  | ពាន់រៀល                      | ពាន់រៀល      | ពាន់រៀល      | ពាន់រៀល        | ដុល្លារអាមេរិក |
| <b>សិទ្ធិធនធានខាតបង់-សមតុល្យនៅធនាគារផ្សេងៗ</b>               |                              |              |              |                |                |
| <b>សិទ្ធិធនធានខាតបង់គិតត្រឹមថ្ងៃទី 1 ខែ មករា ឆ្នាំ 2020</b>  | 269,058                      | -            | -            | 269,058        | 66,027         |
| ការផ្លាស់ប្តូរនៃសិទ្ធិធនធានខាតបង់៖                           |                              |              |              |                |                |
| ទ្រព្យសកម្មហិរញ្ញវត្ថុថ្មីដែលបានបង្កើតឡើង                    | 239,772                      | -            | -            | 239,772        | 58,811         |
| ការប្តូររូបិយប័ណ្ណបរទេសនិងចលនាផ្សេងៗ                         | -                            | -            | -            | -              | 954            |
| <b>សិទ្ធិធនធានខាតបង់គិតត្រឹមថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020</b> | <b>508,830</b>               | <b>-</b>     | <b>-</b>     | <b>508,830</b> | <b>125,792</b> |

|  |           |           |           |            |           |
|--|-----------|-----------|-----------|------------|-----------|
| <b>សិទ្ធិធនធានខាតបង់-ឥណទានផ្តល់ដល់អតិថិជនតាមតម្លៃដករំលស់</b> |           |           |           |            |           |
| <b>សិទ្ធិធនធានខាតបង់គិតត្រឹមថ្ងៃទី 1 ខែ មករា ឆ្នាំ 2020</b>  | 6,890,263 | 1,456,813 | 8,615,850 | 16,962,926 | 4,162,681 |

|   |             |           |             |             |             |
|---|-------------|-----------|-------------|-------------|-------------|
| ការផ្លាស់ប្តូរនៃសិទ្ធិធនធានខាតបង់           |             |           |             |             |             |
| ការផ្ទេរទៅដំណាក់កាលទី 1                     | 372,504     | (266,302) | (106,202)   | -           | -           |
| ការផ្ទេរទៅដំណាក់កាលទី 2                     | (106,395)   | 106,395   | -           | -           | -           |
| ការផ្ទេរទៅដំណាក់កាលទី 3                     | (147,720)   | (515,955) | 663,675     | -           | -           |
| ការកើនឡើងដោយសារការផ្លាស់ប្តូរនៃហានិភ័យឥណទាន | 964,737     | 6,429,889 | 10,271,939  | 17,666,565  | 4,333,227   |
| ការថយចុះដោយសារការផ្លាស់ប្តូរនៃហានិភ័យឥណទាន  | (1,218,373) | (18,709)  | (98,653)    | (1,335,735) | (327,627)   |
| ការលុបចេញពីបញ្ជី                            | -           | (52,260)  | (3,998,723) | (4,050,983) | (993,619)   |
| ទ្រព្យសកម្មហិរញ្ញវត្ថុថ្មីដែលបានបង្កើតឡើង   | 7,870,691   | 3,659,214 | 1,196,993   | 12,726,898  | 3,121,633   |
| ទ្រព្យសកម្មហិរញ្ញវត្ថុដែលលែងទទួលស្គាល់      | (3,878,945) | (582,941) | (962,174)   | (5,424,060) | (1,330,405) |

|                                      |   |   |   |   |        |
|--------------------------------------|---|---|---|---|--------|
| ការប្តូររូបិយប័ណ្ណបរទេសនិងចលនាផ្សេងៗ | - | - | - | - | 68,872 |
|--------------------------------------|---|---|---|---|--------|

|  |                   |                   |                   |                   |                  |
|--|-------------------|-------------------|-------------------|-------------------|------------------|
| <b>សិទ្ធិធនធានខាតបង់គិតត្រឹមថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020</b> | <b>10,746,762</b> | <b>10,216,144</b> | <b>15,582,705</b> | <b>36,545,611</b> | <b>9,034,762</b> |
|--|-------------------|-------------------|-------------------|-------------------|------------------|

|  | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 |              |              |         |                |
|--|------------------------------|--------------|--------------|---------|----------------|
|  | ដំណាក់កាលទី1                 | ដំណាក់កាលទី2 | ដំណាក់កាលទី3 | សរុប    | ដុល្លារអាមេរិក |
|  | ពាន់រៀល                      | ពាន់រៀល      | ពាន់រៀល      | ពាន់រៀល | ដុល្លារអាមេរិក |

**សិទ្ធិធនធានខាតបង់-សមតុល្យនៅធនាគារផ្សេងៗ**

|   |         |   |   |         |        |
|---|---------|---|---|---------|--------|
| <b>សិទ្ធិធនធានខាតបង់គិតត្រឹមថ្ងៃទី 1 ខែ មករា ឆ្នាំ 2019</b> | 235,561 | - | - | 235,561 | 58,626 |
|---|---------|---|---|---------|--------|

|  |        |   |   |        |       |
|--|--------|---|---|--------|-------|
| ការផ្លាស់ប្តូរនៃសិទ្ធិធនធានខាតបង់៖         |        |   |   |        |       |
| ការថយចុះដោយសារការផ្លាស់ប្តូរនៃហានិភ័យឥណទាន | 33,497 | - | - | 33,497 | 8,220 |
| ការប្តូររូបិយប័ណ្ណបរទេសនិងចលនាផ្សេងៗ       | -      | - | - | -      | (819) |

|  |                |          |          |                |               |
|--|----------------|----------|----------|----------------|---------------|
| <b>សិទ្ធិធនធានខាតបង់គិតត្រឹមថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019</b> | <b>269,058</b> | <b>-</b> | <b>-</b> | <b>269,058</b> | <b>66,027</b> |
|--|----------------|----------|----------|----------------|---------------|

**សិទ្ធិធនធានខាតបង់-ឥណទានផ្តល់ដល់អតិថិជនតាមតម្លៃដករំលស់**

|   |           |           |           |            |           |
|---|-----------|-----------|-----------|------------|-----------|
| <b>សិទ្ធិធនធានខាតបង់គិតត្រឹមថ្ងៃទី 1 ខែ មករា ឆ្នាំ 2019</b> | 8,091,869 | 2,570,420 | 6,123,587 | 16,785,876 | 4,177,669 |
|---|-----------|-----------|-----------|------------|-----------|

|   |             |             |             |             |             |
|---|-------------|-------------|-------------|-------------|-------------|
| ការផ្លាស់ប្តូរនៃសិទ្ធិធនធានខាតបង់           |             |             |             |             |             |
| ការផ្ទេរទៅដំណាក់កាលទី 1                     | 15,620      | (15,544)    | (76)        | -           | -           |
| ការផ្ទេរទៅដំណាក់កាលទី 2                     | (500,763)   | 500,763     | -           | -           | -           |
| ការផ្ទេរទៅដំណាក់កាលទី 3                     | (4,150,384) | (855,951)   | 5,006,335   | -           | -           |
| ការកើនឡើងដោយសារការផ្លាស់ប្តូរនៃហានិភ័យឥណទាន | -           | -           | 3,216,964   | 3,216,964   | 789,439     |
| ការថយចុះដោយសារការផ្លាស់ប្តូរនៃហានិភ័យឥណទាន  | (923,670)   | (1,163,916) | -           | (2,087,586) | (512,291)   |
| ការលុបចេញពីបញ្ជី                            | -           | -           | (6,538,350) | (6,538,350) | (1,604,503) |
| ទ្រព្យសកម្មហិរញ្ញវត្ថុថ្មីដែលបានបង្កើតឡើង   | 5,624,099   | 938,927     | 807,390     | 7,370,416   | 1,808,691   |
| ទ្រព្យសកម្មហិរញ្ញវត្ថុដែលលែងទទួលស្គាល់      | (1,266,508) | (517,886)   | -           | (1,784,394) | (437,888)   |
| ការប្តូររូបិយប័ណ្ណបរទេសនិងចលនាផ្សេងៗ        | -           | -           | -           | -           | (58,436)    |

|  |                  |                  |                  |                   |                  |
|--|------------------|------------------|------------------|-------------------|------------------|
| <b>សិទ្ធិធនធានខាតបង់គិតត្រឹមថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019</b> | <b>6,890,263</b> | <b>1,456,813</b> | <b>8,615,850</b> | <b>16,962,926</b> | <b>4,162,681</b> |
|--|------------------|------------------|------------------|-------------------|------------------|

ព័ត៌មានផ្សេងទៀតស្តីពីការផ្លាស់ប្តូរសំខាន់ៗ លើតម្លៃយោងដុលនៃទ្រព្យសកម្មហិរញ្ញវត្ថុក្នុងឆ្នាំ ដែលរួមចំណែកទៅលើការផ្លាស់ប្តូរសិទ្ធិធនធានខាតបង់ ត្រូវបានផ្តល់ក្នុងតារាងខាងក្រោម៖

|   | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020 |              |              |               |                |
|---|------------------------------|--------------|--------------|---------------|----------------|
|   | ដំណាក់កាលទី1                 | ដំណាក់កាលទី2 | ដំណាក់កាលទី3 | សរុប          | ដុល្លារអាមេរិក |
|   | ពាន់រៀល                      | ពាន់រៀល      | ពាន់រៀល      | ពាន់រៀល       |                |
| <b>ឥណទានផ្តល់ដល់អតិថិជន</b>               |                              |              |              |               |                |
| <b>តាមតម្លៃដកលើស</b>                      |                              |              |              |               |                |
| <b>តម្លៃយោងដុលគិតត្រឹម</b>                |                              |              |              |               |                |
| <b>ថ្ងៃទី 1 ខែ មករា ឆ្នាំ 2020</b>        | 1,288,855,802                | 7,659,825    | 11,742,560   | 1,308,258,187 | 321,044,954    |
| ការផ្លាស់ប្តូរនៃតម្លៃយោងដុល               |                              |              |              |               |                |
| ការផ្ទេរទៅដំណាក់កាលទី 1                   | 1,004,627                    | (862,775)    | (141,852)    | -             | -              |
| ការផ្ទេរទៅដំណាក់កាលទី 2                   | (19,040,346)                 | 19,040,346   | -            | -             | -              |
| ការផ្ទេរទៅដំណាក់កាលទី 3                   | (12,408,271)                 | (2,183,487)  | 14,591,758   | -             | -              |
| ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានបង្កើត ឬទិញ   | 1,065,782,754                | 6,354,406    | 1,201,929    | 1,073,339,089 | 263,266,885    |
| ទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនបានទទួលស្គាល់ | (882,898,170)                | (9,906,953)  | (2,266,252)  | (895,071,375) | (219,541,667)  |
| ការលុបចេញពីបញ្ជី                          | -                            | (195,784)    | (5,369,467)  | (5,565,251)   | (1,365,036)    |
| ការផ្លាស់ប្តូរផ្សេងៗ                      | -                            | -            | -            | -             | 2,716,162      |
| <b>តម្លៃយោងដុលគិតត្រឹម</b>                |                              |              |              |               |                |
| <b>ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020</b>       | 1,441,296,396                | 19,905,578   | 19,758,676   | 1,480,960,650 | 366,121,298    |
| <b>សិទ្ធិធនធានខាតបង់គិតត្រឹម</b>          |                              |              |              |               |                |
| <b>ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020</b>       | (10,746,762)                 | (10,216,144) | (15,582,705) | (36,545,611)  | (9,034,762)    |

|  | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 |              |              |         |                |
|--|------------------------------|--------------|--------------|---------|----------------|
|  | ដំណាក់កាលទី1                 | ដំណាក់កាលទី2 | ដំណាក់កាលទី3 | សរុប    | ដុល្លារអាមេរិក |
|  | ពាន់រៀល                      | ពាន់រៀល      | ពាន់រៀល      | ពាន់រៀល |                |

|   |               |             |             |               |               |
|---|---------------|-------------|-------------|---------------|---------------|
| <b>ឥណទានផ្តល់ដល់អតិថិជន</b>               |               |             |             |               |               |
| <b>តាមតម្លៃដកលើស</b>                      |               |             |             |               |               |
| <b>តម្លៃយោងដុលគិតត្រឹម</b>                |               |             |             |               |               |
| <b>ថ្ងៃទី 1 ខែ មករា ឆ្នាំ 2019</b>        | 992,307,896   | 5,180,131   | 9,060,682   | 1,006,548,709 | 250,509,882   |
| ការផ្លាស់ប្តូរនៃតម្លៃយោងដុល               |               |             |             |               |               |
| ការផ្ទេរទៅដំណាក់កាលទី 1                   | 758,972       | (746,376)   | (12,596)    | -             | -             |
| ការផ្ទេរទៅដំណាក់កាលទី 2                   | (2,083,864)   | 2,083,864   | -           | -             | -             |
| ការផ្ទេរទៅដំណាក់កាលទី 3                   | (5,814,736)   | (1,154,715) | 6,969,451   | -             | -             |
| ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានបង្កើត ឬទិញ   | -             | -           | (1,654,621) | (1,654,621)   | (406,042)     |
| ទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនបានទទួលស្គាល់ | 1,073,902,360 | 5,528,144   | 3,917,994   | 1,083,348,498 | 265,852,392   |
| ការលុបចេញពីបញ្ជី                          | (770,214,826) | (3,231,223) | -           | (773,446,049) | (189,802,711) |
| ការផ្លាស់ប្តូរផ្សេងៗ                      | -             | -           | (6,538,350) | (6,538,350)   | (1,604,503)   |
| ការផ្លាស់ប្តូរផ្សេងៗ                      | -             | -           | -           | -             | (3,504,064)   |
| <b>តម្លៃយោងដុលគិតត្រឹម</b>                |               |             |             |               |               |
| <b>ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019</b>       | 1,288,855,802 | 7,659,825   | 11,742,560  | 1,308,258,187 | 321,044,954   |
| <b>សិទ្ធិធនធានខាតបង់គិតត្រឹម</b>          |               |             |             |               |               |
| <b>ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019</b>       | (6,890,263)   | (1,456,813) | (8,615,850) | (16,962,926)  | (4,162,681)   |

នៅក្រោមនីតិវិធីត្រួតពិនិត្យរបស់ក្រុមហ៊ុន ការកើនឡើងនៃហានិភ័យឥណទានជាសារវន្តត្រូវបានកំណត់មុនពេលការប៉ះពាល់បានកើតឡើង ហើយយ៉ាងយូរបំផុតនៅពេលដែលការឥណទានបានលើស ៣០ ថ្ងៃនៃកាលកំណត់សង។ នេះជាករណីចម្បងសម្រាប់ឥណទានផ្តល់ដល់អតិថិជន។ តារាងខាងក្រោមផ្តល់ជូននូវការវិភាគតម្លៃយោងដុលនៃឥណទានផ្តល់ដល់អតិថិជនតាមស្ថានភាពហួសកាលកំណត់។

|                              | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020 |                              | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 |                              |
|------------------------------|------------------------------|------------------------------|------------------------------|------------------------------|
|                              | តម្លៃយោងដុល<br>ពាន់រៀល       | សិទ្ធិធនធានខាតបង់<br>ពាន់រៀល | តម្លៃយោងដុល<br>ពាន់រៀល       | សិទ្ធិធនធានខាតបង់<br>ពាន់រៀល |
| <b>ឥណទានផ្តល់ដល់អតិថិជន៖</b> |                              |                              |                              |                              |
| 0-29 ថ្ងៃ                    | 1,453,906,943                | 17,646,415                   | 1,288,855,802                | 6,890,263                    |
| 30-59 ថ្ងៃ                   | 4,161,292                    | 2,164,203                    | 6,418,657                    | 1,065,434                    |
| 60-89 ថ្ងៃ                   | 3,063,151                    | 1,363,570                    | 1,241,168                    | 391,380                      |
| 90-180 ថ្ងៃ                  | 4,462,935                    | 3,595,526                    | 2,612,045                    | 1,896,363                    |
| ច្រើនជាង 180 ថ្ងៃ            | 15,366,329                   | 11,775,897                   | 9,130,515                    | 6,719,486                    |
| <b>សរុប</b>                  | 1,480,960,650                | 36,545,611                   | 1,308,258,187                | 16,962,926                   |
| <b>សមមូលដុល្លារអាមេរិក</b>   | 366,121,298                  | 9,034,762                    | 321,044,954                  | 4,162,681                    |

**h. វត្ថុបញ្ជាក់ក្រុមហ៊ុនជាទ្រព្យធានា និងការពង្រឹងឥណទានផ្សេងទៀត**

ក្រុមហ៊ុនកាន់កាប់ទ្រព្យបញ្ចាំជាលំនៅដ្ឋានសម្រាប់ឥណទានភាគច្រើន ហើយទ្រព្យបញ្ចាំរួមមានដីធ្លី ផ្ទះ អគារ និងអចលនវត្ថុផ្សេងៗទៀត។ គោលការណ៍របស់ក្រុមហ៊ុន គឺផ្តល់មូលនិធិរហូតដល់ ៧០ ភាគរយនៃតម្លៃរបស់ទ្រព្យបញ្ចាំ។ មិនមានការផ្លាស់ប្តូរនៅក្នុងគោលការណ៍បញ្ចាំរបស់ក្រុមហ៊ុនក្នុងកំឡុងឆ្នាំនោះទេ។

**35.2 ហានិភ័យទីផ្សារ**

ក្រុមហ៊ុនប្រឈមនឹងហានិភ័យទីផ្សារ ដែលជាហានិភ័យធ្វើឱ្យតម្លៃសមស្រប ឬ លំហូរសាច់ប្រាក់នាពេលអនាគតរបស់ឧបករណ៍ហិរញ្ញវត្ថុមានការប្រែប្រួលដោយសារតែការប្រែប្រួលតម្លៃទីផ្សារ។ ហានិភ័យទីផ្សារកើតឡើងពី អត្រាការប្រាក់បើកចំហ និងរូបិយប័ណ្ណ និងផលិតផលមូលធនដែលទាំងអស់នេះត្រូវប្រឈមនឹងបម្រែបម្រួលទីផ្សារទូទៅ និងជាក់លាក់ និងជាបម្រែបម្រួលក្នុងកម្រិតអស្ថិរភាពនៃអត្រាទីផ្សារ ឬតម្លៃទីផ្សារដូចជា អត្រាការប្រាក់ គម្លាតឥណទានអត្រាប្តូររូបិយប័ណ្ណបរទេស និងតម្លៃមូលធន។

**(i) ការគ្រប់គ្រងហានិភ័យទីផ្សារ**

គោលបំណងនៃហានិភ័យនៃទីផ្សាររបស់ក្រុមហ៊ុន គឺដើម្បីគ្រប់គ្រង និងត្រួតពិនិត្យការប្រឈមនឹងហានិភ័យ ទីផ្សារដើម្បីបង្កើនផលចំណេញលើហានិភ័យ ស្របពេលធ្វើឱ្យប្រាក់ដំបូងមានលទ្ធភាពសងបំណុល ។

ទន្ទឹមនឹងហានិភ័យសន្ទនីយភាពនេះ ALCO ទទួលខុសត្រូវក្នុងការធ្វើប្រាកដនូវការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនូវហានិភ័យទីផ្សារទូទាំងក្រុមហ៊ុន។ កម្រិតជាក់លាក់នៃសិទ្ធិ និងការទទួលខុសត្រូវទាក់ទងនឹងការគ្រប់គ្រងហានិភ័យទីផ្សារត្រូវបានចាត់តាំងឱ្យគណៈកម្មាធិការហានិភ័យទីផ្សារតាមការសម្របសម្រួល។

សកម្មភាពគ្រប់គ្រងហានិភ័យទីផ្សារសំខាន់ៗ គឺ៖

- ការកំណត់អត្តសញ្ញាណហានិភ័យទីផ្សារសំខាន់ៗ និងកត្តាជំរុញរបស់វា;
- ការវាស់វែងឯករាជ្យ និងវាយតម្លៃលើហានិភ័យទីផ្សារសំខាន់ៗ និងកត្តាជំរុញរបស់វា;
- ការប្រើប្រាស់លទ្ធផល និងការប៉ាន់ស្មានជាមូលដ្ឋានសម្រាប់ការគ្រប់គ្រងហានិភ័យ / ផលទទួលបានមកវិញរបស់ក្រុមហ៊ុន; និង
- តាមដានហានិភ័យនិងការវាយការណ៍អំពីបញ្ហាទាំងនោះ។

ក្រុមហ៊ុនប្រើឧបករណ៍បរិមាណ និងគុណភាពជាច្រើន ដើម្បីគ្រប់គ្រង និងតាមដានហានិភ័យទីផ្សារ។ ដែនកំណត់បរិមាណសម្រាប់តម្លៃសមស្រប និងភាពប្រែប្រួលលើប្រាក់ចំណូលសុទ្ធ ការធ្វើតេស្តភាពតានតឹង ការវិភាគសេដ្ឋកិច្ច និងសមាមាត្រលើដើមទុនសេដ្ឋកិច្ចត្រូវបានប្រើដើម្បីពង្រឹងចំណង់ហានិភ័យទីផ្សាររបស់ក្រុមហ៊ុន។ កត្តាបរិមាណ និងគុណភាពដែលកំណត់ហានិភ័យតម្លៃទីផ្សារ ត្រូវបានកំណត់ដោយគណៈគ្រប់គ្រង ALCO ដោយយោងទៅលើការគ្រប់គ្រងមូលធនសេដ្ឋកិច្ចរបស់ក្រុមហ៊ុន។ ផ្នែកលើការវិភាគគុណភាព និងសមាមាត្របរិមាណ មុខងារហានិភ័យទីផ្សារកំណត់ហានិភ័យនាពេលអនាគត រំពឹងទុក ដោយសហការជាមួយមុខងារហិរញ្ញវត្ថុ ការបាត់បង់ហិរញ្ញវត្ថុសក្តានុពល និងកំណត់សំណើសម្រាប់សកម្មភាពបន្ថែមទៀតដែលត្រូវបានពិភាក្សាជាមួយអង្គការទីផ្សារ។ ការផ្តោតលើហានិភ័យត្រូវបានដាក់កំហិតដោយផ្ទាល់ជាមួយនឹងដែនកំណត់ជាក់លាក់ ឬត្រូវបានជៀសវាងដោយប្រយោល ដោយប្រើវិធានសម្រួលដែនកំណត់ដូចបានពិពណ៌នាខាងលើ។ របាយការណ៍ហានិភ័យទីផ្សារដែលផ្តល់ព័ត៌មានអំពីហានិភ័យរបស់ក្រុមហ៊ុន ការផ្តោតលើហានិភ័យលទ្ធផលតេស្តភាពតានតឹងត្រូវបានពិនិត្យឡើងវិញជាប្រចាំឆ្នាំ។ សកម្មភាពសមស្របត្រូវបានធ្វើឡើងនៅពេលចាំបាច់ រួមទាំងការពិនិត្យឡើងវិញនូវគោលនយោបាយគ្រប់គ្រងហានិភ័យទីផ្សារ និងដែនកំណត់ដែលពាក់ព័ន្ធដើម្បីធានាថាគោលបំណងនៃការគ្រប់គ្រងហានិភ័យទីផ្សារត្រូវបានឆ្លើយតប។

ក្រុមហ៊ុនក៏មានធ្វើការដោះដូររូបិយប័ណ្ណមួយចំនួន ដើម្បីគ្រប់គ្រងការប្រឈមនឹងហានិភ័យរូបិយប័ណ្ណបរទេសរបស់ខ្លួន។

ការប្រឈមមុខរបស់ក្រុមហ៊ុនចំពោះហានិភ័យទីផ្សារ ទាក់ទងទៅនឹង ផលប៉ះពាល់ដែលមិនមែនជាពាណិជ្ជកម្ម។

មិនមានការផ្លាស់ប្តូរទៅ លើការប្រឈមរបស់ក្រុមហ៊ុនចំពោះហានិភ័យទីផ្សារ ឬលក្ខណៈដែលហានិភ័យទាំងនេះត្រូវបានគ្រប់គ្រង និងវាស់វែងទេ។

**(ii) ហានិភ័យរូបិយប័ណ្ណបរទេស**

ក្រុមហ៊ុន ធ្វើអាជីវកម្មក្នុងព្រះរាជាណាចក្រកម្ពុជា និងធ្វើប្រតិបត្តិការរូបិយប័ណ្ណជាប្រាក់ដុល្លារអាមេរិក រៀលខ្មែរ (“រៀល”) និង បាតថៃ (“បាត”) ។ ហានិភ័យរូបិយប័ណ្ណបរទេស កើតឡើងពីប្រតិបត្តិការពាណិជ្ជកម្មអនាគត និងការទទួលស្គាល់ទ្រព្យសកម្ម និងបំណុលដែលជាមួយរូបិយប័ណ្ណមួយ ដែលមិនមែនជាមួយរូបិយប័ណ្ណគោលរបស់ក្រុមហ៊ុន។

សមតុល្យរូបិយវត្ថុជាទ្រព្យសកម្ម និងបំណុល ត្រូវបានប្តូរទៅជាប្រាក់រៀល សមមូលនៃរូបិយប័ណ្ណដើមផ្សេងគ្នា មានដូចខាងក្រោម៖

**ធាតុនៅក្នុងតារាងតុល្យការ**

**ទ្រព្យសកម្មហិរញ្ញវត្ថុ**

|                                   | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020 |                    |                   |                      |                    |
|-----------------------------------|------------------------------|--------------------|-------------------|----------------------|--------------------|
|                                   | រៀល                          | ដុល្លារអាមេរិក     | បាត               | សរុប                 | សរុប               |
|                                   | ពាន់រៀល                      | ពាន់រៀល            | ពាន់រៀល           | ពាន់រៀល              | ដុល្លារអាមេរិក     |
| សាច់ប្រាក់ក្នុងដៃ                 | 35,082,261                   | 38,420,150         | 10,839,380        | 84,341,791           | 20,850,875         |
| សមតុល្យនៅធនាគារជាតិនៃកម្ពុជា      | 61,993,206                   | 138,443,093        | -                 | 200,436,299          | 49,551,619         |
| សមតុល្យនៅធនាគារផ្សេងៗ (*)         | 5,057,018                    | 53,339,846         | -                 | 58,396,864           | 14,436,802         |
| ឥណទានផ្តល់ដល់អតិថិជន (*)          | 901,113,851                  | 514,277,648        | 65,569,151        | 1,480,960,650        | 366,121,298        |
| ទ្រព្យសកម្មផ្សេងៗ                 | -                            | 1,759,575          | -                 | 1,759,575            | 435,000            |
| <b>ទ្រព្យសកម្មហិរញ្ញវត្ថុសរុប</b> | <b>1,003,246,336</b>         | <b>746,240,312</b> | <b>76,408,531</b> | <b>1,825,895,179</b> | <b>451,395,594</b> |

**បំណុលហិរញ្ញវត្ថុ**

|                             |                    |                    |                   |                      |                    |
|-----------------------------|--------------------|--------------------|-------------------|----------------------|--------------------|
| ប្រាក់បញ្ញើរបស់អតិថិជន      | 259,024,485        | 569,692,365        | 19,440,698        | 848,157,548          | 209,680,482        |
| បំណុលភតិសន្យា               | -                  | 22,456,954         | -                 | 22,456,954           | 5,551,781          |
| ប្រាក់កម្ចី                 | 364,911,568        | 204,804,791        | 53,299,411        | 623,015,770          | 154,021,204        |
| អនុបំណុល                    | 5,091,011          | 12,191,442         | -                 | 17,282,453           | 4,272,547          |
| បំណុលផ្សេងៗ                 | 6,932,877          | 8,733,862          | 213,785           | 15,880,524           | 3,925,964          |
| <b>បំណុលហិរញ្ញវត្ថុសរុប</b> | <b>635,959,941</b> | <b>817,879,414</b> | <b>72,953,894</b> | <b>1,526,793,249</b> | <b>377,451,978</b> |

**ធាតុនៅក្នុងតារាងតុល្យការ**

**ទ្រព្យសកម្មហិរញ្ញវត្ថុ**

|                                   | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 |                    |                   |                      |                    |
|-----------------------------------|------------------------------|--------------------|-------------------|----------------------|--------------------|
|                                   | រៀល                          | ដុល្លារអាមេរិក     | បាត               | សរុប                 | សរុប               |
|                                   | ពាន់រៀល                      | ពាន់រៀល            | ពាន់រៀល           | ពាន់រៀល              | ដុល្លារអាមេរិក     |
| សាច់ប្រាក់ក្នុងដៃ                 | 29,136,214                   | 39,838,724         | 6,297,261         | 75,272,199           | 18,471,705         |
| សមតុល្យនៅធនាគារជាតិនៃកម្ពុជា      | 66,453,350                   | 186,876,467        | -                 | 253,329,817          | 62,166,826         |
| សមតុល្យនៅធនាគារផ្សេងៗ (*)         | 8,299,680                    | 9,690,343          | -                 | 17,990,023           | 4,414,730          |
| ឥណទានផ្តល់ដល់អតិថិជន (*)          | 819,237,383                  | 442,429,080        | 46,591,724        | 1,308,258,187        | 321,044,954        |
| ទ្រព្យសកម្មផ្សេងៗ                 | -                            | 1,772,625          | -                 | 1,772,625            | 435,000            |
| <b>ទ្រព្យសកម្មហិរញ្ញវត្ថុសរុប</b> | <b>923,126,627</b>           | <b>680,607,239</b> | <b>52,888,985</b> | <b>1,656,622,851</b> | <b>406,533,215</b> |

**បំណុលហិរញ្ញវត្ថុ**

|                             |                    |                    |                   |                      |                    |
|-----------------------------|--------------------|--------------------|-------------------|----------------------|--------------------|
| ប្រាក់បញ្ញើរបស់អតិថិជន      | 297,647,625        | 433,011,744        | 14,415,489        | 745,074,858          | 182,840,456        |
| បំណុលភតិសន្យា               | -                  | 23,525,054         | -                 | 23,525,054           | 5,773,019          |
| ប្រាក់កម្ចី                 | 359,964,933        | 187,338,144        | 54,724,215        | 602,027,292          | 147,736,759        |
| អនុបំណុល                    | 10,182,021         | 16,375,814         | -                 | 26,557,835           | 6,517,260          |
| បំណុលផ្សេងៗ                 | 2,417,587          | 11,710,725         | 478,387           | 14,606,699           | 3,584,466          |
| <b>បំណុលហិរញ្ញវត្ថុសរុប</b> | <b>670,212,166</b> | <b>671,961,481</b> | <b>69,618,091</b> | <b>1,411,791,738</b> | <b>346,451,960</b> |

\* មិនរួមបញ្ចូលសវិធានធនខាតបង់។

**ការដោះដូរវិបល្លាស**

ក្រុមហ៊ុនមានកិច្ចសន្យាដោះដូរវិបល្លាសប្រភេទសំបុត្រ ២ (២០១៩: ១២ កិច្ចសន្យា) ជាមួយធនាគារពាណិជ្ជកម្មមួយចំនួន នៅកាលបរិច្ឆេទទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០ ក្នុងការប្តូរវិបល្លាសប្រាក់រៀលជាមួយវិបល្លាសដុល្លារអាមេរិក ដើម្បីគ្រប់គ្រងហានិភ័យប្តូរវិបល្លាស។ ដោយគណៈគ្រប់គ្រងបានពិនិត្យថា ការប្រលមមុខនឹងហានិភ័យប្តូរវិបល្លាសមានកម្រិតទាប ដូច្នេះគ្មានការបង្ហាញការវិភាគនៃធនាគារសម្រាប់ហានិភ័យប្តូរវិបល្លាសទេ។

**(iii) ហានិភ័យអត្រាការប្រាក់**

ហានិភ័យអត្រាការប្រាក់ គឺជាហានិភ័យដែលលំហូរសាច់ប្រាក់នាពេលអនាគតនៃឧបករណ៍ហិរញ្ញវត្ថុនឹងប្រែប្រួលដោយសារតែការផ្លាស់ប្តូរអត្រាការប្រាក់ទីផ្សារ។ ហានិភ័យអត្រាការប្រាក់តម្លៃសមស្របគឺជាហានិភ័យដែលតម្លៃឧបករណ៍ហិរញ្ញវត្ថុនឹងប្រែប្រួលដោយសារតែការផ្លាស់ប្តូរអត្រាការប្រាក់ទីផ្សារ។ កំរិតការប្រាក់អាច នឹងកើនឡើងដោយសារលទ្ធផលនៃការផ្លាស់ប្តូរ ហើយអាចកាត់បន្ថយការខាតបង់ក្នុងករណីដែលចលនានៃស្ថានភាពទីផ្សារទ្រព្យសកម្ម និងបំណុល។ ការគ្រប់គ្រងរបស់ក្រុមហ៊ុន នៅដំណាក់កាលនេះមិនមានគោលនយោបាយកំណត់ កំរិតនៃភាពមិនត្រូវគ្នានៃការកំណត់អត្រាការប្រាក់ឡើងវិញដែលអាចត្រូវបានអនុវត្ត ទោះជាយ៉ាងណា គណៈគ្រប់គ្រងត្រូវពិនិត្យជាទៀងទាត់នូវភាពមិនស៊ីគ្នា។

ហានិភ័យអត្រាការប្រាក់កើតឡើងពីលទ្ធភាពដែលការផ្លាស់ប្តូរអត្រាការប្រាក់ នឹងជះឥទ្ធិពលដល់ប្រាក់ចំណេញនាពេលអនាគត ឬតម្លៃសមស្របនៃឧបករណ៍ ហិរញ្ញវត្ថុ។ ក្រុមហ៊ុនត្រូវប្រលមមនឹងហានិភ័យអត្រាការប្រាក់ដែលបណ្តាលមកពីភាពមិនស៊ីគ្នានៃការកំណត់អត្រាការប្រាក់ឡើងវិញនៃទ្រព្យសកម្ម និងបំណុល។ ក្រុមហ៊ុនគ្រប់គ្រងហានិភ័យនេះដោយផ្តល់ការកំណត់តម្លៃឡើងវិញនៃទ្រព្យសកម្ម និងបំណុលតាមរយៈ យុទ្ធសាស្ត្រគ្រប់គ្រងហានិភ័យ។

ក្រុមហ៊ុនមិនមានទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុសំខាន់ៗជាមួយនឹងអត្រាការប្រាក់ប្រែប្រួលឡើយ។ សមតុល្យនៅធនាគារជាតិនៃកម្ពុជា និងនៅធនាគារ ទទួល បានការប្រាក់ថេរសម្រាប់រយៈពេលនៃប្រាក់បញ្ញើនិងការដាក់ប្រាក់តម្កល់ ហើយឥណទានដល់អតិថិជនទទួលបានការប្រាក់ថេរដោយផ្អែកលើសមតុល្យដែលនៅ សល់ក្នុងរយៈពេលដែលបានព្រមព្រៀង។ ដូច្នេះការវិភាគនៃធនាគារអំពីហានិភ័យអត្រាការប្រាក់មិនត្រូវបានបង្ហាញឡើយ។

ខាងក្រោមនេះ គឺជាតារាងលម្អិតនៃទិន្នន័យគ្រប់គ្រងអត្រាការប្រាក់របស់ក្រុមហ៊ុនលើផលប៉ះពាល់នៃការប្តូរអត្រាការប្រាក់ តារាងគម្លាតការប្តូរអត្រាការប្រាក់វិភាគលើភាព មិនស៊ីគ្នានៃអត្រាការប្រាក់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនដោយផ្អែកលើកាលបរិច្ឆេទដល់កាលកំណត់ប្រសិនបើអត្រាការប្រាក់ថេរ។

|  | រហូតដល់ | > 1 ដល់ | >3 ដល់  | 1 ដល់   | លើស     | ពុំមាន    |         |
|--|---------|---------|---------|---------|---------|-----------|---------|
|  | 1 ខែ    | 3 ខែ    | 12 ខែ   | 5 ឆ្នាំ | 5 ឆ្នាំ | ការប្រាក់ | សរុប    |
|  | ពាន់រៀល | ពាន់រៀល | ពាន់រៀល | ពាន់រៀល | ពាន់រៀល | ពាន់រៀល   | ពាន់រៀល |

**តិចត្រឹម**  
**ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020**  
**ទ្រព្យសកម្មហិរញ្ញវត្ថុ**

|                              |             |             |             |               |             |             |               |
|------------------------------|-------------|-------------|-------------|---------------|-------------|-------------|---------------|
| សាច់ប្រាក់ក្នុងដៃ            | -           | -           | -           | -             | -           | 84,341,791  | 84,341,791    |
| សមតុល្យនៅធនាគារជាតិនៃកម្ពុជា | 28,144,666  | 7,281,000   | 25,804,850  | -             | -           | 139,205,783 | 200,436,299   |
| សមតុល្យនៅធនាគារ (*)          | 38,101,961  | -           | 20,294,903  | -             | -           | -           | 58,396,864    |
| ឥណទានផ្តល់ដល់អតិថិជន (*)     | 287,572     | 570,361     | 190,167,853 | 1,145,015,157 | 144,919,707 | -           | 1,480,960,650 |
| ទ្រព្យសកម្មផ្សេងៗ            | -           | -           | -           | -             | -           | 1,759,575   | 1,759,575     |
|                              | 66,534,199  | 7,851,361   | 236,267,606 | 1,145,015,157 | 144,919,707 | 225,307,149 | 1,825,895,179 |
| <b>បំណុលហិរញ្ញវត្ថុ</b>      |             |             |             |               |             |             |               |
| ប្រាក់បញ្ញើរបស់អតិថិជន       | 406,566,433 | 71,197,493  | 306,817,119 | 63,576,503    | -           | -           | 848,157,548   |
| បំណុលភតិសន្យា                | -           | -           | -           | -             | -           | 22,456,954  | 22,456,954    |
| ប្រាក់កម្ចី                  | 30,832,717  | 48,430,739  | 216,295,162 | 327,256,032   | 201,120     | -           | 623,015,770   |
| អនុបំណុល                     | -           | -           | 5,091,011   | 12,191,442    | -           | -           | 17,282,453    |
| បំណុលផ្សេងៗ                  | -           | -           | -           | -             | -           | 15,880,524  | 15,880,524    |
|                              | 437,399,150 | 119,628,232 | 528,203,292 | 403,023,977   | 201,120     | 38,337,478  | 1,526,793,249 |

**តម្លាតការប្តូរតម្លៃ**  
**ការប្រាក់សរុប**

|                              |                     |                     |                     |                    |                   |                   |                   |
|------------------------------|---------------------|---------------------|---------------------|--------------------|-------------------|-------------------|-------------------|
|                              | (370,864,951)       | (111,776,871)       | (291,935,686)       | 741,991,180        | 144,718,587       | 186,969,671       | 299,101,930       |
| <b>សមមូលជាដុល្លារអាមេរិក</b> | <b>(91,684,784)</b> | <b>(27,633,343)</b> | <b>(72,171,987)</b> | <b>183,434,161</b> | <b>35,777,154</b> | <b>46,222,416</b> | <b>73,943,617</b> |

|  | រហូតដល់ | > 1 ដល់ | >3 ដល់  | 1 ដល់   | លើស     | ពុំមាន    |         |
|--|---------|---------|---------|---------|---------|-----------|---------|
|  | 1 ខែ    | 3 ខែ    | 12 ខែ   | 5 ឆ្នាំ | 5 ឆ្នាំ | ការប្រាក់ | សរុប    |
|  | ពាន់រៀល | ពាន់រៀល | ពាន់រៀល | ពាន់រៀល | ពាន់រៀល | ពាន់រៀល   | ពាន់រៀល |

**តិចត្រឹម**  
**ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019**  
**ទ្រព្យសកម្មហិរញ្ញវត្ថុ**

|                              |             |             |             |             |            |             |               |
|------------------------------|-------------|-------------|-------------|-------------|------------|-------------|---------------|
| សាច់ប្រាក់ក្នុងដៃ            | -           | -           | -           | -           | -          | 75,272,199  | 75,272,199    |
| សមតុល្យនៅធនាគារជាតិនៃកម្ពុជា | 120,386,692 | 200,000     | 62,073,367  | -           | 15,917,495 | 54,752,263  | 253,329,817   |
| សមតុល្យនៅធនាគារ (*)          | 17,990,023  | -           | -           | -           | -          | -           | 17,990,023    |
| ឥណទានផ្តល់ដល់អតិថិជន (*)     | 26,571,726  | 68,956,206  | 449,737,726 | 721,032,305 | 41,960,224 | -           | 1,308,258,187 |
| ទ្រព្យសកម្មផ្សេងៗ            | -           | -           | -           | -           | -          | 1,772,625   | 1,772,625     |
|                              | 164,948,441 | 69,156,206  | 511,811,093 | 721,032,305 | 57,877,719 | 131,797,087 | 1,656,622,851 |
| <b>បំណុលហិរញ្ញវត្ថុ</b>      |             |             |             |             |            |             |               |
| ប្រាក់បញ្ញើរបស់អតិថិជន       | 306,840,559 | 78,874,981  | 285,647,526 | 73,711,792  | -          | -           | 745,074,858   |
| បំណុលភតិសន្យា                | -           | -           | -           | -           | -          | 23,525,054  | 23,525,054    |
| ប្រាក់កម្ចី                  | 16,498,405  | 35,227,429  | 284,782,846 | 265,518,612 | -          | -           | 602,027,292   |
| អនុបំណុល                     | -           | -           | 9,482,435   | 17,075,400  | -          | -           | 26,557,835    |
| បំណុលផ្សេងៗ                  | -           | -           | -           | -           | -          | 14,606,699  | 14,606,699    |
|                              | 323,338,964 | 114,102,410 | 579,912,807 | 356,305,804 | -          | 38,131,753  | 1,411,791,738 |

**តម្លាតការប្តូរតម្លៃ**  
**ការប្រាក់សរុប**

|                              |                     |                     |                     |                   |                   |                   |                   |
|------------------------------|---------------------|---------------------|---------------------|-------------------|-------------------|-------------------|-------------------|
|                              | (158,390,523)       | (44,946,204)        | (68,101,714)        | 364,726,501       | 57,877,719        | 93,665,334        | 244,831,113       |
| <b>សមមូលជាដុល្លារអាមេរិក</b> | <b>(38,868,840)</b> | <b>(11,029,743)</b> | <b>(16,712,077)</b> | <b>89,503,436</b> | <b>14,203,121</b> | <b>22,985,358</b> | <b>60,081,255</b> |

\* មិនរួមបញ្ចូលសិទ្ធិធនធានខាតបង់។

**35.3 ហានិភ័យសន្ទនីយភាព ហានិភ័យសន្ទនីយភាព**

ហានិភ័យសន្ទនីយភាព គឺជាហានិភ័យ ដែលក្រុមហ៊ុនពុំមានលទ្ធភាពសងបំណុលកាតព្វកិច្ចរបស់ខ្លួន ដែលពាក់ព័ន្ធនឹងបំណុលហិរញ្ញវត្ថុ នៅពេលវាដល់កាលកំណត់សង និងពុំមានប្រាក់បង្វិល នៅពេលគេដកប្រាក់។ ផលវិបាកទាំងនេះអាច ធ្វើឱ្យក្រុមហ៊ុនខកខានក្នុងការបំពេញកិច្ចសន្យាផ្តល់ប្រាក់កម្ចី។

គណៈគ្រប់គ្រង ត្រូវពិនិត្យសាច់ប្រាក់ងាយស្រួល និងគ្រប់គ្រងការប្រមូលផ្តុំ ហើយនិងព័ត៌មាននៃកាលអវសានរបស់បំណុល។ ការត្រួតពិនិត្យ និងការវាយតម្លៃមានលក្ខណៈ ជាស្ថានភាព សាច់ប្រាក់ប្រចាំថ្ងៃ និងរៀបចំគម្រោងសម្រាប់ថ្ងៃបន្ទាប់ សប្តាហ៍បន្ទាប់ និងខែបន្ទាប់ ពីព្រោះរយៈពេលទាំងនេះជាការវិបល្លាសធាតុដុំដ៏សំខាន់សម្រាប់ការគ្រប់គ្រងសាច់ប្រាក់ងាយស្រួល។ គណៈគ្រប់គ្រង ត្រូវពិនិត្យពីបម្រែបម្រួលលើម្ចាស់ប្រាក់បញ្ញើសំខាន់ៗ និងធ្វើការប៉ាន់ស្មានពីការដកប្រាក់របស់ពួកគេ។

តារាងក្នុងទំព័របន្ទាប់ គឺជាការវិភាគពីបំណុលរបស់ក្រុមហ៊ុនតាមកាលអវសានដែលពាក់ព័ន្ធ ដោយផ្អែកលើការវិបល្លាសនៅសល់នាកាលបរិច្ឆេទរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ទៅនឹងកាលអវសានក្នុងកិច្ចសន្យាឬតាមការប៉ាន់ស្មានកាលអវសាន។

|  | រហូតដល់<br>1 ខែ | > 1 ដល់<br>3 ខែ | >3 ដល់<br>12 ខែ | 1 ដល់<br>5 ឆ្នាំ | លើស<br>5 ឆ្នាំ | សរុប    |
|--|-----------------|-----------------|-----------------|------------------|----------------|---------|
|  | ពាន់រៀល         | ពាន់រៀល         | ពាន់រៀល         | ពាន់រៀល          | ពាន់រៀល        | ពាន់រៀល |

**គិតត្រឹម**

ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020

**បំណុលហិរញ្ញវត្ថុ**

|                              |                    |                    |                    |                    |                  |                      |
|------------------------------|--------------------|--------------------|--------------------|--------------------|------------------|----------------------|
| ប្រាក់បញ្ញើរបស់អតិថិជន       | 409,339,697        | 80,549,949         | 316,532,638        | 65,182,248         | -                | 871,604,532          |
| បំណុលភតិសន្យា                | 738,582            | 1,447,665          | 5,367,623          | 15,975,804         | 3,077,520        | 26,607,194           |
| ប្រាក់កម្ចី                  | 41,281,562         | 54,815,960         | 229,528,857        | 353,837,210        | 202,663          | 679,666,252          |
| អនុបំណុល                     | 173,289            | 346,579            | 10,141,943         | 9,038,707          | -                | 19,700,518           |
| បំណុលផ្សេងៗ                  | 352                | 5,700,780          | 8,665,801          | 967,439            | 711,090          | 16,045,462           |
| <b>បំណុលហិរញ្ញវត្ថុសរុប</b>  | <b>451,533,482</b> | <b>142,860,933</b> | <b>570,236,862</b> | <b>445,001,408</b> | <b>3,991,273</b> | <b>1,613,623,958</b> |
| <b>សមមូលជាដុល្លារអាមេរិក</b> | <b>111,627,560</b> | <b>35,317,907</b>  | <b>140,973,266</b> | <b>110,012,709</b> | <b>986,717</b>   | <b>398,918,159</b>   |

**គិតត្រឹម**

ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

**បំណុលហិរញ្ញវត្ថុ**

|                              |                    |                    |                    |                    |                  |                      |
|------------------------------|--------------------|--------------------|--------------------|--------------------|------------------|----------------------|
| ប្រាក់បញ្ញើរបស់អតិថិជន       | 310,214,546        | 80,027,021         | 297,303,780        | 79,460,183         | -                | 767,005,530          |
| បំណុលភតិសន្យា                | 702,011            | 1,367,891          | 5,750,140          | 16,016,953         | 3,103,535        | 26,940,530           |
| ប្រាក់កម្ចី                  | 11,424,338         | 41,579,786         | 308,673,698        | 307,880,689        | -                | 669,558,511          |
| អនុបំណុល                     | 277,073            | 554,146            | 11,976,093         | 22,392,689         | -                | 35,200,001           |
| បំណុលផ្សេងៗ                  | 3,573              | 11,363,631         | 1,225,866          | 2,013,629          | -                | 14,606,699           |
| <b>បំណុលហិរញ្ញវត្ថុសរុប</b>  | <b>322,621,541</b> | <b>134,892,475</b> | <b>624,929,577</b> | <b>427,764,143</b> | <b>3,103,535</b> | <b>1,513,311,271</b> |
| <b>សមមូលជាដុល្លារអាមេរិក</b> | <b>79,170,930</b>  | <b>33,102,448</b>  | <b>153,356,951</b> | <b>104,972,796</b> | <b>761,604</b>   | <b>371,364,729</b>   |

ក្រុមហ៊ុនធ្វើការវិភាគពីកាលអវសានចំពោះបំណុលហិរញ្ញវត្ថុដែលបង្ហាញពីកាលអវសានកិច្ចសន្យានៅសល់។ ទោះយ៉ាងណាក្រុមហ៊ុនមិនមែនទទួលបានមូលនិធិសម្រាប់ដែលមានដើម្បីគ្រប់គ្រងហានិភ័យសាច់ប្រាក់ដោយស្រួលជាប្រចាំ ហើយក្រុមហ៊ុនអាចទទួលបានមូលនិធិបណ្តោះអាសន្នពីឥណទានវិបារម្ភជាមួយធនាគារផ្សេងទៀតគ្រប់ពេលដែលក្រុមហ៊ុនប្រឈមនឹងបញ្ហាសន្ទនីយភាព។

**ទុនបម្រុងសន្ទនីយភាព**

ក្រុមហ៊ុនរក្សាទុក ទ្រព្យសកម្មដែលអាចប្តូរជាសាច់ប្រាក់បាន ដែលជាប្រភពចម្បងនៃសាច់ប្រាក់ងាយស្រួលនៅក្នុង សេណារីយ៉ូស្ត្រុស។ សមាសភាពរបស់វាគឺអាស្រ័យលើដៃគូដែលត្រូវបានរៀបចំឡើងដើម្បីកាត់បន្ថយហានិភ័យប្រមូលផ្តុំ ដែលត្រូវបានត្រួតពិនិត្យជាប្រចាំ។ ទុនបម្រុងសាច់ប្រាក់ងាយស្រួលរបស់ក្រុមហ៊ុនត្រូវបានវិភាគខាងក្រោម៖

|                              | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020 |                        | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 |                        |
|------------------------------|------------------------------|------------------------|------------------------------|------------------------|
|                              | តម្លៃយោង<br>ពាន់រៀល          | តម្លៃសមស្រប<br>ពាន់រៀល | តម្លៃយោង<br>ពាន់រៀល          | តម្លៃសមស្រប<br>ពាន់រៀល |
| សាច់ប្រាក់ក្នុងដៃ            | 84,341,791                   | 84,341,791             | 75,272,199                   | 75,272,199             |
| សមតុល្យនៅធនាគារផ្សេងៗ        | 38,101,960                   | 38,101,960             | 17,990,023                   | 17,990,023             |
| សមតុល្យនៅធនាគារជាតិនៃកម្ពុជា | 155,123,278                  | 155,123,278            | 253,329,817                  | 253,329,817            |
| កម្រិតឥណទានមិនទាន់ដក         | 4,049,401                    | 4,049,401              | 7,366,058                    | 7,366,058              |
|                              | <b>281,616,430</b>           | <b>281,616,430</b>     | <b>353,958,097</b>           | <b>353,958,097</b>     |
| <b>សមមូលជាដុល្លារអាមេរិក</b> | <b>69,620,873</b>            | <b>69,620,873</b>      | <b>86,860,883</b>            | <b>86,860,883</b>      |

**ទ្រព្យសកម្មហិរញ្ញវត្ថុដើម្បីគាំទ្រដល់មូលនិធិនាពេលអនាគត**

| បានដាក់បន្តុក                     |             | មិនបានដាក់បន្តុក          |             |         |                           |
|-----------------------------------|-------------|---------------------------|-------------|---------|---------------------------|
| ត្រូវបានដាក់ជា<br>ទ្រព្យបញ្ជី (i) | ផ្សេងៗ (ii) | អាចជា<br>វត្ថុបញ្ជី (iii) | ផ្សេងៗ (iv) | តំលៃយោង | តំលៃយោង<br>ដុល្លារអាមេរិក |
| ពាន់រៀល                           | ពាន់រៀល     | ពាន់រៀល                   | ពាន់រៀល     | ពាន់រៀល | ដុល្លារអាមេរិក            |

ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020

|                              |                   |                   |          |                      |                      |                    |
|------------------------------|-------------------|-------------------|----------|----------------------|----------------------|--------------------|
| សាច់ប្រាក់ក្នុងដៃ            | -                 | -                 | -        | 84,341,791           | 84,341,791           | 20,850,875         |
| សមតុល្យនៅធនាគារជាតិនៃកម្ពុជា | 45,313,021        | 70,669,758        | -        | 76,160,280           | 200,436,299          | 49,551,619         |
| សមតុល្យនៅធនាគារផ្សេងៗ        | 20,294,903        | -                 | -        | 38,101,961           | 58,396,864           | 14,436,802         |
| ឥណទានផ្តល់ដល់អតិថិជន         | -                 | -                 | -        | 1,444,415,039        | 1,444,415,039        | 357,086,536        |
| ទ្រព្យសកម្មផ្សេងៗ            | -                 | -                 | -        | 1,759,575            | 1,759,575            | 435,000            |
|                              | <b>65,607,924</b> | <b>78,962,998</b> | <b>-</b> | <b>1,644,778,646</b> | <b>1,789,349,568</b> | <b>442,360,832</b> |

ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

|                              |                    |                   |          |                      |                      |                    |
|------------------------------|--------------------|-------------------|----------|----------------------|----------------------|--------------------|
| សាច់ប្រាក់ក្នុងដៃ            | -                  | -                 | -        | 75,272,199           | 75,272,199           | 18,471,705         |
| សមតុល្យនៅធនាគារជាតិនៃកម្ពុជា | 132,943,125        | 70,669,758        | -        | 49,221,345           | 252,834,228          | 62,045,209         |
| សមតុល្យនៅធនាគារផ្សេងៗ        | -                  | -                 | -        | 17,810,123           | 17,810,123           | 4,370,582          |
| ឥណទានផ្តល់ដល់អតិថិជន         | -                  | -                 | -        | 1,291,295,261        | 1,291,295,261        | 316,882,273        |
| ទ្រព្យសកម្មផ្សេងៗ            | -                  | -                 | -        | 1,772,625            | 1,772,625            | 435,000            |
|                              | <b>132,943,125</b> | <b>70,669,758</b> | <b>-</b> | <b>1,435,371,553</b> | <b>1,638,984,436</b> | <b>402,204,769</b> |

- (i) នេះតំណាងឱ្យការទិញបិយប័ណ្ណពីធនាគារជាតិនៃកម្ពុជាតាមរយៈយន្តការ LPCO របស់ខ្លួនដោយប្រើ NCD។
- (ii) នេះតំណាងឱ្យទ្រព្យសកម្មដែលមិនត្រូវបានដាក់បញ្ជី ប៉ុន្តែក្រុមហ៊ុនជឿជាក់ថាវាត្រូវបានហាមឃាត់មិន ឱ្យប្រើប្រាស់ដើម្បីទទួលបានមូលនិធិសម្រាប់ហេតុផលស្របច្បាប់ឬហេតុផលផ្សេងទៀត។ នេះរួមបញ្ចូលទាំងការធានាដើមទុននិង ការតម្រូវទុនបម្រុង។
- (iii) នេះតំណាងឱ្យទ្រព្យសកម្មដែលអាចប្រើជាវត្ថុបញ្ជីដើម្បីទទួលបានមូលនិធិដែលមានទ្រព្យធានា។
- (iv) នេះតំណាងឱ្យទ្រព្យសកម្មដែលមិនត្រូវបានហាមឃាត់សម្រាប់ប្រើប្រាស់ជាទ្រព្យបញ្ជី ប៉ុន្តែក្រុមហ៊ុននឹងមិនពិចារណាថាអាចយកបានក្លាយដើម្បីធានាមូលនិធិនៅក្នុងដំណើរការអាជីវកម្មធម្មតានោះទេ។

**35.4 ហានិភ័យដើមទុន**

ហានិភ័យដើមទុន គឺជាហានិភ័យដែលក្រុមហ៊ុនមិនមានធនធានដើមទុនគ្រប់គ្រាន់សម្រាប់បំពេញតាមការតម្រូវការអប្បបរមា ដើម្បីគាំទ្រដល់ការវាយតំលៃចំណាត់ថ្នាក់ឥណទានរបស់ខ្លួននិងដើម្បីគាំទ្រដល់កំណើននិងជម្រើសយុទ្ធសាស្ត្ររបស់ខ្លួន។

យុទ្ធសាស្ត្ររបស់ក្រុមហ៊ុន គឺដើម្បីរក្សាមូលដ្ឋានមូលធនដ៏រឹងមាំដើម្បីរក្សាទុកចិត្តទុកដាក់ និងទ្រទ្រង់ការអភិវឌ្ឍន៍អាជីវកម្មបន្តទៀត។ ផលប៉ះពាល់នៃកម្រិតដើមទុនលើផលប៉ះពាល់បានមកវិញរបស់ម្ចាស់ភាគហ៊ុន គឺត្រូវបានទទួលស្គាល់ ហើយក្រុមហ៊ុនក៏បានទទួលស្គាល់ពីការតម្រូវនៃការរក្សាតុល្យភាពរវាងប្រាក់ចំណេញខ្ពស់ដែលអាចមកពីអត្រាជំពាក់ធំជាង និងសារៈប្រយោជន៍ និងសុវត្ថិភាពដែលទទួលបានដោយមានជំហរដើមទុនសមរម្យ។

និយ័តករនាំមុខរបស់ក្រុមហ៊ុនគឺធនាគារជាតិនៃកម្ពុជា ជាអ្នកកំណត់និងត្រួតពិនិត្យការតម្រូវដើមទុនសម្រាប់ក្រុមហ៊ុនទាំងមូល។

### *ការគ្រប់គ្រងហានិភ័យដើមទុន*

ដូចគ្នានឹងសាច់ប្រាក់ងាយស្រួល និងហានិភ័យទីផ្សារក្រុមហ៊ុន ALCO ទទួលខុសត្រូវក្នុងការប្រាកដថាការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនៃហានិភ័យមូលធនទូទាំងក្រុមហ៊ុន។

ហានិភ័យដើមទុនត្រូវបានវាស់វែង និងត្រួតពិនិត្យដោយប្រើប្រាស់ការកំណត់ ដែលបានគណនាស្របតាមការតម្រូវរបស់ធនាគារជាតិនៃកម្ពុជា។

នៅថ្ងៃទី ២២ ខែ កុម្ភៈឆ្នាំ ២០១៤ ធនាគារជាតិនៃកម្ពុជាបានចេញសេចក្តីប្រកាសស្តីពីប្រាក់ដើមបំរុង នៅតាមស្ថាប័នធនាគារ និងហិរញ្ញវត្ថុ។ យោងតាមមាត្រា២២ នៃប្រកាសនេះ ស្ថាប័នត្រូវអនុវត្តតាមសិរិទានធនទាក់ទងនឹងប្រាក់ដើមទុនបម្រុង នៃការអភិរក្សទ្រនាប់ដើមទុនយ៉ាងតិច ៥០ភាគរយនៃប្រាក់ទ្រនាប់ដើមទុនអភិរក្សត្រឹមថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១៩ និងអនុវត្តឱ្យបានពេញលេញត្រឹមថ្ងៃទី ១ ខែ មករាឆ្នាំ ២០២០។

នៅថ្ងៃទី ៧ ខែ មីនា ឆ្នាំ ២០១៤ ធនាគារជាតិនៃកម្ពុជាបានចេញសារថរស្តីពីការអនុវត្តប្រកាសស្តីពីទ្រនាប់ដើមទុននៅតាមស្ថាប័នធនាគារ និងហិរញ្ញវត្ថុដែលកំណត់នូវទ្រនាប់ដើមទុនខោនធើស៊ីឃ្លីខល ក្នុងកម្រិត ០% រហូតដល់មានសេចក្តីប្រកាសថ្មីចេញ។

នៅថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០២០ ធនាគារជាតិនៃកម្ពុជាបានចេញផ្សាយសេចក្តីប្រកាសលេខ ៤១៣-០២០-០០២ ដែលអនុញ្ញាតឲ្យធនាគារនិងស្ថាប័នហិរញ្ញវត្ថុពន្យារនិងរក្សាប្រាក់ដើមទុនបម្រុងនៃការអភិរក្សទ្រនាប់ដើមទុននៅ ៥០% ដើម្បីកាត់បន្ថយផលប៉ះពាល់ពី ជំងឺកូវីដ១៩ ទៅលើសេដ្ឋកិច្ចកម្ពុជាស្របតាមគោលនយោបាយរដ្ឋាភិបាល។

ក្រុមហ៊ុនបានអនុវត្តតាមការតម្រូវដើមទុនមូលនិធិដែលបានដាក់ពីខាងក្រៅទាំងអស់ពេញមួយឆ្នាំ ។

### 35.5 តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ

តម្លៃសមស្របបង្ហាញពីចំនួនទឹកប្រាក់ដែលទ្រព្យសកម្ម អាចត្រូវបានប្តូរ ឬបំណុលត្រូវបានទូទាត់តាមមូលដ្ឋានធម្មតា។ ដោយតម្លៃទីផ្សារមិនអាចផ្ទៀងផ្ទាត់បាន ដូច្នេះតម្លៃទីផ្សារ មិនអាចរកបានសម្រាប់ផ្នែកសំខាន់នៃទ្រព្យសកម្ម និងបំណុលនោះទេ។ ហេតុនេះតម្លៃទីផ្សារ ត្រូវផ្អែកលើការសន្មតរបស់គណៈគ្រប់គ្រងដោយយោងតាមប្រភេទនៃទ្រព្យសកម្ម និងបំណុលទាំងនោះ។ តាមទស្សនៈរបស់គណៈគ្រប់គ្រង តម្លៃយោងនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុដែលមានក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្រប។ ក្នុងការធ្វើការវាយតម្លៃនេះ គណៈគ្រប់គ្រងសន្មតថាឥណទានផ្តល់ដល់អតិថិជនត្រូវបានកាន់កាប់ដល់កាលអវសានជាមួយនឹងតម្លៃសមស្រប ស្មើនឹងតម្លៃយោងនៃឥណទានផ្តល់ដល់អតិថិជន ដែលត្រូវបានធ្វើនិយ័តកម្មលើសិរិទានធនសម្រាប់ឥណទានបាត់បង់ ប្រសិនបើមាន។

### 36. រយៈពេលខ្លី និងរយៈពេលវែង

គណៈគ្រប់គ្រងបង្ហាញរបាយការណ៍ហិរញ្ញវត្ថុដោយផ្អែកលើសន្ននីយភាព។ ព័ត៌មានអំពីទ្រព្យសកម្ម និងបំណុល រយៈពេលខ្លី និងរយៈពេលវែងត្រូវបានបង្ហាញនៅក្នុងផ្នែកការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ។ ទ្រព្យ និងបរិក្ខារ កម្មវិធីកុំព្យូទ័រ សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម និងទ្រព្យសកម្មពន្ធពន្យារ គឺជាទ្រព្យសកម្មរយៈពេលវែង។ បំណុលលើពន្ធផន្ត គឺជាបំណុលរយៈពេលខ្លី ចំណែកឯសិរិទានធនសំរាប់អត្តប្រយោជន៍និយោជិត គឺជាបំណុលរយៈពេលវែង។

### 37. ស្តង់ដារ CIFRS ថ្មី និង បានកែសម្រួលដែលមានប្រសិទ្ធិភាពសម្រាប់ឆ្នាំបច្ចុប្បន្ន

នៅក្នុងឆ្នាំបច្ចុប្បន្ននេះ ក្រុមហ៊ុនបានអនុវត្តវិសោធនកម្មខាងក្រោមទៅលើស្តង់ដារនិងការបំណាកស្រាយ CIFRS ដែលមានប្រសិទ្ធិភាពសម្រាប់រយៈពេលឆ្នាំ ដែលចាប់ផ្តើមនៅ ថ្ងៃទី ១ ខែ មករា ឆ្នាំ ២០២០ ឬបន្ទាប់ពីថ្ងៃនោះ។ ការអនុវត្តរបស់ក្រុមហ៊ុនសមិនមានផលប៉ះពាល់ជាសារវន្តណាមួយទៅលើការលាតត្រដាង ឬចំនួន ដែលបានរាយការណ៍នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុទាំងនេះទេ ។

#### វិសោធនកម្មលើសេចក្តីយោងលើក្របខ័ណ្ឌក្នុងស្តង់ដារ IFRS

ក្រុមហ៊ុនបានអនុម័តវិសោធនកម្មដែលរួមបញ្ចូលក្នុងវិសោធនកម្មលើសេចក្តីយោងទៅលើក្របខ័ណ្ឌក្នុងស្តង់ដារ CIFRS ជាលើកដំបូងនៅក្នុងឆ្នាំចរន្តនេះ។ វិសោធនកម្មនេះរួមមានការធ្វើវិសោធនកម្មតបន្ទាប់ទៅ នឹង ស្តង់ដារដែលរងផលប៉ះពាល់ ដើម្បីអោយពួកគេសំដៅទៅលើក្របខណ្ឌថ្មី។ ទោះ ជាយ៉ាងណាក៏ដោយ មិនមែនវិសោធនកម្មទាំងអស់នោះទេធ្វើបច្ចុប្បន្នភាពលើការប្រកាសទាំងនោះ ដែលទាក់ទងទៅនឹងសេចក្តីយោងនិងឃ្លាពី ក្របខ័ណ្ឌដើម្បីឲ្យពួកគេសំដៅទៅលើក្របខ័ណ្ឌដែលត្រូវបានកែសម្រួល ឡើងវិញ។ ការប្រកាសខ្លះបានធ្វើបច្ចុប្បន្នភាព ដើម្បីបង្ហាញថាតើកំណែនៃ ក្របខ័ណ្ឌណាដែលពួកគេសំដៅទៅ (ក្របខ័ណ្ឌ IASC ដែលបានអនុម័ត ដោយ IASB ក្នុងឆ្នាំ ២០០១ ក្របខ័ណ្ឌ IASB នៃ ឆ្នាំ ២០១០ ឬ ក្របខ័ណ្ឌថ្មីដែល បានកែសម្រួល នៃឆ្នាំ ២០១៤) ឬដើម្បីបង្ហាញថានិយមន័យនៅក្នុងស្តង់ដារមិនត្រូវបានធ្វើបច្ចុប្បន្នភាពជាមួយនឹងនិយមន័យថ្មីដែលបានបង្កើតឡើងនៅក្នុងក្របខ័ណ្ឌដែលបានកែសម្រួលនោះទេ។

ស្តង់ដារដែលត្រូវបានធ្វើវិសោធនកម្មគឺ CIFRS 2, CIFRS 3, CIFRS 6, CIFRS 14, CIAS 1, CIAS 8, CIAS 34, CIAS 37, CIAS 38, CIFIC 12, CRIC 19, CIFIC 20, CIFIC 22, និង SIC-32 ។

#### វិសោធនកម្មលើ CIAS 1 និង CIAS 8 និយមន័យរបស់សារវន្ត

ក្រុមហ៊ុនបានអនុម័តវិសោធនកម្មទៅលើ CIAS 1 និង CIAS 8 ជា លើក ដំបូង នៅក្នុងឆ្នាំចរន្តនេះ។ វិសោធនកម្មនេះធ្វើឲ្យនិយមន័យនៃសារវន្តនៅក្នុង CIAS 1 កាន់តែងាយស្រួលយល់ និងមិនមានបំណងផ្លាស់ប្តូរគំនិតគូសបញ្ជាក់នៃសារវន្តនៅក្នុងស្តង់ដារ CIFRS ឡើយ។ គំនិតនៃព័ត៌មានសារវន្ត ដែលគួរឲ្យខូល់ខ្ចាយជាមួយនឹងព័ត៌មានមិនសារវន្តត្រូវបានបញ្ចូលជាផ្នែក មួយនៃនិយមន័យថ្មីនេះ ។

កម្រិតសម្រាប់អ្នកប្រើប្រាស់ដែលបានប៉ះពាល់ដោយសារវន្តត្រូវបានផ្លាស់ប្តូរពី 'អាចមានឥទ្ធិពល' ទៅជា 'អាចរំពឹងថានឹងមានឥទ្ធិពលដោយសមហេតុផល'។ និយមន័យនៃសារវន្តនៅក្នុង CIAS 8 ត្រូវបានជំនួសដោយសេចក្តីយោងទៅលើ និយមន័យនៃសារវន្តនៅក្នុង CIAS 1។ លើសពីនេះ ទៀត IASB បានធ្វើវិសោធនកម្មទៅលើស្តង់ដារផ្សេងទៀត និងក្របខ័ណ្ឌ ដែលមាននិយមន័យនៃ 'សារវន្ត' ឬដែលសំដៅទៅលើពាក្យ 'សារវន្ត' ដើម្បីធានាភាពខ្ជាប់ខ្ជួន។

## 38. ស្តង់ដារ CIFRSs ថ្មី និងស្តង់ដារ CIFRSs ដែលកែសម្រួលប៉ុន្តែមិនទាន់ចូលជាធរមាន

នៅកាលបរិច្ឆេទនៃការអនុញ្ញាតឱ្យចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ ក្រុមហ៊ុនមិនទាន់បានអនុវត្តតាមស្តង់ដារ CIFRS ថ្មី និង ដែលបានកែសម្រួលដូចខាងក្រោមដែលបានចេញផ្សាយតែមិនទាន់មានចូលជាធរមាននៅឡើយទេ៖

|   |  |
|---|--|
| <b>វិសោធនកម្មលើ <i>CIAS 1</i></b>                               | ការចាត់ថ្នាក់នៃបំណុល <p>ជាយៈពេលខ្លីនិងរយៈពេលវែង</p>  |
| <b>វិសោធនកម្មលើ <i>CIAS 16</i></b>                              | ទ្រព្យសម្បត្តិ និងបរិក្ខារ -ចំណូលមុននឹងប្រើប្រាស់តាមបំណង   |
| <b>វិសោធនកម្មលើ <i>CIAS 37</i></b>                              | កិច្ចសន្យាខាត - តម្លៃនៃការបំពេញកិច្ចសន្យា  |
| <b>កែលម្អប្រចាំឆ្នាំដល់ស្តង់ដារ <i>CIFRS ឆ្នាំ២០១៤-២០២០</i></b> | វិសោធនកម្មទៅលើ CIFRS 1 ការអនុម័តជាលើកដំបូងនូវស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ CIFRS 9 ឧបករណ៍ហិរញ្ញវត្ថុ CIFRS 16 ភតិសន្យានិង CIAS 41 ភសិកម្ម |

គណៈគ្រប់គ្រងមិនរំពឹងថា ការអនុវត្តស្តង់ដារដែលបានរាយខាងលើនឹងមានផលប៉ះពាល់ជាសារវន្តទៅលើ របាយការណ៍ហិរញ្ញវត្តរបស់ក្រុមហ៊ុននៅក្នុងរយៈពេលអនាគតទេ។

#### វិសោធនកម្មលើ CIAS 1 - ការចាត់ថ្នាក់នៃបំណុលរយៈពេលខ្លី ឬ រយៈពេលវែង

វិសោធនកម្មទៅលើ CIAS 1 ប៉ះពាល់តែការបង្ហាញបំណុលជាយៈពេលខ្លី ឬ រយៈពេលវែងក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ និងមិនមែនតួលេខ ឬ ពេលនៃការទទួលស្គាល់ទ្រព្យសកម្ម បំណុល ចំណូល ឬ ចំណាយណាមួយ ឬ ព័ត៌មានដែលបានបង្ហាញលំអិតអំពីធាតុទាំងនោះទេ។

វិសោធនកម្មនេះបញ្ជាក់ថាការចាត់ថ្នាក់នៃបំណុលជាយៈពេលខ្លី ឬ រយៈពេលវែង គឺផ្អែកលើសិទ្ធិដែល មាននៅចុងគ្រានៃការរាយការណ៍ ដែលបញ្ជាក់ថាការចាត់ថ្នាក់គឺគ្មានការប៉ះពាល់ដោយការរំពឹងទុកថាតើ អង្គភាព

មួយនឹងអនុវត្តសិទ្ធិរបស់ខ្លួនក្នុងការពន្យារការទូទាត់បំណុល ពន្យល់ពីសិទ្ធិដែលមាន ប្រសិនបើលក្ខខណ្ឌត្រូវបានអនុវត្តពេលវាយការណ៍នៅចុងគ្រានិងណែនាំខ្លឹមសារនៃ 'ការទូទាត់' ដើម្បីឱ្យច្បាស់ថាការទូទាត់គឺសំដៅទៅលើការផ្ទេរទៅឲ្យសមភាគីនូវសាច់ប្រាក់ ឧបករណ៍មូលធន ទ្រព្យសកម្ម ឬសេវាកម្មផ្សេងទៀត។

វិសោធនកម្មនេះត្រូវបានអនុវត្តត្រលប់ក្រោយឡើងវិញសំរាប់ឆ្នាំដែលចាប់ផ្តើម ឬ បន្ទាប់ពីថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២៣ ជាមួយការអនុវត្តមុនត្រូវបានអនុញ្ញាត។

#### វិសោធនកម្មលើ CIAS 16- ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ -ចំណូលមុនប្រើប្រាស់

វិសោធនកម្មនេះហាមឃាត់ការដកពីតំលៃដើម នៃទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ ចំណូលពីការលក់ធាតុដែលផលិតមុនពេលទ្រព្យសកម្មនោះអាចប្រើប្រាស់បាន ឧទាហរណ៍៖ ចំណូលនៅពេលដែលនាំទ្រព្យសកម្មទៅកាន់ទីតាំង និងបំពេញលក្ខខណ្ឌ ដែលចាំបាច់សំរាប់ប្រតិបត្តិការតាមបំណងរបស់គណៈគ្រប់គ្រង។ ជាលទ្ធផល អង្គភាពទទួលស្គាល់ប្រាក់ចំណូលពីការលក់ និងថ្លៃដើមដែលទាក់ទងនៅក្នុងប្រាក់ចំណេញ ឬខាត។ អង្គភាពវាស់វែងតំលៃដើមនៃវត្ថុទាំងនោះ អនុលោមតាមស្តង់ដារ CIAS 2 ស្តីពីសិទ្ធិធំ។

វិសោធនកម្មនេះក៏បានបញ្ជាក់ពីអត្ថន័យនៃ ការធ្វើតេស្តថាតើទ្រព្យសកម្មកំពុងដំណើរការបានត្រឹមត្រូវ។ CIAS 16 បច្ចុប្បន្នបញ្ជាក់ថាវាជាការវាយតម្លៃថាតើបច្ចេកទេស និង ទ្រង់ទ្រាយរបស់ទ្រព្យសកម្មមានសមត្ថភាពដើម្បីប្រើប្រាស់ក្នុងផលិតកម្ម ឬការផ្គត់ផ្គង់ទំនិញឬសេវាកម្ម សម្រាប់ការជួលដល់អ្នកដទៃ ឬសម្រាប់គោលបំណងរដ្ឋបាល។

ប្រសិនបើមិនត្រូវបានបង្ហាញដាច់ដោយឡែកពីគ្នានៅក្នុងរបាយការណ៍លទ្ធផលលម្អិតរបាយការណ៍ហិរញ្ញវត្ថុគួរតែបង្ហាញពីចំនួនទឹកប្រាក់នៃចំណូល និងថ្លៃដើមដែលបានរួមបញ្ចូលក្នុងចំណេញខាត ដែលទាក់ទងទៅនឹងវត្ថុដែលផលិត ដែលមិនមែនជាលទ្ធផលនៃសកម្មភាពធម្មតារបស់អង្គភាពនោះទេ ហើយធាតុរបស់របាយការណ៍លទ្ធផលលម្អិតដែលរួមបញ្ចូលចំណូលនិងថ្លៃដើមនោះ។

វិសោធនកម្មនេះត្រូវបានអនុវត្តត្រឡប់ចយក្រោយឡើងវិញ ប៉ុន្តែសម្រាប់តែធាតុនៃទ្រព្យសម្បត្តិរោងចក្រ និងបរិក្ខារដែលបាននាំមកផលទីតាំង និងបានបំពេញលក្ខខណ្ឌចាំបាច់ សម្រាប់ឲ្យធាតុទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារទាំងនោះអាចដំណើរការតាមបំណងរបស់គណៈគ្រប់គ្រងនៅ ឬ បន្ទាប់ពីការចាប់ផ្តើម ការិយបរិច្ឆេទដំបូងដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុដែលអង្គភាពបានអនុវត្តវិសោធនកម្មនេះជាលើកដំបូង។

អង្គការត្រូវទទួលស្គាល់ការរក្សាយោងសរុបពីការអនុវត្តវិសោធនកម្មដំបូងជាការកែសម្រួលទៅនឹង ឥល្យាករណ៍ដើមគ្រានៃប្រាក់ចំណេញរក្សាទុក (ឬសមាសធាតុផ្សេងទៀតនៃមូលធន ដែលសមស្រប) នៅការបង្ហាញនៅដើមគ្រាដំបូងបំផុត។

វិសោធនកម្មនេះមានប្រសិទ្ធិភាពសម្រាប់ឆ្នាំចាប់ផ្តើមឬបន្ទាប់ពីថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២២ ដោយមានការអនុញ្ញាតអោយអនុវត្តមុន។

**វិសោធនកម្មលើ CIAS 37- កិច្ចសន្យាខាត-ថ្លៃដើមនៃការបំពេញកិច្ចសន្យា**

វិសោធនកម្មនេះបញ្ជាក់ថា “ថ្លៃដើមនៃការបំពេញ” កិច្ចសន្យារួមមាន “ថ្លៃដើមដែលទាក់ទងផ្ទាល់ទៅនឹងកិច្ចសន្យា”។ ថ្លៃដើមដែលទាក់ទងផ្ទាល់ទៅនឹងកិច្ចសន្យានោះមានទាំងថ្លៃដើមកើនឡើងនៃការបំពេញកិច្ចសន្យានោះ (ឧទាហរណ៍ដូចជា ថ្លៃដើមពលកម្មផ្ទាល់ ឬ ថ្លៃដើមសម្ភារៈផ្ទាល់) និងការបែងចែកថ្លៃដើមផ្សេងទៀតដែលទាក់ទងផ្ទាល់ទៅនឹងការបំពេញកិច្ចសន្យា (ឧទាហរណ៍ដូចជាការបែងចែកនៃចំណាយរំលស់របស់វត្ថុទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារដែលប្រើក្នុងការបំពេញកិច្ចសន្យា)។

វិសោធនកម្មនេះ អនុវត្តចំពោះកិច្ចសន្យាដែលអង្គការមិនទាន់បានបំពេញកាតព្វកិច្ចទាំងអស់របស់ខ្លួននៅដើមគ្រានៃរបាយការណ៍ប្រចាំឆ្នាំហើយ អង្គការនេះអនុវត្តវិសោធនកម្មនេះជាលើកដំបូង។ តួលេខប្រៀបធៀបមិនត្រូវបានកែសម្រួលឡើងវិញទេ។ ជំនួសវិញអង្គការត្រូវទទួលស្គាល់ផលប៉ះពាល់នៃការអនុវត្តវិសោធនកម្មដំបូង ជាការកែសម្រួលទៅនឹងសមតុល្យដើមគ្រានៃប្រាក់ចំណេញរក្សាទុក ឬសមាសធាតុផ្សេងទៀតនៃមូលធនដែលសមស្របនៅថ្ងៃអនុវត្តដំបូង។

វិសោធនកម្មនេះមានប្រសិទ្ធិភាព សម្រាប់ឆ្នាំចាប់ផ្តើម ឬបន្ទាប់ពីថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២២ ដោយមានការអនុញ្ញាតអោយអនុវត្តមុន។

**ការធ្វើតេតប្រៀបចាំឆ្នាំនៃស្តង់ដារ CIFRS 2018-2020**

*CIFRS 9 ឧបករណ៍ហិរញ្ញវត្ថុ*

ការធ្វើវិសោធនកម្មបញ្ជាក់ពីការអនុវត្ត “១០ ភាគរយ” នៃការវាយតម្លៃដើម្បីឱ្យដឹងថាគើបំណុលហិរញ្ញវត្ថុណាមួយត្រូវលែងទទួលស្គាល់អង្គការរួមបញ្ចូលតែថ្លៃល្អូលដែលបានបង់ ឬទទួលរវាងអង្គការ (អ្នកខ្ចី) និងអ្នកខ្ចីរួមទាំងថ្លៃដែលបានបង់ ឬ ទទួលដោយអង្គការណាមួយ ឬ អ្នកអោយខ្ចីក្នុងនាមភាគីមួយទៀត។

ការធ្វើវិសោធនកម្មត្រូវអនុវត្តទៅមុខទៅលើការកែប្រែ និងការផ្លាស់ប្តូរដែលកើតឡើងនៅពេល ឬបន្ទាប់ពីកាលបរិច្ឆេទដែលអង្គការអនុវត្តដំបូងនៃការធ្វើវិសោធនកម្ម។

ការធ្វើវិសោធនកម្មនេះមានប្រសិទ្ធិភាពសម្រាប់ឆ្នាំដែលចាប់ផ្តើមឬក្រោយថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២២ ដោយមានការអនុញ្ញាតឲ្យអនុវត្តមុន។

*CIFRS 16 ភតិសន្យា*

ការធ្វើវិសោធនកម្មនេះ ដកចេញនូវការសងត្រឡប់សម្រាប់ការកែលំអភតិសន្យា។ ដោយការធ្វើវិសោធនកម្មលើ CIFRS 16 ទាក់ទងនឹងការស្រាយបង្ហាញជាឧទាហរណ៍ មិនមានថ្ងៃចូលជាធរមានត្រូវបានកំណត់ទេ។

**39. ពន្ធថាហេតុ**

ការិយបរិច្ឆេទចាប់ពីឆ្នាំ ២០១៩ រហូតដល់កាលបរិច្ឆេទនៃរបាយការណ៍នេះ មិនត្រូវបានធ្វើសវនកម្ម ដោយអគ្គនាយកដ្ឋានពន្ធដារនៅឡើយទេ។ គណៈគ្រប់គ្រងជឿជាក់ថាពួកគេបានយល់ពីបទប្បញ្ញត្តិពន្ធដែលពាក់ព័ន្ធ និងបានកត់ត្រាបំណុលពន្ធគ្រប់គ្រាន់ ដោយផ្អែកលើការយល់របស់ពួកគេនៃច្បាប់ពន្ធបច្ចុប្បន្ន។ យ៉ាងណាវិញអាជ្ញាធរពន្ធអាចមានការយល់ផ្សេងគ្នា ដូច្នេះលទ្ធផលអាចខុសគ្នាជាសារវន្ត។

**40. ព្រឹត្តិការណ៍បន្ទាប់ពីការិយបរិច្ឆេទរបាយការណ៍**

*ការផ្អាកនៃការបែងចែកភាគលាភ*

នៅថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ២០២១ ធនាគារជាតិនៃកម្ពុជាបានជម្រាបទៅធនាគារនិងស្ថាប័នហិរញ្ញវត្ថុឲ្យផ្អាកការបែងចែកភាគលាភបន្ទាប់ពីការធ្វើសវនកម្មការិយបរិច្ឆេទដែលបានបញ្ចប់ ២០២០ ។

*ការទទួលបានបុរេប្រទានសម្រាប់ដំឡើងដើមទុន*

នៅថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២១ ក្រុមហ៊ុនទទួលបានប្រាក់ចំនួន ២២,៨០០,០០០ ពាន់រៀល ឬ ប្រមាណ ៥,៦៣៦,៥៨៨ ដុល្លារអាមេរិក ពី SCSB ក្នុងគោលបំណងនៃការស្នើសុំនូវការកើនឡើងនៃដើមទុនចុះបញ្ជី ដោយអាស្រ័យទៅតាមការអនុម័តពីធនាគារជាតិនៃកម្ពុជានិងសមត្ថកិច្ចដែលពាក់ព័ន្ធ។

*របបសន្តិសុខសង្គមផ្នែកប្រាក់សោធន*

នៅថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២១ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យស្តីពីរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ។ ភាគទានផ្នែកប្រាក់សោធនដែលត្រូវបានប្រកាសថ្មី ជាបន្តក្នុងគ្នារបស់និយោជកឬម្ចាស់សហគ្រាស និងនិយោជិត ។ សម្រាប់រយៈពេល ៥ ឆ្នាំដំបូង ភាគទាននេះត្រូវកំណត់អត្រាស្មើនឹង ៤% នៃប្រាក់ឈ្នួលជាប់ភាគទាន ដោយបែងចែក ២% ជាបន្ទុកនិយោជក និង២%ទៀតជាបន្ទុកនិយោជិត។

សមាសភាពនៃប្រាក់ឈ្នួលជាប់ភាគទាន ត្រូវកំណត់ដោយអនុក្រឹត្យដោយឡែក ។ ការបង់ប្រាក់សោធនត្រូវធ្វើឡើងជារៀងរាល់ខែ៖ សហគ្រាសទាំងអស់ត្រូវមានកាតព្វកិច្ចប្រមូលភាគទានពីនិយោជិត ហើយផ្ទេរប្រាក់ភាគទានរួមបញ្ចូលចំណែករបស់ខ្លួន ទៅក្នុងគណនីធនាគាររបស់ បេឡាជាតិសន្តិសុខសង្គម (“ប.ស.ស”) ក្នុងរយៈពេល ១៥ ថ្ងៃនៃខែបន្ទាប់ ។

កាលបរិច្ឆេទចាប់ផ្តើមសម្រាប់ការចូលរួមវិភាគទានស្ម័គ្រចិត្តនិងកាតព្វកិច្ចដល់គម្រោងប្រាក់សោធនថ្មីនេះនឹងត្រូវកំណត់ដោយ ប្រកាស ដែលចេញដោយរដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបន្ទាប់ពីមានការស្នើសុំពីក្រុមប្រឹក្សាភិបាលនៃបេឡាជាតិរបបសន្តិសុខសង្គម។

អត្រាការចូលរួមវិភាគទាន នឹងត្រូវបានកំណត់ដោយផ្អែកលើវិធីសាស្ត្រកើនឡើងជាជំហានៗដូចខាងក្រោម៖

- ដំណាក់កាលទី ១៖ ៤% នៃប្រាក់ខែផ្អែកលើការរួមចំណែកប្រចំនួនទឹកប្រាក់ដែលបានស្នើសុំសម្រាប់រយៈពេល ៥ ឆ្នាំដំបូងគិតចាប់ពីថ្ងៃចាប់ផ្តើម។

- ដំណាក់កាលទី ២៖ ៨% នៃប្រាក់ខែផ្អែកលើការរួមចំណែកប្រចំនួនទឹកប្រាក់ដែលបានស្នើសុំវិភាគទានសម្រាប់រយៈពេល ៥ ឆ្នាំបន្ទាប់ពីកំណត់កាលទី ១; និង

- ដំណាក់កាលទី ៣៖ ការកើនឡើង ២,៧៥% នៃប្រាក់ខែផ្អែកលើការចូលរួមវិភាគទានប្រចំនួនទឹកប្រាក់ដែលបានស្នើសុំវិភាគទានរៀងរាល់ ១០ឆ្នាំម្តងនឹងចាប់ផ្តើមបន្ទាប់ពីដំណាក់កាលទី ២ ។

*ការរាលដាលរបស់ ជំងឺកូវីដ 19 នៅក្នុងសហគមន៍*

នៅថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២១ មានការផ្ទុះឡើងនៃការរីករាលដាលនៅក្នុងសហគមន៍នៅប្រទេសកម្ពុជាហើយ សកម្មភាពមួយចំនួននិងការរឹតបន្តឹងផ្សេងៗត្រូវបានអនុវត្តដោយរាជរដ្ឋាភិបាល រួមទាំងការរឹតបន្តឹងការចេញចូលនៅក្នុងទីក្រុងភ្នំពេញនិងខេត្តកណ្តាល។ នាកាលបរិច្ឆេទរាយការណ៍ ការរីករាលដាលនៅក្នុងសហគមន៍និងការរឹតបន្តឹងកំពុងបន្តនៅមាន ធ្វើឱ្យប៉ះពាល់ដល់ឧស្សាហកម្មមួយចំនួនដូចជា បដិសណ្ឋារកិច្ច ការដឹកជញ្ជូន ការលក់វាយ និងរោងចក្រផលិតសំលៀកបំពាក់ ។

នៅថ្ងៃទី ៧ ខែ មេសា ឆ្នាំ ២០២១ សមាគមធនាគារនៅកម្ពុជា (ហៅកាត់ថា “ABC”) និងសមាគមន៍មីក្រូហិរញ្ញវត្ថុនៃកម្ពុជា (ហៅកាត់ថា “CMA”) បានប្រកាសផ្តល់ការបន្ថយបន្ថយហិរញ្ញវត្ថុបន្ថែម ហើយរួមមានវិធានការដូចខាងក្រោម ដែលបានធ្វើឲ្យប្រសើរឡើងនៅថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០២១៖

- លើកលែងឱ្យអតិថិជនដែលឆ្លងជំងឺកូវីដ១៩ និងអតិថិជនដែលជាប់ចត្តាឡីស័ក ពីការបង់ការប្រាក់និងបាក្រំពិន័យយ៉ាងហោចណាស់រយៈពេលពីរខែ និងរៀបចំឥណទានឡើងវិញដោយ ស្វ័យប្រវត្តិ (ដោយមានការយល់ព្រមពីអតិថិជន) ដើម្បីពន្យារការបង់ប្រាក់ដើមរយៈពេលបីខែ។
- បន្តធ្វើការផ្តល់ជូនការរៀបចំឥណទានឡើងវិញឲ្យបានឆាប់រហ័ស និងបង្កលក្ខណៈងាយស្រួលសម្រាប់អតិថិជនដែលងងឹលប៉ះពាល់ដោយជំងឺកត្សាកនេះ។
- បញ្ចេញឥណទានសង្គ្រោះបន្ទាន់ ឬបន្ថែម ដោយបន្ថយបន្ថយលក្ខខណ្ឌ ព្រមទាំងកាត់បន្ថយអត្រាការប្រាក់ ដើម្បីជួយបន្ត និងស្តារឡើងវិញនូវសេដ្ឋកិច្ចគ្រួសារ និងអាជីវក្នុម និងក្រោយពេលមានវិបត្តិ។

- ធ្វើការរៀបចំឥណទានឡើងវិញ ព្រមទាំងលើកលែងរាល់ការដាក់ពិន័យទាំងអស់ សម្រាប់អតិថិជនដែលទិញផ្ទះផ្ទាល់ខ្លួនទីមួយសម្រាប់រស់នៅ (First Home Owner)។

- ផ្តល់នូវការអនុគ្រោះសម្រាប់អតិថិជនដែលទទួលបានមរណភាព ដោយសារជំងឺកូវីដ១៩ តាមលទ្ធភាពជាក់ស្តែងរបស់គ្រឹះស្ថាននីមួយៗ។

នៅថ្ងៃទី ១៤ ខែ មេសា ឆ្នាំ ២០២១ រាជរដ្ឋាភិបាលនៃព្រះជាណាចក្រកម្ពុជាបានចេញបទបញ្ជាឲ្យមានការបិទខ្ទប់ ជាបណ្តោះអាសន្ននៅទីក្រុងភ្នំពេញនិងខេត្តកណ្តាលដើម្បីទប់ស្កាត់ការរីករាលដាលនៃកូវីដ១៩ ដែលបានហាមឃាត់ការធ្វើដំណើរចេញក្រៅផ្ទះ លើកលែងតែមានគុះចាំបាច់ដូចជាការធ្វើដំណើរទៅទិញទំនិញសម្រាប់ប្រើប្រាស់ ការថែទាំសុខភាព និងអាជីវកម្មដែលមានការអនុញ្ញាត។ សេវាធនាគារនិងហិរញ្ញវត្ថុត្រូវបានលើកលែងពីការរឹតបន្តឹងទាំងនេះ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយដើម្បីសុខភាពសាធារណៈ នៅថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០២១ ក្រុមហ៊ុន បានផ្អាកប្រតិបត្តិការនៅសាខាទាំងប្រាំបួននៅទីក្រុងភ្នំពេញ និងខេត្តកខេ្មៅជាបណ្តោះអាសន្នសម្រាប់រយៈពេលពីរសប្តាហ៍។ សកម្មភាពផ្សេងៗទាំងអស់នៅតែបន្តប្រតិបត្តិការ រួមមានសេវាធនាគារតាមអនឡាញ ATMs និងភ្នាក់ងារ និងប្រតិបត្តិការនៃបណ្តាញសាខានិងការិយាល័យផ្សេងទៀតក្នុងចំណោម សាខា និងការិយាល័យរបស់ក្រុមហ៊ុនទាំង ១៤៩ ដោយមានការការពារសុខភាពសាធារណៈកាន់តែប្រសើរជាងមុន។

ការរាលដាលរបស់កូវីដ១៩ នៅក្នុងសហគមន៍ និងការរឹតបន្តឹងជាបន្តបន្ទាប់អាចមានសក្តានុពលនៃការកើន ឡើងជាសារវន្តនៃហានិភ័យឥណទានដែលអាចមានផលប៉ះពាល់ដល់របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។ គណៈគ្រប់គ្រងបានចាត់ទុកការរាលដាលរបស់ជំងឺកូវីដ19 នៅក្នុងសហគមន៍ និងការរឹតបន្តឹងជាព្រឹត្តិការណ៍ បន្ទាប់ពីការិយបរិច្ឆេទនៃរបាយការណ៍ ហើយបានវាយតម្លៃថាវាមិនមែនជាព្រឹត្តិការណ៍តម្រូវឲ្យមានការកែសម្រួលនោះទេ។ គណៈគ្រប់គ្រង កំពុងវាយតម្លៃផលប៉ះពាល់នៃការរីករាលដាលរបស់ជំងឺកូវីដ១៩ នៅក្នុងសហគមន៍ និងការរឹតបន្តឹងជាបន្តបន្ទាប់ទៅលើ ផលប៉ត្របស់ខ្លួន ដែលការវាយតម្លៃនេះមិនទាន់បានបញ្ចប់នៅកាលបរិយច្ឆេទនៃរបាយការណ៍នេះ។



### ការិយាល័យកណ្តាល

អគារលេខ២៨៥ មហាវិថី យុទ្ធសាស្ត្រខេមរៈភូមិន្ទ (២៧១)  
សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ

☎ (៨៥៥) ២៣ ៨៦ ១៤ ៦១ | (៨៥៥) ២៣ ៩៩ ៣០ ៦២

✉ info@amkcambodia.com

🌐 www.amkcambodia.com



*Finance at your doorstep*



**149**  
OFFICES



**6000**  
LOCATIONS



**900K**  
CUSTOMERS

